



សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ  
និង វិទ្យាសាស្ត្រសេដ្ឋកិច្ច

សារណាបញ្ចប់ការសិក្សា

វិធានចុះបញ្ជី និងការបោះផ្សាយលក់មូលបត្រ  
បំណុលជាសាធារណៈ

ស្រាវជ្រាវពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤

ស្រាវជ្រាវដោយ

និស្សិតឈ្មោះ កញ្ញា ឆៀក វណ្ណារីន  
កញ្ញា អ៊ុន លីគីម

ណែនាំដោយ

លោកស្រី ហេង ប័ន្ទមូលីន

ថ្នាក់បរិញ្ញាបត្រ ធនាគារ និងហិរញ្ញវត្ថុ  
ជំនាន់ទី ១៧

ឆ្នាំចូលសិក្សា ២០២០  
ឆ្នាំសរសេរសារណា ២០២៤



**សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ  
និង វិទ្យាសាស្ត្រសេដ្ឋកិច្ច**

**សារណាបញ្ចប់ការសិក្សា**

**វិធានចុះបញ្ជី និងការបោះផ្សាយលក់មូលបត្រ  
បំណុលជាសាធារណៈ**

ស្រាវជ្រាវពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤

ស្រាវជ្រាវដោយ

និស្សិតឈ្មោះ កញ្ញា **ភឿក វណ្ណារីន**  
កញ្ញា **អ៊ុន លីគីម**

ណែនាំដោយ

លោកស្រី **ហេង ច័ន្ទមូលីន**

ថ្នាក់បរិញ្ញាបត្រ ធនាគារ និងហិរញ្ញវត្ថុ  
ជំនាន់ទី ១៧

ឆ្នាំចូលសិក្សា ២០២០  
ឆ្នាំសរសេរសារណា ២០២៤

**សេចក្តីថ្លែងអំណរគុណ**

ជាបឋមយើងខ្ញុំទាំងពីរនាក់ខ្ញុំឈ្មោះ **ភឿក វណ្ណារីន** និង **អ៊ុន លីគីម** ជានិស្សិតថ្នាក់បរិញ្ញាបត្រ ផ្នែកធនាគារ និងហិរញ្ញវត្ថុ ឆ្នាំទី៤ ជំនាន់ទី១៧ ក្រុមB4C2 ឆ្នាំសិក្សា ២០២៣-២០២៤ នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានសរសេរសារណាបញ្ចប់ការសិក្សានៅលើប្រធាន **វិធានចុះបញ្ជី និងការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ**»

**សូមលំឱនកាយគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ៖**

**លោកឪពុក** និង **ម្តាយ** ដែលលោកទាំងពីរបានផ្តល់កំណើត ចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មាន ប្រៀបប្រដៅដោយព្រហ្មវិហារធម៌ និងទំនុកបម្រុងឲ្យបានសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង និងវិជ្ជាជីវៈផ្សេងៗដោយលោកទាំងពីរបានផ្តល់គ្រប់បែបយ៉ាងទាំងកម្លាំងកាយ ចិត្តសម្ភារៈ ហិរញ្ញវត្ថុ ការយកចិត្តទុកដាក់ និងគាំទ្រដល់រូបកូនតាំងពីកុមារភាពរហូតមកដល់ពេលនេះ ដោយជំនះនូវរាល់ឧបសគ្គដែលបានកើតមានដោយមិនគិតពីការនឿយហត់ឡើយ ។

**ឯកឧត្តមសាកលវិទ្យាធិការ សាកលវិទ្យាធិការរង លោក លោកស្រីព្រឹទ្ធមុនីស្រី ព្រឹទ្ធមុនីរង លោក លោកស្រី ប្រធានការិយាល័យស្រាវជ្រាវ ការិយាល័យសិក្សា លោក ប្រធានដេប៉ាតឺម៉ង់ លោក លោកស្រី សាស្ត្រាចារ្យមន្ត្រីរាជការ និងបុគ្គលិក** បម្រើការងារក្នុងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចទាំងអស់ ដែលបានយកចិត្តទុកដាក់បង្ហាត់បង្រៀន និងផ្តល់ជំនួយនូវកិច្ចជាប្រចាំសោធន៍ល្អៗ និងជួយសម្រួលដល់ការងារផ្សេងៗជូនយើងខ្ញុំ និងនិស្សិតទាំងអស់តាំងពីដើមឆ្នាំសិក្សាមូលដ្ឋានរហូតដល់ពេលបញ្ចប់ការសិក្សា។

លោកស្រី **ហេង ម៉ន្ទូមូលីន** ដែលបានចំណាយពេលវេលាដ៏មានតម្លៃដឹកនាំ ក្រុមយើងខ្ញុំក្នុងការសរសេរសារណាបញ្ចប់ការសិក្សានេះ ក្នុងការជួយណែនាំតម្រង់ទិស កែតម្រូវរាល់កង្វះខាត និងផ្តល់នូវអនុសាសន៍ល្អៗដល់យើងខ្ញុំទាំងពីរតាំងពីដើមរហូតចប់។

**សិស្សប្បទេស និងមិត្តរួមថ្នាក់** ដែលបានផ្តល់ជាគំនិត យោបល់ ព័ត៌មាន ចំណេះដឹង ព្រមទាំងការជំរុញលើកទឹកចិត្តដល់យើងខ្ញុំ ។

ជាចុងក្រោយយើងខ្ញុំទាំងពីរនាក់ សូមជូនពរលោកអ្នកទាំងអស់គ្នា ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងទទួលបានជោគជ័យគ្រប់ការកិច្ចការងារទាំងអស់។

**អារម្ភកថា**

វិស័យមូលបត្រ គឺជាសរសៃឈាមមួយក្នុងចំណោមសរសៃឈាមសេដ្ឋកិច្ចរបស់កម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការរៀបចំធនធានពីសាធារណៈជន ឬវិនិយោគិនដើម្បីឆ្លើយតបនឹងតម្រូវការហិរញ្ញវត្ថុ សម្រាប់សកម្មភាពផ្សេងៗ ពាណិជ្ជកម្ម និងការវិនិយោគនានា ព្រមទាំងជាច្រកនៃលំហូរមូលធនក្នុងស្រុក និងពីបរទេសសម្រាប់តម្រូវការហិរញ្ញប្បទានផ្សេងៗ ហើយក៏ជាជម្រើសនៃការវិនិយោគថ្មីសម្រាប់វិនិយោគិនផងដែរ។

អាស្រ័យហេតុនេះ ទើបយើងខ្ញុំជានិស្សិតត្រៀមបញ្ចប់ការសិក្សាបានលើកយកនូវប្រធានបទមួយមកស្រាវជ្រាវគឺ៖ **«វិធានចុះបញ្ជី និងការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ»** ដើម្បីពង្រឹងចំណេះដឹងបន្ថែមទាក់ទងនឹងវិស័យមូលបត្រ ជួយផ្សព្វផ្សាយព័ត៌មានក្នុងវិស័យមូលបត្រដល់អ្នកអានទាំងអស់ និងជាគំនិតស្តុចស្តើងឲ្យលេចឡើងជារូបរាង ដែលជាការខិតខំប្រឹងប្រែងរបស់ក្រុមយើងខ្ញុំ ដែលអាចធ្វើជាទុនសម្រាប់និស្សិតជំនាន់ក្រោយៗក្នុងការអាន ឬធ្វើជាឯកសារគំរូក្នុងការសិក្សារៀនសូត្រ ឬធ្វើការស្រាវជ្រាវបន្តទៅទៀត។

ជាមួយគ្នានេះដែរ យើងខ្ញុំទាំងពីរក៏សង្ឃឹមយ៉ាងមុតមាំថា កម្រងស្នាដៃនៃសារណាមួយនេះ នឹងក្លាយជាកម្រងសារណាមួយដ៏ល្អសម្រាប់មិត្តអ្នកអាន និស្សិតជំនាន់បន្តបន្ទាប់យកមកសិក្សាបន្ថែមលើជំនាញសិក្សារបស់គេ និងសម្រាប់សាធារណជនប្រើប្រាស់ជាជំនួយ ក្នុងការវិនិយោគក្នុងវិស័យមូលបត្រ ដើម្បីឲ្យវិស័យមូលបត្ររបស់ប្រទេសកម្ពុជាយើងកាន់តែរីកចម្រើនមួយកម្រិតទៀត។

ម្យ៉ាងវិញទៀត ដោយសារតែចំណេះដឹងយើងខ្ញុំនៅមានកម្រិត ដូច្នេះហើយការស្រាវជ្រាវរបស់ក្រុមយើងខ្ញុំអាចមាននូវកំហុសខុសឆ្គងដោយប្រការណាមួយជាក់ជាពុំខាន យើងខ្ញុំក៏សូមខន្តិអភ័យទោសរាល់កំហុសខុសឆ្គងដែលបានកើតមានឡើងដោយអចេតនា និងជាចុងក្រោយយើងខ្ញុំរង់ចាំទទួលបាននិក្ខេបក្នុងការបញ្ចេញមតិវិគតក្នុងន័យស្ថាបនាពីសំណាក់សាស្ត្រាចារ្យ មិត្តនិស្សិត និងមិត្តៗអ្នកអានទាំងអស់ ដើម្បីឲ្យស្នាដៃមួយនេះកាន់តែប្រសើរឡើង ។



## មាតិកា

ទំព័រ

|                                          |     |
|------------------------------------------|-----|
| បញ្ជីអក្សរកាត់ .....                     | vii |
| បញ្ជីតារាង .....                         | ix  |
| បញ្ជីរូបភាព .....                        | x   |
| បញ្ជីក្រាហ្វិច .....                     | xi  |
| <b>សេចក្តីផ្តើម</b> .....                | ១   |
| ១. លំនាំបញ្ហានៃការស្រាវជ្រាវ .....       | ១   |
| ២. ចំណោទបញ្ហានៃការស្រាវជ្រាវ .....       | ១   |
| ៣. គោលបំណងនៃការស្រាវជ្រាវ .....          | ២   |
| ៤. ទំហំ និងដែនកំណត់នៃការស្រាវជ្រាវ ..... | ៣   |
| ៥. សារៈសំខាន់នៃការស្រាវជ្រាវ .....       | ៣   |
| ៦. វិធីសាស្ត្រនៃការស្រាវជ្រាវ .....      | ៣   |
| ៧. រចនាសម្ព័ន្ធនៃការស្រាវជ្រាវ .....     | ៤   |

## ជំពូកទី១

### រំលឹកទ្រឹស្តី

|                                         |   |
|-----------------------------------------|---|
| ១.១ មូលបត្រ .....                       | ៦ |
| ១.១.១ និយមន័យមូលបត្រ .....              | ៦ |
| ១.១.២ ប្រភេទនៃមូលបត្រ .....             | ៦ |
| ១.១.២.១ មូលបត្របំណុល .....              | ៦ |
| ១.១.២.២ មូលបត្រកម្មសិទ្ធិ .....         | ៦ |
| ១.១.២.៣ ឧបករណ៍និស្សន្ទ .....            | ៧ |
| ១.២ ប្រភេទមូលបត្របំណុល ឬសញ្ញាបណ្ណ ..... | ៧ |
| ១.២.១ សញ្ញាបណ្ណសាជីវកម្ម .....          | ៧ |

|                                                               |    |
|---------------------------------------------------------------|----|
| ១.២.២ មូលបត្របំណុលរដ្ឋ.....                                   | ៩  |
| ១.២.៣ សញ្ញាបណ្ណខេត្ត-ក្រុង.....                               | ៩  |
| ១.២.៤ សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ.....                        | ១០ |
| ១.២.៥ សញ្ញាបណ្ណបេតិកភណ្ឌ.....                                 | ១០ |
| ១.២.៦ សញ្ញាបណ្ណសង្គម.....                                     | ១១ |
| ១.២.៧ សញ្ញាបណ្ណចីរភាព.....                                    | ១២ |
| ១.៣ លក្ខណៈនៃមូលបត្របំណុល ឬសញ្ញាបណ្ណ.....                      | ១២ |
| ១.៤ ការបែងចែកប្រភេទនៃមូលបត្របំណុល.....                        | ១៤ |
| ១.៥ ដែនកំណត់នៃមូលបត្របំណុល.....                               | ១៥ |
| ១.៦ ភាពខុសគ្នារវាងភាគហ៊ុន និងមូលបត្របំណុល.....                | ១៥ |
| ១.៧ អត្ថប្រយោជន៍នៃមូលបត្របំណុល ឬសញ្ញាបណ្ណ.....                | ១៧ |
| ១.៨ ទីផ្សារមូលបត្រ.....                                       | ១៨ |
| ១.៨.១ និយមន័យទីផ្សារមូលបត្រ.....                              | ១៨ |
| ១.៨.២ ប្រវត្តិទីផ្សារមូលបត្រ.....                             | ១៩ |
| ១.៨.៣ ប្រភេទទីផ្សារមូលបត្រ.....                               | ២០ |
| ១.៨.៣.១ ទីផ្សារដំបូង.....                                     | ២០ |
| ១.៨.៣.២ ទីផ្សារបន្ទាប់.....                                   | ២០ |
| ១.៩ អត្ថប្រយោជន៍ទីផ្សារមូលបត្រ.....                           | ២១ |
| ១.៩.១ អត្ថប្រយោជន៍នៃទីផ្សារមូលបត្រចំពោះក្រុមហ៊ុនបោះផ្សាយ..... | ២១ |
| ១.៩.២ អត្ថប្រយោជន៍នៃទីផ្សារមូលបត្រចំពោះវិនិយោគិន.....         | ២៣ |
| ១.៩.៣ អត្ថប្រយោជន៍នៃទីផ្សារមូលបត្រចំពោះសេដ្ឋកិច្ចជាតិ.....    | ២៤ |

## ជំពូកទី២

### ស្ថានភាពទូទៅនៃនិយ័តកម្មមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា

|                                                      |    |
|------------------------------------------------------|----|
| ២.១ និយ័តកម្មមូលបត្រកម្ពុជា(ន.ម.ក).....              | ២៥ |
| ២.១.១ ប្រវត្តិសង្ខេបរបស់និយ័តកម្មមូលបត្រកម្ពុជា..... | ២៥ |

|                                                                    |    |
|--------------------------------------------------------------------|----|
| ២.១.២ រូបសញ្ញា និងអត្ថន័យនៃរូបសញ្ញារបស់និយ័តកម្មលបត្រកម្ពុជា ..... | ២៥ |
| ២.១.២.១ រូបសញ្ញា.....                                              | ២៥ |
| ២.១.២.២ អត្ថន័យនៃរូបសញ្ញា .....                                    | ២៦ |
| ២.១.២.៣ ត្រារបស់និយ័តកម្មលបត្រ .....                               | ២៦ |
| ២.១.៣ ទីស្នាក់ការរបស់និយ័តកម្មលបត្រកម្ពុជា .....                   | ២៧ |
| ២.១.៤ ចក្ខុវិស័យ និងបេសកកម្ម .....                                 | ២៧ |
| ២.១.៥ មុខងាររបស់និយ័តកម្មលបត្រកម្ពុជា.....                         | ២៨ |
| ២.១.៦ រចនាសម្ព័ន្ធចាត់តាំងរបស់និយ័តកម្មលបត្រកម្ពុជា .....          | ២៩ |
| ២.២ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក).....                               | ២៩ |
| ២.២.១ ប្រវត្តិផ្សារមូលបត្រកម្ពុជា.....                             | ២៩ |
| ២.២.២ នាមករណ៍ និងផ្លាកសញ្ញារបស់ផ្សារមូលបត្រកម្ពុជា.....            | ៣០ |
| ២.២.៣ ចក្ខុវិស័យ និងបេសកកម្ម.....                                  | ៣១ |
| ២.២.៤ ទីតាំងរបស់ផ្សារមូលបត្រកម្ពុជា.....                           | ៣១ |
| ២.២.៥ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ផ្សារមូលបត្រកម្ពុជា.....            | ៣២ |
| ២.៣ តួអង្គសំខាន់ៗក្នុងវិស័យមូលបត្រ.....                            | ៣៣ |
| ២.៣.១ ក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុល .....                       | ៣៣ |
| ២.៣.២ ក្រុមហ៊ុនមូលបត្រ .....                                       | ៣៩ |
| ២.៣.២.១ ក្រុមហ៊ុនធានាទិញមូលបត្រ (Securities Underwriting) .....    | ៣៩ |
| ២.៣.២.២ ក្រុមហ៊ុនពាណិជ្ជកម្មមូលបត្រ( Securities Dealing) .....     | ៤២ |
| ២.៣.២.៣ ក្រុមហ៊ុនឈ្នួញជើងសារមូលបត្រ (Securities Brokerage) .....   | ៤២ |
| ២.៣.៣ វិនិយោគិនសាធារណៈ .....                                       | ៤៤ |
| ២.៤ តួអង្គចូលរួមដ៏ទៃទៀត .....                                      | ៤៤ |
| ២.៤.១ ក្រុមហ៊ុនផ្តល់សេវាសវនកម្ម (Audit Firms) .....                | ៤៤ |
| ២.៤.២ ក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់ (Law Firms).....               | ៤៨ |
| ២.៤.៣ ក្រុមហ៊ុនផ្តល់សេវាវាយតម្លៃ ( Valuation Companies) .....      | ៥៥ |

|                                                                                  |    |
|----------------------------------------------------------------------------------|----|
| ២.៤.៤ ភ្នាក់ងារបញ្ជីការមូលបត្រ (Securities Registrar Agent ) .....               | ៥៦ |
| ២.៤.៥ ភ្នាក់ងារទូទាត់ (Paying Agent) .....                                       | ៥៧ |
| ២.៤.៦ ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ (Cash Settlement Agent) ..... | ៥៨ |
| ២.៤.៧ ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ (Transfer Agent) .....                       | ៦១ |
| ២.៤.៨ ភ្នាក់ងារវាយតម្លៃលទ្ធភាពសង .....                                           | ៦២ |
| ២.៤.៩ ក្រុមហ៊ុនផ្តល់សេវាបកប្រែក្នុងវិស័យមូលបត្រ .....                            | ៦៣ |
| ២.៤.១០ ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល .....                                    | ៦៣ |
| ២.៤.១១ ភ្នាក់ងាររក្សាសុវត្ថិភាព .....                                            | ៦៥ |

### **ជំពូកទី៣**

#### **វិធានចុះបញ្ជី និងការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ**

|                                                                                                 |    |
|-------------------------------------------------------------------------------------------------|----|
| ៣.១ ដំណើរការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ .....                                              | ៦៦ |
| ៣.១.១ លក្ខខណ្ឌនៃការធ្វើសំណើលក់មូលបត្របំណុលជាសាធារណៈ .....                                       | ៦៦ |
| ៣.១.១.១ បុគ្គលដែលអាចធ្វើសំណើមូលបត្របំណុលបាន .....                                               | ៦៦ |
| ៣.១.១.២ សំណើលក់មូលបត្របំណុល .....                                                               | ៦៦ |
| ៣.១.២ លក្ខខណ្ឌតម្រូវសម្រាប់ការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ .....                            | ៦៧ |
| ៣.១.២.១ លក្ខខណ្ឌតម្រូវសម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណធម្មតា .....                                | ៦៨ |
| ៣.១.២.២ លក្ខខណ្ឌតម្រូវសម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណមានវត្ថុធានា .....                          | ៦៨ |
| ៣.១.២.៣ លក្ខខណ្ឌតម្រូវសម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណមានបុគ្គលធានា .....                         | ៦៩ |
| ៣.១.៣ ឯកសារប្រើសម្រាប់ស្នើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ .....                             | ៦៩ |
| ៣.១.៤ ការដាក់ពាក្យស្នើសុំធ្វើការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ .....                          | ៧១ |
| ៣.១.៥ ឯកសារផ្តល់ព័ត៌មាន .....                                                                   | ៧១ |
| ៣.១.៥.១ ព័ត៌មានស្តីពីសំណើបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ .....                                 | ៧២ |
| ៣.១.៥.២ ព័ត៌មានស្តីពីការប្រើប្រាស់សាច់ប្រាក់ដែលបានមកពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ..... | ៧៣ |
| ៣.១.៥.៣ ព័ត៌មានស្តីពីបុគ្គលដាក់ពាក្យស្នើសុំ .....                                               | ៧៤ |

|                                                                                    |    |
|------------------------------------------------------------------------------------|----|
| ៣.១.៥.៤ ព័ត៌មានស្តីពីកត្តាហានិភ័យ.....                                             | ៧៤ |
| ៣.១.៥.៥ ព័ត៌មានស្តីពីអភិបាលកិច្ចសាជីវកម្ម.....                                     | ៧៥ |
| ៣.១.៥.៦ ព័ត៌មានស្តីពីទំនាក់ទំនង និងប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ.....            | ៧៥ |
| ៣.១.៥.៧ ព័ត៌មានហិរញ្ញវត្ថុ.....                                                    | ៧៦ |
| ៣.១.៥.៨ ការពិនិត្យឡើងវិញ និងការព្យាករណ៍លើប្រតិបត្តិការ និងហិរញ្ញវត្ថុ.....         | ៧៦ |
| ៣.១.៥.៩ ឧបសម្ព័ន្ធនៃឯកសារផ្តល់ព័ត៌មាន.....                                         | ៧៧ |
| ៣.១.៦ ការអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មាន និងកម្រៃសេវា.....                   | ៧៨ |
| ៣.១.៦.១ ការអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មាន.....                              | ៧៨ |
| ៣.១.៦.២ កម្រៃសេវាក្នុងការចុះបញ្ជីឯកសារផ្តល់ព័ត៌មាន.....                            | ៧៨ |
| ៣.១.៧ ការធ្វើបរិស័កម្ម និងបែងចែកមូលបត្របំណុល.....                                  | ៧៩ |
| ៣.១.៧.១ ការធ្វើបរិស័កម្មនៃមូលបត្របំណុល.....                                        | ៧៩ |
| ៣.១.៧.២ ការធ្វើបរិស័កម្មមូលបត្របំណុលដែលនៅសល់.....                                  | ៨០ |
| ៣.១.៧.៣ ការបែងចែកមូលបត្របំណុល.....                                                 | ៨០ |
| ៣.១.៧.៤ ការព្យួរឯកសារផ្តល់ព័ត៌មានដែលចុះបញ្ជីរួច.....                               | ៨០ |
| ៣.១.៧.៥ ការផ្សព្វផ្សាយជាសាធារណៈអំពីការលុបចោលនូវការចុះបញ្ជីឯកសារផ្តល់ព័ត៌មាន.....   | ៨១ |
| ៣.១.៧.៦ ការធ្វើបរិស័កម្មមូលបត្រមិនបានជោគជ័យ.....                                   | ៨១ |
| ៣.១.៧.៧ ការរាយការណ៍ពីលទ្ធផលនៃការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ.....              | ៨២ |
| ៣.២ ការបំពេញនីតិវិធីនៅទីផ្សារមូលបត្រប្រតិបត្តិ.....                                | ៨២ |
| ៣.២.១ លក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល.....  | ៨២ |
| ៣.២.១.១ ការដាក់ពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល.....           | ៨២ |
| ៣.២.១.២ ពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល.....                  | ៨២ |
| ៣.២.១.៣ ការជូនដំណឹងអំពីលទ្ធផលនៃការពិនិត្យលទ្ធភាពដែលអាចចុះបញ្ជីលក់មូលបត្របំណុល..... | ៨៤ |
| ៣.២.២ លក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីលក់មូលបត្របំណុល.....                        | ៨៥ |
| ៣.២.២.១ នីតិវិធីនៃការចុះបញ្ជីលក់មូលបត្របំណុល.....                                  | ៨៥ |
| ៣.២.២.២ លក្ខខណ្ឌចុះបញ្ជីលក់មូលបត្របំណុល.....                                       | ៨៥ |

|                                                                                                                                          |           |
|------------------------------------------------------------------------------------------------------------------------------------------|-----------|
| ៣.២.២.៣ ឯកសារភ្ជាប់ដែលត្រូវផ្តល់ជូន ផ.ម.ក.....                                                                                           | ៨៦        |
| ៣.២.២.៤ កិច្ចព្រមព្រៀងចុះបញ្ជីលក់មូលបត្របំណុល .....                                                                                      | ៨៦        |
| ៣.២.២.៥ ការចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការ .....                                                                                       | ៨៦        |
| ៣.២.២.៦ ការមិនសងត្រលប់ទៅវិញនូវឯកសារពាក់ព័ន្ធនឹងពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះ បញ្ជីលក់<br>និង ពាក្យស្នើសុំចុះបញ្ជីលក់មូលបត្របំណុល..... | ៨៧        |
| ៣.២.៣ ថ្លៃសេវាចុះបញ្ជីលក់មូលបត្របំណុល .....                                                                                              | ៨៧        |
| ៣.២.៣.១ ថ្លៃសេវាសម្រាប់ការពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល .....                                                                 | ៨៧        |
| ៣.២.៣.២ ថ្លៃសេវាចុះបញ្ជីលក់មូលបត្របំណុល .....                                                                                            | ៨៧        |
| ៣.២.៣.៣ ថ្លៃសេវាចុះបញ្ជីលក់មូលបត្របំណុលប្រចាំឆ្នាំ.....                                                                                  | ៨៧        |
| ៣.៣ ទិដ្ឋភាពទូទៅនៃការបោះផ្សាយលក់មូលបត្របំណុល .....                                                                                       | ៨៨        |
| ៣.៣.១ ចំនួនក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុល .....                                                                                        | ៨៨        |
| ៣.៣.២ ចំនួនបោះផ្សាយលក់មូលបត្របំណុលជា (ឯកតា) អត្រាគូប៉ុងប្រចាំឆ្នាំ និងរយៈពេលឥណប្រតិទាន<br>.....                                          | ៨៩        |
| <b>១. សេចក្តីសន្និដ្ឋាន .....</b>                                                                                                        | <b>៩២</b> |
| <b>២. អនុសាសន៍.....</b>                                                                                                                  | <b>៩៣</b> |
| <b>ឯកសារយោង</b>                                                                                                                          |           |
| <b>បញ្ជីឧបសម្ព័ន្ធ</b>                                                                                                                   |           |

## **បញ្ជីអក្សរកាត់**

|                |   |                                                                                         |
|----------------|---|-----------------------------------------------------------------------------------------|
| <b>គ.ម.ក.</b>  | ៖ | គណៈកម្មការមូលបត្រកម្ពុជា                                                                |
| <b>ន.ម.ក.</b>  | ៖ | និយ័តកម្មមូលបត្រកម្ពុជា                                                                 |
| <b>ផ.ម.ក.</b>  | ៖ | ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា                                                            |
| <b>CSX</b>     | ៖ | Cambodia Securities Exchange (ផ្សារមូលបត្រកម្ពុជា ឬ ផ.ម.ក)                              |
| <b>ABA</b>     | ៖ | Advanced Bank of Asia Limited (ធនាគារវឌ្ឍនៈអាស៊ី ចំកាត់)                                |
| <b>PPCBANK</b> | ៖ | Phnom Penh Commercial Bank (ធនាគារ ភ្នំពេញពាណិជ្ជ ភីភីស៊ីប៊ែង ម.ក)                      |
| <b>RMA</b>     | ៖ | Returned Merchandise Authorization (អ អិម អេ (ខេមបូឌា) ម. ក)                            |
| <b>PRASAC</b>  | ៖ | PRASAC Microfinance Institution Plc. (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក)          |
| <b>TCT</b>     | ៖ | Telcotech AN Ezecom Company (តែលកូថេក)                                                  |
| <b>HATTHA</b>  | ៖ | HATTHA BANK LIMITED (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហាត្តាកសិករ លីមីតធីត)                  |
| <b>RGS</b>     | ៖ | ROYAL GROUP SECURITIES PLC (រ៉ូយ៉ាល់ ក្រុប ស៊ីយូរីធី ម.ក)                               |
| <b>LOLC</b>    | ៖ | Lanka ORIX Leasing Company (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី) |
| <b>CANA</b>    | ៖ | CANA Securities LTD (កាណា ស៊ីយូរីធី អិលធីឌី)                                            |
| <b>SECC</b>    | ៖ | Securities and Exchange Commission of Cambodia (គណៈកម្មការមូលបត្រកម្ពុជា)               |
| <b>PPS</b>     | ៖ | Phnom Penh Securities PLC (ភ្នំពេញស៊ីយូរីធី)                                            |
| <b>SBI</b>     | ៖ | SBI Royal Securities (អេស ប៊ី អាយ រ៉ូយ៉ាល់ស៊ីយូរីធី)                                    |
| <b>CPB</b>     | ៖ | CAMPU Securities (កម្ពុ ស៊ីយូរីធី)                                                      |
| <b>CST</b>     | ៖ | Cambodia Security Timber Co., Ltd (ក្រុមហ៊ុនខេមបូឌា ស៊ីយូរីធី)                          |
| <b>Tricor</b>  | ៖ | Tricor Securities Services PLC. (ក្រុមហ៊ុន ត្រាយខ័រ ស៊ីយូរីធី ស៊ីស ភីអិលស៊ី)            |

|                 |   |                                                                                                    |
|-----------------|---|----------------------------------------------------------------------------------------------------|
| <b>BIDC</b>     | ៖ | Bank for Investment and Development of Cambodia Plc. (ធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី) |
| <b>BIC Bank</b> | ៖ | B.I.C (Cambodia) Bank Plc. (ធនាគារ ប៊ី. អាយ. ស៊ី (ខេមបូឌា) ប៊ែង ម.ក)                               |
| <b>Wing</b>     | ៖ | Wing Bank (Cambodia) Plc (ធនាគារ វីង (ខេមបូឌា) ម. ក)                                               |
| <b>RAC</b>      | ៖ | Rating Agency of (Cambodia) Plc. (រ៉េតធីង អេជេនស៊ី អហ្វ ឮ (ខេមបូឌា) ម.ក)                           |
| <b>GT</b>       | ៖ | Golden Tree Plc. (ក្រុមហ៊ុន ហ្គោលដេន ទ្រី ម.ក)                                                     |
| <b>CIAF</b>     | ៖ | CIA First International School (សាលាអន្តរជាតិ ស៊ីអាយអេ ហ្វីស)                                      |
| <b>CGSM</b>     | ៖ | ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក (ខេម ជ្វីអេសអេម)                                                      |
| <b>CAB</b>      | ៖ | CAB Securities Limited (ខេប ស៊ីយ៉ូរីធី លីមីធីត)                                                    |



## បញ្ជីតារាង

ទំព័រ

|              |   |                                                                                            |    |
|--------------|---|--------------------------------------------------------------------------------------------|----|
| តារាងទី ១.១  | ៖ | ការប្រៀបធៀបភាពខុសគ្នារវាងភាគហ៊ុននិក និងម្ចាស់មូលបត្រ .....                                 | ១៦ |
| តារាងទី ២.១  | ៖ | បញ្ជីឈ្មោះក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុល.....                                            | ៣៣ |
| តារាងទី ២.២  | ៖ | បញ្ជីឈ្មោះក្រុមហ៊ុនឈ្នួញដើងសារមូលបត្រ.....                                                 | ៤៣ |
| តារាងទី ២.៣  | ៖ | បញ្ជីឈ្មោះក្រុមហ៊ុនផ្តល់សេវាសវនកម្ម .....                                                  | ៤៥ |
| តារាងទី ២.៤  | ៖ | បញ្ជីឈ្មោះក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់ .....                                              | ៤៩ |
| តារាងទី ២.៥  | ៖ | បញ្ជីឈ្មោះក្រុមហ៊ុនផ្តល់សេវាវាយតម្លៃ .....                                                 | ៥៥ |
| តារាងទី ២.៦  | ៖ | បញ្ជីឈ្មោះភ្នាក់ងារបញ្ជីការមូលបត្រ.....                                                    | ៥៦ |
| តារាងទី ២.៧  | ៖ | បញ្ជីឈ្មោះភ្នាក់ងារទូទាត់ .....                                                            | ៥៧ |
| តារាងទី ២.៨  | ៖ | បញ្ជីឈ្មោះភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ .....                               | ៥៩ |
| តារាងទី ២.៩  | ៖ | បញ្ជីឈ្មោះភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ .....                                              | ៦១ |
| តារាងទី ២.១០ | ៖ | បញ្ជីឈ្មោះភ្នាក់ងារវាយតម្លៃលទ្ធភាពសង .....                                                 | ៦៣ |
| តារាងទី ២.១១ | ៖ | បញ្ជីឈ្មោះក្រុមហ៊ុនផ្តល់សេវាបកប្រែក្នុងវិស័យមូលបត្រ.....                                   | ៦៣ |
| តារាងទី ២.១២ | ៖ | បញ្ជីឈ្មោះភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល .....                                           | ៦៤ |
| តារាងទី ២.១៣ | ៖ | បញ្ជីឈ្មោះអំពីភ្នាក់ងាររក្សាសុវត្ថិភាព.....                                                | ៦៥ |
| តារាងទី ៣.១  | ៖ | ចំនួនក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុល .....                                                | ៨៨ |
| តារាងទី ៣.២  | ៖ | ចំនួនបោះផ្សាយលក់មូលបត្របំណុលជា (ឯកតា) អត្រាគូប៉ុងប្រចាំឆ្នាំ និងរយៈពេល<br>ឥណប្រតិទាន ..... | ៨៩ |

## បញ្ជីរូបភាព

ទំព័រ

|               |                                                          |    |
|---------------|----------------------------------------------------------|----|
| រូបភាពទី ២.១  | ៖ រូបសញ្ញារបស់និយ័តកម្មមូលបត្រកម្ពុជា .....              | ២៦ |
| រូបភាពទី ២.២  | ៖ ត្រារបស់និយ័តកម្មមូលបត្រកម្ពុជា .....                  | ២៦ |
| រូបភាពទី ២.៣  | ៖ ទីស្នាក់ការរបស់និយ័តកម្មមូលបត្រ .....                  | ២៧ |
| រូបភាពទី ២.៤  | ៖ រចនាសម្ព័ន្ធគ្រប់គ្រងរបស់និយ័តកម្មមូលបត្រកម្ពុជា ..... | ២៩ |
| រូបភាពទី ២.៥  | ៖ ផ្លាកសញ្ញារបស់ផ្សារមូលបត្រកម្ពុជា(CSX) .....           | ៣១ |
| រូបភាពទី ២.៦  | ៖ ទីតាំងរបស់ផ្សារមូលបត្រកម្ពុជា.....                     | ៣២ |
| រូបភាពទី ២.៧  | ៖ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ផ្សារមូលបត្រកម្ពុជា.....      | ៣២ |
| រូបភាពទី ២.៨  | ៖ ស្ថាកសញ្ញាក្រុមហ៊ុន Cana Securities .....              | ៤០ |
| រូបភាពទី ២.៩  | ៖ ស្ថាកសញ្ញាក្រុមហ៊ុន RGS .....                          | ៤០ |
| រូបភាពទី ២.១០ | ៖ ស្ថាកសញ្ញាក្រុមហ៊ុន SBI .....                          | ៤០ |
| រូបភាពទី ២.១១ | ៖ ស្ថាកសញ្ញាក្រុមហ៊ុន CPB .....                          | ៤១ |
| រូបភាពទី ២.១២ | ៖ ស្ថាកសញ្ញាក្រុមហ៊ុន RHB .....                          | ៤១ |
| រូបភាពទី ២.១៣ | ៖ ស្ថាកសញ្ញាក្រុមហ៊ុន YSC .....                          | ៤១ |
| រូបភាពទី ២.១៤ | ៖ ស្ថាកសញ្ញាក្រុមហ៊ុន Cambodia Securities .....          | ៤២ |
| រូបភាពទី ២.១៥ | ៖ ស្ថាកសញ្ញាក្រុមហ៊ុន Phnom Penh Securities .....        | ៤២ |

## បញ្ជីតារាង

ទំព័រ

|            |   |                                                                                     |    |
|------------|---|-------------------------------------------------------------------------------------|----|
| ក្រាបទី៣.១ | ៖ | ចំនួនក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុល.....                                          | ៨៩ |
| ក្រាបទី៣.២ | ៖ | ចំនួនមូលបត្របំណុលដែលបោះផ្សាយ អត្រាគូប៉ុងប្រចាំឆ្នាំ និង រយៈពេលគណនា<br>ប្រតិទាន..... | ៩១ |

လေ့လာမှု

## **សេចក្តីផ្តើម**

### **១. លំនាំបញ្ជាក់នៃការស្រាវជ្រាវ**

ប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសកំពុងអភិវឌ្ឍន៍មួយ ដែលបានឆ្លងកាត់នូវសង្គ្រាម ក៏ដូចជាបញ្ហាប្រឈមជាច្រើនទស្សវត្សរ៍ចមក។ នៅក្នុងពេលបច្ចុប្បន្ននេះដែរ រាជរដ្ឋាភិបាលបាននឹង កំពុងតែអនុវត្តន៍នូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសមានកំណើនទៅមុខ ជាលំដាប់រួមជាមួយស្ថេរភាពនៅគ្រប់វិស័យ ក៏ដូចជាមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។ លើសពីនេះទៅទៀតប្រទេសកម្ពុជាយើង ក៏នៅតែកំពុងខិតខំអភិវឌ្ឍន៍បន្តទៀត ដើម្បីទទួលបានការរីកចម្រើនឲ្យកាន់តែខ្លាំងនៅគ្រប់វិស័យទាំងអស់។ ស្របពេលជាមួយគ្នានេះដែរ យើងក៏សង្កេតឃើញថា មានវិស័យមួយដែលកំពុងមានការយកចិត្តទុកដាក់ និងអភិវឌ្ឍន៍នៅប្រទេសកម្ពុជា នោះគឺវិស័យមូលបត្រ។

វិស័យមូលបត្រនៅកម្ពុជា បានដើរតួនាទីជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញឲ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច។ ទីផ្សារមូលបត្រនេះដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនភាពងាយស្រួល ដល់ក្រុមហ៊ុនសហគ្រាសឬនីតិបុគ្គលទាំងឡាយដែលមានតម្រូវការមូលធន តាមរយៈការបោះផ្សាយលក់មូលបត្រនៅទីផ្សារមូលបត្រ។ នៅក្នុងទីផ្សារមូលបត្រ មានឧបករណ៍ហិរញ្ញវត្ថុជាច្រើន ត្រូវបានគេយកមកធ្វើការជួញដូរ ដែលមានដូចជា មូលបត្របំណុល និងមូលបត្រកម្មសិទ្ធិជាដើម។

សម្រាប់ប្រទេសកម្ពុជា បើទោះបីជាវិស័យនេះមានការចាប់អារម្មណ៍ពីបណ្តាមហាជន ឬក៏វិនិយោគិន ក៏ដោយ ប៉ុន្តែយើងសង្កេតឃើញថា យើងនៅមានបទពិសោធន៍តិចតួចទាក់ទងនឹងវិស័យមួយនេះ។ ហេតុដូច្នេះហើយទើបបានជារដ្ឋាភិបាល បានបង្កើតឲ្យមាននិយ័តកម្មមូលបត្រកម្ពុជាឡើង ដើម្បីដើរតួនាទីយ៉ាងសំខាន់ ក្នុងការតាក់តែងច្បាប់ស្តីពីការប្រព្រឹត្តទៅនៃទីផ្សារមូលបត្រ នីតិវិធីក្នុងការបោះផ្សាយ និងនីតិវិធីក្នុងការជួញដូរមូលបត្រជាដើម ដើម្បីជួយសម្រួលដល់ក្រុមហ៊ុន វិនិយោគិន ក៏ដូចជាធ្វើការផ្សព្វផ្សាយ និងផ្តល់ចំណេះដឹងដល់សាធារណជន តាមរយៈសិក្ខាសាលា វគ្គបណ្តុះបណ្តាល ឬតាមរយៈបណ្តាញសង្គមនានា។ តាមរយៈការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកន្លងមក យើងក៏បានសង្កេតឃើញថា វិស័យមូលបត្រនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ជាច្រើន ហើយវាបានទាក់ទាញឲ្យបណ្តាក្រុមហ៊ុន និងសាធារណជនទូទៅ ចង់ដឹង ចង់ស្គាល់ជាពិសេសពាក់ព័ន្ធទៅនឹងការបោះផ្សាយមូលបត្រ ក៏ដូចជា ការជួញដូរមូលបត្រនៅលើទីផ្សារមូលបត្រជាដើម។

### **២. ចំណោទបញ្ជាក់នៃការស្រាវជ្រាវ**

វិស័យមូលបត្រត្រូវបានចាត់ទុកជាកាតាលីករ ឬជាកម្លាំងចលករមួយរបស់សេដ្ឋកិច្ច ព្រោះវាជាមធ្យោបាយមួយ ក្នុងការជួយជំរុញឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងមានការរីកចម្រើន។ ហេតុនេះហើយការ

វិកលចរិតលាស់វិស័យមូលបត្រ គឺជាកត្តាចាំបាច់ដែលត្រូវយកចិត្តទុកដាក់ ដើម្បីពង្រឹងនូវការប្រកួតប្រជែងសេដ្ឋកិច្ច ក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។ ដោយឡែកនៅប្រទេសកម្ពុជា ទោះបីជាមានការជួយជ្រោមជ្រែងពី សំណាក់រាជរដ្ឋាភិបាល ក្នុងការជំរុញនូវវិស័យមូលបត្រក៏ពិតមែន ក៏យើងសង្កេតឃើញថា ចំនួនក្រុមហ៊ុនដែល បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល នៅមានចំនួនតិចតួច ហើយធនធានមនុស្សក្នុងវិស័យ នេះនៅមានកម្រិតនៅឡើយ។ ជាក់ស្តែង ដើម្បីទទួលបានហិរញ្ញប្បទានពីទីផ្សារមូលបត្រ តាមរយៈការបោះ ផ្សាយលក់មូលបត្របំណុល ក្រុមហ៊ុនសហគ្រាស ត្រូវត្រៀមខ្លួន និងបំពេញនូវលក្ខខណ្ឌមួយចំនួន តាមការ តម្រូវរបស់និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ហេតុនេះទាមទារឱ្យក្រុមហ៊ុន សហគ្រាស និងស្ថាប័ន ពាក់ព័ន្ធ និងសាធារណជនទូទៅ មានចំណេះដឹងទាក់ទងនឹងដំណើរការនៃការបោះផ្សាយលក់មូលបត្រ ក៏ដូចជា ផលប្រយោជន៍ដែលទទួលបានពីការបោះផ្សាយលក់មូលបត្រ និងការជួញដូរមូលបត្រផងដែរ។

ដោយសង្កេតឃើញថាបណ្តាក្រុមហ៊ុន និងសហគ្រាសតូចធំទាំងឡាយ នៅមានចំណុចខ្វះខាតនៃ ចំណេះដឹងពីវិស័យមួយនេះនៅឡើយ ទើបក្រុមយើងខ្ញុំបានរួមមតិគ្នាលើកយកនូវប្រធានបទ **វិធានចុះបញ្ជី និងការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ** នេះមកធ្វើការស្រាវជ្រាវ ដើម្បីធ្វើការស្វែងយល់បក ស្រាយ និងជួយស្រាយបំភ្លឺរាល់ចម្ងល់ទៅដល់ក្រុមហ៊ុន សហគ្រាស ដែលត្រូវការហិរញ្ញប្បទានយកមកពង្រីក អាជីវកម្ម អភិវឌ្ឍន៍គម្រោង ឬធ្វើជាទុនបង្វិល។ ដើម្បីឆ្លើយតបទៅនឹងចំណោទបញ្ហានៃការស្រាវជ្រាវ សារណា របស់ក្រុមយើងខ្ញុំ នឹងបកស្រាយនូវសំណួរដូចខាងក្រោម៖

- តើមូលបត្របំណុលជាអ្វី?
- តើតួអង្គសំខាន់ៗ ក្នុងដំណើរការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈមាននរណាខ្លះ?
- តើវិធានចុះបញ្ជី និងលក្ខខណ្ឌតម្រូវសម្រាប់ការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈនៅ កម្ពុជា ត្រូវធ្វើឡើងដោយលក្ខណៈដូចម្តេច?
- តើចំនួនក្រុមហ៊ុនដែលបានបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈមានអ្វីខ្លះ?

**៣. គោលបំណងនៃការស្រាវជ្រាវ**

ការស្រាវជ្រាវនៃសារណាបញ្ចប់ការសិក្សានេះ មានគោលបំណងចង់សិក្សាស្វែងយល់នូវបទបញ្ញត្តិ លក្ខខណ្ឌតម្រូវ ព្រមទាំងដំណើរការជាក់ស្តែងនៅនិយ័តករមូលបត្រ និងផ្សារមូលបត្រកម្ពុជា។ ដើម្បីសម្រេច បាននូវគោលបំណងនៃការស្រាវជ្រាវនេះ សារណារបស់ក្រុមយើងខ្ញុំមានគោលបំណងសំខាន់ៗដូចខាងក្រោម៖

- សិក្សាស្វែងយល់ពីមូលបត្របំណុល
- សិក្សាស្វែងយល់ពីតួអង្គសំខាន់ៗ ក្នុងដំណើរការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ

- សិក្សាស្វែងយល់ពីវិធានចុះបញ្ជី និងលក្ខខណ្ឌតម្រូវសម្រាប់ការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈនៅកម្ពុជា
- ស្វែងយល់ពីចំនួនក្រុមហ៊ុនដែលបានបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ព្រមទាំងទំហំនៃការបោះផ្សាយ អត្រាគុប្បង និងរយៈពេលឥណ្ឌូបត្ថិទានពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៣។

**៤. ទំហំ និងដៃគូនៃការស្រាវជ្រាវ**

មូលបត្រកម្មសិទ្ធិ និងសញ្ញាបណ្ណសាជីវកម្ម ត្រូវបានបោះផ្សាយ និងដាក់ឱ្យជួញដូរនៅផ្សារមូលបត្រកម្ពុជា ក៏ប៉ុន្តែនៅក្នុងសារណារបស់ក្រុមយើងខ្ញុំ សូមផ្ដោតទៅលើតែវិធានចុះបញ្ជី និងការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ មកបង្ហាញតែប៉ុណ្ណោះ។ ដូចនេះ ចំពោះទិន្នន័យដែលទាក់ទងនឹងទិដ្ឋភាពទូទៅនៃការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ដែលលើកយកមកបង្ហាញ គឺចាប់ពីឆ្នាំ ២០១៨ រហូតដល់ ឆ្នាំ ២០២៣។

**៥. សារៈសំខាន់នៃការស្រាវជ្រាវ**

ចំពោះការសិក្សាស្រាវជ្រាវអំពីប្រធានបទវិធានចុះបញ្ជី និងការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ គឺនឹងផ្តល់នូវគុណប្រយោជន៍ និងសារៈសំខាន់ដូចខាងក្រោម៖

- ផ្តល់នូវចំណេះដឹងថ្មីៗ ពាក់ព័ន្ធនឹងវិធាននៃការចុះបញ្ជី និងការងារជាក់ស្តែងនៅ ន.ម.ក។
- ផ្តល់នូវការយល់ដឹងអំពីនីតិវិធី ក៏ដូចជាលក្ខខណ្ឌតម្រូវផ្សេងៗ ក្នុងការស្នើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ និងទិដ្ឋភាពទូទៅនៃការបោះផ្សាយលក់មូលបត្របំណុល ។
- ផ្តល់ជាព័ត៌មានមួយសម្រាប់ចែករំលែកចំណេះដឹងជូនចំពោះ ក្រុមហ៊ុន សហគ្រាស សាធារណៈជន ឬវិនិយោគិនដែលមានបំណងបោះផ្សាយលក់មូលបត្របំណុលនៅក្នុងប្រទេសកម្ពុជា។
- ជាកម្រងស្នាដៃសម្រាប់សិស្ស-និស្សិតជំនាន់ក្រោយ យកធ្វើជាជំនួយក្នុងការយកទៅធ្វើការស្រាវជ្រាវបន្ត និងធ្វើជាឯកសារសម្រាប់សិក្សាបន្ថែមទាក់ទងនឹងវិស័យមូលបត្រនៅក្នុងប្រទេសកម្ពុជា។

**៦. វិធីសាស្ត្រនៃការស្រាវជ្រាវ**

សម្រាប់វិធីសាស្ត្រក្នុងការសរសេរទៅលើប្រធានបទ «វិធានចុះបញ្ជី និងការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ» គឺធ្វើតាមវិធីសាស្ត្របែបពណ៌នា ដោយរៀបរាប់ លក្ខខណ្ឌតម្រូវ ដំណើរការ និង ឯកសារប្រើសម្រាប់ការស្នើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ។ ចំពោះទិន្នន័យដែលយកមកប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវនេះ គឺ ទិន្នន័យដែលមានស្រាប់ ដែលមានប្រភពមកពី៖

- ការចុះស្រាវជ្រាវឯកសារផ្ទាល់នៅនិយ័តកម្មមូលបត្រកម្ពុជា។

- សៀវភៅសិក្សា និងឯកសារបោះពុម្ពជាភាសាខ្មែរ ដែលទាក់ទងនឹង ដំណើរការបោះផ្សាយលក់ មូលបត្របំណុល។
- ច្បាប់ បទប្បញ្ញត្តិ ប្រកាស អនុក្រឹត្យ ពុទ្ធិមូលបត្រ និងគោលការណ៍ណែនាំផ្សេងៗរបស់និយ័តកម្មមូលបត្រ កម្ពុជា និងផ្សារមូលបត្រកម្ពុជា។
- ទិន្នន័យផ្សេងៗដែលមានស្រាប់នៅក្នុងគេហទំព័រផ្លូវការរបស់និយ័តកម្មមូលបត្រកម្ពុជា និងក្រុមហ៊ុនផ្សារ មូលបត្រកម្ពុជា រួមទាំងទិន្នន័យក្នុងនិក្ខេបបទរបាយការណ៍កម្មសិក្សា និងសារណាបញ្ចប់ការសិក្សា ដែលពាក់ព័ន្ធទៅនឹងប្រធានបទនេះនៅបណ្ណាល័យនៅសាកលវិទ្យាល័យ។

## ៧. រចនាសម្ព័ន្ធនៃការស្រាវជ្រាវ

សារណាបញ្ចប់ការសិក្សានេះត្រូវបានចែកជា បីជំពូក ដែលមានរចនាសម្ព័ន្ធដូចខាងក្រោម៖

### ✓ សេចក្តីផ្តើម ៖

នៅចំណុចនេះជាចំណុចចាប់ផ្តើមនៃកិច្ចការស្រាវជ្រាវ ដែលបានបង្ហាញអំពីកម្មវត្ថុដែលកិច្ចការនេះលើក យកមកសរសេរ ដែលរួមមានដូចជា៖

- លំនាំបញ្ហានៃការស្រាវជ្រាវ
- ចំណោទបញ្ហានៃការស្រាវជ្រាវ
- គោលបំណងនៃការស្រាវជ្រាវ
- ដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ
- វិធីសាស្ត្រនៃការស្រាវជ្រាវ
- សារៈសំខាន់នៃការស្រាវជ្រាវ
- រចនាសម្ព័ន្ធនៃការស្រាវជ្រាវ។

### ✓ ជំពូកទី១ ៖ ការរំលឹកទ្រឹស្តី

នៅជំពូកទី១នេះផងដែរ នឹងមានបង្ហាញពីទ្រឹស្តីនានាដែលបានសិក្សាស្វែងយល់កន្លងមក នឹងផ្តោតទៅ លើចំណុចសំខាន់ៗដូចជា និយមន័យ ប្រភេទមូលបត្រ ស្ថានភាពទូទៅ ប្រភេទមូលបត្របំណុល ទីផ្សារ មូលបត្រ អត្ថប្រយោជន៍នៃទីផ្សារមូលបត្រចំពោះក្រុមហ៊ុនបោះផ្សាយ ។

### ✓ ជំពូកទី២ ៖ ស្ថានភាពទូទៅនៃនិយ័តកម្មមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា

សម្រាប់ជំពូកទី២នេះនឹងបង្ហាញអំពីស្ថានភាពទូទៅនៃនិយ័តកម្មមូលបត្រ ផ្សារមូលបត្រកម្ពុជា តួអង្គសំខាន់ៗ និងតួអង្គដទៃទៀតដែលចូលរួមក្នុងវិស័យមូលបត្រ ដោយក្នុងនោះរួមមានប្រវត្តិ បេសកកម្ម ស្លាកសញ្ញា រចនាសម្ព័ន្ធជាដើម។




✓ **ជំពូកទី៣ ៖ វិធានចុះបញ្ជី និងការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ**

ក្នុងជំពូកទី៣នេះជាជំពូកសំខាន់នៅក្នុងការសិក្សាស្រាវជ្រាវ នៃប្រធានបទទាំងមូល ដែលក្នុងនោះ រួមមាន ដំណើរការក្នុងការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ការបំពេញនីតិវិធីនៅទីផ្សារមូលបត្រ ប្រតិស្រុត និងទិដ្ឋភាពទូទៅនៃការបោះផ្សាយលក់មូលបត្របំណុល ។

✓ **សេចក្តីសន្និដ្ឋាន និងអនុសាសន៍ ៖**

នៅចំណុចចុងក្រោយនេះផងដែរ នឹងបង្ហាញឲ្យឃើញពីការលើកឡើងវិញ រួមមានការសរុបសេចក្តីនៃ ចំណុចសំខាន់ៗ ដែលបានសិក្សាស្វែងយល់សម្រាប់ការស្រាវជ្រាវនេះ និងការផ្តល់ជាគំនិតយោបល់ខ្លះៗ ដើម្បីជាជំនួយជួយឲ្យវិស័យ មូលបត្រនៅកម្ពុជា ក៏ដូចជាដំណើរការបោះផ្សាយលក់មូលបត្រនៅកម្ពុជា ឲ្យ រីកចម្រើនការរីកចម្រើនទៅមុខ។

**រចនាសម្ព័ន្ធនៃការស្រាវជ្រាវ**



**ជំពូកទី១**  
**រំលឹកច្រើន**

## **ជំពូកទី១**

### **រំលឹកទ្រឹស្តី**

#### **១.១ មូលបត្រ**

##### **១.១.១ និយមន័យមូលបត្រ**

ដើម្បីជំនួយទៅដល់ការស្វែងយល់ប្រធានបទនេះកាន់តែស៊ីជម្រៅទៅទៀតនោះ គួរគប្បីយល់នូវនិយមន័យនៃ “ មូលបត្រ ” ជាមុនសិន។ មូលបត្រ គឺជាឧបករណ៍ហិរញ្ញវត្ថុមួយប្រភេទ ដែលអាចជួញដូរបាន ដែលឧបករណ៍ហិរញ្ញវត្ថុនេះ បញ្ជាក់ពីភាពជាម្ចាស់កម្មសិទ្ធិ ឬម្ចាស់បំណុលលើក្រុមហ៊ុនមួយ ហើយយើងក៏អាចធ្វើការជួញដូរមូលបត្រនេះបានដែរ។ មូលបត្រមាន៣ប្រភេទគឺ មូលបត្របំណុល មូលបត្រកម្មសិទ្ធិ និងឧបករណ៍និស្សន្ទ។<sup>1</sup>

##### **១.១.២ ប្រភេទនៃមូលបត្រ**

###### **១.១.២.១ មូលបត្របំណុល**

មូលបត្របំណុល ឬសញ្ញាបណ្ណ គឺជាប្រភេទមូលបត្របំណុល ដែលតំណាងឱ្យកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្រ បំណុល (រួមមាន៖ ក្រុមហ៊ុន សាជីវកម្ម សហគ្រាសបំណុល)។ តាមរយៈកិច្ចសន្យានេះដែរ បុគ្គលបោះផ្សាយមូលបត្រ បំណុលមានកាតព្វកិច្ចបង់ឱ្យវិនិយោគិននូវទឹកប្រាក់ជាក់លាក់មួយជាទៀងទាត់ដែលហៅថា “គូប៉ង” ឬ “ការប្រាក់”។ អ្នកកាន់កាប់សញ្ញាបណ្ណសាជីវកម្ម នឹងត្រូវទូទាត់សងប្រាក់វិញពេញលេញ (ទាំងប្រាក់ដើម និងការប្រាក់) នៅពេល ដល់ឥណ្ឌូប្រតិទាន ដែលជាទូទៅមានរយៈពេលពី ១ ឆ្នាំទៅ ១០ ឆ្នាំ ឬ ២០ ឆ្នាំ។ ជំនួសឱ្យការខ្ចីប្រាក់ពីធនាគារ ក្រុមហ៊ុន ឬអង្គភាពមួយអាចបោះផ្សាយលក់សញ្ញាបណ្ណ នៅពេលដែលក្រុមហ៊ុននោះត្រូវការនូវសាច់ប្រាក់ដើម្បី ធ្វើហិរញ្ញប្បទានដល់គម្រោងថ្មីៗ បន្តប្រតិបត្តិការក្រុមហ៊ុន ឬដើម្បីទូទាត់បំណុលជាដើម។<sup>2</sup>

###### **១.១.២.២ មូលបត្រកម្មសិទ្ធិ**

មូលបត្រកម្មសិទ្ធិ គឺជាមូលបត្រដែលបានបោះផ្សាយដោយក្រុមហ៊ុនសាធារណៈ ដើម្បីកៀរគរមូលនិធិពីសាធារណជន។ វារួមបញ្ចូលទាំងភាគហ៊ុនរបស់ក្រុមហ៊ុន ដែលតំណាងឱ្យភាពជាម្ចាស់របស់វិនិយោគិននៅក្នុងក្រុមហ៊ុននោះ។ ភាពជាម្ចាស់នៃទ្រព្យកម្មសិទ្ធិ នឹងផ្តល់សិទ្ធិដល់ភាគហ៊ុននិកនូវចំណែកនៃប្រាក់ចំណេញរបស់ក្រុមហ៊ុនតាមរយៈភាគលាភ។ ភាគហ៊ុនិក គឺជាម្ចាស់នៃអាជីវកម្ម ព្រមទាំងចូលរួមទទួលនូវការចែករំលែក

<sup>1</sup> <https://www.khsearch.com/qna/29889> (ចូលទស្សនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤)

<sup>2</sup> និយ័តកម្មមូលបត្រកម្ពុជា ព្រឹត្តិបត្រមូលបត្រ លេខ១៥ ចេញផ្សាយ ឆ្នាំ២០២៣ ទំព័រទី២២

ភាពជោគជ័យ ឬបរាជ័យនៃអាជីវកម្មរបស់ក្រុមហ៊ុន។ លទ្ធផលដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនចុះបញ្ជីជាធម្មតាអាចវាយតម្លៃបានតាមរយៈភាគលាភដែលភាគហ៊ុនិកបានទទួល និងតាមរយៈថ្លៃភាគហ៊ុនដែលបានដាក់ថ្លៃនៅលើទីផ្សារ។

មូលបត្រកម្មសិទ្ធិមាន២ប្រភេទ ដែលអាចដាក់ជួញដូរនៅលើផ្សារមូលបត្រកម្ពុជា (ជ.ម.ក.)<sup>៣</sup>

**ក. ភាគហ៊ុនធម្មតា (Common Stock) ៖** គឺជាភាគហ៊ុនដែលមានការលើកទឹកចិត្តដោយផ្ទាល់ដល់អ្នកកាន់កាប់ភាគហ៊ុន តាមរយៈភាគលាភដែលទទួលបានពីប្រាក់ចំណេញរបស់ក្រុមហ៊ុន ការចំណេញលើមូលធន និងសិទ្ធិក្នុងការទិញភាគហ៊ុនថ្មីរបស់ក្រុមហ៊ុន នៅពេលដែលក្រុមហ៊ុនសម្រេចក្នុងការបង្កើនដើមទុនចុះបញ្ជីរបស់ខ្លួន។

**ខ. ភាគហ៊ុនប្រិមា (Preferred Stock) ៖** ភាគហ៊ុនប្រិមាក៏ជាផ្នែកមួយនៃទ្រព្យកម្មសិទ្ធិផងដែរ។ ភាពខុសគ្នារវាងភាគហ៊ុនប្រិមា និងភាគហ៊ុនធម្មតាគឺ អ្នកកាន់កាប់ភាគហ៊ុនប្រិមានឹងមានសិទ្ធិទទួលបានមូលនិធិ ឬប្រាក់ចំណេញរបស់ក្រុមហ៊ុនមុនភាគហ៊ុនធម្មតា។

### ១.១.២.៣ ឧបករណ៍និស្សន្ទ

ឧបករណ៍និស្សន្ទ គឺសំដៅដល់កិច្ចសន្យាគម្លាតថ្លៃ (Contract For Difference) នៃឧបករណ៍ហិរញ្ញវត្ថុដើមដែលចេញពីមូលបត្រកម្មសិទ្ធិ មូលបត្របំណុល សន្ទស្សន៍ លោហៈធាតុមានតម្លៃ ប្រេងឆៅ ឧស្ម័នធម្មជាតិ កសិផល រូបិយប័ណ្ណ រួមទាំងគម្រោងការពារថ្លៃដើម (Principal Protected Scheme) ជាដើម និងដែលត្រូវបានជួញដូរក្នុងទីផ្សារ។ ឧបករណ៍និស្សន្ទទាំងនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុដែលជាប្រភេទមួយនៃមូលបត្រ។<sup>៤</sup>

## ១.២ ប្រភេទមូលបត្របំណុល ឬសញ្ញាបណ្ណ

### ១.២.១ សញ្ញាបណ្ណសាជីវកម្ម

សញ្ញាបណ្ណសាជីវកម្ម ជាមូលបត្របំណុលមួយប្រភេទដែលបោះផ្សាយដោយក្រុមហ៊ុនសាជីវកម្មនានាក្នុងគោលបំណងបង្កើនមូលធន។ វិនិយោគិនដែលវិនិយោគលើសញ្ញាបណ្ណសាជីវកម្ម បានចូលរួមចំណែកក្នុងការផ្តល់កម្ចីដល់ក្រុមហ៊ុន ហើយទទួលបានមកវិញនូវការទូទាត់ការប្រាក់តាមកាលកំណត់ ព្រមទាំងអាចយកមូលបត្រនេះមកជួញដូរនៅក្នុងទីផ្សារបន្ទាប់បានទៀតផង។<sup>៥</sup>

សញ្ញាបណ្ណសាជីវកម្ម ជាប្រភេទមួយនៃមូលបត្របំណុល ដែលបោះផ្សាយដោយក្រុមហ៊ុនមហាជន

<sup>3</sup> <https://csx.com.kh/kh/product/equities.jsp?MNCD=4020> (ចូលទស្សនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤)

<sup>4</sup> គណៈកម្មការមូលបត្រកម្ពុជា ពុទ្ធិមូលបត្រ ប្រភេទមូលបត្រនៅកម្ពុជា លេខ៣៥ ចេញផ្សាយ ឆ្នាំ២០១៩

<sup>5</sup> និយ័តកម្មមូលបត្រកម្ពុជា ព្រឹត្តិបត្រវិនិយោគិន និងការវិនិយោគ លេខទី១១ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ ទំព័រទី៣

ទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលប្រតិបត្តិ។ យោងតាមគោលបំណងនៃការបង្កើត មូលបត្រកម្ពុជាពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ សញ្ញាបណ្ណសាជីវកម្មអាចចែកចេញជា៖<sup>6</sup>

**១. សញ្ញាបណ្ណធម្មតា ( Plain Bond)** សំដៅដល់សញ្ញាបណ្ណដែលមានអត្រាគូប៉ុងថេរ មានកំណត់ឥណ្ឌប្រតិទានជាមុននៅកាលបរិច្ឆេទបោះផ្សាយ មិនមានការលើកកម្ពស់ (Enhancement) និង/ឬ លក្ខណៈបន្ថែមដូចជាសិទ្ធិទិញត្រលប់ (Call Option) ឬ សិទ្ធិលក់ (Put Option) និងមិនមានការធានា។

**២. សញ្ញាបណ្ណមានបុគ្គលធានា (Guaranteed Bond)** សំដៅដល់សញ្ញាបណ្ណដែលផ្តល់ការធានាថាការប្រាក់ និងប្រាក់ដើមនឹងត្រូវបានទូទាត់សងដោយភាគីទីបី ដែលជានីតិបុគ្គល ករណីដែលបុគ្គលបោះផ្សាយមិនមានលទ្ធភាពសងបំណុល (Default) ដោយមូលហេតុដូចជា អសាធារណៈ ឬក្ស័យធន។

**៣. សញ្ញាបណ្ណមានវត្ថុធានា (Secured Bond)** សំដៅដល់សញ្ញាបណ្ណដែលមានដាក់ទ្រព្យសកម្មជាវត្ថុធានា លើកលែងតែ មូលបត្របំណុលដែលមានទ្រព្យធានា (Asset Backed Securities) ដែលត្រូវកំណត់នៅក្នុងបទប្បញ្ញត្តិដោយឡែក។

អត្ថប្រយោជន៍ដែលទទួលបានពីការវិនិយោគក្នុងសញ្ញាបណ្ណសាជីវកម្មមាន៖<sup>7</sup>

- **សន្ទនីយភាព៖** សញ្ញាបណ្ណសាជីវកម្ម ត្រូវបានជួញដូរនៅក្នុងទីផ្សារបន្ទាប់ ដែលវិនិយោគិនអាចទិញ ឬលក់មូលបត្ររបស់ខ្លួនបន្ថែមបន្ទាប់ពីការបោះផ្សាយ។ ការធ្វើបែបនេះ វិនិយោគិននឹងអាចទទួលបាននូវអត្ថប្រយោជន៍ពីការលក់មូលបត្រនេះនៅពេលមានការកើនឡើងថ្លៃ ឬទិញមូលបត្រត្រឡប់មកវិញនៅពេលដែលថ្លៃធ្លាក់ចុះ។
- **ប្រភពចំណូលដែលល្អ៖** ជាទូទៅសញ្ញាបណ្ណសាជីវកម្ម មានកម្រិតទិន្នផលល្អដែលអាចទាក់ទាញវិនិយោគិនបានដោយសារតែមូលបត្រប្រភេទនេះមានហានិភ័យឥណទានខ្ពស់ជាងមូលបត្ររដ្ឋ។ ទិន្នផលជាមធ្យមត្រូវបានប្រែប្រួលទៅតាមវដ្តនៃសេដ្ឋកិច្ច ឬកម្រិតវាយតម្លៃនៃការវិនិយោគនៅក្នុងសញ្ញាបណ្ណសាជីវកម្មនេះដែលធម្មតាទទួលបានអត្រាខ្ពស់ជាងមូលបត្ររដ្ឋពីរ ឬបីពិន្ទុ។
- **ពិពិធកម្មមូលធន៖** មូលបត្រសាជីវកម្មអាចឱ្យវិនិយោគិន ធ្វើពិពិធកម្មមូលធនរបស់ខ្លួន តាមរយៈការចាត់ចែងសាច់ប្រាក់របស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។

<sup>6</sup> <http://csx.com.kh/kh/product/bond.jsp?MNCD=4040> (ចូលទស្សនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤)

<sup>7</sup> និយ័តកម្មមូលបត្រកម្ពុជា ព្រឹត្តិបត្រវិនិយោគិន និងការវិនិយោគ លេខទី១១ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ ទំព័រទី៣

**១.២.២ មូលបត្របំណុលរដ្ឋ**

មូលបត្របំណុលរដ្ឋ សំដៅដល់មូលបត្រដែលបោះផ្សាយដោយរាជរដ្ឋាភិបាល និងលក់ទៅឱ្យសាធារណៈជន ដើម្បីផ្គត់ផ្គង់ចំណាយរបស់រដ្ឋាភិបាលសម្រាប់ស្ថេរភាពសេដ្ឋកិច្ច។ មូលបត្ររដ្ឋ ជាមធ្យោបាយនៃការវិនិយោគ ដែលអនុញ្ញាតឱ្យវិនិយោគិនផ្តល់ប្រាក់កម្ចីជូនរាជរដ្ឋាភិបាល ដោយទទួលបានមកវិញជាចំណូលការប្រាក់។ រាជរដ្ឋាភិបាលប្រើប្រាស់មូលធន ដែលទទួលបានពីការបោះផ្សាយនេះសម្រាប់គម្រោងសុខុមាលភាព គម្រោង ហិរញ្ញប្បទាន ការចំណាយប្រតិបត្តិការ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗ។ មូលបត្ររដ្ឋ ជាប្រភេទមូលបត្រមួយ ដែលមានហានិភ័យទាប ដូច្នេះវិនិយោគិនដែលបានវិនិយោគលើមូលបត្ររដ្ឋ មិនអាចទទួលបានការប្រាក់ខ្ពស់ ដូចការវិនិយោគលើមូលបត្រដែលមានហានិភ័យខ្ពស់ផ្សេងៗនោះទេ។ ការវិនិយោគទៅក្នុងមូលបត្រដែលមាន ហានិភ័យខ្ពស់ដូចជាភាគហ៊ុន ឬមូលបត្របំណុលសាជីវកម្ម វិនិយោគិនរមែងទទួលបានអត្ថប្រយោជន៍ច្រើនជាងការវិនិយោគនៅក្នុងមូលបត្ររដ្ឋ។ បន្ថែមពីការធានាលើប្រាក់ដើម វិនិយោគិនក៏ទទួលបានការប្រាក់ថេរ និងប្រាក់ចំណូលទៀងទាត់ ហើយការវិនិយោគលើមូលបត្ររដ្ឋនេះ ក៏មានការលើកទឹកចិត្តផ្នែកពន្ធជារផងដែរ។<sup>៨</sup>

នៅក្រោមច្បាប់ស្តីពីមូលបត្ររដ្ឋ មូលបត្របំណុលរដ្ឋមាន៖<sup>៩</sup>

- ប័ណ្ណរតនាគារ (Treasury Bill) ដែលមានឥណ្ឌប្រតិទាន តិចជាងមួយឆ្នាំ។
- សញ្ញាប័ណ្ណរតនាគារ (Treasury Bond) ដែលមានឥណ្ឌប្រតិទាន ចាប់ពីមួយឆ្នាំឡើងទៅ។
- មូលបត្ររដ្ឋផ្សេងទៀត។

**១.២.៣ សញ្ញាបណ្ណខេត្ត-ក្រុង**

សញ្ញាបណ្ណខេត្ត-ក្រុង ជាមូលបត្របំណុលមួយប្រភេទ ដែលបោះផ្សាយដោយអភិបាលនៃគណៈអភិបាលខេត្ត-ក្រុង ឬអង្គភាពរាជរដ្ឋាភិបាលផ្សេងៗ ដើម្បីប្រមូលមូលធនសម្រាប់ទ្រទ្រង់កាតព្វកិច្ចប្រចាំថ្ងៃ និងផ្តល់ហិរញ្ញប្បទានគម្រោងនានា ដូចជាការសាងសង់សាលារៀន មន្ទីរពេទ្យ ស្ពាន ឬប្រព័ន្ធលូ ដែលចាំបាច់សម្រាប់អត្ថប្រយោជន៍សាធារណជន។ ការវិនិយោគក្នុងសញ្ញាបណ្ណខេត្ត-ក្រុង តែងតែទទួលបានអត្រាការប្រាក់ទាបជាងការវិនិយោគក្នុងមូលបត្រដែលមានហានិភ័យដទៃទៀត ដូចជាមូលបត្របំណុលសាជីវកម្ម ឬភាគហ៊ុនជាដើម។ ការវិនិយោគនៅក្នុងសញ្ញាបណ្ណខេត្ត-ក្រុង វិនិយោគិននឹងទទួលបានអត្ថប្រយោជន៍ដ៏ពិសេសលើផ្នែកពន្ធជារពេលគឺ សញ្ញាបណ្ណខេត្ត-ក្រុង ផ្តល់ផលប្រយោជន៍ជូនវិនិយោគិនដូចមូលបត្ររដ្ឋដែរ។ សញ្ញា

<sup>៨</sup> និយ័តកមូលបត្រកម្ពុជា ព្រឹត្តិបត្រវិនិយោគិន និងការវិនិយោគ លេខ៩១១ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ ទំព័រទី២  
<sup>៩</sup> ច្បាប់ស្តីពីមូលបត្ររដ្ឋ ជំពូកទី១ បទបញ្ញត្តិទូទៅ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ មាត្រា៣ ចំនុច៤

បណ្ណាល័យខេត្ត- ក្រុង គឺជាមូលបត្រមួយដែលមានការលើកទឹកចិត្តផ្នែកពន្ធដារ ដោយមិនតម្រូវអោយបង់ប្រាក់ពន្ធ បន្ថែមឡើយ។

**១.២.៤ សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ**

សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ ជាមូលបត្រដែលអាចបោះផ្សាយដោយរាជរដ្ឋាភិបាល ឬស្ថាប័នឯកជន ក្នុងគោលបំណងប្រមូលមូលធន ដើម្បីយកទៅអភិវឌ្ឍន៍ និងកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវល្បឿនលឿន កំពង់ផែ ផ្លូវដែក អាកាសយានដ្ឋាន ស្ពាន ផ្លូវក្រោមដីជាដើម។ សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធអាចបោះផ្សាយជា រូបិយវត្ថុជាតិ និងរូបិយបណ្ណបរទេសដែលមានស្ថេរភាពដូចជា ដុល្លារអាមេរិច ឬលុយអឺរ៉ូ។ សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ មានការគាំទ្រខ្លាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដោយសារគេកំពុងមានតម្រូវការខ្ពស់ក្នុងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ អត្ថប្រយោជន៍ដែលទទួលបានការវិនិយោគទៅលើសញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធរួម មាន៖<sup>10</sup>

- ✓ ទទួលបានការធានាហានិភ័យនៃការវិនិយោគលើសញ្ញាបណ្ណនេះ ដោយមានការទូទាត់ទៅឱ្យអ្នកកាន់ កាប់សញ្ញាបណ្ណនេះ តាមរយៈការប្រើប្រាស់ចំណូលរបស់ក្រុមហ៊ុនបោះផ្សាយ ឬរាជរដ្ឋាភិបាលពាក់ព័ន្ធ ទៅនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
- ✓ មានការវាយតម្លៃខ្ពស់ក្នុងអំឡុងពេលនៃការផ្សព្វផ្សាយសញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ ដោយសារហេតុអាចធ្វើ ការព្យាករណ៍ចំណូលដែលទទួលបាននៅពេលអនាគត និងលក្ខណៈនៃវត្ថុធានា។
- ✓ រងផលប៉ះពាល់តិចតួចពីបម្រែបម្រួលទីផ្សារមូលបត្រ។

**១.២.៥ សញ្ញាបណ្ណបែតង**

សញ្ញាបណ្ណបែតង សំដៅដល់មូលបត្របំណុលដែលត្រូវបានបោះផ្សាយ ដោយក្រុមហ៊ុនបោះផ្សាយ មូលបត្រ ហើយសាច់ប្រាក់ដែលទទួលបានមកពីការបោះផ្សាយ ត្រូវបានប្រើប្រាស់ដើម្បីធ្វើហិរញ្ញប្បទាន ឬ ហិរញ្ញប្បទានឡើងវិញដល់គម្រោង ឬទ្រព្យសកម្មបែតង។

សញ្ញាបណ្ណបែតង ជាប្រភេទមូលបត្រដែលមានចំណូលថេរ និងត្រូវបានបោះផ្សាយ ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់គម្រោងបែតងពាក់ព័ន្ធនឹងបរិស្ថាន។ សញ្ញាបណ្ណបែតង នេះរួមបញ្ចូលនូវហានិភ័យហិរញ្ញវត្ថុ និងហានិភ័យ បរិស្ថានទៅក្នុងផលិតផលហិរញ្ញវត្ថុតែមួយ។ វាទទួលបានការចាប់អារម្មណ៍ជាការច្នៃប្រឌិតមួយ ក្នុងការកាត់ បន្ថយផលប៉ះពាល់អវិជ្ជមាន ទៅលើបម្រែបម្រួលអាកាសធាតុ ដែលបង្កដោយសកម្មភាពរបស់មនុស្ស ក្នុងការ

<sup>10</sup> និយ័តកម្មមូលបត្រកម្ពុជា ព្រឹត្តិបត្រវិនិយោគិន និងការវិនិយោគ លេខទី១១ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ ទំព័រទី៤

អភិវឌ្ឍសេដ្ឋកិច្ច។ សញ្ញាបណ្ណបែតង ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ស្ថេរភាព និងគាំទ្រ គម្រោងពាក់ព័ន្ធនឹងអាកាសធាតុ ឬគម្រោងបរិស្ថានផ្សេងៗទៀត។

អត្ថប្រយោជន៍នៃសញ្ញាបណ្ណបែតងសម្រាប់វិនិយោគិនរួមមាន៖

- ✓ វិនិយោគិនអាចរកប្រាក់ចំណូលបន្ថែមពីចំណូលប្រចាំថ្ងៃ ព្រមទាំងមានការលើកទឹកចិត្តផ្នែកពន្ធដារ
- ✓ មានតម្រូវការខ្ពស់ពីវិនិយោគិន
- ✓ មានហានិភ័យទាប

អត្ថប្រយោជន៍នៃសញ្ញាបណ្ណបែតងសម្រាប់ក្រុមហ៊ុនបោះផ្សាយរួមមាន៖

- ✓ បង្កើនតម្លាភាព និងគណនេយ្យភាពសម្រាប់ការគ្រប់គ្រង ដែលជាឧបករណ៍គ្រប់គ្រងហានិភ័យ
- ✓ ជាការវិនិយោគទៅលើទ្រព្យសកម្មបែតងដែលកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន
- ✓ ទទួលបានផលត្រឡប់ដែលល្អសម្រាប់សង្គម និងបរិស្ថានបន្ថែមពីប្រាក់ចំណេញ
- ✓ ផ្តល់មូលធនបន្ថែមក្នុងការអភិវឌ្ឍគម្រោងនិរន្តរភាពផ្សេងៗ
- ✓ បង្កើនកេរ្តិ៍ឈ្មោះ និងមានការទទួលស្គាល់នូវនិរន្តរភាពរបស់ក្រុមហ៊ុន។<sup>11</sup>

### ១.២.៦ សញ្ញាបណ្ណសង្គម

សញ្ញាបណ្ណសង្គម សំដៅដល់មូលបត្របំណុល ដែលត្រូវបានបោះផ្សាយដោយក្រុមហ៊ុនបោះផ្សាយ មូលបត្រ ហើយសាច់ប្រាក់ដែលទទួលបានមកពីការបោះផ្សាយ ត្រូវបានប្រើប្រាស់ដើម្បីធ្វើហិរញ្ញប្បទាន ឬ ហិរញ្ញប្បទានឡើងវិញដល់គម្រោងទាំងឡាយណា ដែលជះឥទ្ធិពលវិជ្ជមានដល់សង្គម ដូចជាអភិវឌ្ឍន៍ សុវត្ថិភាព ចំណីអាហារ និងការតភ្ជាប់ទៅនឹងចំណេះដឹង សុខុមាលភាព ហេដ្ឋារចនាសម្ព័ន្ធ និងលទ្ធភាពមាន ជម្រកជាដើម។

គុណសម្បត្តិសញ្ញាបណ្ណសង្គមរួមមាន៖

- ✓ អនុញ្ញាតឱ្យវិនិយោគិនអាចធ្វើពិធីកម្មមូលធនរបស់ខ្លួន
- ✓ មានហានិភ័យទាប
- ✓ វិនិយោគិនមានចំណាប់អារម្មណ៍ខ្ពស់ក្នុងការវិនិយោគលើសញ្ញាបណ្ណប្រភេទនេះ
- ✓ ក្រុមហ៊ុនបោះផ្សាយអាចបង្ហាញទៅកាន់វិនិយោគិន និងភាគីពាក់ព័ន្ធនានាពីការងាររបស់ខ្លួនចំពោះ សង្គម

<sup>11</sup> និយ័តកម្មមូលបត្រកម្ពុជា ព្រឹត្តិបត្រវិនិយោគិន និងការវិនិយោគ លេខទី១១ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ ទំព័រទី៤



- ✓ បង្កើនទំនុកចិត្តវិនិយោគិនតាមរយៈការវាយតម្លៃរបស់ក្រុមហ៊ុនផ្សេងៗ។<sup>12</sup>

**១.២.៧ សញ្ញាបណ្ណចីរភាព**

សញ្ញាបណ្ណចីរភាព សំដៅដល់មូលបត្របំណុល ដែលត្រូវបានបោះផ្សាយដោយក្រុមហ៊ុនបោះផ្សាយមូលបត្រ ហើយសាច់ប្រាក់ដែលទទួលបានមកពីការបោះផ្សាយត្រូវបានប្រើប្រាស់ ដើម្បីធ្វើហិរញ្ញប្បទាន ឬហិរញ្ញប្បទានឡើងវិញដល់គម្រោងទាំងឡាយណាដែលមានបញ្ចូលគ្នានូវលក្ខណៈបែតង និងសង្គម ដែលជះឥទ្ធិពលវិជ្ជមានដល់សង្គម និងបរិស្ថាន។ ធាតុសំខាន់ទាំងបួន នៃសញ្ញាបណ្ណទាំងពីរមានទំនាក់ទំនងទៅនឹងសញ្ញាបណ្ណចីរភាព ដោយសញ្ញាបណ្ណចីរភាព ត្រូវបានគេទទួលស្គាល់ថាគម្រោងសង្គមខ្លះក៏ផ្តល់ប្រយោជន៍ដល់បរិស្ថាន ហើយគម្រោងបែតងខ្លះក៏ផ្តល់ប្រយោជន៍ដល់សង្គមផងដែរ។ ក្រុមហ៊ុនបោះផ្សាយមូលបត្រគួរសម្រេចចិត្ត ថាគួររៀបចំបោះផ្សាយសញ្ញាបណ្ណបែតង សញ្ញាបណ្ណសង្គម ឬសញ្ញាបណ្ណចីរភាព ដោយយោងទៅលើគោលដៅសំខាន់ៗសម្រាប់គម្រោងបោះផ្សាយខ្លួន។

អត្ថប្រយោជន៍របស់សញ្ញាបណ្ណចីរភាពមានដូចជា៖

- មានតម្លៃការខ្ពស់ពីវិនិយោគិន
- ក្រុមហ៊ុនដែលអាចបោះផ្សាយសញ្ញាបណ្ណប្រភេទនេះមានភាពទូលំទូលាយដោយសារតែក្រុមហ៊ុននានាអាចបោះផ្សាយបានខុសពីការបោះផ្សាយសញ្ញាបណ្ណបែតង
- សមស្របជាមួយនឹងការអភិវឌ្ឍនិរន្តរភាព។<sup>13</sup>

**១.៣ លក្ខណៈនៃមូលបត្របំណុល ឬសញ្ញាបណ្ណ**

មូលបត្របំណុលមានលក្ខណៈជាច្រើនដែល វិនិយោគិនគួរយល់ដឹង។ មូលបត្របំណុល អាចត្រូវបានកំណត់ដោយកត្តាមួយចំនួនដូចខាងក្រោម៖<sup>14</sup>

🌈 **តម្លៃចារឹក (Face Value)៖** សំដៅដល់ថ្លៃក្នុងមួយឯកតានៃមូលបត្របំណុលដែលបានបោះផ្សាយដោយក្រុមហ៊ុន។ ក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុល ត្រូវបំពេញកាតព្វកិច្ចតាមច្បាប់បទប្បញ្ញត្តិជាធរមានក្នុងការទូទាត់សងប្រាក់ដើមជូនទៅវិនិយោគិនវិញបន្ទាប់ពីដល់ឥណ្ឌូប្រតិទានកំណត់ណាមួយ។

ឧទាហរណ៍៖ វិនិយោគិនជ្រើសរើសទិញកសញ្ញាបណ្ណសាជីវកម្មមួយនៅតម្លៃចារឹក ១០០.០០០រៀល ដែលវិនិយោគិននឹងត្រូវទទួលបានការទូទាត់ប្រាក់ដើម រួមជាមួយនឹងការប្រាក់បន្ទាប់ពីដល់ឥណ្ឌូប្រតិទាន

<sup>12</sup> និយ័តកម្មមូលបត្រកម្ពុជា ព្រឹត្តិបត្រវិនិយោគិន និងការវិនិយោគ លេខទី១១ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ ទំព័រទី៥

<sup>13</sup> និយ័តកម្មមូលបត្រកម្ពុជា ព្រឹត្តិបត្រវិនិយោគិន និងការវិនិយោគ លេខទី១១ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ ទំព័រទី៥

<sup>14</sup> និយ័តកម្មមូលបត្រកម្ពុជា ព្រឹត្តិបត្រវិនិយោគិន និងការវិនិយោគ លេខទី១២ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២២ ទំព័រទី៣

កំណត់។ សូមចំណាំថា តម្លៃចារឹកនៃមូលបត្របំណុល គឺខុសពីតម្លៃទីផ្សារ ដោយសារឥទ្ធិពលប្រតិបត្តិការទីផ្សារមូលបត្រ។

🌟 **អត្រាគូប៉ុង (Coupon Rate)៖** សំដៅដល់អត្រាការប្រាក់របស់មូលបត្របំណុល។ មូលបត្របំណុលបង្កើនអត្រាគូប៉ុងថេរ ឬប្រែប្រួលតាមប្រភេទសញ្ញាបណ្ណ ក្នុងអំឡុងពេលបោះផ្សាយ ឬឥណ្ឌាប្រតិទានកំណត់ដែលត្រូវទូទាត់តាមដំណាក់កាលទៅឱ្យវិនិយោគិន។ អត្រាគូប៉ុងដែលទទួលបានពីសញ្ញាបណ្ណ អាស្រ័យលើលក្ខខណ្ឌជាច្រើន ដូចជារយៈពេលបោះផ្សាយ កិត្តិសព្ទក្រុមហ៊ុននៅក្នុងទីផ្សារសញ្ញាបណ្ណជាដើម។

🌟 **រយៈពេលបោះផ្សាយ (Tenure or Term)៖** សំដៅដល់ឥណ្ឌាប្រតិទាននៃការបោះផ្សាយមូលបត្របំណុលដែលជាទម្រង់កិច្ចសន្យាមួយរវាងក្រុមហ៊ុនបោះផ្សាយ និងវិនិយោគិន។ កាតព្វកិច្ចនានាដែលត្រូវបំពេញរវាងក្រុមហ៊ុនបោះផ្សាយ និងវិនិយោគិនមានសុពលភាពរហូតដល់ឥណ្ឌាប្រតិទានកំណត់នៃសញ្ញាបណ្ណនោះ។

ឥណ្ឌាប្រតិទាននៃការបោះផ្សាយមូលបត្របំណុលត្រូវបានបែងចែកជា ៣ រូបមាន៖

ក. មូលបត្របំណុលរយៈពេលខ្លី៖ សំដៅដល់សញ្ញាបណ្ណដែលបោះផ្សាយក្នុងឥណ្ឌាប្រតិទានកំណត់តិចជាង ៥ ឆ្នាំ។

ខ. មូលបត្របំណុលរយៈពេលមធ្យម៖ សំដៅដល់សញ្ញាបណ្ណដែលបោះផ្សាយក្នុងឥណ្ឌាប្រតិទានកំណត់ចន្លោះពី ៥ ដល់ ១២ ឆ្នាំ។

គ. មូលបត្របំណុលរយៈពេលវែង សំដៅដល់ សញ្ញាបណ្ណដែលបោះផ្សាយក្នុងឥណ្ឌាប្រតិទានកំណត់ច្រើនជាង ១២ ឆ្នាំ។

🌟 **ចំណាត់ថ្នាក់លទ្ធភាពសង (Credit Rating)៖** សំដៅដល់កិច្ចព្រមព្រៀងលើដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនបោះផ្សាយសម្រាប់រយៈពេលវែង។ វាកំណត់បានតាមរយៈទំនុកចិត្តរបស់វិនិយោគិន ដែលមានមកលើមូលបត្របំណុលរបស់ក្រុមហ៊ុនបោះផ្សាយ។ ភ្នាក់ងារវាយតម្លៃលទ្ធភាពសង ធ្វើការបែងចែកប្រភេទមូលបត្របំណុលដោយផ្អែកលើហានិភ័យនៃក្រុមហ៊ុនដែលខកខានក្នុងការសងបំណុល។

ភ្នាក់ងារវាយតម្លៃលទ្ធភាពសង កំណត់ចំណាត់ថ្នាក់ហានិភ័យរបស់សញ្ញាបណ្ណ សម្រាប់វិនិយោគិនក្នុងទីផ្សារ និងបែងចែកមូលបត្របំណុលទៅក្នុងកម្រិតមូលបត្របំណុលដែលគួរ ឬមិនគួរវិនិយោគ។ ការវិនិយោគលើមូលបត្រដែលធ្វើចំណាត់ថ្នាក់ អាចនាំឱ្យមានទិន្នផលទាប ដោយសារកត្តាហានិភ័យទីផ្សារថេរ ប៉ុន្តែការវិនិយោគលើមូលបត្រដែលមិនបានធ្វើចំណាត់ថ្នាក់ នឹងទទួលបានផលត្រឡប់ខ្ពស់ នៅក្នុងកម្រិតហានិភ័យខ្ពស់ដូចគ្នា។

✚ **មូលបត្របំណុលអាចជួញដូរបានក្នុងទីផ្សារបន្ទាប់ (Tradable Bonds) ៖** ភាពជាម្ចាស់កម្មសិទ្ធិនៃមូលបត្របំណុល អាចផ្លាស់ប្តូររវាងវិនិយោគិនច្រើន នៅចន្លោះឥណ្ឌូប្រតិទានកំណត់នៃមូលបត្របំណុល។ ជារឿយៗ វិនិយោគិនទាំងនោះ នឹងលក់មូលបត្របំណុលទៅឱ្យបុគ្គលម្នាក់ទៀត ពេលដែលថ្លៃទីផ្សារកើនឡើងខ្ពស់ពីតម្លៃធម្មតា ហើយវាជាជម្រើសមួយក្នុងការធានាមូលបត្របំណុលជាមួយនឹងទិន្នផលខ្ពស់ និងចំណាត់ថ្នាក់លទ្ធភាពសងសមស្រប។

#### ១.៤ ការបែងចែកប្រភេទនៃមូលបត្របំណុល

មូលបត្របំណុល ឬសញ្ញាបណ្ណត្រូវបានបែងចែកដោយផ្អែកលើទម្រង់នៃការសងត្រឡប់ និងលក្ខខណ្ឌនៃកាតព្វកិច្ចនានា។ ប្រភេទមូលបត្របំណុល ដែលមាននៅក្នុងទីផ្សារបច្ចុប្បន្នមានដូចជា៖<sup>15</sup>

- ✚ មូលបត្របំណុល ឬសញ្ញាបណ្ណដែលមានអត្រាគូប៉ុងថេរ៖ ជាមូលបត្របំណុល ដែលបង្កើតអត្រាគូប៉ុងថេរនៅចន្លោះឥណ្ឌូប្រតិទានរបស់វា។ អត្រាការប្រាក់ថេរ ដែលអាចកំណត់មុនបែបនេះ ផ្តល់ផលប្រយោជន៍ដល់វិនិយោគិនតាមរយៈប្រាក់ចំណេញរំពឹងទុកក្នុងការវិនិយោគ ដោយមិនគិតពីលក្ខខណ្ឌប្រែប្រួលនៃទីផ្សារ។ វិនិយោគិនក៏អាចទទួលបានប្រយោជន៍ តាមរយៈការដឹងជាមុននូវចំនួនការប្រាក់ ដែលត្រូវទទួលបានក្នុងរយៈពេលនោះសម្រាប់ការវិនិយោគរយៈពេលវែង។
- ✚ មូលបត្របំណុល ឬសញ្ញាបណ្ណដែលមានអត្រាអណ្តែត៖ ជាប្រភេទមូលបត្របំណុល ដែលមានអត្រាគូប៉ុងប្រែប្រួលទៅតាមប្រែប្រួលទីផ្សារក្នុងចន្លោះឥណ្ឌូប្រតិទាននៃមូលបត្របំណុលនោះ។ ផលត្រឡប់នៃការវិនិយោគតាមរយៈការប្រាក់ ត្រូវបានកំណត់ដោយកត្តាទីផ្សារ ដូចជា អតិផរណា លក្ខខណ្ឌសេដ្ឋកិច្ច និងទំនុកចិត្តវិនិយោគិនលើមូលបត្របំណុល ឬសញ្ញាបណ្ណរបស់ក្រុមហ៊ុននោះ។
- ✚ មូលបត្របំណុលទាក់ទងនឹងអតិផរណា៖ ជាមូលបត្របំណុលមួយប្រភេទ ដែលត្រូវបានបង្កើតឡើងយ៉ាងពិសេស ដើម្បីឱ្យស្របជាមួយនឹងផលប៉ះពាល់ពីអតិផរណាសេដ្ឋកិច្ចលើតម្លៃចារឹក និងការប្រាក់ដែលត្រូវទទួលបាន។ សញ្ញាបណ្ណប្រភេទនេះ តែងតែផ្តល់អត្រាគូប៉ុងទាបជាងអត្រាគូប៉ុងរបស់មូលបត្របំណុលដែលមានអត្រាគូប៉ុងថេរ។ សញ្ញាបណ្ណនេះត្រូវបានបង្កើតក្នុងគោលដៅ កាត់បន្ថយលទ្ធផលអវិជ្ជមាននៃអតិផរណាតាមរយៈការកែតម្រូវអត្រាគូប៉ុងទៅតាមអត្រាជាក់ស្តែងនៅក្នុងទីផ្សារបំណុល។
- ✚ មូលបត្របំណុលគ្មានកាលកំណត់៖ ជាជម្រើសនៃការវិនិយោគលើមូលបត្រអត្រាគូប៉ុងថេរ ដែលក្រុមហ៊ុនបោះផ្សាយពុំចាំបាច់សងថ្លៃដើមទៅវិនិយោគិនវិញ។ ការវិនិយោគប្រភេទនេះ មិនមានការកំណត់ឥណ្ឌូប្រតិទាន ហើយវិនិយោគិននឹងទទួលបានការបង់ការប្រាក់ថេរ។

<sup>15</sup> និយ័តកម្មមូលបត្រកម្ពុជា ព្រឹត្តិបត្រវិនិយោគិន និងការវិនិយោគ លេខទី១២ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២២ ទំព័រទី៥

**១.៥ ផែនការណ៍នៃមូលបត្របំណុល**

ទោះបីជាមូលបត្របំណុលជាជម្រើសវិនិយោគ ដែលមានហានិភ័យទាប វាក៏មានជាមួយដែនកំណត់ មួយចំនួនដែលវិនិយោគិនគួរស្វែងយល់ជាមុនផងដែរ មុននឹងសម្រេចចិត្តវិនិយោគក្នុងមូលបត្របំណុល ឬ សញ្ញាបណ្ណ ដែលផលវិបត្តិទាំងនោះរួមមាន៖<sup>16</sup>

- ទំនោរអតិផរណា៖ មូលបត្របំណុលងាយទទួលរងនូវហានិភ័យអតិផរណា នៅពេលដែលអត្រាអតិផរណានា ពេលបច្ចុប្បន្នមានការកើនឡើងខ្ពស់ជាងអត្រាគូប៉ុង ដែលផ្តល់ដោយក្រុមហ៊ុនបោះផ្សាយ។ មូលបត្រ បំណុលដែលបង្កការប្រាក់ថេរ ក៏ប្រឈមនឹងហានិភ័យធ្លាក់ចុះនៃថ្លៃផងដែរ ដោយសារផលប៉ះពាល់នៃ អតិផរណាទៅលើថ្លៃដើម។
- សន្ទនីយភាពមានកំណត់៖ ទោះបីជាមូលបត្របំណុលអាចជួញដូរបាន ប៉ុន្តែវាជាការវិនិយោគមួយសម្រាប់ រយៈពេលវែងជាមួយនឹងលក្ខខណ្ឌតឹងរឹង ចំពោះការដកប្រាក់ត្រឡប់វិញ។ ចំណែកមូលបត្រកម្មសិទ្ធិមាន ការពេញនិយមជាងមូលបត្របំណុល ដោយសារមានសន្ទនីយភាពខ្ពស់ជាងមូលបត្របំណុល ឬសញ្ញាបណ្ណ ហើយម្យ៉ាងទៀតមូលបត្របំណុល តម្រូវឱ្យមានការបង់កម្រៃមួយចំនួន បូករួមនឹងពិន័យបន្ថែម ក្នុងករណីបើ វិនិយោគិនមានបំណងដកមូលធនខ្លួនត្រឡប់វិញ។
- ផលត្រឡប់ទាប៖ ក្រុមហ៊ុនបោះផ្សាយតែងផ្តល់អត្រាគូប៉ុងលើមូលបត្របំណុល ទាបជាងផលត្រឡប់នៃ មូលបត្រកម្មសិទ្ធិ។ វិនិយោគិនដែលវិនិយោគលើមូលបត្របំណុលនឹងទទួលបានផលត្រឡប់ថេរពីការប្រាក់ ក្នុងចន្លោះឥណ្ឌូប្រតិទាននៃមូលបត្របំណុល ឬសញ្ញាបណ្ណនោះ ជាមួយនឹងលក្ខខណ្ឌនៃការវិនិយោគដែល មានហានិភ័យទាប ក៏ប៉ុន្តែប្រាក់ចំណេញក៏មានចំនួនទាបជាងឧបករណ៍បំណុលផ្សេងៗដែរ។

**១.៦ ភាគខុសគ្នារវាងភាគហ៊ុននិងមូលបត្របំណុល**

ភាគហ៊ុន និងសញ្ញាបណ្ណ ជាឧបករណ៍ហិរញ្ញវត្ថុ ២ ផ្សេងគ្នាដែលក្រុមហ៊ុនប្រើប្រាស់សម្រាប់កៀរគរ ដើមទុនបន្ថែមសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន។ ដោយសារភាគហ៊ុនជាចំណែកនៃកម្មសិទ្ធិនៅក្នុងក្រុមហ៊ុន ដូច្នេះវិនិយោគិនដែលកាន់កាប់ភាគហ៊ុនអាចទទួលបានការចំណេញ និងការខាតបង់ពីការវិនិយោគ។ វិនិយោគិន ភាគហ៊ុន អាចទទួលបានអត្ថប្រយោជន៍ ប្រសិនបើក្រុមហ៊ុនមានដំណើរការល្អ ហើយតម្លៃរបស់ភាគហ៊ុនកើន ឡើង។ ផ្ទុយទៅវិញ វិនិយោគិនអាចមានការខាតបង់នៅពេលដែលក្រុមហ៊ុនជួបការលំបាក ហើយភាគហ៊ុនអាច នឹងធ្លាក់ថ្លៃ និងក្នុងករណីអាក្រក់បំផុតក្រុមហ៊ុនអាចក្ស័យធន។ ភាគហ៊ុនមានហានិភ័យខ្ពស់ជាងសញ្ញាបណ្ណ ក៏ប៉ុន្តែភាគហ៊ុនមានទំនោរផ្តល់ប្រាក់ចំណេញខ្ពស់ជាងសញ្ញាបណ្ណ សម្រាប់ការវិនិយោគរយៈពេលវែង ហើយ

<sup>16</sup> និយ័តកម្មមូលបត្រកម្មសិទ្ធិ ព្រឹត្តិបត្រវិនិយោគិន និងការវិនិយោគ លេខទី១២ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២២ ទំព័រទី៨-៩

ភាគហ៊ុនមានការពេញនិយមច្រើនពីសំណាក់វិនិយោគិនរយៈពេលវែងជាងវិនិយោគិនរយៈពេលខ្លី។ ចំណែកឯសញ្ញាបណ្ណ គឺមានកម្រិតហានិភ័យទាបជាងភាគហ៊ុន ហើយពេញនិយមសម្រាប់វិនិយោគិនដែលត្រូវការចំណូលថេរ ព្រោះវិនិយោគិននឹងទទួលបានការបង់តូប៉ុងទៀតទាត់ និងទទួលប្រាក់ដើមវិញនៅពេលដល់កាលកំណត់។<sup>17</sup>

លក្ខណៈខុសគ្នាចម្បងមួយរវាងភាគហ៊ុន និងសញ្ញាបណ្ណ គឺថាសញ្ញាបណ្ណតំណាងឱ្យភាពជាម្ចាស់បំណុល រីឯភាគហ៊ុនតំណាងឱ្យភាពជាម្ចាស់កម្មសិទ្ធិនៃក្រុមហ៊ុនមួយ ដែលហៅបានថាជាភាគហ៊ុនិក។

| ភាគហ៊ុនិក                                                                                                                                                                                                                                                                                                                                         | ម្ចាស់មូលបត្របំណុល                                                                                                                                                                            |
|---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| <b>១. ថវិកាបញ្ចូល:</b>                                                                                                                                                                                                                                                                                                                            |                                                                                                                                                                                               |
| <b>ភាគហ៊ុនិក ឬ ម្ចាស់ហ៊ុន</b> (ពាក្យប្រើប្រាស់ក្នុងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម) សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនបោះផ្សាយមូលបត្រ ក្នុងនាមជាម្ចាស់ទៅតាមភាគកម្មដែលខ្លួនកាន់កាប់។                                                                                                                               | <b>ម្ចាស់មូលបត្របំណុល</b> សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលបានក្លាយជាម្ចាស់បំណុលតាមរយៈការទិញសញ្ញាបណ្ណរបស់ក្រុមហ៊ុនបោះផ្សាយមូលបត្រ។                                                         |
| <b>២. ការទទួលផលចំណេញ និងអត្ថប្រយោជន៍</b>                                                                                                                                                                                                                                                                                                          |                                                                                                                                                                                               |
| <ul style="list-style-type: none"> <li>✓ <b>ភាគលាភ៖</b> ភាគហ៊ុនិកនឹងទទួលបានភាគលាភទៅតាមចំនួនភាគហ៊ុនដែលខ្លួនកាន់កាប់ស្របតាមគោលនយោបាយបែងចែកភាគលាភរបស់ក្រុមហ៊ុនបោះផ្សាយមូលបត្រដែលបានកំណត់</li> <li>✓ <b>ផលចំណេញមូលធន៖</b> ភាគហ៊ុនិកទទួលបានផលចំណេញមូលធនពីការលក់ភាគហ៊ុននៅពេលដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបោះផ្សាយមូលបត្រកើនឡើងនៅក្នុងទីផ្សារ។</li> </ul> | <ul style="list-style-type: none"> <li>✓ <b>អត្រាការប្រាក់៖</b> ម្ចាស់មូលបត្របំណុលនឹងទទួលបានការប្រាក់ប្រចាំត្រីមាស ឬប្រែប្រួលតាមប្រភេទសញ្ញាបណ្ណ និងប្រាក់ដើមនៅពេលបញ្ចប់គណប្រតិទាន។</li> </ul> |

<sup>17</sup> គណៈកម្មការមូលបត្រកម្ពុជា ពុទ្ធិមូលបត្រ លេខVIII ចេញផ្សាយប្រចាំសប្តាហ៍ទី៣ ខែតុលា ឆ្នាំ២០១៦

| ៣. សិទ្ធិក្នុងការចូលរួម និងសិទ្ធិបោះឆ្នោតនៅក្នុងមហាសន្និបាតភាគហ៊ុនិក                                                                                                                                                                                                                                                 |                                                                                                                                |
|----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|--------------------------------------------------------------------------------------------------------------------------------|
| <p>✓ ភាគហ៊ុនិកមានសិទ្ធិក្នុងការចូលរួម និងសិទ្ធិបោះឆ្នោតក្នុងកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកដែលរៀបចំឡើងដោយក្រុមហ៊ុនបោះផ្សាយមូលបត្រយ៉ាងហោចណាស់ ម្តងក្នុងមួយឆ្នាំ ដើម្បីសម្រេចលើបញ្ហាសំខាន់ៗរបស់ក្រុមហ៊ុនបោះផ្សាយមូលបត្រ ដូចជាការជ្រើសតាំងអភិបាលការអនុម័តកម្ចី និងបញ្ហាសំខាន់ៗផ្សេងទៀតរបស់ក្រុមហ៊ុនបោះផ្សាយមូលបត្រ។</p> | <p>✓ ម្ចាស់មូលបត្របំណុលពុំមានសិទ្ធិក្នុងការចូលរួម និងបោះឆ្នោតក្នុងមហាសន្និបាតភាគហ៊ុនិកនោះឡើយ។</p>                              |
| ៤. អាទិភាពក្នុងការសងបំណុលនៅពេលក្រុមហ៊ុនបោះផ្សាយមូលបត្រក្ស័យធន                                                                                                                                                                                                                                                        |                                                                                                                                |
| <p>✓ ក្នុងករណីដែលក្រុមហ៊ុនបោះផ្សាយមូលបត្រប្រឈមមុខនឹងការជម្រះបញ្ជី ឬប្រកាសក្ស័យធន ភាគហ៊ុនិកជាបុគ្គលចុងក្រោយដែលទទួលបានសំណងក្រោយការដោះស្រាយសំណងជូនភាគីពាក់ព័ន្ធដូចជាថ្លៃទឹក ភ្លើង ប្រាក់ខែ និងយោជិត បំណុលជាមួយម្ចាស់បំណុលមូលបត្រ និងភាគីពាក់ព័ន្ធផ្សេងទៀត។</p>                                                          | <p>✓ ផ្ទុយទៅវិញ ម្ចាស់មូលបត្របំណុលមានសិទ្ធិអាទិភាពក្នុងការទទួលបានសំណងមុនភាគហ៊ុនិក ប្រសិនបើមានការជម្រះបញ្ជី ឬប្រកាសក្ស័យធន។</p> |

តារាងទី១.១ - ការប្រៀបធៀបភាពខុសគ្នារវាងភាគហ៊ុនិក និងម្ចាស់មូលបត្របំណុល<sup>18</sup>

## ១.៧ អត្ថប្រយោជន៍នៃមូលបត្របំណុល ឬសញ្ញាបណ្ណ

ការវិនិយោគលើមូលបត្របំណុល ឬសញ្ញាបណ្ណផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិន។ ដោយមានការសងត្រឡប់នូវការប្រាក់ និងប្រាក់ដើមដែលអាចជឿជាក់បានធ្វើឱ្យការវិនិយោគលើមូលបត្របំណុល ឬ

<sup>18</sup> និយ័តកម្មមូលបត្រកម្ពុជា ពុទ្ធិមូលបត្រ លេខ៦១ ចេញផ្សាយ ឆ្នាំ២០២១

សញ្ញាបណ្ណក្លាយជាជម្រើសក្នុងការវិនិយោគមួយដែលមានស្ថេរភាពសម្រាប់វិនិយោគិន។ មូលបត្របំណុល ឬ សញ្ញាបណ្ណមានអត្ថប្រយោជន៍ដូចជា៖<sup>19</sup>

- ស្ថេរភាព៖ មូលបត្របំណុល ឬសញ្ញាបណ្ណជាឧបករណ៍វិនិយោគសម្រាប់រយៈពេលវែង និងមានការបង្កនូវ ផលត្រឡប់ជាក់លាក់ បើធៀបទៅជម្រើសនៃការវិនិយោគផ្សេងៗ។ ការវិនិយោគលើមូលបត្របំណុលមាន ហានិភ័យទាបសម្រាប់វិនិយោគិន ព្រមទាំងការពារបាននូវផលប៉ះពាល់លើការសងត្រឡប់មូលធន។
- កិច្ចសន្យាសញ្ញាបណ្ណ៖ មូលបត្របំណុល ឬសញ្ញាបណ្ណត្រូវទទួលបានការធានាស្របតាមច្បាប់បទប្បញ្ញត្តិ ដោយភ្ជាប់មកជាមួយនឹងកាតព្វកិច្ច ដែលតម្រូវឱ្យក្រុមហ៊ុនបោះផ្សាយសងត្រឡប់ប្រាក់ដើមមកវិនិយោគិន វិញ នៅពេលមូលបត្របំណុល ឬសញ្ញាបណ្ណនោះដល់ឥណ្ឌូប្រតិទាន។ ការធានានេះ សំដៅដល់កិច្ចសន្យា ហិរញ្ញវត្ថុ ដែលបង្ហាញនូវព័ត៌មានលម្អិតដូចជាតម្លៃចារឹក អត្រាគូប៉ុង ឥណ្ឌូប្រតិទាន និងចំណាត់ថ្នាក់ លទ្ធភាពសង។ ក្រុមហ៊ុនដែលអាចទាក់ទាញបាននូវវិនិយោគិនធំៗ ក្នុងការវិនិយោគលើមូលបត្របំណុល ឬសញ្ញាបណ្ណរបស់ខ្លួនតែងតែធ្វើការទូទាត់ការប្រាក់ ទៅឱ្យវិនិយោគិនយ៉ាងទៀងទាត់ ដោយសារតែកិត្តិសព្ទ ក្រុមហ៊ុនរបស់ខ្លួនក្នុងទីផ្សារមូលបត្រ។ ក្រៅពីនេះ អ្នកកាន់កាប់មូលបត្របំណុលតែងតែទទួលបានការ ទូទាត់សងប្រាក់មុនអ្នកកាន់កាប់មូលបត្រកម្មសិទ្ធិ ឬភាគហ៊ុន ក្នុងករណីក្រុមហ៊ុនក្ស័យធន។
- ពិពិធកម្មផលបត្រ៖ វិនិយោគិនបានរំពឹងផ្អែកយ៉ាងខ្លាំងលើការវិនិយោគមូលបត្របំណុល ដែលមានចំណូល ថេរដើម្បីធ្វើពិពិធកម្មផលបត្ររបស់ពួកគេ។ ជាលទ្ធផល ពិពិធកម្មផលបត្រកាត់បន្ថយលទ្ធភាពខាតបង់ក្នុង រយៈពេលខ្លី ដោយសារមានកំណើននៃការបែងចែក មូលធនវិនិយោគ ដើម្បីទទួលបានប្រភពចំណូលថេរ ជំនួសឱ្យការរំពឹងផ្អែកលើមូលបត្រកម្មសិទ្ធិទាំងស្រុង។

## ១.៨ ទីផ្សារមូលបត្រ

### ១.៨.១ និយមន័យទីផ្សារមូលបត្រ

ទីផ្សារមូលបត្រ (Securities Market) គឺជាទីកន្លែងសម្រាប់ធ្វើការជួញដូរមូលបត្រ និងឧបករណ៍ ហិរញ្ញវត្ថុដទៃទៀត។ តាមនិយមន័យច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន “ទីផ្សារមូលបត្រ សំដៅដល់ទីផ្សារ ឬទីកន្លែងជួញដូរមូលបត្រ ឬប្រព័ន្ធដែលផ្តល់មធ្យោបាយនៃការធ្វើសំណើលក់ ផ្ទេរ ឬការទិញ លក់មូលបត្រ” ឧបករណ៍ហិរញ្ញវត្ថុដែលតែងតែត្រូវបានជួញដូរលើទីផ្សារមូលបត្រ រួមាន មូលបត្រកម្មសិទ្ធិ មូលបត្របំណុល និងឧបករណ៍និស្សន្ទជាដើម។

<sup>19</sup> និយ័តកម្មមូលបត្រកម្ពុជា ព្រឹត្តិបត្រវិនិយោគិន និងការវិនិយោគ លេខទី១២ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២២ ទំព័រទី៦-៨

ទីផ្សារមូលបត្រ គឺជាកត្តាមូលដ្ឋានមួយយ៉ាងសំខាន់ សម្រាប់សេដ្ឋកិច្ចគេតែងតែនិយាយថា ទីផ្សារមូលបត្រ គឺជានិមិត្តរូបនៃសេដ្ឋកិច្ចជាតិមួយទាំងមូល។ ជាការពិតណាស់រាល់បម្រែបម្រួលនៃបរិបទជាតិ និងអន្តរជាតិ (សេដ្ឋកិច្ចសង្គម និងនយោបាយ) វានឹងធ្វើឲ្យមានផលប៉ះពាល់ទៅដល់ទីផ្សារមូលបត្រភ្លាម ដោយគ្រាន់តែមើល ទៅលើសន្ទស្សន៍ហ៊ុន គេនឹងឃើញពីឥទ្ធិពលរបស់ទីផ្សារមូលបត្រលើសេដ្ឋកិច្ចយ៉ាងណា ពីព្រោះសន្ទស្សន៍ហ៊ុន របស់ផ្សារមូលបត្រ វាបានឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចជាតិ។<sup>20</sup>

### ១.៨.២ ប្រវត្តិទីផ្សារមូលបត្រ

ទស្សនៈសម័យទំនើប នៃការបង្កើតទីផ្សារភាគហ៊ុនបានចាប់ផ្តើមតាំងពីចុងសតវត្សទី១៦។ ទីផ្សារ ភាគហ៊ុនត្រូវបានចាប់ផ្តើម នៅពេលបណ្តាប្រទេសនៅក្នុងទ្វីបអាមេរិក (The New World) បានចាប់ផ្តើមធ្វើ ពាណិជ្ជកម្មជាមួយប្រទេសដទៃទៀតដែលមានដូចជា ហូឡង់ ព័រទុយហ្គាល់ និងអេស្ប៉ាញ។ ខណៈពេលដែល ឈ្នួញធំៗនៅអឺរ៉ុបមានបំណងចាប់ផ្តើមអាជីវកម្មទំហំធំ ដែលទាមទារឱ្យមានចំនួនទឹកប្រាក់ច្រើន ពុំមានឈ្នួញណា ម្នាក់មានប្រាក់ច្រើនសន្លឹកសន្លាប់ សម្រាប់ចាប់ផ្តើមអាជីវកម្មដ៏ធំបានតែម្នាក់ឯងនោះទេ។ ជាលទ្ធផលវិនិយោគិន បានយកប្រាក់សន្សំរបស់ពួកគេទៅដាក់ទុនរួម ហើយបានក្លាយជាដៃគូអាជីវកម្ម និងជាសហកម្មសិទ្ធិ ជាមួយ នឹងចំណែកភាគហ៊ុនរបស់ខ្លួន នៅក្នុងអាជីវកម្មមួយដែលមានទម្រង់រួមទុន។ ក្រុមហ៊ុនរួមទុនដែលមានដើម កំណើតនៅ ប្រទេសហូឡង់ បានក្លាយជាគំរូអាជីវកម្មមួយ សម្រាប់អាជីវកម្មដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។ នៅក្នុងឆ្នាំ១៦០២ ក្រុមហ៊ុន ឌី ដាច អ៊ីស ឥណ្ឌា (The Dutch East India Co) បានបោះផ្សាយក្រដាសតំណាង ភាគហ៊ុនជាលើកដំបូង។ ឧបករណ៍ដែលអាចជួញដូរបាននេះ អនុញ្ញាតឱ្យភាគហ៊ុនិក មានភាពងាយស្រួលក្នុង ការទិញ-លក់ និងធ្វើការជួញដូរភាគហ៊ុនរបស់ខ្លួនជាមួយនឹងម្ចាស់ភាគហ៊ុនផ្សេងៗ និងវិនិយោគិនដទៃទៀត។ គំនិតនេះទទួលបានជោគជ័យ ដោយការលក់ភាគហ៊ុនបានរីករាលដាលដល់ប្រទេសមហាអំណាចដែនសមុទ្រ ផ្សេងទៀតដូចជា ប្រទេសព័រទុយហ្គាល់ អេស្ប៉ាញ និងបារាំង។ នៅទីបំផុតការអនុវត្តគំនិតនេះក៏បានរីករាល ដាលដល់ចក្រភពអង់គ្លេស។ ឧស្សាហកម្មដទៃទៀតក្នុងកំឡុងពេលបដិវត្តន៍ឧស្សាហកម្មបានចាប់ផ្តើមប្រើការ លក់ភាគហ៊ុនជាវិធីដើម្បីប្រមូលធនសម្រាប់ធ្វើអាជីវកម្ម។ ការហូរចូលនៃមូលធននេះ បានបន្តឱ្យមានការរក ឃើញ និងការអភិវឌ្ឍនៃពិភពលោកថ្មី (The New World) និងការរីកលូតលាស់នៃឧស្សាហកម្មសម័យទំនើប។ ការកើនឡើងនូវបរិមាណជួញដូរភាគហ៊ុនកាន់តែច្រើន បានជំរុញឱ្យមានការបង្កើតទីកន្លែងច្បាស់លាស់មួយ សម្រាប់ជួញដូរ។ ជាលទ្ធផល ពាណិជ្ជករភាគហ៊ុន បានសម្រេចចិត្តទៅជួបគ្នានៅហាងកាហ្វេមួយនៅទីក្រុង

<sup>20</sup> <https://shorturl.at/BjpLi> (ចូលទស្សនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤)



ឡុងដ៍។ ក្រោយមកហាងកាហ្វេនោះត្រូវបានពាណិជ្ជករភាគហ៊ុនទិញយក ហើយប្រែឈ្មោះក្លាយជាទីផ្សារភាគហ៊ុន ដែលមានការរៀបចំ និងគ្រប់គ្រងត្រឹមត្រូវនៅក្នុងឆ្នាំ១៧៧៣។ ទីផ្សារភាគហ៊ុនទីក្រុងឡុងដ៍ (The London Stock Exchange) ជាទីផ្សារភាគហ៊ុនផ្លូវការដំបូងគេ។ គំនិតនៃការរៀបចំបែបនេះក៏បានហូរចូលទៅក្នុងប្រទេសអាមេរិក ហើយក៏បានចាប់ផ្តើមនៅទីក្រុង ភីឡាឌែលហ្វីយ៉ា (Philadelphia) ក្នុងឆ្នាំ ១៧៩០។<sup>21</sup>

### ១.៨.៣ ប្រភេទទីផ្សារមូលបត្រ

ដើម្បីក្លាយខ្លួនជាម្ចាស់ភាគហ៊ុននិករបស់ក្រុមហ៊ុនមួយ ឬជាម្ចាស់បំណុល ក្នុងកាត់វិនិយោគនៅទីផ្សារមូលបត្រ វិនិយោគិនអាចជ្រៀតចូលទៅក្នុងទីផ្សារ តាមរយៈទីផ្សារចំនួន ២ សំខាន់ៗ គឺទីផ្សារដំបូង និងទីផ្សារបន្ទាប់។

#### ១.៨.៣.១ ទីផ្សារដំបូង

ទីផ្សារដំបូង គឺជាកន្លែងដែលមូលបត្រ ត្រូវបានបោះចេញដោយក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ (Issuer) លក់ទៅឲ្យសាធារណជន ដើម្បីទទួលបានហិរញ្ញប្បទាន ឬមូលធនយកទៅវិនិយោគ។ នៅក្នុងដំណាក់កាលទីផ្សារដំបូងនេះហើយដែលក្រុមហ៊ុនឬសហគ្រាស ធ្វើការប្រមូលទុនពីសាធារណជន ឬវិនិយោគិនដែលបានចូលរួមទិញមូលបត្រដែលបោះចេញដោយក្រុមហ៊ុន។ នៅក្នុងដំណាក់កាលនៃទីផ្សារដំបូង វិនិយោគិនអាចទិញមូលបត្រដោយផ្ទាល់ពីក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ។ រាល់ការបោះផ្សាយលក់ មូលបត្រជាសាធារណៈនៅកម្ពុជា ត្រូវទទួលបានការអនុញ្ញាតជាមុនពីនិយ័តករមូលបត្រកម្ពុជា។<sup>22</sup>

ដើម្បីទិញមូលបត្រពីទីផ្សារដំបូង វិនិយោគិនត្រូវធ្វើការបញ្ជាទិញមូលបត្រ ដោយផ្ទាល់ពីក្រុមហ៊ុនបោះផ្សាយនៅក្នុងដំណាក់កាលប៊ុកបៀលឌីង (Book building) ឬការស្នាបស្នង់ថ្លៃ និង/ឬការធ្វើបរិសកម្ម (subscription) ឬការចុះឈ្មោះទិញ។ បន្ថែមពីនេះ លំហូរសាច់ប្រាក់នៅក្នុងទីផ្សារដំបូង គឺចេញពីវិនិយោគិនទៅកាន់ក្រុមហ៊ុនបោះផ្សាយ ហើយវិនិយោគិនដែលបានទិញមូលបត្រពីក្រុមហ៊ុនបោះផ្សាយនឹងក្លាយជាភាគហ៊ុនិករបស់ក្រុមហ៊ុនបោះផ្សាយនោះ។<sup>23</sup>

#### ១.៨.៣.២ ទីផ្សារបន្ទាប់

ទីផ្សារបន្ទាប់ គឺជាកន្លែងដែលមូលបត្រត្រូវបានជួញដូររវាងអ្នកទិញ និងអ្នកលក់ ដែលជាវិនិយោគិនមានន័យថាវិនិយោគិនដែលបានទិញមូលបត្រក្នុងទីផ្សារដំបូង អាចលក់ចេញវិញបានទៅឲ្យវិនិយោគិនមួយ

<sup>21</sup> គណៈកម្មការមូលបត្រកម្ពុជា ព្រឹត្តិបត្រមូលបត្រ ចេញផ្សាយ លេខ ២ ខែមករា ឆ្នាំ២០១៧

<sup>22</sup> ហេង ច័ន្ទបូលីន (២០២២) ទីផ្សារមូលបត្រកម្ពុជា ទំព័រ ៩២

<sup>23</sup> <https://shorturl.at/3pE5i> (ចូលទស្សនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤)

ផ្សេងទៀត។ ប្រាក់ដែលបានពីសកម្មភាពជួញដូរលើទីផ្សារបន្ទាប់ គឺបានទៅលើអ្នកកាន់កាប់មូលបត្រ មិនមែន ក្រុមហ៊ុនបោះផ្សាយមូលបត្រឡើយ។ នៅពេលបច្ចុប្បន្ន ទីផ្សារបន្ទាប់ត្រូវបែងចែកជាពីរគឺ៖<sup>24</sup>

**ក. ទីផ្សារមូលបត្រ (Organized Exchange)៖** សំដៅលើការជួញដូរមូលបត្រតាមរយៈទីផ្សារមូលបត្រ ដែលមានទីកន្លែងជួញដូរជាក់លាក់មួយ មានវិធានទីផ្សារ និងមានប្រព័ន្ធជួញដូរ ដើម្បីគ្រប់គ្រងដំណើរការជួញដូរ។

**ខ. ទីផ្សារក្រៅប្រព័ន្ធ (Over the Counter OTC)៖** សំដៅលើការជួញដូរមូលបត្រក្រៅទីផ្សារមូលបត្រ ដែលពុំមានទីកន្លែងជួញដូរជាក់លាក់ និងមិនផ្លូវការនោះទេ។ វិនិយោគិន អាចជួញដូរមូលបត្រ ដោយការចរចា តាមរយៈទូរសព្ទ អ៊ីម៉ែល និងប្រព័ន្ធជួញដូរបស់ក្រុមហ៊ុនណាមួយ។ ភាគច្រើននៃទីផ្សារនេះ ក្រុមហ៊ុនពាណិជ្ជករ មូលបត្រ ជាអ្នកដាក់នូវការកំណត់ថ្លៃទិញ-លក់មូលបត្រជូនចំពោះអតិថិជន និងក្រុមហ៊ុនពាណិជ្ជករមូលបត្រដទៃ ទៀត។

បច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជាយើងមានតែផ្សារមូលបត្រ (Organized Exchange) ដែលដំណើរ ការ ហើយទីផ្សារក្រៅប្រព័ន្ធ (OTC) ពុំទាន់មាននោះទេ។

## ១.៩ អត្ថប្រយោជន៍នៃទីផ្សារមូលបត្រ

### ១.៩.១ អត្ថប្រយោជន៍នៃទីផ្សារមូលបត្រចំពោះក្រុមហ៊ុនបោះផ្សាយ

ក្រុមហ៊ុនបោះផ្សាយទទួលបានអត្ថប្រយោជន៍ពីទីផ្សារមូលបត្រ ដូចខាងក្រោម៖<sup>25</sup>

#### ក. ទទួលបានប្រភពហិរញ្ញប្បទានរយៈពេលវែង

នៅពេលគិតគូរអំពីគម្រោងពង្រីកអាជីវកម្មរបស់ខ្លួន សហគ្រាសខ្នាតតូច និងមធ្យម ជានិច្ចកាលតែង ជួបប្រទះបញ្ហាខ្វះខាតទុនសម្រាប់វិនិយោគ និងសម្រាប់ប្រើប្រាស់ជាទុនបង្វិល។ សហគ្រាសជាទូទៅមាន ប្រភពហិរញ្ញប្បទានច្រើនពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ប៉ុន្តែភាគច្រើនប្រភពនៃហិរញ្ញប្បទានទាំងនោះ គឺជា ហិរញ្ញប្បទានរយៈពេលខ្លី ដែលវាអាចជារនាំងសម្រាប់ផែនការអភិវឌ្ឍអាជីវកម្មរយៈពេលវែងរបស់ក្រុមហ៊ុន បាន។ ផ្ទុយទៅវិញ ការចុះបញ្ជីលក់មូលបត្រជាសាធារណៈផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ ទទួលបាននូវប្រភពហិរញ្ញប្បទានថ្មីមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុននេះអាចប្រមូលបានមូលធនពីអ្នកវិនិយោគ ជាសាធារណៈសម្រាប់ពង្រីកការវិនិយោគ។ បន្ថែមពីនេះទៀត នៅពេលដែលក្រុមហ៊ុនបានចុះបញ្ជីបោះផ្សាយ និងលក់មូលបត្រ ក្រុមហ៊ុននឹងទទួលបានកេរ្តិ៍ឈ្មោះល្អ និងការគាំទ្រពីច្បាប់ ដែលក្រុមហ៊ុនអាចពង្រឹងអំណាច

<sup>24</sup> ហេង ច័ន្ទបូលីន (២០២២) ទីផ្សារមូលបត្រកម្ពុជា ទំព័រ ១១៤-១១៥

<sup>25</sup> គណៈកម្មការមូលបត្រកម្ពុជា ព្រឹត្តិបត្រវិនិយោគិន និងការវិនិយោគ ប្រចាំត្រីមាសទី១ ឆ្នាំ២០២០ ទំព័រទី៥-៦

ក្នុងការចរចាជាមួយធនាគារពីលទ្ធភាព ក្នុងការទទួលបានឥណទានរួមចំណែកក្នុងការអនុវត្តផែនការអាជីវកម្ម រយៈពេលវែងរបស់ក្រុមហ៊ុនផងដែរ។

**ខ. ទទួលបានការលើកទឹកចិត្តពន្ធ**

ក្រុមហ៊ុនទាំងអស់ដែលទទួលបានការអនុញ្ញាតពី **ន.ម.ក.** ក្នុងការបោះផ្សាយលក់មូលបត្រជា សាធារណៈ និងចុះបញ្ជីលក់នៅ **ជ.ម.ក.** នឹងទទួលបានការកាត់បន្ថយពន្ធលើប្រាក់ចំណូលតាមទំហំនៃការបោះ ផ្សាយមូលបត្រ ដូចមានចែងក្នុងអនុក្រឹត្យស្តីពីការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ លេខ៤២ អនក្រ.បក ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងរយៈពេលបីឆ្នាំ។ ស្របពេលជាមួយគ្នានេះផងដែរ ក្រុមហ៊ុនក៏ទទួលបានការ អនុគ្រោះបំណុលពន្ធ ដែលរួមបញ្ចូលពន្ធលើប្រាក់ចំណូលទាំងស្រុង ពន្ធកាត់ទុក អាករលើតម្លៃបន្ថែម អាករ ពិសេសលើទំនិញ និងសេវាមួយចំនួន អាករស្នាក់នៅ អាករបំភ្លឺសាធារណៈ។ ការបោះផ្សាយមូលបត្រកម្មសិទ្ធិ និង/ឬ មូលបត្របំណុលលើកដំបូងជាសាធារណៈ និងចុះបញ្ជីផ្សព្វផ្សាយមូលបត្រនៅទីផ្សារមូលបត្រប្រតិបត្តិ មិន តម្រូវឲ្យមានការធ្វើសវនកម្មពេញលេញជាមុនពីអគ្គនាយកដ្ឋានពន្ធដារនោះទេ។ សម្រាប់ការស្នើសុំបោះផ្សាយ ក្រុមហ៊ុន/សហគ្រាសបោះផ្សាយមូលបត្រកម្មសិទ្ធិ និង/ឬ មូលបត្របំណុលលើកដំបូងជាសាធារណៈ ត្រូវផ្តល់ ជូន **ន.ម.ក.** នូវវិញ្ញាបនបត្របញ្ជាក់កាតព្វកិច្ចពន្ធចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដែលជាលិខិតសម្រាប់បញ្ជាក់ ពីការប្រកាស និងបង់ពន្ធជាប្រចាំដោយមិនទាន់រងការធ្វើសវនកម្មពីអគ្គនាយកដ្ឋានពន្ធដារ។

**គ. ទទួលបាននិរន្តរភាពអាជីវកម្ម ជាមួយនឹងអភិបាលកិច្ចសាជីវកម្ម និងការគ្រប់គ្រងផ្ទៃក្នុងដែល រឹងមាំ ជាងមុន**

នៅពេលដែលក្រុមហ៊ុនបានក្លាយជាក្រុមហ៊ុនចុះបញ្ជីពួកគេនឹងអាចធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ច សាជីវកម្ម តាមរយៈការរៀបចំឱ្យមានរចនាសម្ព័ន្ធក្រុមប្រឹក្សាភិបាល ដែលនឹងមានតួនាទីពិនិត្យលើការបំពេញ មុខងាររបស់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន។ បន្ថែមលើនេះទៀត ម្ចាស់អាជីវកម្ម អាចពង្រឹងយន្តការគ្រប់គ្រងផ្ទៃក្នុង របស់ក្រុមហ៊ុន ដែលអាចកាត់បន្ថយការអនុវត្តការងារមិនត្រឹមត្រូវ ឬ ក្លែងបន្លំផ្សេងៗក្នុងដំណើរការអាជីវកម្ម ប្រចាំថ្ងៃ។ ជាលទ្ធផលអភិបាលកិច្ចសាជីវកម្ម និងការគ្រប់គ្រងផ្ទៃក្នុងនឹងជួយដល់សហគ្រាសខ្នាតតូច និង មធ្យមឱ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព។ ការទទួលយកការអនុវត្តអភិបាលកិច្ចសាជីវកម្ម នឹងអាចជួយ ដល់ការត្រៀមខ្លួនរបស់សហគ្រាសខ្នាតតូច និងមធ្យមក្នុងការប្រកួតប្រជែងជាមួយគូប្រកួតប្រជែងក្នុងតំបន់ អាស៊ាន។

**យ. ការធ្វើឱ្យប្រសើរឡើងនូវកេរ្តិ៍ឈ្មោះ និងភាពមើលឃើញរបស់ក្រុមហ៊ុន**

ក្រុមហ៊ុនចុះបញ្ជីមួយជាទូទៅទាក់ទាញចំណាប់អារម្មណ៍របស់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេស តាមរយៈប្រព័ន្ធព័ត៌មាននិងសាធារណជន ហើយកិច្ចប្រតិបត្តិការអាជីវកម្មឬហិរញ្ញវត្ថុ តែងត្រូវបានផ្សព្វផ្សាយ តាមរយៈការសែត និងទូរទស្សន៍ ព្រមទាំងត្រូវបានលើកឡើងទាំងក្នុងនិងក្រៅប្រទេសផងដែរ។ ប្រការនេះអាច ជួយកែលម្អនូវ រូបភាព និងកេរ្តិ៍ឈ្មោះរបស់ ក្រុមហ៊ុន ដែលអាចឱ្យសាធារណជនស្គាល់កាន់តែច្រើនអំពី ផលិតផល និង សេវាកម្មរបស់ក្រុមហ៊ុន។ តាមរយៈនេះ ក្រុមហ៊ុនក៏អាចពង្រឹងនូវឧត្តមានភាពការប្រកួតប្រជែង របស់ ខ្លួនចំពោះដៃគូប្រកួតប្រជែងដែលមិនមែនជាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ នៅក្នុងបរិបទនៃសេដ្ឋកិច្ច សកលភាវូបនីយកម្មដែលពោលពេញដោយការប្រកួតប្រជែងនេះ។

**១.៩.២ អត្ថប្រយោជន៍នៃទីផ្សារមូលបត្រចំពោះវិនិយោគិន**

វិនិយោគិនសាធារណៈ ការវិនិយោគលើសញ្ញាបណ្ណមានកម្រិតហានិភ័យទាបជាង ការវិនិយោគលើ ភាគហ៊ុន ឬប្រាក់កម្ចីផ្សេងៗ។ សម្រាប់សញ្ញាបណ្ណ ជាទូទៅមានតម្លៃថាវិកទាប ដែលធ្វើឱ្យមានភាពងាយស្រួល ក្នុងការវិនិយោគ ហើយអ្នកវិនិយោគនឹង ទទួលបានចំណូលថេរពីសញ្ញាបណ្ណទាំងនោះផងដែរ។ ម្យ៉ាងវិញទៀត សញ្ញាបណ្ណផ្តល់ភាពងាយស្រួលក្នុងការលក់នៅពេលដែលអ្នកកាន់កាប់ត្រូវការសាច់ប្រាក់វិញ។

វិនិយោគិនអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីការជួញដូរមូលបត្រនៅទីផ្សារមូលបត្រដូចជា៖

១. ទទួលបានចំណូលគូប៉ុងការប្រាក់ថេរ និងទៀងទាត់៖ ការវិនិយោគទៅលើសញ្ញាបណ្ណមានហានិភ័យទាប ហើយអ្នកនឹងទទួលបានប្រាក់ចំណេញមានទម្រង់ជាការប្រាក់ ឬហៅថាគូប៉ុង ដែលនឹងត្រូវបានផ្តល់ជូនជាប្រចាំ និងមាន លក្ខណៈថេរ។ លើសពីនេះទៅទៀត ក្រុមហ៊ុនបោះផ្សាយត្រូវសងត្រឡប់មកវិញនូវមូលធននៅឥណ្ឌូប្រតិទាន។
២. ការលើកទឹកចិត្តផ្នែកពន្ធ៖ យោងតាមអនុក្រឹត្យស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារលើវិស័យមូលបត្រ ដែល ផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា វិនិយោគិនដែលកាន់កាប់សញ្ញាបណ្ណ ទទួលបានការអនុគ្រោះពន្ធ ៥០% ទៅលើពន្ធកាត់ទុក លើការប្រាក់។ សម្រាប់ការវិនិយោគលើសញ្ញាបណ្ណ អ្នកនឹងទទួលបានការអនុគ្រោះពន្ធ ៣% បើប្រៀបធៀបនឹងប្រាក់ បញ្ញើសន្សំមានកាលកំណត់នៅធនាគារ ដែលពន្ធកាត់ទុកមានចំនួនដល់ទៅ ៦%។
៣. អាចជួញដូរបាន៖ អ្នកអាចលក់មូលបត្របំណុលរបស់អ្នកបាននៅក្នុងទីផ្សារមូលបត្រ ដែលអនុញ្ញាតឱ្យ បង្វែរការវិនិយោគទៅជាសាច់ប្រាក់មុនឥណ្ឌូប្រតិទានទៅតាមការចរចាថ្លៃដោយមិនបាត់បង់ការប្រាក់ដូចប្រាក់បញ្ញើសន្សំមានកាលកំណត់នៅធនាគារ។
៤. អាទិភាពក្នុងការទូទាត់សំណង៖ អ្នកត្រូវបានផ្តល់អាទិភាពក្នុងការទទួលបានសំណង នៅពេលក្រុមហ៊ុន ក្ស័យធន។

៥. ការធ្វើពិពិធកម្មវិនិយោគ៖ ការវិនិយោគទៅលើសញ្ញាបណ្ណ ក៏ជាជម្រើសមួយដ៏ល្អក្នុងការបង្កើនការធានានូវ ស្ថិរភាពហិរញ្ញវត្ថុរបស់វិនិយោគិន។<sup>26</sup>

**១.៩.៣ អត្ថប្រយោជន៍នៃទីផ្សារមូលបត្រចំពោះសេដ្ឋកិច្ចជាតិ**

ទីផ្សារមូលបត្រ គឺជាកត្តាមូលដ្ឋានមួយដល់សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ដែលគេតែងតែនិយាយថា ផ្សារមូលបត្រគឺជាមិត្តរូបនៃសេដ្ឋកិច្ចទាំងមូល។ ជាការពិតណាស់ រាល់បម្រែបម្រួលនៃបរិបទជាតិ និងអន្តរជាតិ (សេដ្ឋកិច្ច-សង្គមនិងនយោបាយ) វានឹងធ្វើឲ្យមានផលប៉ះពាល់ទៅដល់ផ្សារមូលបត្រភ្លាម ដោយគ្រាន់តែមើលទៅលើសន្ទស្សន៍ហ៊ុន គេនឹងឃើញពីឥទ្ធិពលរបស់ទីផ្សារមូលបត្រលើសេដ្ឋកិច្ចយ៉ាងណា ពីព្រោះសន្ទស្សន៍ហ៊ុនរបស់ផ្សារមូលបត្រ វាបានឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចជាតិ។ ហេតុនេះស្ទើរតែគ្រប់បណ្តាប្រទេសអភិវឌ្ឍទាំងអស់ មានទីផ្សារមូលបត្រនេះហើយវាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ៖

- ទីផ្សារមូលបត្រជួយជំរុញឲ្យមហាជនបង្កើននូវការសន្សំ និងកៀរគរមូលធនដែលនៅសេសសល់ មិនមានតម្រូវការប្រើប្រាស់យកទៅវិនិយោគនៅក្នុងសេដ្ឋកិច្ច។
- ទីផ្សារមូលបត្រគឺជាមធ្យោបាយមួយសម្រាប់គៀរគរនូវប្រភពមូលធនដែលនៅទំនេរតូចៗមិនទាន់ មានតម្រូវការប្រើប្រាស់ហើយប្រមូលផ្តុំជាមូលធនធំមួយ ដើម្បីវិនិយោគក្នុងវិស័យសេដ្ឋកិច្ចរូបវន្ត។
- ទីផ្សារមូលបត្រគឺជាឧបករណ៍មួយជួយសម្រួលដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តនូវកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។
- ទីផ្សារមូលបត្រគឺជាឧបករណ៍មួយដើម្បីទាក់ទាញ និងស្រូបយកនូវមូលធនពីបរទេស។
- ទីផ្សារមូលបត្រជួយជំរុញឲ្យបណ្តាក្រុមហ៊ុននានា ប្រកបអាជីវកម្មដោយប្រសិទ្ធភាពនិងមានតម្លាភាព។
- ទីផ្សារមូលបត្រជួយជំរុញឲ្យប្រភពមូលធនក្នុងស្រុកមានចរាចរ និងចលនាសាច់ប្រាក់។
- ទីផ្សារមូលបត្រជួយបង្កើតនូវទំលាប់នៃការវិនិយោគ ។

<sup>26</sup> និយ័តកម្មមូលបត្រកម្ពុជា ព្រឹត្តិបត្រមូលបត្រ លេខ១៥ ចេញផ្សាយ ឆ្នាំ២០២៣ ទំព័រទី២៣

## **ជំពូកទី២**

**ស្ថានភាពទូទៅនៃនិយ័តកម្មរដ្ឋបាលប្រតិ**

**កម្ពុជា និងផ្សាររដ្ឋបាលប្រតិ**

## ជំពូកទី២

### ស្ថានភាពទូទៅនៃនិយ័តកម្មមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា

#### ២.១ និយ័តកម្មមូលបត្រកម្ពុជា (ន.ម.ក)

##### ២.១.១ ប្រវត្តិសង្ខេបរបស់និយ័តកម្មមូលបត្រកម្ពុជា

គណៈកម្មការមូលបត្រកម្ពុជា ហៅកាត់ថា **គ.ម.ក** ត្រូវបានបង្កើតឡើងដោយច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រមហាជន ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧។ ការរៀបចំ និងការប្រព្រឹត្តទៅនៃ **គ.ម.ក** ត្រូវបានធ្វើឡើងដោយអនុលោមទៅតាមអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការមូលបត្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៨។ គណៈកម្មការមូលបត្រកម្ពុជា ត្រូវបានសម្ពោធជាផ្លូវការ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៩។<sup>27</sup>

គណៈកម្មការមូលបត្រកម្ពុជា ត្រូវបានប្តូរឈ្មោះទៅជា និយ័តកម្មមូលបត្រកម្ពុជា ដែលហៅកាត់ថា **ន.ម.ក** ដែលយោងតាមច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។ ក្នុងនោះដែរ និយ័តកម្មមូលបត្រកម្ពុជា តម្រូវឱ្យអនុវត្តមុខងារទាំងស្រុងរបស់គណៈកម្មការមូលបត្រកម្ពុជា ដែលបានចែងក្នុងច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រមហាជន។<sup>28</sup>

និយ័តកម្មមូលបត្រកម្ពុជា គឺជាស្ថាប័នដែលមានមុខងារគ្រប់គ្រង ត្រួតពិនិត្យទីផ្សារមូលបត្រ គ្រប់គ្រងបណ្តាប្រតិបត្តិកម្មមូលបត្រ ក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនបោះផ្សាយមូលបត្រ និងសំដៅការពារផលប្រយោជន៍វិនិយោគិនមូលបត្រ ព្រមទាំងធានាឱ្យមានការផ្សព្វផ្សាយមូលបត្រប្រកដោយសណ្តាប់ធ្នាប់ និងភាពត្រឹមត្រូវនៅក្នុងវិស័យមូលបត្រនៃព្រះរាជាណាចក្រកម្ពុជា។

##### ២.១.២ រូបសញ្ញា និងអត្ថន័យនៃរូបសញ្ញារបស់និយ័តកម្មមូលបត្រកម្ពុជា

និយ័តកម្មមូលបត្រកម្ពុជា មានរូបសញ្ញា និងអត្ថន័យនៃរូបសញ្ញាដូចខាងក្រោម៖<sup>29</sup>

###### ២.១.២.១ រូបសញ្ញា

- រូបរាងរូបពណ៌មាស

<sup>27</sup> រោង ច័ន្ទបូលីន (២០២២-២០២៣) ទីផ្សារមូលបត្រកម្ពុជា ទំព័រ៧០

<sup>28</sup> គណៈកម្មការមូលបត្រកម្ពុជា សេចក្តីជូនដំណឹង ស្តីពី ការផ្លាស់ប្តូរឈ្មោះរបស់ “គណៈកម្មការមូលបត្រកម្ពុជា” ទៅជា “និយ័តកម្មមូលបត្រកម្ពុជា”

<sup>29</sup> <https://www.serc.gov.kh/khmer/m17.php?pn=1> (ចូលទស្សនាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤)

- រូបភាពស្លឹកឈើផ្នែកខាងឆ្វេងមានរំលេចស្រមោលពណ៌មាស ហើយខាងស្តាំរំលេចស្រមោលពណ៌ប្រផេះ
- រូបរង្វង់ថាសដែលពាក់កណ្តាលមានពណ៌មាស និងពាក់កណ្តាលទៀតមានពណ៌ប្រផេះព័ទ្ធជុំវិញជារង្វង់នៅផ្នែកខាងលើ ដោយអក្សរខ្មែរថា "និយ័តកម្មលុបប្រកម្ពុជា" និងព័ទ្ធរង្វង់នៅផ្នែក ខាងក្រោម ដោយអក្សរអង់គ្លេសថា "SECURITIES AND EXCHANGE REGULATOR OF CAMBODIA" ។



រូបភាពទី ២.១៖ រូបសញ្ញារបស់និយ័តកម្មលុបប្រកម្ពុជា

### ២.១.២.២ អត្ថន័យនៃរូបសញ្ញា

- រូបហង្សមានពណ៌មាស តំណាងឱ្យអាជ្ញាធរហិរញ្ញវត្ថុ ដែលជាអ្នកត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការមូលបត្រ និងធានាឱ្យដំណើរការទីផ្សារមូលបត្រប្រកបដោយប្រសិទ្ធភាព មានសណ្តាប់ធ្នាប់ និងតម្លាភាព។
- រូបរង្វង់ថាសដែលពាក់កណ្តាលមានពណ៌មាស និងពាក់កណ្តាលទៀតមានពណ៌ប្រផេះ ដែលតំណាងឱ្យភាពចំណេញខាត ឬភាពឡើងចុះនៃដំណើរការទីផ្សារ។
- រូបហង្សពណ៌មាសឈរលើរង្វង់ថាសដែលមានជើងម្ខាងជាន់លើផ្ទៃពណ៌មាស និងជើងម្ខាងទៀតជាន់លើផ្ទៃពណ៌ប្រផេះ ចង់បង្ហាញថាភាពចំណេញខាត ឬភាពឡើងចុះនៃកិច្ចដំណើរការទីផ្សារស្ថិតនៅក្រោមការត្រួតពិនិត្យ និងគ្រប់គ្រងរបស់អាជ្ញាធរជាតិណៈកម្មការមូលបត្រកម្ពុជាប្រកបដោយប្រសិទ្ធភាព មានសណ្តាប់ធ្នាប់ និង តម្លាភាព។
- រូបស្លឹកឈើ តំណាងឱ្យលទ្ធផលជាផ្លែផ្កានៃការចូលរួមចំណែករបស់វិស័យមូលបត្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

### ២.១.២.៣ ត្រារបស់និយ័តកម្មលុបប្រកម្ពុជា

ត្រារបស់និយ័តកម្មលុបប្រកម្ពុជា មានលក្ខណៈប្រហាក់ប្រហែលនឹងត្រាមូលរបស់អាជ្ញាធរ ឬស្ថាប័នរដ្ឋដទៃទៀតដែរ ដោយនៅកន្លែងរង្វង់មូលផ្នែកខាងលើមានអក្សរសរសេរថា "ព្រះរាជាណាចក្រកម្ពុជា" ផ្នែកកណ្តាលមានសញ្ញា ប្រាសាទអង្គរវត្ត និងផ្នែកខាងក្រោមមានអក្សរសរសេរថា "និយ័តកម្មលុបប្រកម្ពុជា" ។



រូបភាពទី ២.២៖ ត្រារបស់និយ័តកម្មលុបប្រកម្ពុជា



### ២.១.៣ ទីស្នាក់ការរបស់និយ័តកម្មលបត្រកម្ពុជា

និយ័តកម្មលបត្រកម្ពុជាមានទីតាំងនៅ អគារ១៦៨F ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ និយ័តកម្មលបត្រកម្ពុជា មានព័ត៌មានសម្រាប់ទំនាក់ទំនងដូចខាងក្រោម៖<sup>30</sup>

- ទូរស័ព្ទលេខ: (៨៥៥) ២៣ ៨៨៥ ៦១១  
(៨៥៥) ១៦ ៨១៩ ៩៩១ (វីចិត្រ-admin)  
(៨៥៥) ០១ ៧៧៦ ៧៨៥ (តីwebmaster)
- ទូរសារ: (៨៥៥) ២៣ ៨៨៥ ៦២២
- អ៊ីម៉ែល: [INFO@SERC.GOV.KH](mailto:INFO@SERC.GOV.KH)



រូបភាពទី ២.៣៖ ទីស្នាក់ការរបស់និយ័តកម្មលបត្រកម្ពុជា

### ២.១.៤ ចក្ខុវិស័យ និងបេសកកម្ម

និយ័តកម្មលបត្រកម្ពុជា មានចក្ខុវិស័យ និងបេសកកម្ម ដូចតទៅ៖<sup>31</sup>

#### ក. ចក្ខុវិស័យ

និយ័តកម្មលបត្រកម្ពុជា ហៅកាត់ថា **ន.ម.ក.** ត្រូវបានបង្កើតឡើងក្រោយពីច្បាប់មូលបត្ររដ្ឋ និងច្បាប់ស្តីពីការបោះផ្សាយ និងជួញដូរមូលបត្រមហាជនបានអនុម័តរួច។ និយ័តកម្មលបត្រកម្ពុជា មានគោលដៅគ្រប់គ្រងវិស័យមូលបត្រក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមតាមរយៈការកៀរគរមូលធនពីសាធារណជន ឬអ្នកវិនិយោគមូលបត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុសម្រាប់ការវិនិយោគនៅកម្ពុជា។

#### ខ. បេសកកម្ម

និយ័តកម្មលបត្រកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណង៖

- បង្កើត និងរក្សាឲ្យមានទំនុកចិត្តពីអ្នកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការការពារសិទ្ធិស្របច្បាប់របស់អ្នកវិនិយោគ និងធានាអោយមានការបោះផ្សាយ និងការជួញដូរមូលបត្រប្រកបដោយសណ្តាប់ធ្នាប់ និងត្រឹមត្រូវ។

<sup>30</sup> <https://www.serc.gov.kh/khmer/m19.php?pn=1> (ចូលទស្សនាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤)

<sup>31</sup> <https://www.serc.gov.kh/khmer/m11.php?pn=1> (ចូលទស្សនាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤)

- លើកកម្ពស់ការគ្រប់គ្រងទីផ្សារមូលបត្រអោយមានប្រសិទ្ធភាព និងជំរុញការអភិវឌ្ឍទីផ្សារនេះអោយមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ។
- ជំរុញឲ្យមានភាពសម្បូរបែបនៃឧបករណ៍សញ្ញាតាមរយៈការទិញមូលបត្រ និងឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត។
- ជំរុញអោយមានការធ្វើវិនិយោគទុនមកពីបរទេស និងការចូលរួមក្នុងទីផ្សារមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ជួយសម្រួលដល់ការធ្វើឯកជនភាវូបនីយកម្មសហគ្រាសសាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

**២.១.៥ មុខងាររបស់និយ័តករមូលបត្រកម្ពុជា**

និយ័តករមូលបត្រកម្ពុជា មានមុខងារ និងភារកិច្ចដូចខាងក្រោម៖<sup>32</sup>

១. គ្រប់គ្រង និងត្រួតពិនិត្យទីផ្សារមូលបត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងទីផ្សារមូលបត្ររដ្ឋ។
២. ដាក់ឱ្យអនុវត្តនូវគោលនយោបាយ ដែលពាក់ព័ន្ធនឹងទីផ្សារមូលបត្រ។
៣. កំណត់លក្ខខណ្ឌ ដើម្បីផ្តល់ការអនុញ្ញាត ជូនប្រតិបត្តិករទីផ្សារមូលបត្រ ប្រតិបត្តិការប្រព័ន្ធជាត់ទាត់និងទូទាត់ និងប្រតិបត្តិការរក្សាទុកមូលបត្រ។
៤. កំណត់លក្ខខណ្ឌដើម្បីផ្តល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនមូលបត្រ និង ភ្នាក់ងាររបស់ក្រុមហ៊ុនមូលបត្រ។
៥. លើកកម្ពស់ និងជម្រុញដល់ការគោរពតាមលក្ខខណ្ឌនៃច្បាប់នេះ។
៦. ដើរតួជាស្ថាប័នពិនិត្យ និងដោះស្រាយលើការតវ៉ាចំពោះសេចក្តីសម្រេចរបស់នីតិបុគ្គលមានអាជ្ញាប័ណ្ណ ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់សមាជិកអ្នកចូលរួម ឬអ្នកវិនិយោគ។
៧. ពិគ្រោះយោបល់ជាមួយបុគ្គល ដែលមានលក្ខណសម្បត្តិសមស្រប ដើម្បី បង្កើតគោលនយោបាយសម្រាប់ការអភិវឌ្ឍទីផ្សារមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
៨. បំពេញការងារផ្សេងទៀតដែលមានចែងនៅក្នុងអនុក្រឹត្យ។

<sup>32</sup> ច្បាប់ស្តីពី ការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន នស/រកម/១០០៧/០២៨ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧ មាត្រា៧

## ២.១.៦ រចនាសម្ព័ន្ធចាត់តាំងរបស់និយ័តកម្មលម្អិតប្រកម្ពុជា

និយ័តកម្មលម្អិតប្រកម្ពុជា មានរចនាសម្ព័ន្ធចាត់តាំងដូចខាងក្រោម៖<sup>33</sup>



រូបភាពទី២.៤៖ រចនាសម្ព័ន្ធគ្រប់គ្រងរបស់និយ័តកម្មលម្អិតប្រកម្ពុជា

## ២.២ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក)

### ២.២.១ ប្រវត្តិផ្សារមូលបត្រកម្ពុជា

ផ្សារមូលបត្រកម្ពុជា គឺជាផ្សារមូលបត្រទី១ ដំបូងគេបង្អស់ជាប្រវត្តិសាស្ត្ររបស់កម្ពុជា។ ផ្សារមូលបត្រកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១។ ផ្សារមូលបត្រកម្ពុជា គឺជាសហគ្រាសសាធារណៈ និងត្រូវបានបង្កើតឡើងដើម្បីរៀបចំ និងដាក់ឱ្យដំណើរការទីផ្សារមូលបត្រដំបូងបង្អស់នៅកម្ពុជា។<sup>34</sup>

នៅខែវិច្ឆិកា ឆ្នាំ២០០៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីអំពី “ការអភិវឌ្ឍផ្សារមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា”។ ដោយផ្អែកលើអនុស្សរណៈយោគយល់នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យបើកដំណើរការគម្រោងបង្កើតទីផ្សារមូលបត្រនៅប្រទេសកម្ពុជា នៅខែកញ្ញា ឆ្នាំ២០០៧។ នៅឆ្នាំ២០០៨ អនុស្សរណៈយោគយល់មួយទៀតស្តីអំពី “ការបង្កើតផ្សារមូលបត្រនៅព្រះ

<sup>33</sup> <https://www.serc.gov.kh/khmer/m14.php?pn=1> (ចូលទស្សនាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤)

<sup>34</sup> <https://psndaily.wixsite.com/psndaily/post/ត-ផ-ស-រម-លបត-រកម-ព-ជ-អ-1> (ចូលទស្សនាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤)

រាជាណាចក្រកម្ពុជា” ត្រូវបានចុះហត្ថលេខាដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងក្រុមហ៊ុនផ្សារមូលបត្រកូរ៉េ។

នៅខែមីនា ឆ្នាំ២០០៩ រាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្សារមូលបត្រកូរ៉េ បានចុះកិច្ចព្រមព្រៀងក្រុមហ៊ុនចម្រុះ (Joint Venture) ដើម្បីបង្កើតផ្សារមូលបត្រ “ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា” ស្របតាមច្បាប់ស្តីពីសហគ្រាសសាធារណៈ។ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានចុះក្នុងបញ្ជីពាណិជ្ជកម្ម នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១០។ ស្របតាមកិច្ចព្រមព្រៀងក្រុមហ៊ុនចម្រុះ (Joint Venture) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាន់កាប់ភាគហ៊ុនចំនួន ៥៥% នៃភាគហ៊ុនសរុបរបស់ផ្សារមូលបត្រកម្ពុជា ហើយក្រុមហ៊ុនផ្សារមូលបត្រកូរ៉េ កាន់កាប់ភាគហ៊ុនចំនួន ៤៥% នៃភាគហ៊ុនសរុបរបស់ផ្សារមូលបត្រកម្ពុជា។ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានទទួលអាជ្ញាបណ្ណជាប្រតិបត្តិករទីផ្សារមូលបត្រ ប្រតិបត្តិករប្រព័ន្ធជាត់ទាត់ និងទូទាត់មូលបត្រ ព្រមទាំង ប្រតិបត្តិការរក្សាទុកមូលបត្រ ពីគណៈកម្មការមូលបត្រកម្ពុជា ស្របតាមច្បាប់ស្តីអំពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រមហាជន។ ក្រោមដំណើរការជាច្រើនដំណាក់កាល នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ គឺជាថ្ងៃប្រវត្តិសាស្ត្រមួយនៃវិស័យហិរញ្ញវត្ថុ និងជាមោទនភាពជាតិមួយសម្រាប់កម្ពុជាដែលនៅទីបំផុតផ្សារមូលបត្រកម្ពុជា (Cambodia Securities Exchange) បានឈានដល់ដំណាក់កាលចុងក្រោយដែលត្រូវបានសម្ពោធជាក់ឱ្យដំណើរការ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ ។<sup>35</sup>

## **២.២.២ នាមករណ៍ និងផ្លាកសញ្ញារបស់ផ្សារមូលបត្រ**

ផ្សារមូលបត្រកម្ពុជា មាននាមករណ៍ និងផ្លាកសញ្ញាដូចខាងក្រោម៖<sup>36</sup>

### **ក. នាមករណ៍**

នាមករណ៍មាននាមជាភាសាខ្មែរថា ផ្សារមូលបត្រកម្ពុជា ឬហៅកាត់ថា **ផ.ម.ក.** និងជាភាសាអង់គ្លេសថា **(Cambodia Securities Exchange)** ហៅកាត់ថា **(CSX)** ។

<sup>35</sup> ហេង ច័ន្ទបូលីន (២០២២-២០២៣) ទីផ្សារមូលបត្រកម្ពុជា ទំព័រ៧១

<sup>36</sup> <http://csx.com.kh/kh/about/profile.jsp?MNCD=10301> (ចូលទស្សនាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤)

## ខ. ផ្នែកសញ្ញា



រូបភាពទី២.៥៖ ផ្នែកសញ្ញារបស់ផ្សារមូលបត្រកម្ពុជា(CSX)

### ២.២.៣ ចក្ខុវិស័យ និងបេសកកម្ម

ចក្ខុវិស័យ និងបេសកកម្មរបស់ផ្សារមូលបត្រកម្ពុជាគឺ៖<sup>37</sup>

#### ក. ចក្ខុវិស័យ

ផ្សារមូលបត្រកម្ពុជា កកើតឡើងមកដើម្បីកសាងនូវ “មហាវិថី” ហិរញ្ញវត្ថុសម្រាប់ប្រទេសជាតិ។

#### ខ. បេសកកម្ម

ដោយឡែកចំពោះផ្សារមូលបត្រកម្ពុជាបង្កើតឡើងក្នុងគោលបំណង៖

- ដើម្បីសម្រួលក្នុងការកៀរគរមូលធនរបស់ក្រុមហ៊ុននៅកម្ពុជា
- ដើម្បីបង្កើតនូវបរិយាកាសជួញដូរមូលបត្រ ដែលអំណោយផលដល់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស
- ដើម្បីបង្កើតនូវផលិតផលនិងសេវាកម្មដ៏ទំនើបជាច្រើនប្រភេទសម្រាប់អ្នកចូលរួមទីផ្សារទាំងអស់
- ដើម្បីដាក់ឱ្យដំណើរការនូវសហគ្រាសសាធារណៈមួយ ដែលមានស្វ័យចីរភាពក្រោមមគ្គុទេសដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

### ២.២.៤ ទីតាំងរបស់ផ្សារមូលបត្រកម្ពុជា

ផ្សារមូលបត្រកម្ពុជា មានទីតាំងនៅអគារ ផ.ម.ក. វិថីព្រះមហាក្សត្រីយានីកុសុមៈ ផ្លូវ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ផ្សារមូលបត្រកម្ពុជាមានព័ត៌មានសម្រាប់ទំនាក់ទំនងដូចខាងក្រោម៖<sup>38</sup>

- ទូរស័ព្ទលេខ: (៨៥៥) ២៣ ៩៥៨ ៨៨៨

<sup>37</sup> <http://www.csx.com.kh/kh/about/mission.jsp?MNCD=1020> (ចូលទស្សនាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤)

<sup>38</sup> <http://www.csx.com.kh/kh/about/contact.jsp?MNCD=10703> (ចូលទស្សនាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤)

- ទូរសារ: (៨៥៥) ២៣ ៩៥៥ ៥៥៨
- ក្រសួង និងស្ថាប័នពាក់ព័ន្ធ: [info@csx.com.kh](mailto:info@csx.com.kh)
- គេហទំព័រ : [www.csx.com.kh](http://www.csx.com.kh)



រូបភាពទី២.៦៖ ទីតាំងរបស់ផ្សារមូលបត្រកម្ពុជា(CSX)

## ២.២.៥ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ផ្សារមូលបត្រកម្ពុជា

រចនាសម្ព័ន្ធរបស់ផ្សារមូលបត្រកម្ពុជា មានដូចរូបខាងក្រោម៖<sup>39</sup>



រូបភាពទី២.៧៖ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ផ្សារមូលបត្រកម្ពុជា

ក្រុមប្រឹក្សាភិបាលនៃ ផ.ម.ក. រួមមានសមាជិកចំនួន ៧រូប ដោយរាប់បញ្ចូលទាំងប្រធានក្រុមប្រឹក្សាភិបាល អនុប្រធានក្រុមប្រឹក្សាភិបាល (ដែលជាអគ្គនាយករងផងដែរ) និងអគ្គនាយក។ ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកជាតំណាងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំណែកអនុប្រធានក្រុមប្រឹក្សាភិបាល គឺជាតំណាងរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។

សមាជិកចំនួន ៤រូប ផ្សេងទៀត គឺជាអភិបាលមិនអចិន្ត្រៃយ៍ ដោយក្នុងនោះ២រូបត្រូវបានតែងតាំងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ២រូប ទៀតត្រូវបានតែងតាំងដោយក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។

<sup>39</sup> <https://csx.com.kh/kh/about/director.jsp> (ចូលទស្សនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤)

## ២.៣ តួអង្គសំខាន់ៗក្នុងវិស័យមូលបត្រ

### ២.៣.១ ក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុល

ចាប់តាំងពីឆ្នាំ ២០១៨ ដល់ត្រឹមដំណាច់ឆ្នាំ ២០២៣ មានក្រុមហ៊ុនដែលបានបោះផ្សាយលក់មូលបត្របំណុលដូចខាងក្រោម៖<sup>40</sup>

| និមិត្តសញ្ញា                                                                                                                                             | ព័ត៌មានសង្ខេបរបស់មូលបត្របំណុល                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                       |
|----------------------------------------------------------------------------------------------------------------------------------------------------------|-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|  <p><b>ហត្ថាកសិករ លីមីតធីត</b><br/>HATTHA KAKSEKAR LIMITED</p>         | <ul style="list-style-type: none"> <li>• ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណសាជីវកម្មដំបូងបំផុតនៅកម្ពុជា លេខ១ (HKL21A)</li> <li>• អ្នកបោះផ្សាយ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត</li> <li>• ចំណាត់ថ្នាក់លទ្ធភាពសង្ខេប៖ N/A</li> <li>• ចំនួនបោះផ្សាយមូលបត្របំណុល(ឯកតា)៖ ១.២០០.០០០</li> <li>• តម្លៃចារឹកនៃមូលបត្របំណុល៖ ១០០.០០០ រៀល</li> <li>• អត្រាគូប៉ុង(%)៖ ៨.៥០% (ប្រចាំឆ្នាំ)</li> <li>• ចំនួននៃការទូទាត់៖ ប្រចាំឆមាស</li> <li>• កាលបរិច្ឆេទទូទាត់៖ ១៤/០៥, ១៤/១១</li> <li>• រយៈពេលឥណប្រតិទាន(ឆ្នាំ)៖ ៣ឆ្នាំ</li> <li>• ឥណប្រតិទាន៖ ១៤/១១/២០២១</li> <li>• គេហទំព័រ៖ <a href="http://www.hatthabank.com">www.hatthabank.com</a></li> </ul> |
|  <p><b>លីនអូលីស៊ី (ខេមបូឌា) ភីអិលស៊ី</b><br/>LOLC (Cambodia) Plc.</p> | <ul style="list-style-type: none"> <li>• ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានការការពារហានិភ័យអត្រាប្តូរប្រាក់ ២០១៩-២០២០ (LOLC22A#)</li> <li>• អ្នកបោះផ្សាយ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី</li> <li>• ចំណាត់ថ្នាក់លទ្ធភាពសង្ខេប៖ N/A</li> <li>• ចំនួនបោះផ្សាយមូលបត្របំណុល(ឯកតា)៖ ៥៣៦.០០០</li> <li>• តម្លៃចារឹកនៃមូលបត្របំណុល៖ ១០០.០០០ រៀល</li> </ul>                                                                                                                                                                                                                                         |

<sup>40</sup> និយ័តកម្មមូលបត្រកម្ពុជា ព្រឹត្តិបត្រទិន្នន័យជួញដូរមូលបត្រ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៣ ទំព័រទី៤៩-៥៣



|                                                                                                                                               |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                    |
|-----------------------------------------------------------------------------------------------------------------------------------------------|----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|                                                                                                                                               | <ul style="list-style-type: none"> <li>• អត្រាគូប៉ុង(%)៖ ៨.០០% (ប្រចាំឆ្នាំ)</li> <li>• រយៈពេលឥណ្ឌូប្រតិទាន(ឆ្នាំ)៖ ៣ឆ្នាំ</li> <li>• ឥណ្ឌូប្រតិទាន៖ ២៦/០៤/២០២២</li> <li>• ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ២០១៩-២០២០ លេខ ២ (LOLC22B)</li> <li>• អ្នកបោះផ្សាយ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី</li> <li>• ចំណាត់ថ្នាក់លទ្ធភាពសង្គ្រោះ៖ N/A</li> <li>• ចំនួនបោះផ្សាយមូលបត្របំណុល(ឯកតា)៖ ២៦៤.០០០</li> <li>• តម្លៃចារឹកនៃមូលបត្របំណុល៖ ១០០.០០០ រៀល</li> <li>• អត្រាគូប៉ុង(%)៖ ៩.០០% (ប្រចាំឆ្នាំ)</li> <li>• រយៈពេលឥណ្ឌូប្រតិទាន(ឆ្នាំ)៖ ៣ឆ្នាំ</li> <li>• ឥណ្ឌូប្រតិទាន៖ ២៦/០៤/២០២២</li> </ul> |
|  <p>ABA<br/>BANK<br/>NATIONAL BANK<br/>OF CANADA GROUP</p> | <ul style="list-style-type: none"> <li>• ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណសាជីវកម្ម អេប៊ីអេ (ABAA22A)</li> <li>• អ្នកបោះផ្សាយ៖ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់</li> <li>• ចំណាត់ថ្នាក់លទ្ធភាពសង្គ្រោះ៖ B (វាយតម្លៃដោយ S&amp;P Global Ratings)</li> <li>• ចំនួនបោះផ្សាយមូលបត្របំណុល(ឯកតា)៖ ៨៤៨.២១០</li> <li>• តម្លៃចារឹកនៃមូលបត្របំណុល៖ ១០០.០០០ រៀល</li> <li>• អត្រាគូប៉ុង(%)៖ ៧.៧៥% (ប្រចាំឆ្នាំ)</li> <li>• រយៈពេលឥណ្ឌូប្រតិទាន(ឆ្នាំ)៖ ៣ឆ្នាំ</li> <li>• ឥណ្ឌូប្រតិទាន៖ ១៤/០៨/២០២២</li> <li>• គេហទំព័រ៖ <a href="http://www.ababank.com">www.ababank.com</a></li> </ul>                                                                                    |



|                                                                                     |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                    |
|-------------------------------------------------------------------------------------|--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|    | <ul style="list-style-type: none"> <li>• ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណ ធនាគារភ្នំពេញពាណិជ្ជ ម.ក មានការការពារហានិភ័យអត្រាប្តូរប្រាក់២០២០-២០២៣ លេខ១ (PPCB23A#)</li> <li>• អ្នកបោះផ្សាយ៖ ធនាគារ ភ្នំពេញ ពាណិជ្ជ</li> <li>• ចំនួនបោះផ្សាយមូលបត្របំណុល(ឯកតា)៖ ៤០០.០០០</li> <li>• តម្លៃចារឹកនៃមូលបត្របំណុល៖ ១០០.០០០ រៀល</li> <li>• អត្រាគូប៉ុង(%)៖ ៦.៥០% (ប្រចាំឆ្នាំ)</li> <li>• រយៈពេលឥណ្ឌាប្រតិទាន(ឆ្នាំ)៖ ៣ឆ្នាំ</li> <li>• ឥណ្ឌាប្រតិទាន៖ ១០/០៤/២០២៣</li> <li>• ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណ ធនាគារភ្នំពេញពាណិជ្ជ ម.ក មានការការពារហានិភ័យអត្រាប្តូរប្រាក់២០២០-២០២៣ លេខ២ (PPCB23B#)</li> <li>• អ្នកបោះផ្សាយ៖ ធនាគារ ភ្នំពេញ ពាណិជ្ជ</li> <li>• ចំនួនបោះផ្សាយមូលបត្របំណុល(ឯកតា)៖ ៤០០.០០០</li> <li>• តម្លៃចារឹកនៃមូលបត្របំណុល៖ ១០០.០០០ រៀល</li> <li>• អត្រាគូប៉ុង(%)៖ ៦.៥០% (ប្រចាំឆ្នាំ)</li> <li>• រយៈពេលឥណ្ឌាប្រតិទាន(ឆ្នាំ)៖ ៣ឆ្នាំ</li> <li>• ឥណ្ឌាប្រតិទាន៖ ២២/០៩/២០២៣</li> <li>• គេហទំព័រ៖ <a href="http://www.ppcbank.com.kh">www.ppcbank.com.kh</a></li> </ul> |
|  | <ul style="list-style-type: none"> <li>• ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណសាជីវកម្ម អ អិម អេ ខេមបូឌា (RMAC25A)</li> <li>• អ្នកបោះផ្សាយ៖ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក</li> <li>• ចំនួនបោះផ្សាយមូលបត្របំណុល(ឯកតា)៖ ៨០០.០០០</li> <li>• តម្លៃចារឹកនៃមូលបត្របំណុល៖ ១០០.០០០ រៀល</li> <li>• អត្រាគូប៉ុង(%)៖ ៥.៥០% (ប្រចាំឆ្នាំ)</li> <li>• រយៈពេលឥណ្ឌាប្រតិទាន(ឆ្នាំ)៖ ៥ឆ្នាំ</li> <li>• ឥណ្ឌាប្រតិទាន៖ ០៩/០៤/២០២៥</li> <li>• គេហទំព័រ៖ <a href="http://www.cambodia.rmagroup.net">www.cambodia.rmagroup.net</a></li> </ul>                                                                                                                                                                                                                                                                                                                                                                                                                                                |

|                                                                                     |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                      |
|-------------------------------------------------------------------------------------|--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|    | <ul style="list-style-type: none"> <li>• ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណសាជីវកម្មប្រាសាក់ (PRA23A)</li> <li>• អ្នកបោះផ្សាយ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់</li> <li>• ចំនួនបោះផ្សាយមូលបត្របំណុល(ឯកតា)៖ ១.២៧២.០០០</li> <li>• តម្លៃចារឹកនៃមូលបត្របំណុល៖ ១០០.០០០ រៀល</li> <li>• អត្រាគូប៉ុង(%)៖ ៧.៥០% (ប្រចាំឆ្នាំ)</li> <li>• រយៈពេលឥណ្ឌប្រតិទាន(ឆ្នាំ)៖ ៣ឆ្នាំ</li> <li>• ឥណ្ឌប្រតិទាន៖ ២៣/០៤/២០២៣</li> <li>• គេហទំព័រ៖ <a href="http://www.kbprasacbank.com.kh">www.kbprasacbank.com.kh</a></li> </ul>                                                                                                                                                                                                                                                                                                                            |
|  | <ul style="list-style-type: none"> <li>• ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណសាជីវកម្ម តែលកូចេក (TCT26A)</li> <li>• អ្នកបោះផ្សាយ៖ ក្រុមហ៊ុន តែលកូចេក</li> <li>• ចំនួនបោះផ្សាយមូលបត្របំណុល(ឯកតា)៖ ៨០០.០០០</li> <li>• តម្លៃចារឹកនៃមូលបត្របំណុល៖ ១០០.០០០ រៀល</li> <li>• អត្រាគូប៉ុង(%)៖ ៤.៥០% (ប្រចាំឆ្នាំ)</li> <li>• រយៈពេលឥណ្ឌប្រតិទាន(ឆ្នាំ)៖ ៥ឆ្នាំ</li> <li>• ឥណ្ឌប្រតិទាន៖ ២៥/០៨/២០២៦</li> <li>• ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណសាជីវកម្ម តែលកូចេក (TCT28A)</li> <li>• អ្នកបោះផ្សាយ៖ ក្រុមហ៊ុន តែលកូចេក</li> <li>• ចំនួនបោះផ្សាយមូលបត្របំណុល(ឯកតា)៖ ៨២០.៨០០</li> <li>• តម្លៃចារឹកនៃមូលបត្របំណុល៖ ១០០.០០០ រៀល</li> <li>• អត្រាគូប៉ុង(%)៖ ២.៥០% (ប្រចាំឆ្នាំ)</li> <li>• រយៈពេលឥណ្ឌប្រតិទាន(ឆ្នាំ)៖ ៥ឆ្នាំ</li> <li>• ឥណ្ឌប្រតិទាន៖ ២៩/១២/២០២៨</li> <li>• គេហទំព័រ៖ <a href="http://www.telcotech.com.kh">www.telcotech.com.kh</a></li> </ul> |

|                                                                                    |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                              |
|------------------------------------------------------------------------------------|--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|  | <ul style="list-style-type: none"> <li>• ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណសាជីវកម្ម រ៉ូយ៉ាល់ ធរេវេ (RRC32A)</li> <li>• អ្នកបោះផ្សាយ៖ រ៉ូយ៉ាល់ ធរេវេ ម.ក</li> <li>• ចំណាត់ថ្នាក់លទ្ធភាពសង្គ្រោះ៖ N/A</li> <li>• ចំនួនបោះផ្សាយមូលបត្របំណុល(ឯកតា)៖ ៤១០.០០០</li> <li>• តម្លៃចារឹកនៃមូលបត្របំណុល៖ ១០០.០០០ រៀល</li> <li>• អត្រាគូប៉ុង(%)៖ ៧.០០% (ប្រចាំឆ្នាំ)</li> <li>• រយៈពេលឥណ្ឌូប្រតិទាន(ឆ្នាំ)៖ ១០ឆ្នាំ</li> <li>• ឥណ្ឌូប្រតិទាន៖ ១០/១០/២០៣២</li> </ul><br><ul style="list-style-type: none"> <li>• ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណមានបុគ្គលធានា រ៉ូយ៉ាល់ធរេវេ១ (RRGO27A)</li> <li>• អ្នកបោះផ្សាយ៖ រ៉ូយ៉ាល់ ធរេវេ ម.ក</li> <li>• ចំណាត់ថ្នាក់លទ្ធភាពសង្គ្រោះ៖ KhAAA</li> <li>• ចំនួនបោះផ្សាយមូលបត្របំណុល(ឯកតា)៖ ៤៩២.០០០</li> <li>• តម្លៃចារឹកនៃមូលបត្របំណុល៖ ១០០.០០០ រៀល</li> <li>• អត្រាគូប៉ុង(%)៖ SOFR+៣.៥០%ឬ ៥% ក្នុងមួយឆ្នាំ (យកមួយណាធំជាង)</li> <li>• រយៈពេលឥណ្ឌូប្រតិទាន(ឆ្នាំ)៖ ៥ឆ្នាំ</li> <li>• ឥណ្ឌូប្រតិទាន៖ ២៣/១២/២០២៧</li> </ul><br><ul style="list-style-type: none"> <li>• ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណមានបុគ្គលធានា រ៉ូយ៉ាល់ធរេវេ២ (RRGT32B)</li> <li>• អ្នកបោះផ្សាយ៖ រ៉ូយ៉ាល់ ធរេវេ ម.ក</li> <li>• ចំណាត់ថ្នាក់លទ្ធភាពសង្គ្រោះ៖ KhAAA</li> <li>• ចំនួនបោះផ្សាយមូលបត្របំណុល(ឯកតា)៖ ៤៩២.០០០</li> </ul> |
|------------------------------------------------------------------------------------|--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|

|                                                                                     |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                   |
|-------------------------------------------------------------------------------------|---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|                                                                                     | <ul style="list-style-type: none"> <li>• តម្លៃចារឹកនៃមូលបត្របំណុល៖ ១០០.០០០ រៀល</li> <li>• អត្រាគូប៉ុង(%)៖ ឆ្នាំទី១ ដល់ទី៥: SOFR+៣.៥០%ឬ ៥% ក្នុងមួយឆ្នាំ (យកមួយណាធំជាង) និងឆ្នាំទី៦ ដល់ទី១០: SOFR+៣.៧៥%ឬ ៥% ក្នុងមួយឆ្នាំ (យកមួយណាធំជាង)</li> <li>• រយៈពេលឥណ្ឌូប្រតិទាន(ឆ្នាំ)៖ ១០ឆ្នាំ</li> <li>• ឥណ្ឌូប្រតិទាន៖ ២៣/១២/២០៣២</li> <li>• គេហទំព័រ៖ <a href="http://www.royal-railway.com">www.royal-railway.com</a></li> </ul>                                                                                                                                                                      |
|   | <ul style="list-style-type: none"> <li>• ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណបែកង ហ្គោលខេន ទ្រី (GT27A)</li> <li>• អ្នកបោះផ្សាយ៖ ក្រុមហ៊ុន ហ្គោលខេន ទ្រី</li> <li>• ចំណាត់ថ្នាក់លទ្ធភាពសង្គ្រោះ៖ N/A</li> <li>• ចំនួនបោះផ្សាយមូលបត្របំណុល(ឯកតា)៖ ៦០.៧២១</li> <li>• តម្លៃចារឹកនៃមូលបត្របំណុល៖ ១០០.០០០ រៀល</li> <li>• អត្រាគូប៉ុង(%)៖ ៧% ក្នុងមួយឆ្នាំ</li> <li>• រយៈពេលឥណ្ឌូប្រតិទាន(ឆ្នាំ)៖ ៥ឆ្នាំ</li> <li>• ឥណ្ឌូប្រតិទាន៖ ០៦/១២/២០២៧</li> <li>• គេហទំព័រ៖ <a href="http://www.goldentree.com.kh">www.goldentree.com.kh</a></li> </ul>                                                                  |
|  | <ul style="list-style-type: none"> <li>• ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណចីរភាព ខេម ជ័យសម័យ ម.ក (ខេម ជ័យសម័យ) (CGSM33A)</li> <li>• អ្នកបោះផ្សាយ៖ ក្រុមហ៊ុន ខេម ជ័យសម័យ ម.ក (ខេម ជ័យសម័យ)</li> <li>• ចំណាត់ថ្នាក់លទ្ធភាពសង្គ្រោះ៖ N/A</li> <li>• ចំនួនបោះផ្សាយមូលបត្របំណុល(ឯកតា)៖ ៨២៥.០០០</li> <li>• តម្លៃចារឹកនៃមូលបត្របំណុល៖ ១០០.០០០ រៀល</li> <li>• អត្រាគូប៉ុង(%)៖ SOFR+៣%ឬ ៥.៥% ក្នុងមួយឆ្នាំ (យកមួយណាធំជាង)</li> <li>• រយៈពេលឥណ្ឌូប្រតិទាន(ឆ្នាំ)៖ ១០ឆ្នាំ</li> <li>• ឥណ្ឌូប្រតិទាន៖ ១៥/១១/២០៣៣</li> <li>• គេហទំព័រ៖ <a href="https://shorturl.at/fGSeK">https://shorturl.at/fGSeK</a></li> </ul> |

|                                                                                   |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                   |
|-----------------------------------------------------------------------------------|-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|  | <ul style="list-style-type: none"> <li>• ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណមានបុគ្គលធានា ស៊ីអាយអេ ហ្វីស ១ (B000231DC)</li> <li>• អ្នកបោះផ្សាយ៖ ស៊ីអាយអេ ហ្វីស អ៊ិនធើណេសិនណល ស្កូល</li> <li>• ចំណាត់ថ្នាក់លទ្ធភាពសង្ខេប៖ KhAAA</li> <li>• ចំនួនបោះផ្សាយមូលបត្របំណុល(ឯកតា)៖ ៤១១.៤០០</li> <li>• តម្លៃចារឹកនៃមូលបត្របំណុល៖ ១០០.០០០ រៀល</li> <li>• អត្រាគូប៉ុង(%)៖ ៦.៣% ក្នុងមួយឆ្នាំ</li> <li>• រយៈពេលឥណប្រតិទាន(ឆ្នាំ)៖ ៥ឆ្នាំ</li> <li>• ឥណប្រតិទាន៖ ១៥/១២/២០២៨</li> <li>• គេហទំព័រ៖ <a href="https://www.ciaschool.edu.kh/">https://www.ciaschool.edu.kh/</a></li> </ul> |
|-----------------------------------------------------------------------------------|-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|

តារាងទី២.១ - បញ្ជីឈ្មោះក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុល

## ២.៣.២ ក្រុមហ៊ុនមូលបត្រ

### ២.៣.២.១ ក្រុមហ៊ុនធានាទិញមូលបត្រ (Securities Underwriting)

ក្រុមហ៊ុនធានាទិញមូលបត្រ មានតួនាទីក្នុងការទិញមូលបត្រទាំងអស់ ឬមួយផ្នែកពីក្រុមហ៊ុនបោះផ្សាយលក់មូលបត្រក្នុងគោលដៅចែកចាយ ឬលក់បន្ត។ ហើយក៏ជាអ្នកផ្តល់ប្រឹក្សាសំខាន់លើការបោះផ្សាយលក់មូលបត្រជាសាធារណៈ ដូចជាការដាក់តម្លៃមូលបត្រ (Pricing) ការកំណត់ទំហំទឹកប្រាក់ (Issue Amount) និងចំនួនមូលបត្រ (Number of Securities to be Issue) នៃសំណើបោះផ្សាយលក់មូលបត្រ និងការកំណត់ពេលវេលានៃការបោះផ្សាយលក់មូលបត្រជាសាធារណៈ (Distribution Timely) ជាដើម។ មួយវិញទៀតក្រុមហ៊ុនមានការទិញមូលបត្រដែលលក់មិនអស់ ឬតាមការព្រមព្រៀងនៅក្នុងដំណើរការបោះផ្សាយលក់មូលបត្រជាសាធារណៈ ក្នុងគោលដៅធានានូវភាពជោគជ័យនៃការបោះផ្សាយ និងមានការចាត់ចែងរៀបចំដំណើរការបោះផ្សាយលក់មូលបត្រជាសាធារណៈ ឱ្យក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ ឬចូលរួមដោយផ្ទាល់ ឬមិនផ្ទាល់នៅក្នុងដំណើរការបោះផ្សាយលក់មូលបត្រជាសាធារណៈ។ ក្រុមហ៊ុនធានាទិញមូលបត្រ ដែលទទួលបានការអនុញ្ញាតពីន.ម.ក រួមមាន៖<sup>41</sup>

<sup>41</sup> <https://www.serc.gov.kh/khmer/m52.php?pn=6> (ចូលទស្សនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤)

**ក. កាណាស៊ីយ៉ូរីធី (CANA Securities LTD)**

ក្រុមហ៊ុន កាណាស៊ីយ៉ូរីធី បានទទួលការអនុញ្ញាតពី ន.ម.ក. ធ្វើជាក្រុមហ៊ុនធានាទិញមូលបត្រ (Underwriter) នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១០ ដែលអនុញ្ញាតឱ្យទទួលប្រតិបត្តិការអាជីវកម្ម និងការវិនិយោគក្នុងទីផ្សារមូលបត្រ។ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ គ្រប់គ្រង ទាំងស្រុងដោយធនាគារកាណាឌីយ៉ា ក្នុងនោះផ្តល់សេវាកម្ម ជូន អតិថិជន ជារូបវន្តបុគ្គល និងនីតិបុគ្គល រួមមានដូចជា៖សាជីវកម្ម ហិរញ្ញវត្ថុដើងសារមូលបត្រ (Brokerage) និងការផ្តល់យោបល់ ស្រាវជ្រាវលើផ្នែកមូលបត្រ។



រូបភាពទី២.៨៖ ស្លាកសញ្ញា Cana Securities

**ខ. រ៉ូយ៉ាល់ក្រុប ស៊ីយ៉ូរីធី (Royal Group Securities PLC)**

រ៉ូយ៉ាល់ក្រុប ស៊ីយ៉ូរីធីភីអិលស៊ី ជាក្រុមហ៊ុនធានាទិញ មូលបត្រ (Underwriter) ដែលទទួលបានការអនុញ្ញាតពីនិយ័តករ មូលបត្រកម្ពុជា ដែលមានផ្តល់ជូននូវសេវាហិរញ្ញវត្ថុដូចជា ការធានា រ៉ាប់រង និងបោះផ្សាយមូលបត្រ (Underwriter & Underwriting) ការផ្តល់សេវាឈ្នួញកណ្តាល (Broker) ការផ្តល់ប្រឹក្សាយោបល់លើ ការវិនិយោគ និងការផ្ទេរមូលបត្រ។



រូបភាពទី២.៩៖ ស្លាកសញ្ញា RGS

**គ. អេស ប៊ី អាយ រូយ៉ាល់ស៊ីយ៉ូរីធី (SBI Royal Securities)**

ជាក្រុមហ៊ុនធានាទិញមូលបត្រ និងដើងសារមូលបត្រ ដែលទទួលបានការអនុញ្ញាតពី ន.ម.ក។ ក្រុមហ៊ុនត្រូវបានបង្កើត ឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០១០។ ក្រុមហ៊ុន អេស ប៊ី អាយរ៉ូយ៉ាល់ស៊ី យ៉ូរីធី (SBIR) ជាក្រុមហ៊ុន មូលបត្រជប៉ុនដំបូងគេបង្អស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជាដែលទទួលបានអាជ្ញាប័ណ្ណពេញលេញពី



រូបភាពទី២.១០៖ ស្លាកសញ្ញា SBI

ន.ម.ក. ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មមូលបត្រ។ ក្រុមហ៊ុន SBIR បានរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុនរ៉ូយ៉ាល់ក្រុប នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១ និងបានចងសម្ព័ន្ធមូលធនជាមួយនឹងក្រុមហ៊ុន Finansia Syrus Securities Public Company Limited (Finansia Syrus) នៃព្រះរាជាណាចក្រថៃ នាខែឧសភា ឆ្នាំ២០១៤។

អេស ប៊ី អាយ រូបយ៉ាស់ស៊ីយូរីធី បានផ្តល់សេវាកម្មផ្នែកជើងសារមូលបត្រ ដូចជាជួញដូរមូលបត្រ (លក់ និង ទិញភាគហ៊ុន) បើកគណនីជួយដូរភាគហ៊ុន ផ្តល់ព័ត៌មានពីផ្សារហ៊ុន ផ្តល់ព័ត៌មានទីផ្សារហ៊ុនតាមគេហទំព័រ។

**ឃ. កម្ពុ ស៊ីយូរីធី (CAMPU Securities)**

ក្រុមហ៊ុន កម្ពុ ស៊ីយូរីធី ជាក្រុមហ៊ុនធានាទិញមូលបត្រ (underwriting) ហើយក៏ជាក្រុមហ៊ុនជើងសារមូលបត្រ (Brokerage) ផងដែរ។ Campu Securities បានទទួលអាជ្ញាប័ណ្ណ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១០ ជាផ្លូវការពី ន.ម.ក. ក្នុងការធានាទិញមូលបត្រ ដែលបើកឱកាសឱ្យក្រុមហ៊ុន Campu Securities អាចផ្តល់សេវា កម្មទិញ និងលក់មូលបត្រ។ ក្រុមហ៊ុន Campu Securities ទទួលបានរង្វាន់ជាសមាជិកនៃផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១១។ កម្ពុ ស៊ីយូរីធី មានផ្តល់សេវាកម្មជើងសារមូលបត្រដូចជា៖ ជួយវិនិយោគិន ចូលរួមក្នុង ការបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង ជួយវិនិយោគិនក្នុងការបើកគណនីជួញដូរ មូលបត្រ មានពាណិជ្ជករដែលមានបទពិសោធន៍ជាដើម។



រូបភាពទី២.១១៖ ស្លាកសញ្ញា CPB

**ង. អ អេច ប៊ី ឥណ្ឌូណេស៊ីយូរីធី (RHB Indochina China Securities)**

ក្រុមហ៊ុន RHB Indochina Securities PLC ជាក្រុមហ៊ុន ធានាទិញ (Underwriter) សម្រាប់ក្រុមហ៊ុនដែលនឹងបោះផ្សាយលក់ មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងផ្សារដំបូង ហើយក៏ជា ក្រុមហ៊ុនជើងសារមូលបត្រ (Brokerage) ដូចគ្នា។



រូបភាពទី២.១២៖ ស្លាកសញ្ញា RHB

**ច. យ៉ាន់តាស៊ីយូរីធី (Yuanta Securities)**

យ៉ាន់តាស៊ីយូរីធី ជាក្រុមហ៊ុនពាក់ព័ន្ធនឹងមូលបត្រដែលជាប់ ចំណាត់ថ្នាក់លេខ ១ នៅតៃវ៉ាន់ ហើយកំពុងតែពង្រីកខ្លួនចូលទៅក្នុង ទីផ្សារមូលបត្រអាស៊ាន។ នៅក្នុងប្រទេសកម្ពុជា យ៉ាន់តាស៊ីយូរីធី ជាក្រុមហ៊ុនធានាទិញមូលបត្រ (Underwriter) ពាណិជ្ជករមូល បត្រ (Dealer) និងជើងសារមូលបត្រ (Brokerage) ដែលទទួល បានការអនុញ្ញាតពី ន.ម.ក.។



រូបភាពទី២.១៣៖ ស្លាកសញ្ញា YSC



**៨. ក្រុមហ៊ុនខេមបូឌា ស៊ីឃ្យូរីធី (Cambodia Securities)**

ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរីធី ម.ក គឺជាក្រុមហ៊ុនមូលបត្រដំបូង គេបង្អស់ ដែលមានជំនាញវិជ្ជាជីវៈ និងមានអាជ្ញាប័ណ្ណពេញសិទ្ធិ ដែលមានធនាគារវិនិយោគជាអាជីវកម្មស្នូលរបស់ខ្លួន បន្ទាប់ពីបានធ្វើ ការកែទម្រង់ និងបើកទីផ្សារមូលបត្រ។ ហើយក្រុមហ៊ុន Cambodia Security Timber Co., Ltd នេះបានបើកសម្ពោធក្រុមហ៊ុនរបស់ខ្លួនជា ផ្លូវការនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៣។ ក្នុងនោះដែលវិសាលភាពនៃគម្រោងអាជីវកម្មរួមមានសេវាធានាទិញ មូលបត្រ សេវាអាជីវកម្មស្វ័យគ្រប់គ្រង សេវាល្បែងកណ្តាល សេវាគ្រប់គ្រងទ្រព្យសកម្ម និងសេវាបរិច្ចាគបាលកិច្ច។



រូបភាពទី២.១៤៖ ស្លាកសញ្ញាក្រុមហ៊ុន Cambodia Securities

**៨. ក្រុមហ៊ុនភ្នំពេញស៊ីឃ្យូរីធីភីអិលស៊ី (PHNOM PENH SECURITIES PLC.)**

ក្រុមហ៊ុនភ្នំពេញស៊ីឃ្យូរីធីភីអិលស៊ី (PHNOM PENH SECURITIES PLC.) ជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យមូលបត្រ នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០៩ ដោយទទួលបានអាជ្ញាប័ណ្ណ និង ការ អនុញ្ញាត ពីគណៈកម្មការមូលបត្រកម្ពុជា (SECC) ធ្វើជាក្រុមហ៊ុន ធានាទិញមូលបត្រ និង ឈ្នួញជើងសារឧបករណ៍និស្សន្ទ ។ ក្រុមហ៊ុន ប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជននូវ ការបណ្តុះបណ្តាល ប្រឹក្សា យោគបល់ លើទីផ្សារហិរញ្ញវត្ថុជាតិ និងអន្តរជាតិ ។ យើងខ្ញុំជឿជាក់ យ៉ាងមុតមាំថា លោកអ្នកនឹងអាចទទួលបាន នូវចំណេះដឹង និង សេវាកម្ម ផ្នែកហិរញ្ញវត្ថុយ៉ាងពិតប្រាកដ និងច្បាស់លាស់ ពីក្រុមអ្នក ជំនាញរបស់ក្រុមហ៊ុន ។



រូបភាពទី២.១៥៖ ក្រុមហ៊ុនភ្នំពេញស៊ីឃ្យូរីធីភីអិលស៊ី (PHNOM PENH SECURITIES PLC.)

**២.៣.២.២ ក្រុមហ៊ុនពាណិជ្ជកម្មមូលបត្រ (Securities Dealing)**

ក្រុមហ៊ុនជួញដូរមូលបត្រជាការជួញដូរមូលបត្រលើគណនីផ្ទាល់ខ្លួន ដោយរ៉ាប់រងហានិភ័យដោយខ្លួន ឯង។

**២.៣.២.៣ ក្រុមហ៊ុនឈ្នួញជើងសារមូលបត្រ (Securities Brokerage)**

ក្រុមហ៊ុនឈ្នួញជើងសារមូលបត្រ ជាឈ្នួញកណ្តាលដែល សម្រួលដល់កិច្ចការជួញដូររវាងពាណិជ្ជករ ឬ វិនិយោគិនក្នុងការទិញ ឬលក់មូលបត្រ នៅផ្សារមូលបត្រកម្ពុជានានា តាមរយៈការផ្តល់នូវព័ត៌មាន និងផ្លូវផ្ទៀង



បញ្ជាទិញ-លក់ ដោយទទួលបាននៅកម្រៃជើងសារ។ ខាងក្រោមនេះជាតារាងក្រុមហ៊ុនឈ្មួញជើងសារ មូលបត្រ៖<sup>42</sup>

| ល.រ | នាមករណ៍ក្រុមហ៊ុន                                                                | ព័ត៌មានទំនាក់ទំនងក្រុមហ៊ុន                                                                                                                                                                                                                                                                                                                                                                                  |
|-----|---------------------------------------------------------------------------------|-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| ១   | អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី<br>ACLEDA Securities Plc.                        | អគារលេខ ៦១ ជាន់ទី៥ មហាវិថីព្រះមុនីវង្ស សង្កាត់<br>ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ<br>ទូរស័ព្ទ : ០២៣ ៧២៣ ៣៨៨<br>ទូរសារ : ០២៣ ៧២៣ ៣៧៧<br>អ៊ីម៉ែល : <a href="mailto:info@acledasecurities.com.kh">info@acledasecurities.com.kh</a><br><a href="mailto:acs.admin@acledasecurities.com.kh">acs.admin@acledasecurities.com.kh</a><br>គេហទំព័រ : <a href="http://www.acledabank.com.kh">www.acledabank.com.kh</a> |
| ២   | ខេមបូឌា-វៀតណាម ស៊ីឃ្យូរីធី ភីអិលស៊ី<br>Cambodia-Vietnam Securities<br>Co., Ltd. | អគារលេខ ៣៧០ ជាន់ទី៨ មហាវិថីព្រះមុនីវង្ស សង្កាត់<br>បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ<br>ទូរស័ព្ទ : ០២៣ ៧២៣ ៨៩៩<br>ទូរសារ : ០២៣ ៧២៣ ៨៩០<br>អ៊ីម៉ែល : <a href="mailto:info@cvs.com.kh">info@cvs.com.kh</a><br>គេហទំព័រ : <a href="http://www.cvs.com.kh">www.cvs.com.kh</a>                                                                                                                              |
| ៣   | ភីភីលីង ស៊ីឃ្យូរីធី ឯ.ក<br>PP Link Securities Co.,Ltd                           | អគារលេខ១៥៨-១៦៦ ជាន់ទី៥ (បន្ទប់លេខ ៥០១) ផ្លូវ<br>លេខ ២១៥ សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានី<br>ភ្នំពេញ<br>ទូរស័ព្ទ : ០៧៧ ៦៤៦ ៨៩០ / ០១៥ ៣០៨ ៦៦៦<br>អ៊ីម៉ែល : <a href="mailto:info@ppls.com.kh">info@ppls.com.kh</a><br>គេហទំព័រ : <a href="http://www.pplinksecurities.com.kh">www.pplinksecurities.com.kh</a>                                                                                                   |

<sup>42</sup> <https://www.serc.gov.kh/khmer/m52.php?pn=6> (ចូលទស្សនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤)

|   |                                                                                                              |                                                                                                                                                                                                                                                   |
|---|--------------------------------------------------------------------------------------------------------------|---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| ៤ | <p>ហ្គោលជេន ហ្វ័រឈួន (ខេមបូឌា)<br/>ស៊ីយ៉ូរីធី ភីអិលស៊ី<br/>Golden Fortune (Cambodia)<br/>Securities Plc.</p> | <p>អគារលេខ ១៧៤ ABCD មហាវិថីម៉ៅសេងទុង សង្កាត់<br/>ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ<br/>ទូរស័ព្ទ : ០២៣ ២១៨ ២៨៨<br/>០២៣ ២១៨ ៣៨៨<br/>ទូរសារ : ០២៣ ២១០ ១១១<br/>គេហទំព័រ : <a href="https://www.gfdexchange.com">https://www.gfdexchange.com</a></p> |
| ៥ | <p>ខេប ស៊ីយ៉ូរីធី លីមីធីត<br/>CAB Securities Limited</p>                                                     | <p>អគារលេខ៩២ D ក្រុម ៦៧ វិថី ២៨៩ សង្កាត់បឹងកក់២<br/>ខណ្ឌទួលគោក រាជធានីភ្នំពេញ<br/>ទូរស័ព្ទ : ០២៣ ២២០ ០០០ / ០២៣ ២២២ ០១៨<br/>ទូរសារ : ០២៣ ៤២៦ ៦២៨<br/>គេហទំព័រ : <a href="https://www.cab.com.kh/#">https://www.cab.com.kh/#</a></p>                |

តារាងទី២.២ - បញ្ជីឈ្មោះក្រុមហ៊ុនឈ្នួញជើងសារមូលបត្រ

### ២.៣.៣ វិនិយោគិនសាធារណៈ

នៅក្នុងវិស័យមូលបត្រ វិនិយោគិន សំដៅដល់សាធារណៈជនជាបុគ្គល ឬនីតិបុគ្គលដែលទទួលបានលេខអត្តសញ្ញាណវិនិយោគិនពី ន.ម.ក. ដើម្បីមានសិទ្ធិទិញ ឬលក់មូលបត្រដែលបានបោះផ្សាយ។<sup>43</sup>

### ២.៤ តួអង្គចូលរួមដំឡើង

ក្រៅពីតួអង្គសំខាន់ៗ មានតួអង្គចូលរួមដំឡើង ដូចជា៖<sup>44</sup>

#### ២.៤.១ ក្រុមហ៊ុនផ្តល់សេវាសវនកម្ម (Audit Firms)

ក្រុមហ៊ុនផ្តល់សេវាសវនកម្ម ជួយក្រុមហ៊ុនបោះផ្សាយក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងព័ត៌មានតាមលក្ខខណ្ឌតម្រូវក្នុង ឯកសារផ្តល់ព័ត៌មាន របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអនុវត្តន៍ តាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗ។

<sup>43</sup> ហេង ច័ន្ទបូលីន (២០២២) ទីផ្សារមូលបត្រកម្ពុជា ទំព័រ៧៩

<sup>44</sup> <https://www.serc.gov.kh/khmer/m53.php?pn=6> (ចូលទស្សនាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤)

ក្រុមហ៊ុនផ្តល់សេវាសវនកម្ម ផ្តល់សេវាក្នុងវិស័យមូលបត្រ ដែលទទួលបានការទទួលស្គាល់ពី ន.ម.ក.  
មានចំនួន ១១ ក្រុមហ៊ុន៖

| ល.រ | នាមករណ៍ក្រុមហ៊ុន                                                                                                                                                                                                                                                                                                     | អាសយដ្ឋាន និងលេខទំនាក់ទំនង                                                                                                                                                                                                                                                                                          |
|-----|----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| ១   | <p>១. ក្រុមហ៊ុន ប្រាយវ៉តធើរ ហាវខូភីស៍ (ខេមបូឌា)</p> <p>PricewaterhouseCoopers (Cambodia) Ltd.</p> <p>២. សវនករឯករាជ្យ មានចំនួន ០៤ រូប៖</p> <ul style="list-style-type: none"> <li>- លោក គុយ លីម</li> <li>- លោក ឡាង ហ៊ី</li> <li>- លោកស្រី ហង្សសុផាត ម៉ូលីប្យាណា</li> <li>- លោកស្រី ទូច សុវណ្ណារ៉ា</li> </ul>          | <p>អគារលេខ ៥៨០ មហាវិថីព្រះសីហនុ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ</p> <p>ទូរស័ព្ទ : ០២៣ ៨៦០ ៦០៦</p> <p>ទូរសារ : ០២៣ ២១១ ៥៩៤</p> <p>អ៊ីម៉ែល : <a href="mailto:pwc.cambodia@kh.pwc.com">pwc.cambodia@kh.pwc.com</a></p> <p>គេហទំព័រ : <a href="http://www.pwc.com/cambodia">www.pwc.com/cambodia</a></p> |
| ២   | <p>១. ក្រុមហ៊ុន ខេ ភី អឹម ជឺ ខេមបូឌា</p> <p>KPMG CAMBODIA LTD</p> <p>២. សវនករឯករាជ្យ មានចំនួន ០៦ រូប៖</p> <ul style="list-style-type: none"> <li>- លោក ង៉ែ ហ៊ុយ</li> <li>- កញ្ញា តាំង យុគហុង</li> <li>- លោកស្រី ហ្គេក ទាវ</li> <li>- លោក Phor Auvarin</li> <li>- លោក Low Seh Kit</li> <li>- លោក យឹម ឡុងឌី</li> </ul> | <p>អគារ GIA ផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ</p> <p>ទូរស័ព្ទ : ០១៧ ៦៦៦ ៥៣៧</p> <p>អ៊ីម៉ែល : <a href="mailto:audit@kpmg.com.kh">audit@kpmg.com.kh</a></p> <p>គេហទំព័រ : <a href="http://www.kpmg.com">www.kpmg.com</a></p>                                                         |

|   |                                                                                                                                                                                                                                                                                                                                         |                                                                                                                                                                                                                                                                                                                                                         |
|---|-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| ៣ | <p>១. ក្រុមហ៊ុន ប៊ី ឌី អូ (ខេមបូឌា) លីមីតធីត<br/>BDO CAMBODIA LIMITED</p> <p>២. សវនករឯករាជ្យ មានចំនួន ០៦ រូប៖</p> <ul style="list-style-type: none"> <li>- លោក Gan Ah Tee</li> <li>- លោក Tang Seng Choon</li> <li>- លោក Law Kian Huat</li> <li>- លោក Lim Seng Siew</li> <li>- លោក Lee Ken Wai</li> <li>- កញ្ញា សុង ស្រីរដ្ឋា</li> </ul> | <p>សណ្ឋាគារកាំបូឌីយ៉ាណា លេខ៣១៣ បន្ទប់លេខ ២៨ វិថីព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ</p> <p>ទូរស័ព្ទ : ០២៣ ៩៩៣ ២២៦</p> <p>ទូរសារ : ០២៣ ៩៩៣ ២២៥</p> <p>អ៊ីម៉ែល : <a href="mailto:info@bdo.com.kh">info@bdo.com.kh</a></p> <p>គេហទំព័រ : <a href="http://www.bdo.com.kh">www.bdo.com.kh</a></p>                                         |
| ៤ | <p>១. ក្រុមហ៊ុន អ៊ីនស្ទ័រ យ៉ាង (ខេមបូឌា)<br/>ERNST &amp; YOUNG (CAMBODIA) LTD.</p> <p>២. សវនករឯករាជ្យ មានចំនួន ០៤ រូប៖</p> <ul style="list-style-type: none"> <li>- លោកស្រី ឡាន ស៊ីនរតនា</li> <li>- លោកស្រី Maria Cristina Calimbas</li> <li>- លោក Emmanuel Alalid Guelas</li> <li>- លោក ខាវ ហុង</li> </ul>                             | <p>អាគារ Emerald Building លេខ ៦៤ ជាន់ទី៥ មហាវិថីព្រះនរោត្តម កែងផ្លូវលេខ ១៧៨ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ</p> <p>ទូរស័ព្ទ : ០២៣ ២១៧ ៨១៤/៨២៤/</p> <p>ទូរសារ : ០២៣ ២១៧ ៨០៥</p> <p>អ៊ីម៉ែល : <a href="mailto:eykoc@vn.ey.com">eykoc@vn.ey.com</a></p> <p>គេហទំព័រ : <a href="http://www.ey.com">www.ey.com</a></p>                             |
| ៥ | <p>១. ក្រុមហ៊ុន ហ្គ្រង់ ថរនតុន (ខេមបូឌា) លីមីតធីត<br/>Grant Thornton (Cambodia) Limited.</p> <p>២. សវនករឯករាជ្យ មានចំនួន ០៤ រូប៖</p> <ul style="list-style-type: none"> <li>- លោក Jasani Narendrakumar</li> <li>- លោក Hooi Kok Mun</li> <li>- លោក Almera Ronald Coronel</li> <li>- លោក Ng Yee Zent</li> </ul>                           | <p>វិមានកាណាឌីយ៉ា លេខ ៣១៥ ជាន់ទី២០ មហាវិថីព្រះមុនីវង្ស កែងផ្លូវព្រះអង្គឌួងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។</p> <p>ទូរស័ព្ទ : +៨៥៥ ២៣ ៩៦៦ ៥២០</p> <p>ទូរសារ : +៨៥៥ ២៣ ៩៦៦ ៥២៦</p> <p>អ៊ីម៉ែល : <a href="mailto:Info@kh.gt.com">Info@kh.gt.com</a></p> <p>គេហទំព័រ : <a href="http://www.grantthornton.com.kh">www.grantthornton.com.kh</a></p> |

|   |                                                                                                                                                                                                                                                                                                                                        |                                                                                                                                                                                                                                                                                                                                                |
|---|----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| ៦ | <p>១. ក្រុមហ៊ុន ក្រូវ (ខេអេច) ឯ.ក<br/>Crowe (KH) Co., Ltd</p> <p>២. សវនករឯករាជ្យ មានចំនួន ០៣ រូប៖</p> <ul style="list-style-type: none"> <li>- លោក Poon Yew Hoe</li> <li>- លោក Onn Kien Hoe</li> <li>- លោក Chan Kuan Chee</li> </ul>                                                                                                   | <p>អគារលេខ ១៤៨ ផ្លូវ ២៤៥ សង្កាត់ទួលទំពូង២<br/>ខណ្ឌចំការមន រាជធានីភ្នំពេញ។</p> <p>ទូរស័ព្ទ : ០២៣ ២១៦ ៧១៧</p> <p>ទូរសារ : ០២៣ ២១៦ ៧២៧</p> <p>អ៊ីម៉ែល : <a href="mailto:info@crowe.com.kh">info@crowe.com.kh</a></p> <p>គេហទំព័រ : <a href="http://www.crowe.com.kh">www.crowe.com.kh</a></p>                                                     |
| ៧ | <p>១. ក្រុមហ៊ុន ឌីឡាយធី (ខេមបូឌា)<br/>ខូ អិលធីឌី<br/>DELOITTE (CAMBODIA) CO., LTD</p> <p>២. សវនករឯករាជ្យ មានចំនួន ០២ រូប៖</p> <ul style="list-style-type: none"> <li>- លោក ខុយ គឹមលេង</li> <li>- លោក អ៊ុង គឹមសុភក្រ្តា</li> </ul>                                                                                                      | <p>ជាន់ទី៨ Unit 8 អគារ វង្សនៈភាពីតាល់ លេខ ៦៦<br/>មហាវិថី ព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ<br/>រាជធានីភ្នំពេញ</p> <p>ទូរស័ព្ទ : ០២៣ ៩៦៣ ៧៧៧</p> <p>ទូរសារ : ០២៣ ៩៦៣ ៧៧៨</p> <p>អ៊ីម៉ែល : <a href="mailto:khinfo@deloitte.com">khinfo@deloitte.com</a></p> <p>គេហទំព័រ : <a href="http://www.deloitte.com/kh">www.deloitte.com/kh</a></p> |
| ៨ | <p>ក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ឯ.ក<br/>Baker Tilly (Cambodia) Co., Ltd</p> <p>២. សវនករឯករាជ្យ មានចំនួន ០៦ រូប៖</p> <ul style="list-style-type: none"> <li>- លោក TAN KHEE MENG</li> <li>- លោក ANDREW HENG</li> <li>- លោក FU JOE HENG</li> <li>- លោក LOCK PENG KUAN</li> <li>- លោក Teh Chhay Haw</li> <li>- លោក ពៅ ដាវ៉ា</li> </ul> | <p>ផ្ទះលេខ ៨៧ B ផ្លូវលេខ ២៩៤ សង្កាត់បឹងកេងកង<br/>១ ខណ្ឌចំការមន រាជធានីភ្នំពេញ</p> <p>ទូរស័ព្ទ : ០២៣ ៩៨៧ ១០០</p> <p>ទូរសារ : ០២៣ ៩៨៧ ៣៨៨</p> <p>អ៊ីម៉ែល : <a href="mailto:info@bakertilly.com.kh">info@bakertilly.com.kh</a></p> <p>គេហទំព័រ : <a href="http://www.bakertilly.com.kh">www.bakertilly.com.kh</a></p>                             |
| ៩ | <p>១. ក្រុមហ៊ុន រីចឆ៍ &amp; ផាតនើរ<br/>REACHS &amp; PARTNERS CO., LTD.</p> <p>២. សវនករឯករាជ្យ មានចំនួន ០២ រូប៖</p> <ul style="list-style-type: none"> <li>- លោក អេ ប៊ុនថេត</li> <li>- លោក វឿន ប៊ុនហេង</li> </ul>                                                                                                                       | <p>ផ្ទះលេខ ២២៨៣ ២២៨២ ២៣៩៩ ជាន់ផ្ទាល់ដី<br/>បន្ទប់៤០១ ជាន់ទី១ បន្ទប់លេខ ១.០១ និងជាន់ទី<br/>២ បន្ទប់លេខ ២.០១, ផ្លូវលេខ ១៩៧០ ភូមិ<br/>ពោធិពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ<br/>រាជធានីភ្នំពេញ</p>                                                                                                                                                |

|    |                                                                                                                                                                                                                                                                                                                                                                                                                                                                             |                                                                                                                                                                                                                                                                                                                                                                                                                |
|----|-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|    |                                                                                                                                                                                                                                                                                                                                                                                                                                                                             | <p>ទូរស័ព្ទ : ០២៣ ២៣០ ៣៣៣ / ០១២ ៣៥៥ ៩៣៧</p> <p>អ៊ីម៉ែល: <a href="mailto:info@reachspro.com">info@reachspro.com</a></p> <p>គេហទំព័រ : <a href="http://www.reachspro.com">www.reachspro.com</a></p>                                                                                                                                                                                                              |
| ១០ | <p>១. ក្រុមហ៊ុន អេហ្វអាយអាយ &amp; អ៊ីសូស៊ីអេត<br/>Fii &amp; Associates Co., Ltd.</p> <p>២. សវនករឯករាជ្យ មានចំនួន ០៣ រូប៖</p> <ul style="list-style-type: none"> <li>- កញ្ញា ហេង សិតា</li> <li>- លោក សេង ចាន់ថន</li> <li>- លោកស្រី ឈុន ម៉ារ៉ា</li> </ul>                                                                                                                                                                                                                     | <p>អគារ C-៧ វិថីមានអាហារ ភូមិគៀនឃ្លាំង សង្កាត់ ជ្រោយចង្វារ រាជធានីភ្នំពេញ</p> <p>ទូរស័ព្ទ : ០៩៦ ៥៥៥ ១៤ ៥៥</p> <p>អ៊ីម៉ែល: <a href="mailto:info@3e-fii.com">info@3e-fii.com</a></p> <p>គេហទំព័រ : <a href="http://www.fii-a.com">www.fii-a.com</a></p>                                                                                                                                                          |
| ១១ | <p>១. ក្រុមហ៊ុន ប៊ីជី អាសូស៊ីអ៊ីត<br/>BG Associate Ltd.</p> <p>២. សវនករឯករាជ្យ មានចំនួន ០៣ រូប៖</p> <ul style="list-style-type: none"> <li>- លោក ហុង ពិសិដ្ឋ</li> <li>- លោកស្រី យឹម ណារី</li> <li>- លោកស្រី ថ្លាង ស៊ីរេង</li> </ul> <p>៣. បុគ្គលចំនួន ០២(ពីរ) រូប ត្រូវបានទទួលស្គាល់ក្នុងក្រមខណ្ឌនៃការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យមូលបត្រ៖</p> <ul style="list-style-type: none"> <li>- លោក Arthur Law Hian Tat</li> <li>- លោក Gabriel Teo Chun</li> </ul> | <p>អគារ Garden In The Ari ជាន់ទី៣៣A បន្ទប់លេខ G៣៣A០២A ផ្លូវសុភមង្គល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ</p> <p>ទូរស័ព្ទ : ០២៣ ២១៨ ៤២៦/០១២ ២១៨ ៤២៦</p> <p>អ៊ីម៉ែល : <a href="mailto:info@bga.cambodia.com">info@bga.cambodia.com</a></p> <p>គេហទំព័រ : <a href="http://www.moore-global.com/location/bg-associates-ltd-phnom-penh">www.moore-global.com/location/bg-associates-ltd-phnom-penh</a></p> |

តារាងទី២.៣ - បញ្ជីឈ្មោះក្រុមហ៊ុនផ្តល់សេវាសវនកម្ម

**២.៤.២ ក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់ (Law Firms)**

ក្រុមហ៊ុនមេធាវី ឬមេធាវីជាអ្នកផ្តល់ប្រឹក្សាយោបល់លើបញ្ហាផ្លូវច្បាប់ទាំងអស់ដែលទាក់ទងទៅនឹងពាក្យស្នើសុំ និងឯកសារផ្តល់ព័ត៌មាន ជាពិសេសទៅលើការពិនិត្យលើការបំពេញកាតព្វកិច្ចតាមច្បាប់របស់ក្រុមហ៊ុន ដែលមានបំណងចុះបញ្ជី និងធ្វើការផ្ទៀងផ្ទាត់ឯកសារផ្សេងៗទៀតត្រឹមត្រូវតាមការតម្រូវរបស់ច្បាប់។

ក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់ ដែលទទួលបានការទទួលស្គាល់ពី ន.ម.ក. មានចំនួន២២ ក្រុមហ៊ុន៖<sup>45</sup>

| ល.រ | នាមករណ៍ក្រុមហ៊ុន                                                                                                                                                                                                                                                                  | និមិត្តសញ្ញា                                                                                                                                                                                                                                                                                                                                                                                                                         |
|-----|-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| ១   | <p>១. ក្រុមហ៊ុនមេធាវី អេច ប៊ី អេស HBS LAW FIRM</p> <p>២. មេធាវីទទួលស្គាល់គុណវុឌ្ឍិពី ន.ម.ក. មានចំនួន ០២ រូប៖</p> <ul style="list-style-type: none"> <li>- លោក លី តៃសេង</li> <li>- លោក ហាក់ សៀកលី</li> </ul>                                                                       | <p>អាគារ GIA ជាន់ទី៣៧ ផ្លូវសុភមង្គល កោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ</p> <p>ទូរស័ព្ទ : ០៨៥ ៥៥៥ ៧៧៧/ ០១៦ ៥៥៥ ៧៧៧</p> <p>អ៊ីម៉ែល : <a href="mailto:info@hbslaw.asia">info@hbslaw.asia</a></p> <p>គេហទំព័រ : <a href="http://www.hbslaw.asia">www.hbslaw.asia</a></p>                                                                                                                                      |
| ២   | <p>១. ការិយាល័យមេធាវី រ៉ាចា &amp; តាន់ សុខ &amp; ហេង Rajah &amp; Tann SOK &amp; HENG LAW OFFICE</p> <p>២. មេធាវីទទួលស្គាល់គុណវុឌ្ឍិពី ន.ម.ក. មានចំនួន ០២ រូប៖</p> <ul style="list-style-type: none"> <li>- លោក ទីវ សុផុណ្ណា</li> <li>- លោក ហេង ឆាយ</li> </ul>                     | <p>អាគារការិយាល័យវឌ្ឍនៈ ជាន់ទី ១៧ អាគារលេខ ៦៦ មហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ</p> <p>ទូរស័ព្ទ : ០២៣ ៩៦៣ ១១២</p> <p>ទូរសារ : ០២៣ ៩៦៣ ១១៦</p> <p>អ៊ីម៉ែល : <a href="mailto:info.kh@rajahtann.com">info.kh@rajahtann.com</a></p> <p>គេហទំព័រ : <a href="http://kh.rajahtannasia.com">http://kh.rajahtannasia.com</a></p>                                                                                  |
| ៣   | <p>១. ការិយាល័យមេធាវី សុក ស៊ីផាន់ណា និង សហការីជាសមាជិក ZICOlaw SokSiphana&amp;associates, a member of ZICO</p> <p>២. មេធាវីទទួលស្គាល់គុណវុឌ្ឍិពី ន.ម.ក. មានចំនួន ០២ រូប៖</p> <ul style="list-style-type: none"> <li>- លោកមេធាវី លាន ភិរម្យ</li> <li>- លោកស្រី ខៀវ មាលី</li> </ul> | <p>អាគារជីអាយអេ (GIA Tower) យូនីតលេខ៣៣អា ០១ ជាន់ទី៣៣អា ផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។</p> <p>ទូរស័ព្ទ : ០២៣ ៩៩៩ ៨៧៨</p> <p>ទូរសារ : ០២៣ ៩៩៩ ៨៧៨</p> <p>អ៊ីម៉ែល : <a href="mailto:soksiphana@soksiphana.com">soksiphana@soksiphana.com</a><br/>: <a href="mailto:soksiphana@yahoo.com">soksiphana@yahoo.com</a></p> <p>គេហទំព័រ : <a href="http://www.soksiphana.com">www.soksiphana.com</a></p> |

<sup>45</sup> <https://www.serc.gov.kh/khmer/m58.php?pn=6> (ចូលទស្សនាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤)





|    |                                                                                                                                                                                                                                                 |                                                                                                                                                                                                                                                                                                                                      |
|----|-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| ៨  | <p>១. ការិយាល័យមេធាវី ស៊ី អេស អែល និង សហភាព CSL &amp; ASSOCIATES LAW OFFICE</p> <p>២. មេធាវីទទួលស្គាល់គុណវុឌ្ឍិពី ន.ម.ក. មានចំនួន ០២ រូប៖</p> <ul style="list-style-type: none"> <li>- លោក ជា សុម៉ាឡា</li> <li>- លោក ឆេង វណ្ណ័</li> </ul>       | <p>ផ្ទះលេខ ៤៤៥ ផ្លូវលេខ ២៣២ កែងនឹងផ្លូវលេខ ៩៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ</p> <p>ទូរស័ព្ទ : ០២៣ ៩៦៤ ០២២</p> <p>ទូរសារ : ០២៣ ៩៦៤ ០៣៣</p> <p>អ៊ីម៉ែល : <a href="mailto:info@cslassociates.net">info@cslassociates.net</a></p>                                                                                            |
| ៩  | <p>១. ក្រុមមេធាវី អេច.អឹម.អិល &amp; ខន់សាល់ចិន HML LAW GROUP &amp; CONSULTANTS</p> <p>២. មេធាវីទទួលស្គាល់គុណវុឌ្ឍិពី ន.ម.ក. មានចំនួន ០២ រូប៖</p> <ul style="list-style-type: none"> <li>- កញ្ញា ម៉ៅ សំផ្វាវី</li> <li>- កញ្ញា កង លាប</li> </ul> | <p>វិទ្យាលេខ១៧៦ ផ្លូវប៉ាស្ទ័រ (៥១) សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ</p> <p>ទូរស័ព្ទ : ០២៣ ២២០ ៩០០</p> <p>ទូរសារ : ០២៣ ២២០ ១០០</p> <p>អ៊ីម៉ែល : <a href="mailto:info@hml.com.kh">info@hml.com.kh</a></p> <p>គេហទំព័រ : <a href="http://www.hml.com.kh">www.hml.com.kh</a></p>                                              |
| ១០ | <p>១. ការិយាល័យមេធាវី ស៊ិន &amp; ជាកនេី SIN &amp; Partners Law Office</p> <p>២. មេធាវីទទួលស្គាល់គុណវុឌ្ឍិពី ន.ម.ក. មានចំនួន ០២ រូប៖</p> <ul style="list-style-type: none"> <li>- លោក ស៊ិន សុពុទ្ធី</li> <li>- លោកស្រី ឈឹម សំអុល</li> </ul>      | <p>យូនីត G1601-02 អគារជីអាយអេ វិថីសុភមង្គល កោះពេជ្យ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ</p> <p>ទូរស័ព្ទ : ០១៥ ៧៤ ៧៤ ០០</p> <p>ទូរសារ : ០១២ ៤៨ ៧៩ ៧៣</p> <p>អ៊ីម៉ែល : <a href="mailto:info@sin-partners.com">info@sin-partners.com</a></p> <p>គេហទំព័រ : <a href="http://www.sin-partners.com">www.sin-partners.com</a></p> |
| ១១ | <p>១. ក្រុមមេធាវី កម្ពុជាបាយ៉ន (ស៊ី ប៊ី អិល) CAMBODIA BAYON LAW GROUP</p> <p>២. មេធាវីទទួលស្គាល់គុណវុឌ្ឍិពី ន.ម.ក. មានចំនួន ០៣ រូប៖</p>                                                                                                         | <p>អគារលេខ២២ ផ្លូវលេខ ២៤២ កែងផ្លូវលេខ ១០៧ សង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ</p> <p>ទូរស័ព្ទ : ០២៣ ៦៦៦៦ ៩៥៩</p> <p>អ៊ីម៉ែល : <a href="mailto:thanphanith@cbllegal.com">thanphanith@cbllegal.com</a></p>                                                                                                                       |



|    |                                                                                                                                                                                                                                                                                      |                                                                                                                                                                                                                                                                                                                                                |
|----|--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| ១៥ | <p>១. ការិយាល័យមេធាវី សិដ្ឋាល័យ<br/>SETHALAY Law Office</p> <p>២. មេធាវីទទួលស្គាល់គុណវុឌ្ឍិពី ន.ម.ក.<br/>មានចំនួន ០២ រូប៖</p> <ul style="list-style-type: none"> <li>- លោកមេធាវី តាន់ ម៉េងស្រុយ</li> <li>- កញ្ញាមេធាវី សុខ វណ្ណសិកា</li> </ul>                                       | <p>អគារលេខ១២ បន្ទប់ G ជាន់ទី៧ មជ្ឈមណ្ឌលផ្ទៃខេ<br/>សេនត្រល (លេខ១២) វិថីសម្តេចប៉ែននុត (២៨៩)<br/>សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ</p> <p>ទូរស័ព្ទ : ០១៧ ៨៧៧ ៧៩៧</p> <p>អ៊ីម៉ែល : <a href="mailto:info@sethalay.com">info@sethalay.com</a></p> <p>គេហទំព័រ : <a href="http://www.sethalay.com">www.sethalay.com</a></p>                    |
| ១៦ | <p>១. ក្រុមមេធាវី ស្កាយ &amp; សហការី<br/>SKY &amp; ASSOCIATES</p> <p>២. មេធាវីទទួលស្គាល់គុណវុឌ្ឍិពី ន.ម.ក.<br/>មានចំនួន ០២ រូប៖</p> <ul style="list-style-type: none"> <li>- លោកស្រីមេធាវី អេង គឹមស្នួត</li> <li>- លោកមេធាវី សាន សុខប្រពៃ</li> </ul>                                 | <p>ផ្ទះលេខ១៤B ផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌ<br/>ដូនពេញ រាជធានីភ្នំពេញ</p> <p>ទូរស័ព្ទ : ០២៣ ២១៧ ៧៩៣ / ០១៥ ៨៨៦ ៨៨៦</p> <p>023 217 793/015 886 886</p> <p>អ៊ីម៉ែល : <a href="mailto:info@sky-law.asia">info@sky-law.asia</a></p> <p>គេហទំព័រ : <a href="http://www.sky-law.asia">www.sky-law.asia</a></p>                                   |
| ១៧ | <p>១. ក្រុមមេធាវី ហេង &amp; ជាតនី<br/>HENG &amp; PARTNERS LAW GROUP</p> <p>២. មេធាវីទទួលស្គាល់គុណវុឌ្ឍិពី ន.ម.ក.<br/>មានចំនួន ០២ រូប៖</p> <ul style="list-style-type: none"> <li>- កញ្ញាមេធាវី គង់ សុចិត្ត</li> <li>- លោកស្រីមេធាវី ម៉ាង សំនៀងមុនី</li> </ul>                        | <p>បន្ទប់លេខ១៦-០១ វិមានការិយាល័យអូរល ផ្ទះ<br/>លេខ១ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌ<br/>បឹងកេងកង រាជធានីភ្នំពេញ</p> <p>ទូរស័ព្ទ : ០២៣ ៩០២ ៣៣២/ ០២៣ ២៣០ ១០១</p> <p>អ៊ីម៉ែល : <a href="mailto:info@hengpartners.com">info@hengpartners.com</a></p> <p>គេហទំព័រ : <a href="http://www.hengpartnerslaw.com.kh">www.hengpartnerslaw.com.kh</a></p> |
| ១៨ | <p>១. ក្រុមហ៊ុនមេធាវី កម្ពុជា កិច្ចការអន្តរជាតិ<br/>Cambodia Internatinonal Affair Law<br/>Firm</p> <p>២. មេធាវីទទួលស្គាល់គុណវុឌ្ឍិពី ន.ម.ក.<br/>មានចំនួន ០២ រូប៖</p> <ul style="list-style-type: none"> <li>- លោកមេធាវី ឌីម សុខហេង</li> <li>- លោកស្រីមេធាវី ឌីម ចាន់ពិសី</li> </ul> | <p>ភូមិត្រី៖លេខ៣១ ផ្លូវលេខ២៨១ សង្កាត់បឹងកក់ទី១<br/>ខណ្ឌទួលគោក រាជធានីភ្នំពេញ</p> <p>ទូរស័ព្ទ : ០២៣ ៨៨៣ ៧៧១/០១២ ៤៣៣ ៤៧៧</p> <p>អ៊ីម៉ែល : <a href="mailto:president@cialawfirm.com">president@cialawfirm.com</a></p> <p>គេហទំព័រ : <a href="https://www.cialawfirm.com/">https://www.cialawfirm.com/</a></p>                                     |

|    |                                                                                                                                                                                                                                                                |                                                                                                                                                                                                                                                                                              |
|----|----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| ១៩ | <p>១. ក្រុមហ៊ុនមេធាវី ខេ អេច អេស &amp; ជាកនេរី<br/>KHS &amp; PARTNER LAW FIRM</p> <p>២. មេធាវីទទួលស្គាល់គុណវុឌ្ឍិពី ន.ម.ក.<br/>មានចំនួន ០២ រូប៖</p> <ul style="list-style-type: none"> <li>- លោកមេធាវី មាស សុវណ្ណ</li> <li>- លោកមេធាវី ហែម លីមស្រីន</li> </ul> | <p>អគារGIA ជាន់ទី១៥ ផ្លូវសុភមង្គល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ</p> <p>ទូរស័ព្ទ : ០១១ ៩៩៩ ៣៥៣</p> <p>អ៊ីម៉ែល : <a href="mailto:info@khs-partners.com">info@khs-partners.com</a></p> <p>គេហទំព័រ : <a href="https://khs-partners.com/">https://khs-partners.com/</a></p>      |
| ២០ | <p>១. ក្រុមហ៊ុនមេធាវី អន អេន ឡោ<br/>AN &amp; LOR LAW Group</p> <p>២. មេធាវីទទួលស្គាល់គុណវុឌ្ឍិពី ន.ម.ក.<br/>មានចំនួន ០២ រូប៖</p> <ul style="list-style-type: none"> <li>- លោកស្រីមេធាវី ឡោ កត្តិកា</li> <li>- លោកមេធាវី អន ប៊ុនណារិទ្ធ</li> </ul>              | <p>អគារលេខ៣៦ (PPIU) ផ្លូវ១៦៩ សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ</p> <p>ទូរស័ព្ទ : ០៧៧ ២៥២ ១៩១</p> <p>អ៊ីម៉ែល : <a href="mailto:info@anlor.legal">info@anlor.legal</a></p> <p>គេហទំព័រ : <a href="https://www.anlor.legal/">https://www.anlor.legal/</a></p>                              |
| ២១ | <p>១. ការិយាល័យមេធាវីវីឌីប៊ី ឡាយ<br/>VDB Loi</p> <p>២. មេធាវីទទួលស្គាល់គុណវុឌ្ឍិពី ន.ម.ក.<br/>មានចំនួន ០២ រូប៖</p> <ul style="list-style-type: none"> <li>- កញ្ញាមេធាវី អ៊ុង ម៉ារីហ្សា</li> <li>- លោកមេធាវី សោភ័ណ ថាវ៉ូ</li> </ul>                             | <p>ផ្ទះលេខ៣៣ ផ្លូវលេខ២៩ កែងផ្លូវលេខ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ</p> <p>ទូរស័ព្ទ : ០២៣ ៩៦៤ ៤៣០</p> <p>អ៊ីម៉ែល : <a href="mailto:mariza.ung@vdb-loi.com">mariza.ung@vdb-loi.com</a></p> <p>គេហទំព័រ : <a href="https://www.vdb-loi.com/">https://www.vdb-loi.com/</a></p> |
| ២២ | <p>១. ក្រុមហ៊ុនមេធាវី អនន្ត<br/>ANANT Law Firm</p> <p>២. មេធាវីទទួលស្គាល់គុណវុឌ្ឍិពី ន.ម.ក.<br/>មានចំនួន ០២ រូប៖</p> <ul style="list-style-type: none"> <li>- លោកស្រីមេធាវី អ៊ុង សុភាល័ក្ខ</li> <li>- លោកមេធាវី ហួយ តុងគីន</li> </ul>                          | <p>លេខ២៩ ផ្លូវ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ</p> <p>ទូរស័ព្ទ : ០១២ ៨៨ ៤៦ ៥៦</p> <p>អ៊ីម៉ែល : <a href="mailto:info@anant-lawfirm.com">info@anant-lawfirm.com</a></p> <p>គេហទំព័រ : <a href="http://www.anant-lawfirm.com">www.anant-lawfirm.com</a></p>                    |

តារាងទី២.៤ - បញ្ជីឈ្មោះក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់

### ២.៤.៣ ក្រុមហ៊ុនផ្តល់សេវាវាយតម្លៃ ( Valuation Companies )

ក្រុមហ៊ុនបោះផ្សាយចាំបាច់ត្រូវជ្រើសរើសក្រុមហ៊ុនវាយតម្លៃ ឬបុគ្គលវាយតម្លៃឯករាជ្យ ប្រសិនបើ ក្រុមហ៊ុនកាន់កាប់ទ្រព្យសម្បត្តិ ដីធ្លី ឬបរិក្ខារដែលត្រូវវាយតម្លៃឡើងវិញ។ ក្រុមហ៊ុនវាយតម្លៃត្រូវរៀបចំរបាយការណ៍វាយតម្លៃដែលជាផ្នែកមួយនៃដំណើរការចុះបញ្ជី។

ក្រុមហ៊ុនផ្តល់សេវាវាយតម្លៃ ដែលទទួលបានការទទួលស្គាល់ពី ន.ម.ក. មានចំនួន ០២ ក្រុមហ៊ុន៖<sup>46</sup>

| ល.រ | ឈ្មោះក្រុមហ៊ុន                                                                                                                                                                                                              | អាសយដ្ឋាន និងលេខទំនាក់ទំនង                                                                                                                                                                                                                                                                                                                                                                       |
|-----|-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| ១   | <p>១. ក្រុមហ៊ុន អ៊ីតវ៉ាន់ប៊ិច ប្រជីដី ស៊ីវីស<br/>ឯ.ក Advantage Property<br/>Services Co., Ltd</p> <p>២. អ្នកវាយតម្លៃឯករាជ្យ មានចំនួន<br/>០២ រូប៖<br/>-លោក SNOWLING LENNON<br/>LAWRENCE JOHN<br/>-កញ្ញា ជិន ច័ន្ទដាលុច្យ</p> | <p>អគារលេខ១៤៦ ជាន់ទី១០ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេ<br/>បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ</p> <p>ទូរស័ព្ទ : ០២៣ ៩៦៤ ០៩៩</p> <p>អ៊ីម៉ែល : <a href="mailto:cambodia@cbre.com">cambodia@cbre.com</a></p> <p>គេហទំព័រ : <a href="http://www.cbre.com.kh">www.cbre.com.kh</a></p>                                                                                                                    |
| ២   | <p>១. ក្រុមហ៊ុន ណាយ ហ្វ្រង់ (ខេមបូឌា)<br/>Knight Frank (Cambodia) Pte.,<br/>Ltd</p> <p>២. អ្នកវាយតម្លៃឯករាជ្យ មានចំនួន<br/>០២ រូប៖<br/>- លោក ROSS WHEBLE<br/>-លោក ឡុង សេងត្រី</p>                                           | <p>បន្ទប់លេខ ១៦ B ជាន់ទី១៦ អគារកាណាឌីយ៉ា ផ្លូវព្រះ<br/>អង្គខ្នង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ</p> <p>ទូរស័ព្ទ : ០២៣ ៩៦៦ ៨៧៨</p> <p>ទូរស័ព្ទដៃ : ០១៥ ៥៣២ ០៧៥</p> <p>ទូរសារ : ០២៣ ៩៨៦ ៦៤៨</p> <p>អ៊ីម៉ែល : <a href="mailto:ross.wheble@kh.knightfrank.com">ross.wheble@kh.knightfrank.com</a></p> <p>គេហទំព័រ : <a href="http://www.knightfrank.com.kh">www.knightfrank.com.kh</a></p> |

តារាងទី២.៥ - បញ្ជីឈ្មោះក្រុមហ៊ុនផ្តល់សេវាវាយតម្លៃ

<sup>46</sup> <https://www.serc.gov.kh/khmer/m54.php?pn=6> (ចូលទស្សនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤)

### ២.៤.៤ ភ្នាក់ងារបញ្ជីការមូលបត្រ (Securities Registrar Agent )

- រៀបចំឯកសារពាក់ព័ន្ធ នឹងការធ្វើបរិស្ថាន
- ផ្ទៀងផ្ទាត់ទំហំនៃការធ្វើបរិស្ថាន
- បូកសរុបបញ្ជីឈ្មោះវិនិយោគិនដែលធ្វើបរិស្ថាន និងចំនួនមូលបត្រដែលបានធ្វើបរិស្ថាន
- បញ្ជូនព័ត៌មានអំពីអ្នកធ្វើបរិស្ថាន បានជោគជ័យទៅប្រតិបត្តិការរក្សាទុកមូលបត្រ ( CSD ) នៃ ផ.ម.ក។
- ធ្វើរបាយការណ៍ស្តីពីការបញ្ចប់ និងជោគជ័យនៃការរក្សាទុកមូលបត្រនៅ CSD ទៅក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ និង ន.ម.ក.។
- ជូនដំណឹងអំពីភាពជាម្ចាស់លើមូលបត្រទៅដល់កម្មសិទ្ធិកម្មមូលបត្រ។

ភ្នាក់ងារបញ្ជីការមូលបត្រដែលទទួលបានការទទួលស្គាល់ពី ន.ម.ក. មានចំនួន០៤ ក្រុមហ៊ុន៖<sup>47</sup>

| និមិត្តសញ្ញា                                                                        | នាមណ៍ករ ក្រុមហ៊ុន                                                                      | អាសយដ្ឋាន និងលេខទំនាក់ទំនង                                                                                                                                                                                                                                                                             |
|-------------------------------------------------------------------------------------|----------------------------------------------------------------------------------------|--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|  | ធនាគារ អេស៊ីលីដា<br>ភីអិលស៊ី<br>ACLEDA Bank<br>Plc                                     | អគារលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក<br>ខណ្ឌដូនពេញ រាជធានីភ្នំពេញ<br>ទូរស័ព្ទ : ០២៣ ៩៩៨ ៧៧៧<br>ទូរសារ : ០២៣ ៩៩៨ ៦៦៦<br>អ៊ីម៉ែល : <a href="mailto:acledabank@acledabank.com.kh">acledabank@acledabank.com.kh</a><br>គេហទំព័រ : <a href="http://www.acledabank.com.kh">www.acledabank.com.kh</a> |
|  | ក្រុមហ៊ុន ត្រាយខ័រ<br>ស៊ីយូរីធី ស៊ីស<br>ភីអិលស៊ី<br>Tricor Securities<br>Services PLC. | អគារលេខ អាអា០៦ ផ្លូវ ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ<br>ទូរស័ព្ទ : ០២៣ ៩៨៧ ១០០<br>ទូរសារ : ០២៣ ៩៨៧ ៣៨៨<br>អ៊ីម៉ែល : <a href="mailto:info@tricorcambodia.com">info@tricorcambodia.com</a><br>គេហទំព័រ : <a href="http://www.tricorcambodia.com">www.tricorcambodia.com</a>               |

<sup>47</sup> <https://www.serc.gov.kh/khmer/m59.php?pn=6> (ចូលទស្សនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤)

|                                                                                                                                                           |                                                                                      |                                                                                                                                                                                                                                                                                                                                                                               |
|-----------------------------------------------------------------------------------------------------------------------------------------------------------|--------------------------------------------------------------------------------------|-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|  <p>ភ្នំពេញ ស៊ីឃ្យូរីធី ភីអិលស៊ី<br/>PHNOM PENH SECURITIES PLC. 金通證券</p> | <p>ក្រុមហ៊ុន ភ្នំពេញ ស៊ី<br/>ឃ្យូរីធី ភីអិលស៊ី<br/>Phnom Penh<br/>Securities PLC</p> | <p>អគារ វីត្រាស់ ថៅវី ជាន់ទី២ មហាវិថីឆាកស្នូរ៉ាគី(១៦៩)<br/>សង្កាត់វាលវែង ខណ្ឌព្រៃនប់ រាជធានីភ្នំពេញ<br/>ទូរស័ព្ទ : ០២៣ ៤២ ៦៩ ៩៩<br/>អ៊ីម៉ែល : <a href="mailto:info@pps.com.kh">info@pps.com.kh</a><br/>គេហទំព័រ : <a href="http://www.pps.com.kh">www.pps.com.kh</a></p>                                                                                                      |
|                                                                          | <p>ធនាគារ វីង (ខេមបូ<br/>ឌា) ម.ក<br/>Wing Bank<br/>(Cambodia) PLC.</p>               | <p>វីងថៅវី មហាវិថីព្រះមុនីវង្ស (ផ្លូវលេខ ៩៣) កែងមហាវិថី<br/>កម្ពុជាក្រោម (ផ្លូវលេខ) ភូមិ ៦ សង្កាត់មនោរម្យ ខណ្ឌព្រៃនប់<br/>មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។<br/>ទូរស័ព្ទ : (៨៥៥) ២៣ ៩៩៩ ៩៨៩<br/>អ៊ីម៉ែល : <a href="mailto:carecentre@wingbank.com.kh">carecentre@wingbank.com.kh</a><br/>គេហទំព័រ : <a href="http://www.wingbank.com.kh">www.wingbank.com.kh</a></p> |

តារាងទី២.៦ - បញ្ជីឈ្មោះភ្នាក់ងារបញ្ជីការមូលបត្រ

#### ២.៤.៥ ភ្នាក់ងារទូទាត់ ( Paying Agent )

- គណនាភាគលាភការប្រាក់ ប្រាក់ដើមឬការទូទាត់ផ្សេងទៀតដែលត្រូវផ្តល់ឲ្យដល់កម្មសិទ្ធិកម្មមូលបត្រ។
- ធ្វើការទូទាត់ជូនកម្មសិទ្ធិករ ឬភាគីពាក់ព័ន្ធក្នុងនាមក្រុមហ៊ុនបោះផ្សាយ។
- បញ្ជូនព័ត៌មានចាំបាច់ដែលពាក់ព័ន្ធនឹងការទូទាត់ ឬព័ត៌មានផ្សេងទៀត។
- រៀបចំរបាយការណ៍ពាក់ព័ន្ធនឹងការទូទាត់ជូនទៅក្រុមហ៊ុនបោះផ្សាយ និង ន.ម.ក. តាមការចាំបាច់។
- រៀបចំ និងប្រមូលទិន្នន័យអំពីបញ្ជីកម្មសិទ្ធិកម្មមូលបត្ររបស់ប្រតិបត្តិការរក្សាទុកមូលបត្រ។

ភ្នាក់ងារទូទាត់ដែលទទួលបានការទទួលស្គាល់ពី ន.ម.ក មានចំនួន០៤ ក្រុមហ៊ុន៖<sup>៤៨</sup>

| និមិត្តសញ្ញា                                                                        | នាមណ៍ករ ក្រុមហ៊ុន                                    | អាសយដ្ឋាន និងលេខទំនាក់ទំនង                                                                                                                                                                                                         |
|-------------------------------------------------------------------------------------|------------------------------------------------------|------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|  | <p>ធនាគារ អេស៊ីលីដា ភីអិលស៊ី<br/>ACLEDA Bank Plc</p> | <p>អគារលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក<br/>ខណ្ឌដូនពេញ រាជធានីភ្នំពេញ<br/>ទូរស័ព្ទ : ០២៣ ៩៩៨ ៧៧៧<br/>ទូរសារ : ០២៣ ៩៩៨ ៦៦៦<br/>អ៊ីម៉ែល : <a href="mailto:acledabank@acledabank.com.kh">acledabank@acledabank.com.kh</a></p> |

<sup>៤៨</sup> ហេង ច័ន្ទបូលីន (២០២២-២០២៣) ទីផ្សារមូលបត្រកម្ពុជា ទំព័រ៨៧

|                                                                                     |                                                                                         |                                                                                                                                                                                                                                                                                                                                                                |
|-------------------------------------------------------------------------------------|-----------------------------------------------------------------------------------------|----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|                                                                                     |                                                                                         | គេហទំព័រ : <a href="http://www.acledabank.com.kh">www.acledabank.com.kh</a>                                                                                                                                                                                                                                                                                    |
|    | ក្រុមហ៊ុន ត្រាយខ័រ ស៊ីឃ្យូរីធី<br>ស៊ីវិស ភីអិលស៊ី<br>Tricor Securities<br>Services PLC. | អគារលេខ អាអា០៦ ផ្លូវ ៩៩ សង្កាត់បឹងត្របែក ខណ្ឌ<br>ចំការមន រាជធានីភ្នំពេញ<br>ទូរស័ព្ទ : ០២៣ ៩៨៧ ១០០<br>ទូរសារ : ០២៣ ៩៨៧ ៣៨៨<br>អ៊ីម៉ែល : <a href="mailto:info@tricorcambodia.com">info@tricorcambodia.com</a><br>គេហទំព័រ : <a href="http://www.tricorcambodia.com">www.tricorcambodia.com</a>                                                                   |
|    | ក្រុមហ៊ុន ភ្នំពេញ ស៊ីឃ្យូរីធី<br>ភីអិលស៊ី<br>Phnom Penh Securities<br>PLC               | អគារ វីត្រាស់ ថៅវី ជាន់ទី២ មហាវិថីឆក្វស្លាត<br>(១៦៩) សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ<br>ទូរស័ព្ទ : ០២៣ ៤២ ៦៩ ៩៩<br>អ៊ីម៉ែល : <a href="mailto:info@pps.com.kh">info@pps.com.kh</a><br>គេហទំព័រ : <a href="http://www.pps.com.kh">www.pps.com.kh</a>                                                                                                      |
|  | ធនាគារ វីង (ខេមបូឌា) ម.ក<br>Wing Bank (Cambodia)<br>PLC.                                | វីងថៅវី មហាវិថីព្រះមុនីវង្ស (ផ្លូវលេខ ៩៣) កែងមហា<br>វិថីកម្ពុជាក្រោម (ផ្លូវលេខ) ភូមិ ៦ សង្កាត់មនោរម្យ<br>ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រ<br>កម្ពុជា។<br>ទូរស័ព្ទ : (៨៥៥) ២៣ ៩៩៩ ៩៨៩<br>អ៊ីម៉ែល : <a href="mailto:carecentre@wingbank.com.kh">carecentre@wingbank.com.kh</a><br>គេហទំព័រ : <a href="http://www.wingbank.com.kh">www.wingbank.com.kh</a> |

តារាងទី២.៨ - បញ្ជីឈ្មោះភ្នាក់ងារទូទាត់

#### ២.៤.៦ ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ (Cash Settlement Agent)

ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ធ្វើការគ្រប់គ្រងគណនីទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ដូចជាការផ្ទេរ ឬការបង្វែរសាច់ប្រាក់រវាងគូភាគីជួញដូរ។ មួយវិញទៀត ជាភ្នាក់ងារធ្វើប្រតិបត្តិការទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ប្រកបដោយសុវត្ថិភាព និងបំពេញប្រតិបត្តិការឲ្យដាច់ដោយឡែកពីមុខងារប្រតិបត្តិការធនាគារ។<sup>49</sup>

<sup>49</sup> <https://www.serc.gov.kh/khmer/m59.php?pn=6> (ចូលទស្សនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤)



• ភ្នាក់ងារទូទាត់សាច់ប្រាក់ដែលទទួលបានការទទួលស្គាល់ពី ន.ម.ក មានចំនួន ៧ ធនាគារ៖<sup>50</sup>

| នាមករណ៍ក្រុមហ៊ុន                                                                                                                                                                                  | អាសយដ្ឋាន និងលេខទំនាក់ទំនង                                                                                                                                                                                                                                                                                                |
|---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| <br><b>ធនាគារ អេស៊ីលីដា ភីអិលស៊ី</b><br>Acleda Bank Plc.                                                         | អគារលេខ ៦១ មហាវិថីព្រះបុរីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ<br>ទូរស័ព្ទ : ០២៣ ៩៩៨ ៧៧៧<br>ទូរសារ : ០២៣ ៩៩៨ ៦៦៦<br>អ៊ីម៉ែល : <a href="mailto:acledabank@acledabank.com.kh">acledabank@acledabank.com.kh</a><br>គេហទំព័រ : <a href="http://www.acledabank.com.kh">www.acledabank.com.kh</a>                       |
| <br><b>ធនាគារ កាណាឌីយ៉ា ក.អ</b><br>Canadia Bank Plc.                                                             | អគារលេខ ៣១៥ មហាវិថីព្រះបុរីវង្សកែងផ្លូវព្រះ អង្គខ្នង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ<br>ទូរស័ព្ទ : ០២៣ ៨៦៨ ២២២<br>ទូរសារ : ០២៣ ៤២៧ ០៦៤<br>អ៊ីម៉ែល : <a href="mailto:canadia@canadiabank.com.kh">canadia@canadiabank.com.kh</a><br>គេហទំព័រ : <a href="http://www.canadiabank.com.kh">www.canadiabank.com.kh</a> |
| <br><b>ធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី</b><br>Bank for Investment and Development of Cambodia Plc. | អគារលេខ ២៣ វិថីក្រមួនសកែងផ្លូវ ៦៧ សង្កាត់ផ្សារ ថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ<br>ទូរស័ព្ទ : ០២៣ ២១០ ០៤៤<br>ទូរសារ : ០២៣ ២២០ ៥១១<br>អ៊ីម៉ែល : <a href="mailto:info@bidc.com.kh">info@bidc.com.kh</a><br>គេហទំព័រ : <a href="http://www.bidc.com.kh">www.bidc.com.kh</a>                                                   |

<sup>50</sup> <https://www.serc.gov.kh/khmer/m59.php?pn=6> (ចូលទស្សនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤)

|                                                                                                                                                                          |                                                                                                                                                                                                                                                                                                                                                                         |
|--------------------------------------------------------------------------------------------------------------------------------------------------------------------------|-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|  <p><b>ធនាគារកម្ពុជាសាធារណៈ</b><br/>Cambodian Public Bank Plc.</p>                      | <p>អគារកម្ពុប៉ែង លេខ ២៣ រុក្ខវិថីក្រមួនស<br/>(ផ្លូវលេខ ១១៤) សង្កាត់ផ្សារថ្មីទី ២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ<br/>ទូរស័ព្ទ : ០២៣ ២២២ ៨៨០/២២២ ៨៨១<br/>ទូរសារ : ០២៣ ២២២ ៨៨៧<br/>អ៊ីម៉ែល : <a href="mailto:hoe@campubank.com.kh">hoe@campubank.com.kh</a><br/>គេហទំព័រ : <a href="http://www.campubank.com.kh">www.campubank.com.kh</a></p>                                   |
|  <p><b>ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង</b><br/>ម.ក<br/>B.I.C (Cambodia) Bank Plc.</p> | <p>អគារលេខ ៤៦២ ផ្លូវលេខ ៩៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន<br/>រាជធានីភ្នំពេញ<br/>ទូរស័ព្ទ: ០២៣ ៩០១ ៣៣៨<br/>ទូរសារ : ០២៣ ៩០១ ៣៤៨<br/>អ៊ីម៉ែល : <a href="mailto:info@bicbank.com.kh">info@bicbank.com.kh</a><br/>គេហទំព័រ : <a href="http://www.bicbank.com.kh">www.bicbank.com.kh</a></p>                                                                                |
|  <p><b>ធនាគារវឌ្ឍនៈអាស៊ី ចំកាត់</b><br/>Advanced Bank of Asia Limited</p>             | <p>អគារលេខ ១៤១ ១៤៦ ១៤៨ និង ១៤៨ អា បេ សេ ដេ មហាវិថី<br/>ព្រះសីហនុ និងផ្ទះលេខ ១៥ និង១៥៣ អា បេ សេ ផ្លូវលេខ ២៧៨<br/>ភូមិទី ៤ សង្កាត់បឹងកេងកងទី ១ ខណ្ឌចំការមន រាជធានីភ្នំពេញ<br/>ទូរស័ព្ទ: ០២៣ ២២៥ ៣៣៣<br/>ទូរសារ : ០២៣ ២១៦ ៣៣៣<br/>អ៊ីម៉ែល : <a href="mailto:info@ababank.com">info@ababank.com</a><br/>គេហទំព័រ : <a href="http://www.ababank.com">www.ababank.com</a></p> |
|  <p><b>ធនាគារ វីង (ខេមបូឌា) ម.ក</b><br/>Wing Bank (Cambodia) Plc</p>                  | <p>អគារលេខ ៧២១ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣<br/>ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ<br/>ទូរស័ព្ទ : ០២៣ ៩៩៩ ៩៨៩/០១២ ៩៩៩ ៤៨៩<br/>អ៊ីម៉ែល: <a href="mailto:info@ababank.com">info@ababank.com</a><br/>គេហទំព័រ : <a href="http://www.wingbank.com.kh">www.wingbank.com.kh</a></p>                                                                                        |

តារាងទី២.៧ - បញ្ជីឈ្មោះភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ

## ២.៤.៧. ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ (Transfer Agent)

- រក្សា និងគ្រប់គ្រងបញ្ជីកម្មសិទ្ធិកម្មមូលបត្រ។
- រដ្ឋបាលកិច្ចពាក់ព័ន្ធនឹងការផ្លាស់ប្តូរកម្មសិទ្ធិ ការធ្វើរបាយការណ៍ស្ថិតិ និងព័ត៌មានផ្សេងៗ។
- រៀបចំការងារពាក់ព័ន្ធនឹងសិទ្ធិរបស់កម្មសិទ្ធិកម្មមូលបត្រ ដែលត្រូវផ្តល់ដោយក្រុមហ៊ុនបោះផ្សាយ។
- បញ្ជូនរបាយការណ៍ និងព័ត៌មានផ្សេងៗរបស់ក្រុមហ៊ុនបោះផ្សាយទៅដល់កម្មសិទ្ធិកម្មមូលបត្រ និងដោះស្រាយបញ្ហាទាក់ទងនឹងភាពជាម្ចាស់ទៅលើមូលបត្រ ពាក់ព័ន្ធនឹងសេវារបស់ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ។
- រៀបចំ និងប្រមូលទិន្នន័យពីបញ្ជីកម្មសិទ្ធិកម្មមូលបត្ររបស់ប្រតិបត្តិករ រក្សាទុកមូលបត្រ។
- អនុវត្តការងារផ្សេងទៀតតាមការណែនាំរបស់ក្រុមហ៊ុនបោះផ្សាយ។

ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រដែលទទួលបានការទទួលស្គាល់ពី **ន.ម.ក.** មានចំនួន ០៤ ក្រុមហ៊ុន៖<sup>51</sup>

| និមិត្តសញ្ញា                                                                        | នាមណ័ករ ក្រុមហ៊ុន                                                                     | អាសយដ្ឋាន និងលេខទំនាក់ទំនង                                                                                                                                                                                                                                                                             |
|-------------------------------------------------------------------------------------|---------------------------------------------------------------------------------------|--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|  | ធនាគារ អេស៊ីលីដា ភីអិលស៊ី<br>ACLEDA Bank Plc                                          | អគារលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក<br>ខណ្ឌដូនពេញ រាជធានីភ្នំពេញ<br>ទូរស័ព្ទ : ០២៣ ៩៩៨ ៧៧៧<br>ទូរសារ : ០២៣ ៩៩៨ ៦៦៦<br>អ៊ីម៉ែល : <a href="mailto:acledabank@acledabank.com.kh">acledabank@acledabank.com.kh</a><br>គេហទំព័រ : <a href="http://www.acledabank.com.kh">www.acledabank.com.kh</a> |
|  | ក្រុមហ៊ុន ត្រាយខ័រ ស៊ីឃ្យូរីធី<br>ស៊ីស ភីអិលស៊ី<br>Tricor Securities Services<br>PLC. | អគារលេខ អាអា០៦ ផ្លូវ ៩៩ សង្កាត់បឹងត្របែក<br>ខណ្ឌចំការមន រាជធានីភ្នំពេញ<br>ទូរស័ព្ទ : ០២៣ ៩៨៧ ១០០<br>ទូរសារ : ០២៣ ៩៨៧ ៣៨៨<br>អ៊ីម៉ែល : <a href="mailto:info@tricorcambodia.com">info@tricorcambodia.com</a><br>គេហទំព័រ : <a href="http://www.tricorcambodia.com">www.tricorcambodia.com</a>            |

<sup>51</sup> ហេង ច័ន្ទបូលីន (២០២២) ទីផ្សារមូលបត្រកម្ពុជា ទំព័រ៨៥

|                                                                                   |                                                                                     |                                                                                                                                                                                                                                                                                                                                                                             |
|-----------------------------------------------------------------------------------|-------------------------------------------------------------------------------------|-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|  | <p>ក្រុមហ៊ុន ភ្នំពេញ ស៊ីឃ្យូរីធី<br/>ភីអិលស៊ី<br/>Phnom Penh Securities<br/>PLC</p> | <p>អគារ VTrust Tower លេខ២៤, ជាន់ទី២ ផ្លូវ១៦៩<br/>សង្កាត់វាលវែង ខណ្ឌ៧មករា ភ្នំពេញ (ទល់មុខ<br/>វិទ្យាល័យបាក់ទុក)<br/>ទូរស័ព្ទ : ០២៣ ៨៨៦ ៥៥៥<br/>អ៊ីម៉ែល : <a href="mailto:info@pps.com.kh">info@pps.com.kh</a><br/>គេហទំព័រ : <a href="http://www.pps.com.kh">www.pps.com.kh</a></p>                                                                                          |
|  | <p>ធនាគារ វីង (ខេមបូឌា) ម.ក<br/>Wing Bank (Cambodia)<br/>PLC.</p>                   | <p>វីងថៅវី មហាវិថីព្រះមុនីវង្ស (ផ្លូវលេខ ៩៣) កែងមហា<br/>វិថីកម្ពុជាក្រោម (ផ្លូវលេខ) ភូមិ ៦ សង្កាត់មនោរម្យ<br/>ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រ<br/>កម្ពុជា។<br/>ទូរស័ព្ទ : (៨៥៥) ២៣ ៩៩៩ ៩៨៩<br/>អ៊ីម៉ែល : <a href="mailto:carecentre@wingbank.com.kh">carecentre@wingbank.com.kh</a><br/>គេហទំព័រ : <a href="http://www.wingbank.com.kh">www.wingbank.com.kh</a></p> |

តារាងទី២.៩ - បញ្ជីឈ្មោះភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ

## ២.៤.៨ តួអង្គការវាយតម្លៃលទ្ធភាពសង

ភ្នាក់ងារវាយតម្លៃលទ្ធភាពសង ផ្តល់សេវាកម្មដូចខាងក្រោម៖<sup>52</sup>

- វាយតម្លៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ។
- វាយតម្លៃកម្រិតហានិភ័យឥណទានរបស់មូលបត្របំណុល ឬក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ។
- រៀបចំរបាយការណ៍ចំណាត់ថ្នាក់លទ្ធភាពសង។
- អនុវត្តការងារដោយស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ភ្នាក់ងារវាយតម្លៃលទ្ធភាពសងដែលទទួលស្គាល់ដោយ ន.ម.ក គឺក្រុមហ៊ុន ធីតាធីន អេសស៊ី អប្ស (ខេមបូឌា) ម.ក៖

<sup>52</sup> <https://www.serc.gov.kh/khmer/m69.php?pn=6> (ចូលទស្សនាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤)

| និមិត្តសញ្ញា                                                                      | នាមករណ៍ក្រុមហ៊ុន                                                                           | អាសយដ្ឋាន និងលេខទំនាក់ទំនង                                                                                                                                                                                                                                                                   |
|-----------------------------------------------------------------------------------|--------------------------------------------------------------------------------------------|----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|  | <p>ធីតា អេសស៊ី អហ្វ ឮ</p> <p>(ខេមបូឌា) ម.ក</p> <p>Rating Agency of<br/>(Cambodia) Plc.</p> | <p>លេខ ២៤៦ (ជាន់ទី២) មហាវិថីព្រះបុន្ទ្រវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ</p> <p>ទូរស័ព្ទ : ០៩២ ២៧៣ ៧៦៨ / ០៩៦ ៦៧៨ ១៦០៨</p> <p>អ៊ីម៉ែល : <a href="mailto:info@hbsnotary.com">info@hbsnotary.com</a></p> <p>គេហទំព័រ : <a href="http://www.hbsnotary.com">www.hbsnotary.com</a></p> |

តារាងទី២.១០ - បញ្ជីឈ្មោះភ្នាក់ងារវាយតម្លៃលទ្ធភាពសង

### ២.៤.៩ ក្រុមហ៊ុនផ្តល់សេវាបកប្រែក្នុងវិស័យមូលបត្រ

ក្រុមហ៊ុនផ្តល់សេវាបកប្រែ ផ្តល់សេវាកម្មបកប្រែឯកសារពាក់ព័ន្ធនឹង IPO ឱ្យបានត្រឹមត្រូវតាមអត្ថន័យ ដើម ក្រុមហ៊ុនបកប្រែដែលទទួលបានការទទួលស្គាល់ពី ន.ម.ក.មានចំនួន ០១ ក្រុមហ៊ុនគឺ៖<sup>53</sup>

| នាមករណ៍ក្រុមហ៊ុន                                                                                                                                                                                                                                                          | អាសយដ្ឋាន និងលេខទំនាក់ទំនង                                                                                                                                                                                                                                                                                                  |
|---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| <p>១. មន្ទីរសារការី អេច ប៊ី អេស នៃព្រះរាជាណាចក្រកម្ពុជា</p> <p>H.B.S NOTARY PUBLIC OF THE KINGDOM OF CAMBODIA</p> <p>២. អ្នកទទួលខុសត្រូវលើការបកប្រែ មានចំនួន ០២ រូប៖</p> <ul style="list-style-type: none"> <li>- លោក តាន់ហ៊ាង ជាវណ្ណ</li> <li>- លោក យិន លីហួត</li> </ul> | <p>អគារ GIA ជាន់ទី៣៧ ផ្លូវសុភមង្គល កោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា</p> <p>ទូរស័ព្ទ : ០៨៥ ៥៥៥ ៧៧៧/០១៦ ៥៥៥ ៧៧៧</p> <p>អ៊ីម៉ែល : <a href="mailto:info@hbsnotary.com">info@hbsnotary.com</a></p> <p>គេហទំព័រ : <a href="http://www.hbsnotary.com">www.hbsnotary.com</a></p> |

តារាងទី២.១១ - បញ្ជីឈ្មោះក្រុមហ៊ុនផ្តល់សេវាបកប្រែក្នុងវិស័យមូលបត្រ

### ២.៤.១០ ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល

ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ការពារផលប្រយោជន៍របស់ម្ចាស់មូលបត្របំណុល តាមដានទ្រព្យធានា តាមដានការអនុវត្តកិច្ចខណ្ឌនៃមូលបត្របំណុល ដែលបានបោះផ្សាយលក់ (Terms and Conditions) និងកិច្ចព្រមព្រៀងភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ដោះស្រាយការទាមទាររបស់ម្ចាស់មូលបត្រ

<sup>53</sup> <https://www.serc.gov.kh/khmer/m55.php?pn=6> (ចូលទស្សនាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤)

បំណុល ធានាថាមូលបត្របំណុលដែលបានធ្វើបដិវត្តន៍ ឬទូទាត់សងត្រូវធ្វើឡើងដោយអនុលោមតាម លក្ខខណ្ឌនៃមូលបត្របំណុលដែលបានបោះផ្សាយលក់។

ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ដែលទទួលស្គាល់ពី ន.ម.ក មាន៖<sup>54</sup>

| និមិត្តសញ្ញា                                                                        | នាមករណ៍ក្រុមហ៊ុន                                         | អាសយដ្ឋាន និងលេខទំនាក់ទំនង                                                                                                                                                                                                                                                                                                                                                                                               |
|-------------------------------------------------------------------------------------|----------------------------------------------------------|--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|    | អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី<br>ACLEDA Securities Plc  | នៅជាន់ទី៥ អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់<br>ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ<br>ទូរស័ព្ទ : ០២៣ ៧២៣ ៣៨៨<br>ទូរសារ : ០២៣ ៧២៣ ៣៧៧<br>អ៊ីម៉ែល: <a href="mailto:info@acledasecurities.com.kh">info@acledasecurities.com.kh</a><br><a href="mailto:acs.admin@acledasecurities.com.kh">acs.admin@acledasecurities.com.kh</a><br>គេហទំព័រ : <a href="http://www.acledasecurities.com.kh">www.acledasecurities.com.kh</a> |
|  | កាណា ស៊ីឃ្យូរីធី អិលធីឌី<br>Cana Securities Ltd.         | វិមានកាណាឌីយ៉ា ជាន់ទី ១៥ លេខ ៣១៥ ផ្លូវព្រះអង្គ<br>ខ្នង កែងមហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូន<br>ពេញ រាជធានីភ្នំពេញ<br>ទូរស័ព្ទ: ០២៣ ៩៩៩ ៨៨៧/ ០២៣ ៨៦៨ ២២២<br>ទូរសារ : ០២៣ ៩៩០ ៦៨៦<br>អ៊ីម៉ែល : <a href="mailto:info@canasecurities.com.kh">info@canasecurities.com.kh</a><br>គេហទំព័រ: <a href="http://www.canasecurities.com.kh">www.canasecurities.com.kh</a>                                                  |
|  | ធនាគារ វីង (ខេមបូឌា) ម.ក<br>Wing Bank (Cambodia)<br>PLC. | អគារលេខ ៧២១ មហាវិថីព្រះមុនីវង្ស សង្កាត់បឹង<br>កេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ<br>ព្រះរាជាណាចក្រកម្ពុជា។<br>ទូរស័ព្ទ : ០២៣ ៩៩៩ ៩៨៩/០៧៧ ៩៨៨ ៦៨៥<br>អ៊ីម៉ែល : <a href="mailto:carecentre@wingbank.com.kh">carecentre@wingbank.com.kh</a><br>គេហទំព័រ : <a href="http://www.wingbank.com.kh">www.wingbank.com.kh</a>                                                                                                    |

តារាងទី២.១២ - បញ្ជីឈ្មោះភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល

<sup>54</sup> <https://www.serc.gov.kh/khmer/m66.php?pn=6> (ចូលទស្សនាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤)

## ២.៤.១១ ភ្នាក់ងាររក្សាសុវត្ថិភាព

ភ្នាក់ងាររក្សាសុវត្ថិភាព ផ្តល់សេវាកម្មដូចខាងក្រោម៖

- ថែរក្សាសុវត្ថិភាពទ្រព្យរបស់អតិថិជន ដូចជា មូលបត្រ សាច់ប្រាក់ និងទ្រព្យដទៃទៀត។
- ដាក់បញ្ជាទិញ-លក់មូលបត្រតាមការបញ្ជាពីអតិថិជន។
- គ្រប់គ្រង និងត្រួតពិនិត្យប្រតិបត្តិការសាច់ប្រាក់ មូលបត្រ និងទ្រព្យដទៃទៀតដែលទទួលបានពីបុគ្គលពាក់ព័ន្ធអតិថិជន ដើម្បីធានាថាប្រតិបត្តិការរបស់អតិថិជន ត្រូវបានកត់ត្រាយ៉ាងត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។
- ធ្វើការគណនាទ្រព្យសកម្មសុទ្ធ និងធ្វើការកត់ត្រាទ្រព្យរបស់ អតិថិជន តាមតម្លៃទីផ្សារ ព្រមទាំងរាយការណ៍ជូនអតិថិជន។
- ការងារពាក់ព័ន្ធអត្ថប្រយោជន៍អតិថិជន និងសេវាផ្សេងៗទៀត ដែលទទួលបានការអនុញ្ញាតពី ន.ម.ក.។

ភ្នាក់ងាររក្សាសុវត្ថិភាពដែលទទួលបានការទទួលស្គាល់ពី ន.ម.ក. គឺ ធនាគារអេស៊ីលីដា ភីអិលស៊ី<sup>55</sup>

| នាមករណ៍ក្រុមហ៊ុន                                                                                                                            | អាសយដ្ឋាន និងលេខទំនាក់ទំនង                                                                                                                                                                                                                                                                                   |
|---------------------------------------------------------------------------------------------------------------------------------------------|--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|  <p>ធនាគារ អេស៊ីលីដា ភីអិលស៊ី</p> <p>Acleda Bank Plc</p> | <p>អាគារលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ</p> <p>ទូរសព្ទ : ០២៣ ៩៩៨ ៧៧៧ / ០២៣ ៤៣០ ៩៩៩</p> <p>អ៊ីម៉ែល : <a href="mailto:acledabank@acledabank.com.kh">acledabank@acledabank.com.kh</a></p> <p>គេហទំព័រ : <a href="http://www.acledabank.com.kh">www.acledabank.com.kh</a></p> |

តារាងទី២.១៣ - បញ្ជីឈ្មោះអំពីភ្នាក់ងាររក្សាសុវត្ថិភាព

<sup>55</sup> <https://www.serc.gov.kh/khmer/m68.php?pn=6> (ចូលទស្សនាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤)

# **ជំពូកទី៣**

**វិធានចុះបញ្ជី និងការបោះឆ្នោត  
មូលបត្របំណុលជាសាធារណៈ**



**ជំពូកទី៣**

**វិធានចុះបញ្ជី និងការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ**

**៣.១ ដំណើរការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ**

**៣.១.១ លក្ខខណ្ឌនៃការធ្វើសំណើលក់មូលបត្របំណុលជាសាធារណៈ**

ចំពោះការបោះផ្សាយលក់មូលបត្រ គ្មានបុគ្គលណាមួយបោះផ្សាយ និងលក់មូលបត្រជាសាធារណៈបានទេ លើកលែងតែបុគ្គលនោះទទួលបានការអនុញ្ញាតពី **ន.ម.ក.** ដោយអនុលោមតាមច្បាប់ និងលក្ខខណ្ឌផ្សេងៗដែលកំណត់ដោយ **ន.ម.ក.** ។ បុគ្គល ឬក្រុមហ៊ុនទាំងឡាយណា ដែលមានបំណងបោះផ្សាយលក់មូលបត្រជាសាធារណៈ ត្រូវរៀបចំឯកសារបាយការណ៍ក្រុមហ៊ុនដែលបានតម្រូវតាមលក្ខខណ្ឌ និងបង់ថ្លៃសេវានៃការដាក់ពាក្យស្នើសុំដែលកំណត់ ឡើងស្របតាមច្បាប់នេះច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រមហាជន។<sup>56</sup>

**៣.១.១.១ មុននឹងបោះផ្សាយលក់មូលបត្របំណុលបាន**

សំណើសុំបោះផ្សាយលក់មូលបត្រ ធ្វើឡើងដោយគោរពតាមលក្ខខណ្ឌខាងក្រោម៖

១. មូលបត្រដែលធ្វើសំណើលក់នោះ ត្រូវបោះផ្សាយដោយក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតដែលបានចុះបញ្ជីពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬដោយនីតិបុគ្គលប្រតិស្រុត ដែលត្រូវបានកំណត់ស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។

២. រាល់លក្ខខណ្ឌនៃការស្នើសុំលក់ និងឯកសារផ្តល់ព័ត៌មាន ដែលត្រូវបំពេញតាមលក្ខខណ្ឌនៃច្បាប់នេះ និងលក្ខខណ្ឌដទៃទៀត ដែលត្រូវបានកំណត់ស្របតាមច្បាប់នេះ ត្រូវតែទទួលបានការអនុញ្ញាតជាមុនពីអគ្គនាយកនៃ **ន.ម.ក.** លើកលែងតែការដាក់លក់នោះ គឺជាការដាក់លក់មូលបត្រអញ្ញត្តកម្ម ដូចមានចែងក្នុងអនុក្រឹត្យស្តីពីការបោះផ្សាយលក់មូលបត្រ។ ចំពោះឯកសារផ្តល់ព័ត៌មានត្រូវតែចុះបញ្ជីនៅ **ន.ម.ក.** ។

**៣.១.១.២ សំណើលក់មូលបត្របំណុល**

មូលបត្របំណុលដែលត្រូវធ្វើសំណើលក់បាន សំដៅដល់សញ្ញាបណ្ណសាជីវកម្ម ដែលរួមមានសញ្ញាបណ្ណធម្មតា សញ្ញាបណ្ណមានវត្ថុធានា និងសញ្ញាបណ្ណមានបុគ្គលធានា ដែលរួមមាន៖

<sup>56</sup> ច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រមហាជន លេខ នស/ រកម/ ១០០៧/ ០២៨ ចុះថ្ងៃទី១៩ តុលា ២០០៧ មាត្រា១២

១. សញ្ញាបណ្ណធម្មតា ( Plain Bond) សំដៅដល់សញ្ញាបណ្ណដែលមានអត្រាគូប៉ុងថេរ មានកំណត់ឥណប្រតិទានជាមុន នៅកាលបរិច្ឆេទបោះផ្សាយ មិនមានការលើកកម្ពស់ (Enhancement) និង/ឬលក្ខណៈបន្ថែមដូចជាសិទ្ធិទិញត្រលប់ (Call Option) ឬ សិទ្ធិលក់ (Put Option) និងមិនមានការធានា។

២. សញ្ញាបណ្ណមានបុគ្គលធានា (Guaranteed Bond) សំដៅដល់សញ្ញាបណ្ណដែលផ្តល់ការធានាថាការប្រាក់ និងប្រាក់ដើម នឹងត្រូវបានទូទាត់សងដោយភាគីទីបី ដែលជានីតិបុគ្គល ករណីដែលបុគ្គលបោះផ្សាយមិនមានលទ្ធភាពសងបំណុល (Default) ដោយមូលហេតុដូចជាអសាធារណៈ ឬក្ស័យធន។

៣. សញ្ញាបណ្ណមានវត្ថុធានា (Secured Bond) សំដៅដល់សញ្ញាបណ្ណដែលមានដាក់ទ្រព្យសកម្មជាវត្ថុធានា លើកលែងតែមូលបត្របំណុលដែលមានទ្រព្យធានា (Asset Backed Securities) ដែលត្រូវកំណត់នៅក្នុងបទប្បញ្ញត្តិដោយឡែក។

ចំណែកដំណើរការសញ្ញាបណ្ណសាជីវកម្មប្រភេទផ្សេងទៀត ដូចជា សញ្ញាបណ្ណបរិវត្ត និងសញ្ញាបណ្ណដទៃទៀតជាដើម ត្រូវអនុវត្តតាមលក្ខខណ្ឌផ្សេងទៀត ក្នុងបទប្បញ្ញត្តិដោយឡែក និងត្រូវមានការអនុញ្ញាតជាមុនពីអគ្គនាយកនៃ **ន.ម.ក.។**

មូលបត្របំណុលផ្សេងទៀតត្រូវកំណត់នៅក្នុងបទប្បញ្ញត្តិដោយឡែក។

មូលបត្របំណុលដែលត្រូវធ្វើសំណើលក់ត្រូវមាន៖<sup>57</sup>

១. អត្តសញ្ញាណរបស់បុគ្គលបោះផ្សាយ។

២. តម្លៃចារឹក។

៣. អត្រាគូប៉ុង ឬមិនមានអត្រាគូប៉ុងក្នុងករណីមូលបត្របំណុលបោះផ្សាយលក់ក្នុងតម្លៃអប្បបរមា។

៤. កាលបរិច្ឆេទនៃការបោះផ្សាយលក់មូលបត្របំណុល។

៥. ឥណប្រតិទាន។

**៣.១.២ លក្ខខណ្ឌតម្រូវសម្រាប់ការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ**

ដើម្បីបោះផ្សាយលក់មូលបត្រជាសាធារណៈបាន បុគ្គលត្រូវដាក់ពាក្យស្នើសុំដោយត្រូវបំពេញនូវលក្ខខណ្ឌដូចខាងក្រោម៖<sup>58</sup>

<sup>57</sup> ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ០០៩/១៧ គ.ម.ក /ប្រ.ក. ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប្រការ៣ និងប្រការ៤

<sup>58</sup> ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ០០៩/១៧ គ.ម.ក /ប្រ.ក. ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប្រការ៧

**៣.១.២.១ លក្ខខណ្ឌតម្រូវសម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណបណ្ឌិត**

បុគ្គលដាក់ពាក្យស្នើសុំត្រូវបំពេញនូវលក្ខខណ្ឌដូចខាងក្រោម៖

១. ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលប្រតិស្រុត។

២. មានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ពាក់ព័ន្ធនឹងការបោះផ្សាយលក់មូលបត្របំណុល ជាសាធារណៈ ទៅតាមការសម្រេចចិត្តរបស់មហាសន្និបាតភាគហ៊ុនិក។

៣. មានរបាយការណ៍ហិរញ្ញវត្ថុប្រតិស្រុត និង/ឬរបាយការណ៍ហិរញ្ញប្រតិស្រុតរួម រយៈពេល ២ឆ្នាំនៃឆ្នាំសារពើពន្ធចុងក្រោយ ដែលត្រូវធ្វើសវនកម្មស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ករណីបុគ្គលដាក់ពាក្យស្នើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ នៅក្រោយរយៈពេល ៤៥ថ្ងៃ បន្ទាប់ពីដំណាច់ត្រីមាស បុគ្គលដាក់ពាក្យស្នើសុំនោះត្រូវផ្តល់របាយការណ៍ហិរញ្ញវត្ថុក្នុងគ្រា។

៤. មានកម្រិតអភិបាលកិច្ចសាជីវកម្មរឹងមាំ ដោយមានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់

៥. ទទួលបានការធ្វើចំណាត់ថ្នាក់លទ្ធភាពសងពីភ្នាក់ងារវាយតម្លៃលទ្ធភាពសង ដែលទទួលបានការទទួលស្គាល់ពី **ន.ម.ក.**។

៦. ទទួលបានការបញ្ជាក់ជាមុនអំពីការពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល និងការដាក់តម្លៃមូលបត្របំណុលពីទីផ្សារមូលបត្រប្រតិស្រុត។

**៣.១.២.២ លក្ខខណ្ឌតម្រូវសម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណមានវត្តមាន**

ករណីការបោះផ្សាយលក់សញ្ញាបណ្ណមានវត្តមាន បុគ្គលដាក់ពាក្យស្នើសុំត្រូវបំពេញនូវលក្ខខណ្ឌដូចខាងក្រោម៖

១. បំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី ៣.១.២.១.។

២. មានវត្តមាន ដែលត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

- មានវិញ្ញាបនបត្របញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលបញ្ជាក់ថាវត្តមាននោះមិនជាប់ប្រាតិភាគណាមួយឡើយ។

- ករណីវត្តមានជាអចលនវត្ថុ ឬសិទ្ធិជួលអចិន្ត្រៃយ៍ តម្លៃនៃវត្តមាននោះត្រូវវាយតម្លៃដោយក្រុមហ៊ុនវាយតម្លៃដែលទទួលបានការទទួលស្គាល់ពី **គ.ម.ក.**។

៣. ចំនួនទឹកប្រាក់ដែលបានមកពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ត្រូវមានតម្លៃអតិបរមាស្មើនឹង ៧០ភាគរយ នៃតម្លៃវត្តមាន គិតត្រឹមថ្ងៃដាក់ពាក្យស្នើសុំ។

**៣.១.២.៣ លក្ខខណ្ឌតម្រូវសម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណមានបុគ្គលធានា**

ករណីការបោះផ្សាយលក់សញ្ញាបណ្ណមានបុគ្គលធានា បុគ្គលដាក់ពាក្យស្នើសុំត្រូវបំពេញនូវ លក្ខខណ្ឌដូចខាងក្រោម៖

១. បំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី ៣.១.២.១. លើកលែងតែចំណុចទី៥។

២. ត្រូវមានបុគ្គលធានាដែលទទួលបានការទទួលស្គាល់ពី គ.ម.ក. ហើយបុគ្គលធានានោះ ត្រូវធ្វើចំណាត់ថ្នាក់លទ្ធភាពសងពីភ្នាក់ងារវាយតម្លៃលទ្ធភាពសង ដែលទទួលបានការទទួលស្គាល់ពី គ.ម.ក.។

**៣.១.៣ ឯកសារប្រើសម្រាប់ស្នើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ**

បុគ្គលដាក់ពាក្យស្នើសុំត្រូវបំពេញនូវឯកសារ ដូចមានចំណុចខាងក្រោម៖<sup>59</sup>

១. ពាក្យស្នើសុំបំពេញតាមទម្រង់កំណត់ដោយ គ.ម.ក. ។

២. ឯកសារផ្តល់ព័ត៌មានតាមការកំណត់របស់ គ.ម.ក. ។

៣. ឯកសារភ្ជាប់ដូចខាងក្រោម៖

ក-វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ថតចម្លងដោយមានការបញ្ជាក់ត្រឹមត្រូវ។

ខ-លក្ខន្តិកៈក្រុមហ៊ុន ថតចម្លងដោយមានការបញ្ជាក់ត្រឹមត្រូវ។

គ-សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលពាក់ព័ន្ធនឹងការបោះផ្សាយលក់មូលបត្របំណុលជា សាធារណៈ។

ឃ-លិខិតប្រគល់សិទ្ធិឱ្យអភិបាល ឬនាយកប្រតិបត្តិនៃបុគ្គលបោះផ្សាយ ដែលចុះហត្ថលេខា ដោយប្រធានក្រុមប្រឹក្សាភិបាល និងអភិបាលទាំងអស់។

ង-លិខិតបញ្ជាក់ពីធនាគារពាណិជ្ជដែលជា ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ស្តីពីការបើកគណនីដាច់ដោយឡែក សម្រាប់គោលបំណងបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ។

ច-របាយការណ៍បញ្ជាក់ពីការបំពេញកាតព្វកិច្ចតាមច្បាប់ពាក់ព័ន្ធនឹង កិច្ចការគណនេយ្យចេញ ដោយក្រុមហ៊ុនផ្តល់សេវាសវនកម្ម ដែលទទួលបានការទទួលស្គាល់ពី គ.ម.ក. ក្នុងករណីរបាយការណ៍ហិរញ្ញវត្ថុ ដូចមានចែងក្នុងចំណុចទី៣ នៃប្រការ ៦ នៃប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ត្រូវ បានធ្វើសវនកម្ម ដោយក្រុមហ៊ុនផ្តល់សេវាសវនកម្ម ដែលមិនមានការទទួលស្គាល់ពី គ.ម.ក.។

<sup>59</sup> ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ២០០៩/១៧ គ.ម.ក. /ប្រ.ក. ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប្រការ១០

ឆ-របាយការណ៍បញ្ជាក់ពីការបំពេញកាតព្វកិច្ចតាមច្បាប់ ចេញដោយក្រុមហ៊ុនមូលបត្រធ្វើអាជីវកម្មធានាទិញមូលបត្រ។

ជ-របាយការណ៍បញ្ជាក់ពីការបំពេញកាតព្វកិច្ចតាមច្បាប់ ចេញដោយមេធាវី ដែលមានគុណវុឌ្ឍិទទួលស្គាល់ពី គ.ម.ក. ។

ឈ-របាយការណ៍ចំណាត់ថ្នាក់លទ្ធភាពសង ដែលចេញដោយភ្នាក់ងារវាយតម្លៃលទ្ធភាពសង ដែលទទួលបានការទទួលស្គាល់ពី គ.ម.ក. ។

ញ-កិច្ចព្រមព្រៀងពាក់ព័ន្ធនឹងកម្ចីផ្សេងៗ ដែលមាន។

ដ- កិច្ចព្រមព្រៀងវិនិយោគចម្រុះសំខាន់ៗ ប្រសិនមាន។

ប័-កិច្ចសន្យាធានាទិញ ឬគម្រោងចុះកិច្ចសន្យាធានាទិញជាមួយក្រុមហ៊ុនធានាទិញមូលបត្រ ថតចម្លងដោយមានការបញ្ជាក់ត្រឹមត្រូវ។

ខ-កិច្ចព្រមព្រៀងជាមួយភ្នាក់ងារវាយតម្លៃលទ្ធភាពសង ថតចម្លងដោយមានការបញ្ជាក់ត្រឹមត្រូវ។

ឈ-កិច្ចព្រមព្រៀងជាមួយភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ថតចម្លងដោយមានការបញ្ជាក់ត្រឹមត្រូវ។

ណ-កិច្ចព្រមព្រៀងជាមួយភ្នាក់ងារបញ្ជីកាមូលបត្រ ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់ ថតចម្លងដោយមានការបញ្ជាក់ត្រឹមត្រូវ។

ត-ឯកសារបញ្ជាក់លេខអត្តសញ្ញាណសារពើពន្ធ និងឯកសារបញ្ជាក់ពីការបំពេញកាតព្វកិច្ចបង់ពន្ធ។

ថ- ករណីបុគ្គលដាក់ពាក្យស្នើសុំបោះផ្សាយលក់សញ្ញាបណ្ណមានវត្តធានា បុគ្គលនោះត្រូវ ភ្ជាប់នូវឯកសារបន្ថែមដូចខាងក្រោម៖

ថ.១-ភ័ស្តុតាងអំពីវត្តធានា។

ថ.២-វិញ្ញាបនបត្របញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលបញ្ជាក់ថាវត្តធានានោះមិនជាប់ប្រាតិភោគណាមួយឡើយ។

ថ.៣-របាយការណ៍ស្តីពីការវាយតម្លៃទ្រព្យសកម្ម ដែលចេញដោយក្រុមហ៊ុនវាយតម្លៃដែលទទួលបានការទទួលស្គាល់ពី គ.ម.ក.។

ទ- ករណីបុគ្គលដាក់ពាក្យស្នើសុំបោះផ្សាយលក់សញ្ញាបណ្ណមានបុគ្គលធានា បុគ្គលនោះត្រូវភ្ជាប់នូវឯកសារបន្ថែមដូចខាងក្រោម៖

ទ.១-របាយការណ៍ចំណាត់ថ្នាក់លទ្ធភាពសងលើបុគ្គលធានា ដែលចេញដោយ ភ្នាក់ងារវាយតម្លៃលទ្ធភាពសងដែលទទួលបានការទទួលស្គាល់ពី គ.ម.ក. លើកលែងតែមានការកំណត់ផ្សេងពីនេះដោយអគ្គនាយកនៃ គ.ម.ក.។

ទ. ២- កិច្ចព្រមព្រៀងជាមួយបុគ្គលធានា។

ឆ- ឯកសារផ្សេងទៀតដែលតម្រូវដោយអគ្គនាយកនៃ គ.ម.ក. ។

**៣.១.៤ ការដាក់ពាក្យស្នើសុំធ្វើការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ**

បុគ្គលដែលមានបំណងបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ត្រូវដាក់ពាក្យស្នើសុំការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ ដើម្បីស្នើសុំការអនុញ្ញាតលើសំណើបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ និងចុះបញ្ជីឯកសារផ្តល់ព័ត៌មាន។

ឯកសារផ្តល់ព័ត៌មានត្រូវមានយ៉ាងហោចណាស់នូវព័ត៌មានពីប្រការ១២ ដល់ប្រការ២២ នៃប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ។ ឯកសារផ្តល់ព័ត៌មានត្រូវមានហត្ថលេខារបស់ប្រធានក្រុមប្រឹក្សាភិបាល អភិបាល នាយកប្រតិបត្តិ និងនាយកហិរញ្ញវត្ថុរបស់បុគ្គលដាក់ពាក្យស្នើសុំ។<sup>៦០</sup>

**៣.១.៥ ឯកសារផ្តល់ព័ត៌មាន**

ឯកសារផ្តល់ព័ត៌មានត្រូវមានមាតិកាអប្បបរមាដូចខាងក្រោម<sup>៦១</sup>៖

១. សេចក្តីជូនដំណឹងចំពោះវិនិយោគិន។
២. គម្រោងពេលវេលាពីដំណើរការបោះផ្សាយ។
៣. អត្តសញ្ញាណនៃបុគ្គលពាក់ព័ន្ធនឹងការរៀបចំឯកសារផ្តល់ព័ត៌មាន។
៤. និយមន័យ អក្សរកាត់ និងពាក្យបច្ចេកទេស។
៥. សេចក្តីសង្ខេបឯកសារផ្តល់ព័ត៌មាន។
៦. ព័ត៌មានស្តីពីសំណើបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ។

<sup>៦០</sup> ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ០០៩/១៧ គ.ម.ក /ប្រ.ក. ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប្រការ១១

<sup>៦១</sup> ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ០០៩/១៧ គ.ម.ក /ប្រ.ក. ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប្រការ១២

៧. ព័ត៌មានស្តីពីការប្រើប្រាស់សាច់ប្រាក់ដែលបានមកពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ។
៨. ព័ត៌មានទូទៅរបស់បុគ្គលដាក់ពាក្យស្នើសុំ។
៩. ព័ត៌មានស្តីពីប្រតិបត្តិការ ដោយរួមបញ្ចូលទាំងយុទ្ធសាស្ត្រ និងផែនការធុរកិច្ច។
១០. ព័ត៌មានស្តីពីកត្តាហានិភ័យ។
១១. ព័ត៌មានស្តីពីអភិបាលកិច្ចសាជីវកម្ម។
១២. ព័ត៌មានស្តីពីទំនាក់ទំនង និងប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ។
១៣. ព័ត៌មានហិរញ្ញវត្ថុ និង/ ឬព័ត៌មានហិរញ្ញវត្ថុរួម។
១៤. ការពិនិត្យឡើងវិញ និងការព្យាករណ៍លើប្រតិបត្តិការ និងហិរញ្ញវត្ថុ។
១៥. ព័ត៌មានផ្សេងៗ។
១៦. ឧបសម្ព័ន្ធ។

ឯកសារផ្តល់ព័ត៌មានត្រូវមានសេចក្តីបញ្ជាក់ថា “ព័ត៌មានដែលមាននៅក្នុងឯកសារផ្តល់ព័ត៌មានត្រូវស្ថិតនៅក្រោមការទទួលខុសត្រូវរបស់បុគ្គលដាក់ពាក្យស្នើសុំ និងបុគ្គលពាក់ព័ន្ធក្នុងការរៀបចំឯកសារផ្តល់ព័ត៌មាននេះ”។

ចំពោះព័ត៌មានដែលមាននៅក្នុងឯកសារផ្តល់ព័ត៌មានត្រូវបានលម្អិតនូវចំណុចសំខាន់ៗមួយចំនួន ដូចជា៖

**៣.១.៥.១ ព័ត៌មានស្តីពីសំណើបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ**

ឯកសារផ្តល់ព័ត៌មានត្រូវមានព័ត៌មានស្តីពីសំណើបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈដូចខាងក្រោម៖<sup>62</sup>

១. ការពិពណ៌នាអំពីមូលបត្របំណុលដែលធ្វើសំណើលក់ ដោយបញ្ជាក់អំពីសិទ្ធិ និងលក្ខខណ្ឌដែលភ្ជាប់នឹងមូលបត្របំណុលដែលបោះផ្សាយលក់។
២. លក្ខខណ្ឌនៃមូលបត្របំណុល (Terms and Conditions)។
៣. ថ្លៃ និងអត្រាគូប៉ុង នៃមូលបត្របំណុលដែលធ្វើសំណើលក់។
៤. វិធីសាស្ត្រក្នុងការកំណត់ថ្លៃមូលបត្របំណុល។
៥. ផែនការបែងចែកមូលបត្របំណុល។

<sup>62</sup> ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ០០៩/១៧ គ.ម.ក /ប្រ.ក. ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប្រការ១៤

- ៦. ចំណាយពាក់ព័ន្ធនឹងការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ។
- ៧. ការតែងតាំង សិទ្ធិអំណាច និងកាតព្វកិច្ច របស់ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល។
- ៨. លក្ខខណ្ឌក្នុងការដកភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល។
- ៩. កិច្ចប្រជុំម្ចាស់មូលបត្របំណុល។
- ១០. នីតិវិធី កាលបរិច្ឆេទ និងទីកន្លែង សម្រាប់ការទូទាត់គូប៉ង និងប្រាក់ដើមនៃមូលបត្របំណុល។
- ១១. ព្រឹត្តិការណ៍ដែលនាំឱ្យមានការខកខានមិនបានទូទាត់សងមូលបត្របំណុល។
- ១២. ព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងកិច្ចសន្យាធានាទិញ ឬគម្រោងចុះកិច្ចសន្យាធានាទិញ ជាមួយក្រុមហ៊ុនធានាទិញមូលបត្រ។
- ១៣. ការធ្វើចំណាត់ថ្នាក់លទ្ធភាពសង។
- ១៤. ព័ត៌មានផ្សេងទៀតដែលកំណត់ដោយអគ្គនាយកនៃ គ.ម.ក.។
- ករណីសំណើបោះផ្សាយលក់សញ្ញាបណ្ណមានវត្តមាន ត្រូវមានព័ត៌មានបន្ថែមដូចខាងក្រោម៖
  - ១. ទ្រព្យដែលប្រើសម្រាប់ដាក់ជាវត្ថុធានា។
  - ២. ព័ត៌មានស្តីពីការធានា ដែលរួមមាន លក្ខណៈ និងលក្ខខណ្ឌនៃការធានា។
- ករណីសំណើបោះផ្សាយលក់សញ្ញាបណ្ណមានបុគ្គលធានា ត្រូវមានព័ត៌មានបន្ថែមដូចខាងក្រោម៖
  - ១. ព័ត៌មានស្តីពីបុគ្គលធានា។
  - ២. ព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងជាមួយបុគ្គលធានា។
  - ៣. ការធ្វើចំណាត់ថ្នាក់លទ្ធភាពសងលើបុគ្គលធានា។

**៣.១.៥.២ ព័ត៌មានស្តីពីការប្រើប្រាស់សាច់ប្រាក់ដែលបានមកពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ**

ឯកសារផ្តល់ព័ត៌មាន ត្រូវបង្ហាញពីការប្រើប្រាស់សាច់ប្រាក់ដែលបានមកពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ដោយបញ្ជាក់ឱ្យបានច្បាស់លាស់ពីចំនួនទឹកប្រាក់ដែលត្រូវប្រើប្រាស់សម្រាប់គោលដៅនីមួយៗ។

ឯកសារផ្តល់ព័ត៌មានត្រូវបង្ហាញពីដំណាក់កាលនានានៃការអនុវត្ត និងការប្រើប្រាស់សាច់ប្រាក់ដែលទទួលបានពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ។ ប្រសិនបើសាច់ប្រាក់ដែលបានមកពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ត្រូវប្រើប្រាស់សម្រាប់ការធានាការចំណាយពាក់ព័ន្ធ នឹង



សកម្មភាពតាមកិច្ចសន្យាណាមួយរបស់បុគ្គលដាក់ពាក្យស្នើសុំឯកសារផ្តល់ព័ត៌មាន ត្រូវបង្ហាញពីរយៈពេល សុពលភាពនៃកិច្ចសន្យាទាំងនោះ។

ករណីសំណើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈពាក់ព័ន្ធនឹងផែនការវិនិយោគ ឯកសារ ផ្តល់ព័ត៌មានត្រូវបង្ហាញពីផែនការវិនិយោគនោះ។ ករណីមានផែនការវិនិយោគលើសពី ១ (មួយ) ផែនការ នីមួយៗត្រូវបង្ហាញជាប់ពីគ្នា ជាទម្រង់ពេញលេញក្នុងឯកសារផ្តល់ព័ត៌មាន។<sup>63</sup>

**៣.១.៥.៣ ព័ត៌មានស្តីពីបុគ្គលដាក់ពាក្យស្នើសុំ**

ឯកសារផ្តល់ព័ត៌មានត្រូវបង្ហាញព័ត៌មានស្តីពីបុគ្គលដាក់ពាក្យស្នើសុំដូចជា<sup>64</sup>៖

១. ប្រវត្តិ និងការវិវត្តន៍។
២. យុទ្ធសាស្ត្រ និងផែនការអាជីវកម្ម។
៣. ព័ត៌មានស្តីពីធុរកិច្ច។
៤. ទិដ្ឋភាពទូទៅក្នុងវិស័យ។
៥. សម្ព័ន្ធភាពបុគ្គលបោះផ្សាយ។
៦. ព័ត៌មានពាក់ព័ន្ធនឹងទ្រព្យសកម្មរយៈពេលវែងរបស់បុគ្គលបោះផ្សាយ។
៧. ព័ត៌មានស្តីពីកាតព្វកិច្ចពន្ធ។

**៣.១.៥.៤ ព័ត៌មានស្តីពីកត្តាហានិភ័យ**

ឯកសារផ្តល់ព័ត៌មាន ត្រូវបង្ហាញព័ត៌មានស្តីពីកត្តាហានិភ័យទាំងឡាយណា ដែលពាក់ព័ន្ធនឹងធុរកិច្ច របស់បុគ្គលដាក់ពាក្យស្នើសុំ ដោយរាប់បញ្ចូលទាំងហានិភ័យ ដែលកើតឡើងពីសកម្មភាពប្រតិបត្តិការ ហានិភ័យ នៃវិស័យរបស់ធុរកិច្ច ព្រមទាំងឥទ្ធិពលដោយផ្ទាល់ ឬប្រយោលនៃហានិភ័យទាំងនេះទៅលើស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលប្រតិបត្តិការធុរកិច្ច និងការវិនិយោគរបស់បុគ្គលដាក់ពាក្យស្នើសុំ។

ឯកសារផ្តល់ព័ត៌មានត្រូវបង្ហាញពីការវិភាគកត្តាហានិភ័យ និងទស្សនៈរបស់អ្នកគ្រប់គ្រង ព្រមទាំង វិធានការទប់ទល់ទៅនឹងកត្តាហានិភ័យទាំងនោះ។<sup>65</sup>

<sup>63</sup> ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ០០៩/១៧ គ.ម.ក /ប្រ.ក. ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប្រការ១៥

<sup>64</sup> ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ០០៩/១៧ គ.ម.ក /ប្រ.ក. ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប្រការ១៦

<sup>65</sup> ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ០០៩/១៧ គ.ម.ក /ប្រ.ក. ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប្រការ១៧

**៣.១.៥.៥ ព័ត៌មានស្តីពីអភិបាលកិច្ចសាជីវកម្ម**

ឯកសារផ្តល់ព័ត៌មានត្រូវមានព័ត៌មានអំពីអភិបាលកិច្ចសាជីវកម្មដូចខាងក្រោម៖<sup>៦៦</sup>

១. ព័ត៌មានស្តីពីភាគហ៊ុននិក។
២. ព័ត៌មានស្តីពីអភិបាល បុគ្គលិកជាន់ខ្ពស់ លេខាធិការក្រុមហ៊ុន និងបុគ្គលិកជាន់ខ្ពស់ទទួលបន្ទុកផ្តល់ព័ត៌មាន។
៣. ព័ត៌មានស្តីពីក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការរបស់ក្រុមប្រឹក្សាភិបាល។
៤. ព័ត៌មានស្តីពីការជាប់ពាក់ព័ន្ធរបស់អភិបាល និងបុគ្គលិកជាន់ខ្ពស់ក្នុងដំណើរការផ្លូវច្បាប់។
៥. ព័ត៌មានស្តីពីលាភការ ឬប្រាក់បំណាច់ របស់អភិបាល និងបុគ្គលិកជាន់ខ្ពស់។
៦. ព័ត៌មានស្តីពីភាគីពាក់ព័ន្ធរបស់បុគ្គលដាក់ពាក្យស្នើសុំ។
៧. ព័ត៌មានស្តីពីលក្ខខណ្ឌអភិបាលកិច្ចផ្សេងទៀតដូចមានកំណត់ក្នុងច្បាប់ អនុក្រឹត្យ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

**៣.១.៥.៦ ព័ត៌មានស្តីពីទំនាក់ទំនង និងប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ**

ឯកសារផ្តល់ព័ត៌មានត្រូវបង្ហាញពីប្រតិបត្តិការសំខាន់ៗក្នុងរយៈពេល ២(ពីរ) ឆ្នាំចុងក្រោយ ដោយ ផ្តល់ឈ្មោះ ទំនាក់ទំនង ទំហំ និងប្រភេទ នៃផលប្រយោជន៍ដែលកើតចេញពីទំនាក់ទំនងរវាងបុគ្គលដាក់ពាក្យស្នើសុំជាមួយនឹងភាគីពាក់ព័ន្ធដូចខាងក្រោម៖<sup>៦៧</sup>

១. អភិបាល ឬបុគ្គលិកជាន់ខ្ពស់ណាមួយ។
២. ភាគហ៊ុននិកដែលកាន់កាប់ភាគហ៊ុនចាប់ពី ៥(ប្រាំ) ភាគរយឡើងទៅ។
៣. សមាជិកគ្រួសារផ្ទាល់ (រួមមានប្តី ប្រពន្ធ កូន ឪពុកម្តាយ បងប្អូនប្រុស ឬបងប្អូនស្រី) របស់បុគ្គលដែលចែងក្នុងចំណុចទី ១ និងទី២ ខាងលើ។
៤. បុគ្គលមានទំនាក់ទំនងជាមួយអភិបាលរបស់បុគ្គលដាក់ពាក្យស្នើសុំ ក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬក្រុមហ៊ុនហូលឌីងរបស់បុគ្គលដាក់ពាក្យស្នើសុំ ដែលទំនាក់ទំនងរបស់បុគ្គលទាំងនេះកើតមាននៅក្នុងប្រតិបត្តិការ ឬការចាត់ចែងណាមួយដែលបានធ្វើឡើងដោយបុគ្គលដាក់ពាក្យស្នើសុំ។

<sup>៦៦</sup> ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ០០៩/១៧ គ.ម.ក /ប្រ.ក. ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប្រការ១៨

<sup>៦៧</sup> ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ០០៩/១៧ គ.ម.ក /ប្រ.ក. ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប្រការ១៩

៥. បុគ្គលធ្លាប់ជាអភិបាល ឬបុគ្គលជាប់ពាក់ព័ន្ធជាមួយបុគ្គលធ្លាប់ជាអភិបាលរបស់បុគ្គលដាក់ពាក្យស្នើសុំ ដែលទំនាក់ទំនងកើតឡើងក្នុងក្របខ័ណ្ឌប្រតិបត្តិការរបស់បុគ្គលដាក់ពាក្យស្នើសុំ។

៦. អភិបាលដែលកាន់មុខតំណែងណាមួយនៅក្នុងសមាគម ឬអង្គការមិនស្វែងរកប្រាក់ចំណេញ ឬនៅក្នុងក្រុមហ៊ុនណាមួយផ្សេងទៀតក្រៅពីបុគ្គលដាក់ពាក្យស្នើសុំ។

៧. អភិបាលដែលទទួលបានផលប្រយោជន៍ពីបុគ្គលដាក់ពាក្យស្នើសុំ ទោះជាហិរញ្ញវត្ថុ ឬមិនមែនហិរញ្ញវត្ថុ។

- ករណីបុគ្គលដាក់ពាក្យស្នើសុំមានប្រតិបត្តិការជាមួយអភិបាល ឬភាគហ៊ុនិក ឯកសារផ្តល់ព័ត៌មាន ត្រូវបង្ហាញព័ត៌មានដូចខាងក្រោម៖

១. ឈ្មោះរបស់អភិបាល ឬភាគហ៊ុនិក។

២. ប្រភេទ និងតម្លៃ នៃទ្រព្យសកម្ម សេវាកម្ម ប្រាក់បំណាច់ ឬលាភការដែលបានទទួល ឬផ្តល់ឱ្យបុគ្គលដាក់ពាក្យស្នើសុំដោយផ្ទាល់ ឬដោយប្រយោល។

៣. ការពិពណ៌នាពីប្រតិបត្តិការ ដោយបញ្ជាក់ពីទំហំ លក្ខណៈ និងទំនាស់ផលប្រយោជន៍ ដែលអាចកើតមាន។

ប្រសិនបើបុគ្គលដាក់ពាក្យស្នើសុំបានទិញ ឬនឹងទិញចលនវត្ថុ និង/ឬ អចលនវត្ថុពីអភិបាល ឬ ភាគហ៊ុនិក ឯកសារផ្តល់ព័ត៌មានត្រូវមានបញ្ជាក់ពីវិធីសាស្ត្រនៃការកំណត់ថ្លៃ និងចំនួនទឹកប្រាក់ទូទាត់។

**៣.១.៥.៧ ព័ត៌មានហិរញ្ញវត្ថុ**

ឯកសារផ្តល់ព័ត៌មាន ត្រូវមានព័ត៌មានហិរញ្ញវត្ថុប្រវត្តិសាស្ត្រ និង/ឬព័ត៌មានហិរញ្ញវត្ថុប្រវត្តិសាស្ត្ររួមដែលបំពេញតាមទម្រង់ដែលកំណត់ដោយ **ន.ម.ក.** ហើយត្រូវភ្ជាប់របាយការណ៍ហិរញ្ញវត្ថុដែលបានរៀបចំ និងធ្វើសវនកម្មស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៅព្រះរាជាណាចក្រកម្ពុជា។<sup>៦៨</sup>

**៣.១.៥.៨ ការពិនិត្យឡើងវិញ និងការព្យាករណ៍លើប្រតិបត្តិការ និងហិរញ្ញវត្ថុ**

ឯកសារផ្តល់ព័ត៌មានត្រូវមានព័ត៌មានស្តីពីការពិនិត្យឡើងវិញ និងការព្យាករណ៍លើប្រតិបត្តិការ និងហិរញ្ញវត្ថុ ដូចខាងក្រោម<sup>៦៩</sup>៖

<sup>៦៨</sup> ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ០០៩/១៧ គ.ម.ក /ប្រ.ក. ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប្រការ២០

<sup>៦៩</sup> ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ០០៩/១៧ គ.ម.ក /ប្រ.ក. ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប្រការ២១

១. លទ្ធផលប្រតិបត្តិការ។

២. សន្ទនីយភាព និងប្រភពទុន។

៣. ព័ត៌មាននិន្នាការនិងការព្យាករណ៍ប្រាក់ចំណេញ និងលំហូរសាច់ប្រាក់សម្រាប់រយៈពេល ១ (មួយ) ឆ្នាំ។

៤. ការចាត់ចែងខ្ទង់ក្រៅតារាងតុល្យការ ប្រសិនមាន។

**៣.១.៥.៩ ឧបសម្ព័ន្ធនៃឯកសារផ្តល់ព័ត៌មាន**

ឯកសារផ្តល់ព័ត៌មានត្រូវមានភ្ជាប់មកជាមួយនូវឯកសារជាឧបសម្ព័ន្ធដូចខាងក្រោម<sup>៧០</sup>៖

១. លក្ខខណ្ឌនៃមូលបត្របំណុល។

២. ក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អភិបាល និងបុគ្គលិកជាន់ខ្ពស់។

៣. របាយការណ៍សង្ខេបស្តីពីការវាយតម្លៃទ្រព្យសកម្ម ប្រសិនមាន។

៤. របាយការណ៍សវនកម្ម ឬរបាយការណ៍បញ្ជាក់ពីការបំពេញកាតព្វកិច្ចតាមច្បាប់ពាក់ព័ន្ធនឹងកិច្ចការគណនេយ្យ ចេញដោយក្រុមហ៊ុនផ្តល់សេវាសវនកម្មដែលទទួលបានការទទួលស្គាល់ពី **ន.ម.ក. ។**

៥. របាយការណ៍សវនកម្មរបស់ក្រុមហ៊ុនផ្តល់សេវាកម្មដែលមិនទទួលបានការទទួលស្គាល់ **ន.ម.ក. ។**

៦. របាយការណ៍ហិរញ្ញវត្ថុក្នុងគ្រា ដែលត្រូវធ្វើការពិនិត្យឡើងវិញដោយសវនករឯករាជ្យ ប្រសិនមាន។

៧. របាយការណ៍សង្ខេបនៃចំណាត់ថ្នាក់លទ្ធភាពសងលើបុគ្គលបោះផ្សាយ ដែលចេញដោយភ្នាក់ងារវាយតម្លៃលទ្ធភាពសង ដែលទទួលបានការទទួលស្គាល់ពី **ន.ម.ក. ។**

៨. របាយការណ៍សង្ខេបនៃចំណាត់ថ្នាក់លទ្ធភាពសងលើបុគ្គលធានា ដែលចេញដោយភ្នាក់ងារវាយតម្លៃលទ្ធភាពសងដែលទទួលបានការទទួលស្គាល់ពី **ន.ម.ក.** ករណីសំណើបោះផ្សាយលក់សញ្ញាបណ្ណមានបុគ្គលធានា។

៩. សេចក្តីថ្លែងរបស់បុគ្គល ដាក់ពាក្យស្នើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ដែលបញ្ជាក់ពីភាពត្រឹមត្រូវ និងពីការគោរពតាមច្បាប់បទប្បញ្ញត្តិជាធរមាននៃឯកសារនិងព័ត៌មានដែលបានផ្តល់ជូន **ន.ម.ក.។**

១០. លិខិតយល់ព្រមធ្វើការផ្សព្វផ្សាយសេចក្តីថ្លែង ឬរបាយការណ៍របស់អ្នកជំនាញក្នុងឯកសារផ្តល់ព័ត៌មាន ប្រសិនមាន។

<sup>៧០</sup> ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ០០៩/១៧ គ.ម.ក /ប្រ.ក. ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប្រការ២២

**៣.១.៦ ការអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មាន និងកម្រៃសេវា**

**៣.១.៦.១ ការអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មាន**

បុគ្គលដាក់ពាក្យស្នើសុំដែលទទួលបានការអនុញ្ញាត និងចុះបញ្ជីជាគោលការណ៍លើឯកសារផ្តល់ព័ត៌មាន អាចទទួលបានការអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានពីអគ្គនាយកនៃ **ន.ម.ក.** បន្ទាប់ពី៖<sup>71</sup>

១. បានរៀបចំលក្ខខណ្ឌនៃសំណើលក់ រួមទាំងការកំណត់ថ្លៃលក់មូលបត្របំណុល ដែលការកំណត់ថ្លៃលក់មូលបត្របំណុលនេះទទួលបានការបញ្ជាក់ពីទីផ្សារមូលបត្រប្រតិបត្តិ

២. បានទទួលការអនុញ្ញាតលើលក្ខខណ្ឌនៃសំណើលក់មូលបត្របំណុលជាសាធារណៈពីអគ្គនាយកនៃ **ន.ម.ក.** ។

**៣.១.៦.២. កម្រៃសេវាក្នុងការចុះបញ្ជីឯកសារផ្តល់ព័ត៌មាន**

**ក. ថ្លៃពាក្យស្នើសុំ និងសោហ៊ុយសិក្សាសំណុំឯកសារចុះបញ្ជីឯកសារផ្តល់ព័ត៌មាន**

បុគ្គលដាក់ពាក្យស្នើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ត្រូវបង់ថ្លៃពាក្យស្នើសុំ និងសោហ៊ុយសិក្សាសំណុំឯកសារចុះបញ្ជីឯកសារផ្តល់ព័ត៌មាននៅពេលដាក់ពាក្យស្នើសុំឱ្យ **ន.ម.ក.** ដូចខាងក្រោម<sup>72</sup>៖

១. ជាប្រាក់ចំនួន ១២.០០០.០០០ (ដប់ពីរលាន) រៀល ករណីសំណើបោះផ្សាយលក់មូលបត្របំណុលថ្មីជាសាធារណៈ។

២. ជាប្រាក់ចំនួន ៨.០០០.០០០ (ប្រាំបីលាន) រៀល ករណីសំណើបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈបន្ថែម។

**ខ. សោហ៊ុយសិក្សាសំណុំឯកសារចុះបញ្ជីឯកសារផ្តល់ព័ត៌មានបន្ថែម និង/ ឬឯកសារផ្តល់ព័ត៌មានជំនួស**

បុគ្គលដាក់ពាក្យស្នើសុំចុះបញ្ជីឯកសារផ្តល់ព័ត៌មានបន្ថែម និង/ ឬ ឯកសារផ្តល់ព័ត៌មានជំនួស ត្រូវបង់សោហ៊ុយសិក្សាសំណុំឯកសារចុះបញ្ជីឯកសារផ្តល់ព័ត៌មានបន្ថែម និង/ឬ ឯកសារផ្តល់ព័ត៌មានជំនួស នៅពេលដាក់ពាក្យស្នើសុំឱ្យ **ន.ម.ក.** ដូចខាងក្រោម<sup>73</sup>៖

<sup>71</sup> ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ០០៩/១៧ គ.ម.ក /ប្រ.ក. ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប្រការ២៨

<sup>72</sup> ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ០០៩/១៧ គ.ម.ក /ប្រ.ក. ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប្រការ៤២

<sup>73</sup> ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ០០៩/១៧ គ.ម.ក /ប្រ.ក. ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប្រការ៤៣

១. ជាប្រាក់ចំនួន ១.២០០.០០០ (មួយលានពីរសែន) រៀល ករណីសំណើបោះផ្សាយលក់មូលបត្របំណុលថ្មីជាសាធារណៈ។

២. ជាប្រាក់ចំនួន ៨០០.០០០ (ប្រាំបីសែន) រៀល ករណីសំណើបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈបន្ថែម។

**គ. សោហ៊ុយសិក្សាចុះបញ្ជីឡើងវិញនូវឯកសារផ្តល់ព័ត៌មានដែលអស់សុពលភាព**

បុគ្គលដាក់ពាក្យស្នើសុំចុះបញ្ជីឡើងវិញនូវឯកសារផ្តល់ព័ត៌មានដែលអស់សុពលភាព ត្រូវបង់សោហ៊ុយសិក្សាសំណុំឯកសារចុះបញ្ជីឯកសារផ្តល់ព័ត៌មានឡើងវិញឱ្យ គ.ម.ក. ដូចខាងក្រោម៖<sup>74</sup>

១. ជាប្រាក់ចំនួន ៦.០០០.០០០ (ប្រាំមួយលាន) រៀល ករណីសំណើបោះផ្សាយលក់មូលបត្របំណុលថ្មីជាសាធារណៈ។

២. ជាប្រាក់ចំនួន ៤.០០០.០០០ (បួនលាន) រៀល ករណីសំណើបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈបន្ថែម។

**ឃ. ការមិនសងត្រឡប់វិញនូវថ្លៃពាក្យស្នើសុំ និងសោហ៊ុយសិក្សាសំណុំឯកសារ**

ថ្លៃពាក្យស្នើសុំ និងសោហ៊ុយសិក្សាសំណុំឯកសារ មិនត្រូវបានប្រគល់ឱ្យបុគ្គលដាក់ពាក្យស្នើសុំវិញឡើយទោះជាឯកសារផ្តល់ព័ត៌មានមិនទទួលបានការអនុញ្ញាត និងចុះបញ្ជីក៏ដោយ។<sup>75</sup>

**៣.១.៧ ការធ្វើបរិវេណកម្ម និងបែងចែកមូលបត្របំណុល**

**៣.១.៧.១ ការធ្វើបរិវេណកម្មនៃមូលបត្របំណុល**

បន្ទាប់ពីបានទទួលការអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មាន ការធ្វើបរិវេណកម្មមូលបត្របំណុលត្រូវចាប់ផ្តើមក្នុងអំឡុងពេលដែលឯកសារផ្តល់ព័ត៌មាននៅមានសុពលភាព។ នៅពេលការធ្វើបរិវេណកម្មមូលបត្របំណុល ត្រូវបានបញ្ចប់ពេញលេញបុគ្គលបោះផ្សាយ ត្រូវផ្តល់របាយការណ៍ស្តីពីការធ្វើបរិវេណកម្មមូលបត្របំណុលនោះភ្លាមមក គ.ម.ក. ។

<sup>74</sup> ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ០០៩/១៧ គ.ម.ក. /ប្រ.ក. ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប្រការ៤៣

<sup>75</sup> ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ០០៩/១៧ គ.ម.ក. /ប្រ.ក. ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប្រការ៤៤

ការធ្វើបរិសកម្មត្រូវធ្វើឡើងតាមរយៈក្រុមហ៊ុនមូលបត្រដែលទទួលបានអាជ្ញាបណ្ណពី **ន.ម.ក.** ។ ក្រុមហ៊ុនមូលបត្រត្រូវតែរក្សាទុកប្រាក់ ដែលទទួលបានពីការធ្វើបរិសកម្ម ក្នុងគណនីដោយឡែកនៅធនាគារ ពាណិជ្ជ។ បញ្ជីឈ្មោះរបស់អ្នកធ្វើបរិសកម្មមូលបត្របំណុល ត្រូវតែរក្សាទុកនៅភ្នាក់ងារបញ្ជីកាមូលបត្រ។

ទម្រង់នៃពាក្យស្នើសុំធ្វើបរិសកម្មកំណត់ដោយ **ន.ម.ក.**។ ការធ្វើបរិសកម្មនីមួយៗ ត្រូវចាត់ ទុកថាបានបញ្ចប់ នៅពេលអ្នកធ្វើបរិសកម្មដែលបានបំពេញត្រឹមត្រូវ តាមទម្រង់នៃពាក្យស្នើសុំធ្វើបរិសកម្ម បានបង់ប្រាក់គ្រប់ចំនួន និងទទួលបានបង្កាន់ដៃដែលចេញដោយក្រុមហ៊ុនមូលបត្រ។<sup>76</sup>

**៣.១.៧.២ ការធ្វើបរិសកម្មមូលបត្របំណុលដែលនៅសល់**

ក្រោយពេលបញ្ចប់កាលបរិច្ឆេទធ្វើបរិសកម្មរួច ករណីមូលបត្របំណុលធ្វើបរិសកម្មមិនអស់ ក្រុមហ៊ុនមូលបត្រធ្វើអាជីវកម្មធានាទិញមូលបត្ររបស់បុគ្គលបោះផ្សាយ ត្រូវធ្វើបរិសកម្មមូលបត្របំណុលដែល នៅសល់ទាំងអស់ ឬតាមការព្រមព្រៀង និងទូទាត់គ្រប់ចំនួនជាសាច់ប្រាក់ ឬឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតដូច មានចែងក្នុងមាត្រា ៨ នៃអនុក្រឹត្យ ទៅឱ្យបុគ្គលបោះផ្សាយក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ គិតចាប់ ពីកាលបរិច្ឆេទនៃការបិទការដាក់ពាក្យស្នើសុំធ្វើបរិសកម្ម។ បុគ្គលបោះផ្សាយត្រូវផ្តល់របាយការណ៍អំពីការធ្វើ បរិសកម្មមូលបត្របំណុលដែលនៅសល់មក **ន.ម.ក.** ភ្លាម។<sup>77</sup>

**៣.១.៧.៣ ការបែងចែកមូលបត្របំណុល**

ក្រុមហ៊ុនមូលបត្រត្រូវចែកចាយមូលបត្របំណុលក្នុងថ្ងៃដែលបានកំណត់នៅក្នុងឯកសារផ្តល់ ព័ត៌មានដែលបានចុះបញ្ជី។ បុគ្គលបោះផ្សាយ ភ្នាក់ងារបញ្ជីកាមូលបត្រ ឬក្រុមហ៊ុនមូលបត្រ ត្រូវបែងចែក និង បញ្ជូនមូលបត្របំណុលទៅឱ្យអ្នកដែលបានធ្វើបរិសកម្មដោយជោគជ័យក្នុងរយៈពេលយ៉ាងយូរ ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការគិតចាប់ពីកាលបរិច្ឆេទបញ្ចប់ការធ្វើបរិសកម្មមូលបត្របំណុល។<sup>78</sup>

**៣.១.៧.៤ ការព្យួរឯកសារផ្តល់ព័ត៌មានដែលចុះបញ្ជីរួច**

ឯកសារផ្តល់ព័ត៌មានដែលបានចុះបញ្ជីរួចអាចត្រូវបានព្យួរដោយអគ្គនាយកនៃ **ន.ម.ក.** ដោយ អនុលោមតាមមាត្រា ២១ នៃច្បាប់។ ករណីនេះ បុគ្គលបោះផ្សាយ និងក្រុមហ៊ុនមូលបត្រ ត្រូវបញ្ឈប់ទទួលពាក្យ

<sup>76</sup> ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ០០៩/១៧ គ.ម.ក /ប្រ.ក. ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប្រការ២៩

<sup>77</sup> ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ០០៩/១៧ គ.ម.ក /ប្រ.ក. ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប្រការ៣០

<sup>78</sup> ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ០០៩/១៧ គ.ម.ក /ប្រ.ក. ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប្រការ៣១

ស្នើសុំធ្វើបរិសកម្មមូលបត្របំណុល និងត្រូវជូនដំណឹងភ្លាមៗអំពីការព្យួរនេះ ទៅដល់អ្នកធ្វើបរិសកម្ម និងសាធារណៈជន។ បុគ្គលបោះផ្សាយ និងក្រុមហ៊ុនមូលបត្រ ត្រូវបញ្ជាក់ជូនអ្នកធ្វើបរិសកម្មមូលបត្របំណុលថាមានសិទ្ធិអាចដកស្វ៊ីការដែលបានធ្វើឡើងចំពោះសំណើលក់មូលបត្របំណុលជាសាធារណៈ និងអាចទទួលប្រាក់ដែលបានបង់នោះមកវិញ។ បុគ្គលបោះផ្សាយ និងក្រុមហ៊ុនមូលបត្រ អាចបន្តទទួលពាក្យស្នើសុំធ្វើបរិសកម្មមូលបត្របំណុលឡើងវិញ បន្ទាប់ពីបញ្ជាក់ដែលបណ្តាលឱ្យមានការព្យួរឯកសារផ្តល់ព័ត៌មានត្រូវបានដោះស្រាយ និងមានការអនុញ្ញាតឡើងវិញពីអគ្គនាយកនៃ ន.ម.ក. ។<sup>79</sup>

**៣.១.៧.៥ ការផ្សព្វផ្សាយជាសាធារណៈអំពីការលុបចោលនូវការចុះបញ្ជីឯកសារផ្តល់ព័ត៌មាន**

បុគ្គលបោះផ្សាយត្រូវផ្សព្វផ្សាយភ្លាមៗអំពីការលុបចោល នូវការចុះបញ្ជីឯកសារផ្តល់ព័ត៌មានដល់អ្នកធ្វើបរិសកម្ម និងសាធារណៈជនតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលទទួលស្គាល់ពីអគ្គនាយកនៃ ន.ម.ក. ដោយត្រូវបញ្ជាក់នូវចំណុចដូចខាងក្រោម៖<sup>80</sup>

១. មូលហេតុនៃការលុបចោលនូវការចុះបញ្ជីឯកសារផ្តល់ព័ត៌មាន។

២. កាលបរិច្ឆេទនៃការសម្រេចលុបចោលការចុះបញ្ជីឯកសារផ្តល់ព័ត៌មាន។

៣. ពេលវេលា ទីកន្លែង និងរបៀបនៃការបង្វិលប្រាក់សង ដល់អ្នកបានធ្វើបរិសកម្មដែលបានបង់ប្រាក់រួច ឬបានតម្កល់សម្រាប់ការធ្វើបរិសកម្ម។ ពេលវេលានៃការបង្វិលសងនេះ ត្រូវធ្វើឡើងយ៉ាងយូរក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីកាលបរិច្ឆេទសម្រេចលុបចោលការចុះបញ្ជីឯកសារផ្តល់ព័ត៌មាន។

៤. ព័ត៌មានផ្សេងទៀតតាមការណែនាំរបស់អគ្គនាយកនៃ ន.ម.ក. ។

**៣.១.៧.៦ ការធ្វើបរិសកម្មមូលបត្របំណុល មិនបានជោគជ័យ**

ការចុះបញ្ជីឯកសារផ្តល់ព័ត៌មាន អាចត្រូវបានលុបចោលផងដែរ ក្នុងករណីដែលការធ្វើបរិសកម្មមូលបត្របំណុលមិនបានជោគជ័យ។<sup>81</sup>

<sup>79</sup> ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ០០៩/១៧ គ.ម.ក /ប្រ.ក. ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប្រការ៣២

<sup>80</sup> ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ០០៩/១៧ គ.ម.ក /ប្រ.ក. ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប្រការ៣៣

<sup>81</sup> ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ០០៩/១៧ គ.ម.ក /ប្រ.ក. ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប្រការ៣៤



**៣.១.៧.៧ ការរាយការណ៍ពីលទ្ធផលនៃការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ**

បុគ្គលបោះផ្សាយត្រូវរាយការណ៍ពីលទ្ធផលនៃការបោះផ្សាយ និងលក់មូលបត្របំណុលជាសាធារណៈទៅតាមទម្រង់ដែលកំណត់ដោយអគ្គនាយកនៃ ន.ម.ក. ដោយត្រូវភ្ជាប់មកជាមួយនូវលិខិតជាលាយលក្ខណ៍អក្សរបស់ធនាគារពាណិជ្ជ អំពីចំនួនទឹកប្រាក់នៅក្នុងគណនីដាច់ដោយឡែក ដែលបង្កើតឡើងសម្រាប់គោលបំណងនៃការបោះផ្សាយនេះ នៅធនាគារពាណិជ្ជដែលជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ។<sup>82</sup>

**៣.២ ការបំពេញនីតិវិធីនៅទីផ្សារមូលបត្រប្រតិបត្ត**

បុគ្គលបោះផ្សាយត្រូវបំពេញនីតិវិធីនៅទីផ្សារមូលបត្រប្រតិបត្ត ដើម្បីចុះបញ្ជីជួញដូរមូលបត្រជា ផ្លូវការនៅទីផ្សារមូលបត្រប្រតិបត្ត ដោយអនុលោមតាមច្បាប់ អនុក្រឹត្យ និងបទប្បញ្ញត្តិជាធរមាន។<sup>83</sup>

**៣.២.១ លក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល**

**៣.២.១.១ ការដាក់ពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល**

បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុល ត្រូវដាក់ពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុលដោយត្រូវបំពេញតាមលក្ខខណ្ឌតម្រូវនៃការចុះបញ្ជីលក់មូលបត្របំណុលនៅ ន.ម.ក.។<sup>84</sup>

**៣.២.១.២ ពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល**

បុគ្គលស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុលត្រូវផ្តល់ព័ត៌មាន និងឯកសារភ្ជាប់ដូចខាងក្រោម៖<sup>85</sup>

**១. ព័ត៌មានទូទៅ**

ក. ឈ្មោះរបស់បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុល ជាភាសាខ្មែរ និងអក្សរឡាតាំង

<sup>82</sup> ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ០០៩/១៧ គ.ម.ក /ប្រ.ក. ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប្រការ៣៥

<sup>83</sup> ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ០០៩/១៧ គ.ម.ក /ប្រ.ក. ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ប្រការ៣៥

<sup>84</sup> ប្រកាសស្តីពីការដាក់ឱ្យអនុវត្តវិធានចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លេខ០១៦/១៧ គ.ម.ក /ប្រ.ក. ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ប្រការ៤

<sup>85</sup> ប្រកាសស្តីពីការដាក់ឱ្យអនុវត្តវិធានចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លេខ០១៦/១៧ គ.ម.ក /ប្រ.ក. ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ជា ប្រការ៥

- ខ. អាស័យដ្ឋានរបស់បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុល
- គ. កាលបរិច្ឆេទនៃការបង្កើតបុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុល
- ឃ. កម្មវត្ថុអាជីវកម្មរបស់បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុល
- ២. លក្ខន្តិកៈរបស់បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុលថតចម្លងមានបញ្ជាក់ត្រឹមត្រូវ
- ៣. វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មថតចម្លងមានបញ្ជាក់ត្រឹមត្រូវ
- ៤. វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ និងប័ណ្ណពន្ធជាតង់ថតចម្លងមានបញ្ជាក់ត្រឹមត្រូវ
- ៥. លិខិតអនុញ្ញាតធ្វើអាជីវកម្មពីអាជ្ញាធរពាក់ព័ន្ធថតចម្លងមានបញ្ជាក់ត្រឹមត្រូវ
- ៦. លិខិតប្រគល់សិទ្ធិជូនបុគ្គលតំណាងឱ្យបុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុល និងឯកសារបញ្ជាក់អត្តសញ្ញាណរបស់បុគ្គលតំណាង
- ៧. ព័ត៌មានអំពីភាគហ៊ុនិក
- ៨. ព័ត៌មានអំពីអភិបាលកិច្ចសាជីវកម្ម
- ៩. ព័ត៌មានអំពីស្ថានភាពអាជីវកម្មរបស់បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុលរួមមាន ព័ត៌មានអំពីធុរកិច្ច និងព័ត៌មានអំពីហានិភ័យ
- ១០. ព័ត៌មានអំពីស្ថានភាពហិរញ្ញវត្ថុរបស់បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុលរួមមាន៖
  - ក. ព័ត៌មានសង្ខេបអំពីស្ថានភាពហិរញ្ញវត្ថុ ដោយរាប់បញ្ចូលទាំងព័ត៌មានអំពីមូលបត្របំណុល និងមូលបត្រកម្មសិទ្ធិទាំងអស់ និងលទ្ធភាពទទួលបានប្រាក់ចំណេញ
  - ខ. ការវាយតម្លៃទ្រព្យសកម្ម និង/ ឬ ការវាយតម្លៃទ្រព្យសកម្មឡើងវិញ (ប្រសិនបើមាន)
  - គ. របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម អនុលោមតាមលក្ខខណ្ឌតម្រូវ នៃប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ
- ១១. របាយការណ៍ចំណាត់ថ្នាក់លទ្ធភាពសង ដែលចេញដោយភ្នាក់ងារវាយតម្លៃលទ្ធភាពសង ដែលទទួលស្គាល់ពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) ឬរបាយការណ៍ស្តីពីអនុបាតចំណេញភាព និងលំហូរសាច់ប្រាក់ (Profitability and Cash Flow Ratio) អនុបាតឡើងវិញ (Leverage Ratio) និងអនុបាតលទ្ធភាពសង (Coverage Ratio) ជាដើម ដែលមានការបញ្ជាក់ពីភាពសមស្របដោយអ្នកជំនាញ ឬក្រុមហ៊ុនធានាទិញ មូលបត្ររបស់បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុលដែលជាសញ្ញាបណ្ណធម្មតា ករណីពុំទាន់មានភ្នាក់ងារវាយតម្លៃលទ្ធភាពសងដែលទទួលស្គាល់ពី គ.ម.ក. ។

១២. ព័ត៌មានពាក់ព័ន្ធនឹងវត្ថុធានា ករណីបោះផ្សាយលក់សញ្ញាបណ្ណមានវត្ថុធានា

១៣. ព័ត៌មានពាក់ព័ន្ធនឹងបុគ្គលធានាដែលរួមមាន ព័ត៌មានទូទៅ របាយការណ៍ចំណាត់ថ្នាក់លទ្ធភាពសង លើបុគ្គលធានា និងកិច្ចព្រមព្រៀងធានាជាមួយបុគ្គលធានា ករណីបោះផ្សាយលក់សញ្ញាបណ្ណមានបុគ្គល ធានា ដែលបានការទទួលស្គាល់ពីគណៈកម្មការមូលបត្រកម្ពុជា ( គ.ម.ក. ) ។

១៤. ឯកសារស្តីពីមូលបត្របំណុលដែលស្នើសុំចុះបញ្ជីលក់ដែលមានព័ត៌មានដូចខាងក្រោម៖

ក. សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល នៃបុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុល ឱ្យធ្វើការបោះ ផ្សាយមូលបត្របំណុល។

ខ. សេចក្តីលម្អិតពីមូលបត្របំណុលដែលស្នើសុំចុះបញ្ជី៖

- អត្រាគូប៉ុង និងកាលវិភាគទូទាត់ការប្រាក់
- តម្លៃចារឹកនៃមូលបត្របំណុល
- កាលបរិច្ឆេទបោះផ្សាយ និងឥណ្ឌូប្រតិទាន
- ផែនការបែងចែកមូលបត្របំណុល

គ. ផែនការក្នុងការប្រើប្រាស់សាច់ប្រាក់ដែលទទួលបានពីការបោះផ្សាយមូលបត្របំណុល។

ឃ. កិច្ចព្រមព្រៀងជាមួយភ្នាក់ងារតំណាងអ្នកកាន់កាប់មូលបត្របំណុលថតចម្លងមានបញ្ជាក់ត្រឹមត្រូវ

១៥. ព័ត៌មានចាំបាច់ផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល។

**៣.២.១.៣ ការជូនដំណឹងអំពីលទ្ធផលនៃការពិនិត្យលទ្ធភាពដែលអាចចុះបញ្ជីលក់ មូលបត្របំណុល**

ផ.ម.ក. ត្រូវជូនដំណឹងអំពីលទ្ធផល នៃការពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល ទៅបុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុល ក្នុងរយៈពេលយ៉ាងយូរ ១០ (ដប់)ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃ ទទួលបានឯកសារពេញលេញ។ រយៈពេលនៃការពិនិត្យត្រូវបានកាត់បន្ថយមកត្រឹមយ៉ាងយូរ ៣ (បី) ថ្ងៃនៃ ថ្ងៃធ្វើការ ប្រសិនបើបុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុលជាបុគ្គលចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ។

ករណី ផ.ម.ក. បដិសេធលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល របស់បុគ្គលស្នើសុំចុះបញ្ជី លក់មូលបត្របំណុល ផ.ម.ក. ត្រូវបញ្ជាក់ពីមូលហេតុនៃការបដិសេធឱ្យបានច្បាស់លាស់ជាលាយលក្ខណ៍ អក្សរ ហើយបុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុលអាចស្នើសុំការបំភ្លឺពី ផ.ម.ក.។ បុគ្គលស្នើសុំចុះបញ្ជី

លក់មូលបត្របំណុលដែលត្រូវបានបដិសេធអាចធ្វើការតវ៉ាមក គ.ម.ក. ចំពោះការបដិសេធនោះដើម្បីពិនិត្យ និងសម្រេច។<sup>86</sup>

**៣.២.២ លក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីលក់មូលបត្របំណុល**

**៣.២.២.១ នីតិវិធីនៃការចុះបញ្ជីលក់មូលបត្របំណុល**

ក្នុងរយៈពេល ៧ (ប្រាំពីរ) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីមូលបត្របំណុល ត្រូវបានបញ្ជូនទៅអ្នកធ្វើបរិស័កម្ម បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុល ត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការនៅ ជ.ម.ក.។<sup>87</sup>

**៣.២.២.២ លក្ខខណ្ឌចុះបញ្ជីលក់មូលបត្របំណុល**

បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុលអាចចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការបាននៅ ជ.ម.ក. ដោយត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម លើកលែងតែមានការកំណត់ផ្សេងពីនេះដោយអគ្គនាយកនៃ គ.ម.ក.។<sup>88</sup>

១. មូលធនភាគហ៊ុនិកសរុបត្រូវមានយ៉ាងតិចចំនួន ២.០០០.០០០.០០០ (ពីរបីលាន) រៀល លើកលែងចំពោះការចុះបញ្ជីសញ្ញាបណ្ណមានវត្តមាន។
២. ទំហំមូលបត្របំណុលដែលបោះផ្សាយនិងចុះបញ្ជី ត្រូវមានយ៉ាងតិចចំនួន ១.០០០.០០០.០០០ (មួយប៊ីលាន) រៀល ឬយ៉ាងតិចចំនួន ៥០០.០០០.០០០ (ប្រាំរយលាន) រៀល ចំពោះសញ្ញាបណ្ណមានវត្តមាន។
៣. តម្លៃចារឹកត្រូវមានតម្លៃ ១០០.០០០ (មួយរយពាន់) រៀល។
៤. មូលបត្របំណុលទាំងអស់ដែលបានបោះផ្សាយ ត្រូវដាក់ធ្វើនៅប្រតិបត្តិការរក្សាទុកមូលបត្រនៃផ្សារមូលបត្រកម្ពុជា ជ. ម. ក.។

<sup>86</sup> ប្រកាសស្តីពីការដាក់ឱ្យអនុវត្តវិធានចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លេខ០១៦/១៧ គ.ម.ក /ប្រ.ក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ប្រការ៦

<sup>87</sup> ប្រកាសស្តីពីការដាក់ឱ្យអនុវត្តវិធានចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លេខ០១៦/១៧ គ.ម.ក /ប្រ.ក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ប្រការ៧

<sup>88</sup> ប្រកាសស្តីពីការដាក់ឱ្យអនុវត្តវិធានចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លេខ០១៦/១៧ គ.ម.ក /ប្រ.ក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ប្រការ៨

**៣.២.២.៣ ឯកសារភ្ជាប់ដែលត្រូវផ្តល់ជូន ផ.ម.ក.**

ក្នុងការបំពេញនីតិវិធីនៃការចុះបញ្ជីជាផ្លូវការនៅ ផ.ម.ក. បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុលត្រូវផ្តល់ជូន ផ.ម.ក. នូវឯកសារភ្ជាប់ខាងក្រោម៖<sup>89</sup>

១. ឯកសារផ្តល់ព័ត៌មានដែលទទួលបានការអនុញ្ញាតនិងចុះបញ្ជីជាស្ថាពររួចនៅ គ. ម. ក. ។
២. ឯកសារបញ្ជាក់ពីការទូទាត់បរិស្ថានកម្មមូលបត្របំណុល។
៣. លិខិតបញ្ជាក់អំពីការដាក់ផ្ញើមូលបត្របំណុលនៅប្រតិបត្តិការរក្សាទុកមូលបត្រនៃ ផ. ម. ក. ។
៤. របាយការណ៍បែងចែកមូលបត្របំណុល។
៥. ច្បាប់ចម្លងនៃកិច្ចព្រមព្រៀងដែលធ្វើឡើងជាមួយនឹងភ្នាក់ងារតំណាងអ្នកកាន់កាប់មូលបត្របំណុល ឬភ្នាក់ងារបញ្ជីកាមូលបត្រ និងភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់។
៦. ច្បាប់ចម្លងនៃកិច្ចព្រមព្រៀងធានាទិញមូលបត្រ។

**៣.២.២.៤ កិច្ចព្រមព្រៀងចុះបញ្ជីលក់មូលបត្របំណុល**

មុននឹងត្រូវបានចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការនៅ ផ.ម.ក. បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុលត្រូវចុះកិច្ចព្រមព្រៀងចុះបញ្ជីលក់មូលបត្របំណុលជាមួយ ផ.ម.ក.។ កិច្ចព្រមព្រៀងចុះបញ្ជីលក់មូលបត្របំណុលដូចមានចែងក្នុងកថាខណ្ឌទី ១ មានសុពលភាពចាប់ពីថ្ងៃចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការ។<sup>90</sup>

**៣.២.២.៥ ការចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការ**

បន្ទាប់ពីទទួលបានឯកសារត្រឹមត្រូវ និងពេញលេញដូចមានចែងក្នុងប្រការ៩ នៃវិធាននេះ ផ.ម.ក. ត្រូវពិនិត្យ និងចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការជូនបុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុលក្នុងរយៈពេល៥ (ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ។<sup>91</sup>

<sup>89</sup> ប្រកាសស្តីពីការដាក់ឱ្យអនុវត្តវិធានចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លេខ០១៦/១៧ គ.ម.ក /ប្រ.ក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ប្រការ៩

<sup>90</sup> ប្រកាសស្តីពីការដាក់ឱ្យអនុវត្តវិធានចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លេខ០១៦/១៧ គ.ម.ក /ប្រ.ក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ប្រការ១០

<sup>91</sup> ប្រកាសស្តីពីការដាក់ឱ្យអនុវត្តវិធានចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លេខ០១៦/១៧ គ.ម.ក /ប្រ.ក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ប្រការ១១

**៣.២.២.៦ ការមិនសងគ្រប់លក្ខណៈទាក់ទងនឹងការប្រើប្រាស់ស្នើសុំពិនិត្យ  
លទ្ធភាពរេបប្រើប្រាស់ និង ការប្រើប្រាស់ស្នើសុំប្រើប្រាស់ប្រតិបត្តិការ**

រាល់ឯកសារពាក់ព័ន្ធនឹងការប្រើប្រាស់ស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រ និងការប្រើប្រាស់ស្នើសុំប្រើប្រាស់ប្រតិបត្តិការ ដែលតម្រូវដោយវិធាននេះ មិនត្រូវប្រគល់ជូនបុគ្គលស្នើសុំប្រើប្រាស់លក់មូលបត្រ បំណុលវិញទេ ទោះបីការប្រើប្រាស់ស្នើសុំនោះត្រូវបានបដិសេធ ឬត្រូវបានព្យួរក៏ដោយ។<sup>92</sup>

**៣.២.៣ ថ្លៃសេវាប្រើប្រាស់ប្រតិបត្តិការ**

**៣.២.៣.១ ថ្លៃសេវាសម្រាប់ការពិនិត្យលទ្ធភាពរេបប្រើប្រាស់ប្រតិបត្តិការ**

បុគ្គលស្នើសុំប្រើប្រាស់លក់មូលបត្របំណុលត្រូវបង់ថ្លៃសេវា ផ.ម.ក. លើការពិនិត្យលទ្ធភាពអាច ចុះបញ្ជី លក់មូលបត្របំណុលចំនួន ១.០០០.០០០ (មួយលាន) រៀលនៅពេលដាក់ពាក្យស្នើសុំ។<sup>93</sup>

**៣.២.៣.២ ថ្លៃសេវាប្រើប្រាស់ប្រតិបត្តិការ**

បុគ្គលចុះបញ្ជីលក់មូលបត្របំណុលត្រូវបង់ថ្លៃសេវា ផ.ម.ក. សម្រាប់ការចុះបញ្ជីលក់មូលបត្រ បំណុល ចំនួន ២.០០០.០០០ (ពីរលាន) រៀល ឬ០.០១% (សូន្យក្បៀសសូន្យមួយភាគរយ) នៃតម្លៃមូលបត្រ បំណុលសរុប ដែលបោះផ្សាយដោយយកចំនួនណាមួយដែលធំជាង និងថ្លៃអតិបរមាមិនលើសពី ១០.០០០.០០០ (ដប់លាន) រៀល។ ថ្លៃសេវានេះត្រូវបង់មុនពេលចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការ។<sup>94</sup>

**៣.២.៣.៣ ថ្លៃសេវាប្រើប្រាស់ប្រតិបត្តិការប្រចាំឆ្នាំ**

បុគ្គលចុះបញ្ជីលក់មូលបត្របំណុលត្រូវបង់ថ្លៃសេវា ផ.ម.ក. សម្រាប់ការចុះបញ្ជីលក់មូលបត្រ បំណុល ចំនួន ៥០០.០០០ (ប្រាំរយពាន់) រៀល។ ថ្លៃសេវានេះត្រូវបង់យ៉ាងយូររយៈពេល៣០ (សាមសិបថ្ងៃ) ក្រោយពេលចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការ និងសម្រាប់ឆ្នាំបន្តបន្ទាប់ ត្រូវបង់យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែ មករាជាដាច់ខាត។<sup>95</sup>

<sup>92</sup> ប្រកាសស្តីពីការដាក់ឱ្យអនុវត្តវិធានចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លេខ០១៦/១៧ គ.ម.ក /ប្រ.ក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ប្រការ១២

<sup>93</sup> ប្រកាសស្តីពីការដាក់ឱ្យអនុវត្តវិធានចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លេខ០១៦/១៧ គ.ម.ក /ប្រ.ក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ប្រការ១៨

<sup>94</sup> ប្រកាសស្តីពីការដាក់ឱ្យអនុវត្តវិធានចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លេខ០១៦/១៧ គ.ម.ក /ប្រ.ក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ប្រការ១៩

<sup>95</sup> ប្រកាសស្តីពីការដាក់ឱ្យអនុវត្តវិធានចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លេខ០១៦/១៧ គ.ម.ក /ប្រ.ក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ប្រការ២០

### ៣.៣ ទិន្នន័យទូទៅនៃការបោះផ្សាយលក់មូលបត្របំណុល

#### ៣.៣.១ ចំនួនក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុល


ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់ត្រឹម ឆ្នាំ២០២៣ មានក្រុមហ៊ុនចំនួន ១១ ដែលបានបោះផ្សាយ និងចុះញ្ជីលក់មូលបត្របំណុលនៅ ផ.ម.ក. ដែលមានដូចខាងក្រោម៖<sup>៩៦</sup>

- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាភ័ក្ត្រសិករ លីមីតធីត៖ បោះផ្សាយថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨
- គ្រឹះស្ថានហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី៖ បោះផ្សាយថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩
- ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ ៖ បោះផ្សាយថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៩
- ធនាគារភ្នំពេញពាណិជ្ជ "ភីភីស៊ីប៊ែង" ម.ក៖ បោះផ្សាយថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០
- អ អិម អេ (ខេមបូឌា) ម.ក៖ បោះផ្សាយថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២០
- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក៖ បោះផ្សាយ ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២០
- ក្រុមហ៊ុន តែលកូថេក៖ បោះផ្សាយថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២១
- ក្រុមហ៊ុនរ៉ូយាល់ ធរណី ម.ក. ៖ បោះផ្សាយ ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២២
- ក្រុមហ៊ុន ហ្គេលដេន ទ្រី ម.ក ៖ បោះផ្សាយ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២២
- ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក (ខេម ជ្វីអេសអេម)៖ បោះផ្សាយ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣
- សាលាអន្តរជាតិ ស៊ីអាយអេ ហ្វីស ៖ បោះផ្សាយ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៣

| ឆ្នាំ | ចំនួនក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុល |
|-------|---------------------------------------|
| ២០១៨  | ១                                     |
| ២០១៩  | ២                                     |
| ២០២០  | ៣                                     |
| ២០២១  | ១                                     |
| ២០២២  | ២                                     |
| ២០២៣  | ២                                     |

តារាងទី៣.១ - ចំនួនក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុល

<sup>96</sup> <https://shorturl.at/ftVkg> (ចូលទស្សនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤)



ក្រាបទី៣.១ - ចំនួនក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុល

**បកស្រាយ៖** យោងតាមក្រាបខាងលើបានបង្ហាញឲ្យយើងបានឃើញថា នៅក្នុងកំឡុងឆ្នាំ ២០១៨ មានក្រុមហ៊ុនបោះផ្សាយ និងចុះបញ្ជីលក់មូលបត្របំណុល ចំនួន ០១ក្រុមហ៊ុន ឆ្នាំ២០១៩ មានក្រុមហ៊ុនបោះផ្សាយ និងចុះបញ្ជីលក់មូលបត្របំណុល ចំនួន ០២ក្រុមហ៊ុន ឆ្នាំ២០២០ មានក្រុមហ៊ុនបោះផ្សាយ និងចុះបញ្ជីលក់មូលបត្របំណុល ចំនួន ០៣ក្រុមហ៊ុន ឆ្នាំ២០២១ មានក្រុមហ៊ុនបោះផ្សាយ និងចុះបញ្ជីលក់មូលបត្របំណុល ចំនួន ០១ក្រុមហ៊ុន ឆ្នាំ២០២២ មានក្រុមហ៊ុនបោះផ្សាយ និងចុះបញ្ជីលក់មូលបត្របំណុល ចំនួន ០២ក្រុមហ៊ុន និងឆ្នាំ២០២៣ មានក្រុមហ៊ុនបោះផ្សាយ និងចុះបញ្ជីលក់មូលបត្របំណុល ចំនួន ០២ក្រុមហ៊ុន។ យើងសង្កេតឃើញថា ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់ត្រឹម ឆ្នាំ២០២៣ គឺមានតែឆ្នាំ២០២០ តែប៉ុណ្ណោះដែលមានចំនួនក្រុមហ៊ុនបោះផ្សាយ និងចុះបញ្ជីលក់មូលបត្របំណុលច្រើនជាងគេធៀបជាមួយឆ្នាំដទៃទៀត មានដល់ទៅ០៣ ក្រុមហ៊ុន។

### ៣.៣.២ ចំនួនបោះផ្សាយលក់មូលបត្របំណុល (ឯកតា) អត្រាគូប៉ុងប្រចាំឆ្នាំ និងរយៈពេលឥណ្ឌាប្រតិទាន


| ឈ្មោះក្រុមហ៊ុន                                 | និមិត្តសញ្ញា | ចំនួនឯកតា | អត្រាគូប៉ុងប្រចាំឆ្នាំ | រយៈពេលឥណ្ឌាប្រតិទាន |
|------------------------------------------------|--------------|-----------|------------------------|---------------------|
| គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាភាសិករលីមីតធីត | HKL21A       | ១០០.០០០   | ៨,៥%ក្នុងមួយឆ្នាំ      | ៣ឆ្នាំ              |
| គ្រឹះស្ថានហិរញ្ញវត្ថុ អិលអូ អិលស៊ី ភីអិលស៊ី    | LOLC22A      | ៥៣៦.០០០   | ៨,០០%ក្នុងមួយឆ្នាំ     | ៣ឆ្នាំ              |
|                                                | LOLC22B      | ២៦៤.០០០   | ៩,០០%ក្នុងមួយឆ្នាំ     | ៣ឆ្នាំ              |



|                                            |           |           |                                                                                                                                                                 |         |
|--------------------------------------------|-----------|-----------|-----------------------------------------------------------------------------------------------------------------------------------------------------------------|---------|
| ធនាគារវឌ្ឍនៈអាស៊ីចំកាត់                    | ABAA22A   | ៨៤៨.២១០   | ៧,៧៥%ក្នុងមួយឆ្នាំ                                                                                                                                              | ៣ឆ្នាំ  |
| ធនាគារភ្នំពេញពាណិជ្ជ ម.ក                   | PPCB23A   | ៤០០.០០០   | ៦,៥០%ក្នុងមួយឆ្នាំ                                                                                                                                              | ៣ឆ្នាំ  |
|                                            | PPCB23B   | ៤០០.០០០   | ៦,៥០%ក្នុងមួយឆ្នាំ                                                                                                                                              | ៣ឆ្នាំ  |
| ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក           | RMAC25A   | ៨០០.០០០   | ៥,៥០%ក្នុងមួយឆ្នាំ                                                                                                                                              | ៥ឆ្នាំ  |
| គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក   | PRA23A    | ១.២៧២.០០០ | ៧,៥០%ក្នុងមួយឆ្នាំ                                                                                                                                              | ៣ឆ្នាំ  |
| ក្រុមហ៊ុនតែលកូថេក                          | TCT26A    | ៨០០.០០០   | ៤,៥០%ក្នុងមួយឆ្នាំ                                                                                                                                              | ៥ឆ្នាំ  |
|                                            | TCT28A    | ៨២០.៨០០   | Term SOFR +<br>២.៥%                                                                                                                                             | ៥ឆ្នាំ  |
| រ៉ូយ៉ាល់ វេលវេយ ម.ក                        | RRC32A    | ៤១០.០០០   | ៧% ក្នុងមួយឆ្នាំ                                                                                                                                                | ១០ឆ្នាំ |
|                                            | RRGO27A   | ៤៩២.០០០   | SOFR+៣,៥%ឬ<br>៥%ក្នុងមួយឆ្នាំ (យក<br>មួយណាធំជាង)                                                                                                                | ៥ឆ្នាំ  |
|                                            | RRGT32B   | ៤៩២.០០០   | ឆ្នាំទី១ ដល់ ឆ្នាំទី៥:<br>SOFR+៣,៥%ឬ<br>៥%ក្នុងមួយឆ្នាំ (យក<br>មួយណាធំជាង) និង<br>ឆ្នាំទី៦ ដល់ ឆ្នាំទី១០:<br>SOFR+៣,៧៥% ឬ<br>៥%ក្នុងមួយឆ្នាំ (យក<br>មួយណាធំជាង) | ១០ឆ្នាំ |
| ក្រុមហ៊ុន ហ្គោលដេន ទ្រី ម.ក                | GT27A     | ៦០.៧២១    | ៧% ក្នុងមួយឆ្នាំ                                                                                                                                                | ៥ឆ្នាំ  |
| ក្រុមហ៊ុន ខេម ជ័យសម័យ ម.ក<br>(ខេម ជ័យសម័យ) | CGSM33A   | ៨២៥.០០០   | SOFR+៣%ឬ<br>៥,៥%ក្នុងមួយឆ្នាំ<br>(យកមួយណាធំជាង)                                                                                                                 | ១០ឆ្នាំ |
| សាលាអន្តរជាតិ ស៊ី អាយ អេហ្វស៊ីស្ត          | B000231DC | ៤១១.៤០០   | ៦.៣% ក្នុងមួយឆ្នាំ                                                                                                                                              | ៥ឆ្នាំ  |

តារាង៣.២ - ចំនួនបោះផ្សាយលក់មូលបត្របំណុលជា (ឯកតា) អត្រាគូប៉ុងប្រចាំឆ្នាំ និងរយៈពេលគណប្រតិទាន<sup>97</sup>

<sup>97</sup> <https://csx.com.kh/data/lstbond/listPosts.do?MNCD=50301> (ចូលទស្សនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤)



ក្រាបទី៣.២ - ចំនួនមូលបត្របំណុលដែលបោះផ្សាយ អត្រាគូប៉ុងប្រចាំឆ្នាំ និង រយៈពេលឥណ្ឌាប្រតិទាន

**បកស្រាយ៖** យោងតាមទិន្នន័យក្រាបខាងលើ បានបង្ហាញឱ្យឃើញពីចំនួនក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុល អត្រាគូប៉ុងប្រចាំឆ្នាំ និងរយៈពេលឥណ្ឌាប្រតិទានពី ឆ្នាំ២០១៨ រហូតដល់ត្រឹម ឆ្នាំ២០២៣ បានបង្ហាញថា ឯកតានៃមូលបត្របំណុលដែលបានបោះផ្សាយលក់គឺនៅចន្លោះពី ៦០.៧២១ ឯកតា ទៅ ៩.២៧២.០០០ ឯកតា ដែលក្នុងនោះ ក្រុមហ៊ុន **ហ្គោលដេន ទ្រី ម.ក** បានបោះផ្សាយលក់មូលបត្របំណុលតិចជាងគេ ដោយមានចំនួន ៦០.៧២១ ឯកតា ហើយ**គ្រីស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក** បានបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈលើកដំបូងច្រើនជាងគេ ដោយមានចំនួន ៩.២៧២.០០០ ឯកតា។ ចំណែកឯ អត្រាគូប៉ុងវិញ គឺត្រូវបានផ្តល់ឱ្យនៅចន្លោះពី ៤,៥០% ទៅ ៩,០០% ក្នុងមួយឆ្នាំ។ ក្រុមហ៊ុន**តែលកូថេក** បានផ្តល់ឱ្យនូវអត្រាទាបជាងគេត្រឹមតែ ២,៥០% ហើយ**គ្រីស្ថានហិរញ្ញវត្ថុ អិលអូអិលស៊ី** ជាគ្រីស្ថានមួយដែលបានផ្តល់នូវអត្រាគូប៉ុងខ្ពស់ជាងគេ ដែលផ្តល់ឱ្យអត្រារហូតដល់៩,០០% នៅដំណាក់កាលបោះផ្សាយលើកទី២។ ដោយឡែក ចំពោះរយៈពេលឥណ្ឌាប្រតិទានភាគច្រើនមានរយៈពេល៣ឆ្នាំ និងមានក្រុមហ៊ុនចំនួនប្រាំមួយ ដែលមានរយៈពេល៥ ឆ្នាំលើកលែងតែក្រុមហ៊ុន**រ៉ូយ៉ាល់ រលឃយ ម.ក** និងក្រុមហ៊ុន **ខេម ជ័យអេសអេម ម.ក (ខេម ជ័យអេសអេម)** ដែលបានខ្ចីរយៈពេលវែងជាងគេរហូតទៅដល់ ១០ ឆ្នាំ ហើយក្នុងនោះដែរក្រុមហ៊ុន**រ៉ូយ៉ាល់ រលឃយ ម.ក** មានសញ្ញាបណ្ណសាជីវកម្ម ដែលមានរយៈពេលខុសគ្នា ដូចជា RRC32A និង RRG32B មានរយៈពេល១០ឆ្នាំ និង RRG027A មានរយៈពេលតែ៥ឆ្នាំប៉ុណ្ណោះ។

សេចក្តីសង្ឃឹជ្ជាន  
និងអនុសាសន៍

## សេចក្តីសន្និដ្ឋាន និងអនុសាសន៍

### ១. សេចក្តីសន្និដ្ឋាន

បន្ទាប់ពីបានធ្វើការសិក្សាស្រាវជ្រាវទៅលើប្រធានបទខាងលើរួចមក ក្រុមយើងខ្ញុំពិតជាទទួលបាននូវចំណេះដឹងថ្មីៗ បន្ថែមទៀតដែលពាក់ព័ន្ធនឹង ការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ និងសារៈប្រយោជន៍របស់មូលបត្រ ដែលជាឆ្លើយតបដល់សំខាន់ៗក្នុងការជួយស្តារ ជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ យើងសង្កេតឃើញថាវិស័យមូលបត្រ ជាវិស័យមួយមិនថ្មីតែមិនចាស់ ព្រោះយើងនៅមានអ្វីថ្មីៗ ដើម្បីសិក្សាស្វែងយល់បន្ថែមក្នុងវិស័យនេះសំរាប់ប្រទេសកម្ពុជា វាក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះវិនិយោគិន ដែលមានបំណងចង់វិនិយោគ ហើយវាក៏ជាចំណូលទីពីរ បន្ទាប់ពីចំណូលដែលបានពីការងារ ឬលក់ដូរ រីឯក្រុមហ៊ុនសហគ្រាសនានា ដែលមានការខ្វះខាតមូលធន ក៏អាចរៀនរកមូលធនយកមកប្រើប្រាស់ សម្រាប់មកអភិវឌ្ឍន៍គម្រោងថ្មីៗ សម្រាប់សេដ្ឋកិច្ចផងដែរ។ នៅក្នុងនេះផងដែរក៏បានរៀបរាប់ បង្ហាញពីទ្រឹស្តីផ្សេងៗ ទាក់ទងនឹងមូលបត្រនៅជំពូកទី១។ ជំពូកទីពីរក៏បានរៀបរាប់ពណ៌នាពីស្ថានភាពទូទៅដែលពាក់ព័ន្ធទៅនឹង និយ័តកមូលបត្រកម្ពុជា ជាពិសេសគឺ ចក្ខុវិស័យ និងបេសកកម្ម និងតួអង្គសំខាន់ៗក្នុងការបោះផ្សាយលក់មូលបត្របំណុល និងក្នុងជំពូកទីបី បង្ហាញអំពីកិច្ចដំណើរការនៃការបោះផ្សាយលក់មូលបត្របំណុល ព្រមទាំងទិដ្ឋភាពទូទៅនៃការបោះផ្សាយលក់មូលបត្របំណុល រួមមានចំនួនក្រុមហ៊ុនបោះផ្សាយ ចំនួន ១១ ក្រុមហ៊ុន ដែលគិតត្រឹមឆ្នាំ ២០២៣ និងបានស្វែងយល់ពីចំនួនបោះផ្សាយលក់មូលបត្របំណុលជា (ឯកតា) អត្រាគូប៉ុងប្រចាំឆ្នាំ និងរយៈពេលឥណ្ឌាប្រតិទាន ផងដែរ។ ក្រៅពីនេះយើងឃើញថាមានវិនិយោគិនមួយចំនួន កំពុងតែងាកមកយកចិត្តទុកដាក់ចំពោះវិស័យមូលបត្រ ព្រោះវាជាក៏ជាប្រភពមូលធនមួយដ៏មានសារៈសំខាន់ ដែលប្រទេសជិតខាង ឬប្រទេសអភិវឌ្ឍន៍ មួយចំនួនធំ បានដាក់ដំណើរការ ទីផ្សារមូលបត្រនេះយ៉ាងជោគជ័យរួចរាល់ហើយ។

ទោះបីយ៉ាងណាក៏ដោយ ដំណើរការនៃទីផ្សារនេះនៅតែមានបញ្ហាខ្លះៗ ដូចជាចំណេះដឹងបច្ចេកទេស ដែលបង្កជាឧបសគ្គ ចំពោះការអភិវឌ្ឍ ដោយសារតែវិនិយោគិន នៅមិនទាន់ជ្រាប និងយល់ច្បាស់ចំពោះវិស័យនេះ ម្យ៉ាងក៏មិនទាន់សម្របខ្លួនឱ្យយល់ដឹងពីគុណសម្បត្តិ និងគុណវិបត្តិ ជាពិសេសគឺការប្រថុយប្រថាននានាផងដែរ ទើបបណ្តាលឱ្យវិស័យមូលបត្រក្នុងប្រទេសកម្ពុជាមិនទាន់មានសន្ទុះខ្លាំង។

ដូចនេះហើយទើបក្រុមយើងខ្ញុំបានសម្រេចចងក្រងឯកសារនេះឡើង សម្រាប់ទុកជាចំណេះដឹងមួយផ្នែកក្នុងវិស័យមូលបត្រ ក៏ដូចជាចំណេះដឹងសម្រាប់ចែករំលែកជូនដល់ក្រុមហ៊ុនបោះផ្សាយ សិស្ស និស្សិត ក៏ដូចជាបុគ្គលទាំងឡាយ ដែលមានបំណងវិនិយោគលើវិស័យមូលបត្រ និងងាកមកចាប់អារម្មណ៍ឱ្យបានច្រើនដែលអាចជាផ្នែកមួយជួយជំរុញឱ្យមានការរីកចម្រើនក្នុងវិស័យមូលបត្រនេះទៅថ្ងៃអនាគត។

## ២. អនុសាសន៍

ជាចុងក្រោយ បន្ទាប់ពីបានសិក្សានូវប្រធានបទខាងលើ យើងខ្ញុំពិតជាឃើញថា ការបោះផ្សាយលក់ មូលបត្របំណុលនៅកម្ពុជា កំពុងអភិវឌ្ឍន៍បានយ៉ាងល្អប្រសើរ ក៏ប៉ុន្តែទន្ទឹមនឹងនេះ យើងក៏បានឃើញថា នៅ មានចំណុចខ្លះខាតមួយចំនួន ដែលនិយ័តកម្មមូលបត្រកម្ពុជា និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា គប្បីធ្វើការ ពិចារណាផងដែរ។ យើងខ្ញុំសូមធ្វើការអនុញ្ញាត ក្នុងការផ្តល់ជាគំនិតយោបល់ខ្លះៗ ដើម្បីជាជំនួយជួយឲ្យវិស័យ មូលបត្រនៅកម្ពុជា ក៏ដូចជាដំណើរការបោះផ្សាយលក់មូលបត្រនៅកម្ពុជា ឲ្យរីកចម្រើនទៅមុខ៖

- និយ័តកម្មមូលបត្រកម្ពុជា គួរតែបង្កើនការផ្សព្វផ្សាយអំពីការបោះផ្សាយសញ្ញាបណ្ណសាជីវកម្ម ទៅ កាន់ក្រុមហ៊ុនដែលមានបំណងចង់ប្រមូលមូលធន ដើម្បីការអភិវឌ្ឍរបស់ក្រុមហ៊ុនខ្លួន។
- និយ័តកម្មមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា បន្តរកយុទ្ធសាស្ត្រល្អៗ ដូចជា ផ្តល់រង្វាន់ លើកទឹកចិត្ត កាត់បន្ថយឯកសារមិនចាំបាច់មួយចំនួន និងកាត់បន្ថយថ្លៃសេវាលើ ការដាក់ពាក្យ ស្នើសុំ និងចុះបញ្ជីលក់មូលបត្រ ដើម្បីទាក់ទាញក្រុមហ៊ុន/សហគ្រាស ឲ្យមកចូលរួមក្នុងទីផ្សារ តាមរយៈការបោះផ្សាយលក់មូលបត្របំណុល។
- និយ័តកម្មមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា បន្តធ្វើការផ្សព្វផ្សាយបន្ថែមទៀត រៀបចំកម្មវិធី សិក្ខាសាលា ឬកម្មវិធីផ្សេងៗ ដែលស្តីអំពីការបោះ ផ្សាយលក់មូលបត្រក្នុងទីផ្សារដំបូងនៅកម្ពុជា ជាពិសេសក្នុងដំណាក់កាលធ្វើប្រឹក្សាបៀលឌីង និង ដំណាក់កាលធ្វើបរិស័កម្ម ដើម្បីឲ្យវិនិយោគិន ឬក្រុមហ៊ុនបានយល់ឲ្យកាន់តែច្បាស់ពីដំណើរការនេះ។
- បន្ទាប់ពីមានការផ្សព្វផ្សាយបន្ថែមទៀត ផ្សារមូលបត្រកម្ពុជា គួរតែមាននូវការបង្រៀនពីរបៀបការ ជួញដូរសញ្ញាបណ្ណសាជីវកម្មឲ្យកាន់តែច្បាស់ ព្រោះសង្គមឃើញថាមានវិនិយោគិនមួយចំនួន មិនទាន់យល់ពីរបៀបជួញដូរនៅឡើយ ដោយសារវិនិយោគិនខ្លះមានតែគណនីតែមិនបានធ្វើការ ជួញដូរ។

**ឯកសារយោង**

## **ឯកសារយោង**

### **ច្បាប់ ប្រកាស និងគោលការណ៍ណែនាំ**

- ❖ ច្បាប់ស្តីពីមូលបត្ររដ្ឋ ជំពូកទី១ បទបញ្ញត្តិទូទៅ នស/រកត/០៩១៨/ ៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ មាត្រា៣ ចំនុច៤
- ❖ ច្បាប់ស្តីពី ការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រមហាជន នស/រកម/១០០៧/០២៨ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧
- ❖ ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសាធារណៈ លេខ០០៩/១៧ គ.ម.ក. /ប្រ.ក.ចុះថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៧
- ❖ ប្រកាសស្តីពីការដាក់អនុវត្តវិធានចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លេខ ០១៦/១៧ គ.ម.ក. /ប្រ.ក.ចុះថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៧

### **សៀវភៅ ឯកសារសិក្សា និងឯកសារផ្សេងៗ**

- ❖ និយ័តកម្មមូលបត្រកម្ពុជា ព្រឹត្តិបត្រមូលបត្រ លេខ១៥ ចេញផ្សាយ ឆ្នាំ២០២៣
- ❖ និយ័តកម្មមូលបត្រកម្ពុជា ព្រឹត្តិបត្រវិនិយោគិន និងការវិនិយោគ លេខទី១១ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២
- ❖ និយ័តកម្មមូលបត្រកម្ពុជា ព្រឹត្តិបត្រវិនិយោគិន និងការវិនិយោគ លេខទី១២ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២២
- ❖ និយ័តកម្មមូលបត្រកម្ពុជា ពុទ្ធិមូលបត្រ លេខ៦១ ចេញផ្សាយ ឆ្នាំ២០២១
- ❖ និយ័តកម្មមូលបត្រកម្ពុជា ពុទ្ធិមូលបត្រ លេខ៦៦ ចេញបោះផ្សាយ ឆ្នាំ២០២២
- ❖ និយ័តកម្មមូលបត្រកម្ពុជា កម្រងបទប្បញ្ញត្តិ ពាក់ព័ន្ធវិស័យមូលបត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញបោះផ្សាយ ឆ្នាំ(២០២២-២០២៣)
- ❖ គណៈកម្មការមូលបត្រកម្ពុជា ពុទ្ធិមូលបត្រ លេខVIII ចេញផ្សាយប្រចាំសប្តាហ៍ទី៣ ខែតុលា ឆ្នាំ២០១៦
- ❖ គណៈកម្មការមូលបត្រកម្ពុជា ព្រឹត្តិបត្រមូលបត្រ ចេញផ្សាយ លេខ ២ ខែមករា ឆ្នាំ២០១៧
- ❖ គណៈកម្មការមូលបត្រកម្ពុជា ព្រឹត្តិបត្រវិនិយោគិន និងការវិនិយោគ ប្រចាំត្រីមាសទី១ ឆ្នាំ២០២០
- ❖ គណៈកម្មការមូលបត្រកម្ពុជា សេចក្តីជូនដំណឹង ស្តីពី ការផ្លាស់ប្តូរឈ្មោះរបស់ “គណៈកម្មការមូលបត្រកម្ពុជា” ទៅជា “និយ័តកម្មមូលបត្រកម្ពុជា”
- ❖ គណៈកម្មការមូលបត្រកម្ពុជា ពុទ្ធិមូលបត្រ ប្រភេទមូលបត្រនៅកម្ពុជា (លេខ៣៥ ចេញផ្សាយឆ្នាំ២០១៩
- ❖ គណៈកម្មការមូលបត្រកម្ពុជា ពុទ្ធិមូលបត្រ អត្ថបទលេខ VI ចេញផ្សាយប្រចាំសប្តាហ៍ទី១ ខែតុលា ឆ្នាំ ២០១៦

- ❖ ហេង ច័ន្ទបូលីន (២០២២) ទីផ្សារមូលបត្រកម្ពុជា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

## **ឯកសារឯកស្រង់ពីគេហទំព័រ**

- ❖ មូលបត្រ (<https://www.khsearch.com/qna/29889>)
- ❖ មូលបត្រកម្មសិទ្ធិ (<https://csx.com.kh/kh/product/equities.jsp?MNCD=4020>)
- ❖ សញ្ញាបណ្ណសាជីវកម្ម (<http://csx.com.kh/kh/product/bond.jsp?MNCD=4040>)
- ❖ ទីផ្សារមូលបត្រ (<https://shorturl.at/BjpLi> តើទីផ្សារមូលបត្រជាអ្វី/ )
- ❖ ទីផ្សារដំបូង និងទីផ្សារបន្ទាប់ (<https://shorturl.at/3pE5i> /សេដ្ឋកិច្ច/ទីផ្សារដំបូង-និងទីផ្សារបន្ទាប់នៅក្នុងទីផ្សារមូលបត្រ)
- ❖ គុណវិបត្តិទីផ្សារមូលបត្រក្នុងវិស័យសេដ្ឋកិច្ច (<https://www.serc.gov.kh/khmer/faq.php?pn=2> )
- ❖ រូបសញ្ញា និងអត្ថន័យនៃរូបសញ្ញារបស់និយ័តករមូលបត្រកម្ពុជា ទីស្នាក់ការរបស់និយ័តករមូលបត្រកម្ពុជា (<https://www.serc.gov.kh/khmer/m17.php?pn=1>)
- ❖ ទីស្នាក់ការរបស់និយ័តករមូលបត្រកម្ពុជា (<https://www.serc.gov.kh/khmer/m19.php?pn=1>)
- ❖ ចក្ខុវិស័យ និងបេសកកម្ម (<https://www.serc.gov.kh/khmer/m11.php?pn=1>)
- ❖ គោលដៅ និងគោលបំណងទូទៅនៃនិយ័តករមូលបត្រកម្ពុជា (<http://www.serc.gov.kh/khmer/faq.php?pn=2>)
- ❖ រចនាសម្ព័ន្ធចាត់តាំងរបស់និយ័តករមូលបត្រកម្ពុជា (<https://www.serc.gov.kh/khmer/m14.php?pn=1>)
- ❖ ប្រវត្តិក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (<https://psndaily.wixsite.com/psndaily/post/តិ-ជិ-ស-វម-លបត-រកម-ព-ជ-ជ-អ-វ>)
- ❖ នាមករណ៍ និងផ្លាកសញ្ញារបស់ផ្សារមូលបត្រ (<http://csx.com.kh/kh/about/profile.jsp?MNCD=10301>)
- ❖ ចក្ខុវិស័យ និងបេសកកម្ម (<http://www.csx.com.kh/kh/about/mission.jsp?MNCD=1020>)
- ❖ ទីតាំងរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (<http://www.csx.com.kh/kh/about/contact.jsp?MNCD=10703>)
- ❖ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (<http://www.csx.com.kh/kh/about/org.jsp?MNCD=10302>)



- ❖ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (<https://csx.com.kh/kh/about/director.jsp>)
- ❖ ក្រុមហ៊ុនធានាទិញមូលបត្រ (<https://www.serc.gov.kh/khmer/m52.php?pn=6>)
- ❖ ក្រុមហ៊ុនឈ្នួញដើងសារមូលបត្រ (<https://www.serc.gov.kh/khmer/m52.php?pn=6>)
- ❖ តួអង្គចូលរួមដទៃទៀត (<https://www.serc.gov.kh/khmer/m53.php?pn=6>)
- ❖ ក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់ (<https://www.serc.gov.kh/khmer/m54.php?pn=6>)
- ❖ ភ្នាក់ងារបញ្ជីការមូលបត្រ (<https://www.serc.gov.kh/khmer/m59.php?pn=6>)
- ❖ ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ (<https://www.serc.gov.kh/khmer/m59.php?pn=6>)
- ❖ ភ្នាក់ងារវាយតម្លៃលទ្ធភាពសង (<https://www.serc.gov.kh/khmer/m69.php?pn=6>)
- ❖ ក្រុមហ៊ុនផ្តល់សេវាបកប្រែក្នុងវិស័យមូលបត្រ (<https://www.serc.gov.kh/khmer/m55.php?pn=6>)
- ❖ ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល (<https://www.serc.gov.kh/khmer/m66.php?pn=6>)
- ❖ ភ្នាក់ងាររក្សាសុវត្ថិភាព (<https://www.serc.gov.kh/khmer/m68.php?pn=6>)
- ❖ ចំនួនក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុល (<https://shorturl.at/ftVq>)
- ❖ ចំនួនបោះផ្សាយលក់មូលបត្របំណុលជា (ឯកតា) អត្រាគូប៉ុងប្រចាំឆ្នាំ និងរយៈពេលឥណប្រតិទាន  
(<https://csx.com.kh/data/1stbond/listPosts.do?MNCD=50301>)

**ឧបសម្ព័ន្ធ**

## **បញ្ជីឧបសម្ព័ន្ធ**

- ឧបសម្ព័ន្ធទី១៖ ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈលេខ០០៩/១៧ គ.ម. ក. /ប្រ.ក.ចុះថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៧
- ឧបសម្ព័ន្ធទី២៖ ស្តីពីវិធានចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លេខ ០១៦/១៧ គ.ម.ក. /ប្រ.ក.ចុះថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៧
- ឧបសម្ព័ន្ធទី៣៖ ព្រឹត្តិបត្រទិន្នន័យជួញដូរមូលបត្រ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤

**ឧបសម្ព័ន្ធទី១៖ ប្រកាសស្តីពីការ  
បោះឆ្នោយលក់មូលបត្របំណុលជា  
សាធារណៈ**



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**គណៈកម្មការមូលបត្រកម្ពុជា**

លេខ: ០០៩/១៣៣.....គ.ម.ក. / ៤៤.ក

**ប្រកាស**

**ស្តីពី**

**ការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ**

\* \* \* \* \*

**នេសាទរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**

**និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០០៧/០២៨ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន
- បានឃើញអនុក្រឹត្យលេខ ៩៧ អនក្រ/បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការមូលបត្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៥៤ អនក្រ/បក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០០៩ ស្តីពីការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន
- យោងតាមការអនុម័តនៃសម័យប្រជុំពេញអង្គរបស់គណៈកម្មការមូលបត្រកម្ពុជានាថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧

**សម្រេច**

**ជំពូកទី ១**

**បទប្បញ្ញត្តិទូទៅ**

**ប្រការ ១.- គោលបំណង**

ប្រកាសនេះមានគោលបំណងកំណត់អំពីលក្ខខណ្ឌ យន្តការ បែបបទ នីតិវិធី និងការអនុញ្ញាត ពាក់ព័ន្ធនឹងការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយអនុលោមតាមច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។

**ប្រការ ២.- និយមន័យ**

និយមន័យនៃពាក្យបច្ចេកទេសដែលប្រើប្រាស់ក្នុងប្រកាសនេះ ត្រូវបានកំណត់ក្នុងប្រការនេះ និងមាននៅក្នុងសទ្ទានុក្រមដែលជាឧបសម្ព័ន្ធនៃច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន៖

១- ខ្ទង់ក្រៅតារាងតុល្យការ (Off-Balance Sheet Items) សំដៅដល់ខ្ទង់ទាំងឡាយណាដែលមិនបានបង្ហាញក្នុងតារាងតុល្យការ ប៉ុន្តែអាចនាំឱ្យមានហានិភ័យលំហូរសាច់ប្រាក់អនាគត។

២- គូប៉ុង (Coupon) សំដៅដល់ការប្រាក់ដែលបុគ្គលបោះផ្សាយសន្យាធ្វើការទូទាត់តាមលក្ខខណ្ឌនៃមូលបត្របំណុល។

៣- ច្បាប់ សំដៅដល់ច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន។

៤- បុគ្គលបោះផ្សាយ សំដៅដល់បុគ្គលដែលស្នើសុំ ឬបានបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ។

៥- បុគ្គលធានា (Guarantor) សំដៅដល់នីតិបុគ្គល ឬស្ថាប័ន ដែលផ្តល់ការធានាលើមូលបត្របំណុលដោយអនុលោមទៅតាមលក្ខខណ្ឌនៃការធានា។

៦- ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល (Bondholders Representative) សំដៅដល់បុគ្គលដែលទទួលបានការទទួលស្គាល់ពី **គ.ម.ក.** ដើម្បីធ្វើជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ស្របទៅតាមបទប្បញ្ញត្តិដែលមានជាធរមាន។

៧- ភ្នាក់ងារវាយតម្លៃលទ្ធភាពសង (Credit Rating Agency) សំដៅដល់បុគ្គលដែលទទួលបានការទទួលស្គាល់ពី **គ.ម.ក.** ដើម្បីផ្តល់សេវាធ្វើចំណាត់ថ្នាក់លើបុគ្គលរងការធ្វើចំណាត់ថ្នាក់ ឬមូលបត្របំណុលដែលត្រូវបោះផ្សាយលក់។





៨- សញ្ញាបណ្ណធម្មតា (Plain Bond) សំដៅដល់សញ្ញាបណ្ណដែលមានអត្រាគូប៉ុងថេរ មានកំណត់ ឥណ្ឌូប្រតិទានជាមុននៅកាលបរិច្ឆេទបោះផ្សាយ មិនមានការលើកកម្ពស់ (Enhancement) និង/ឬលក្ខណៈ បន្ថែមដូចជាសិទ្ធិទិញត្រឡប់ (Call Option) ឬសិទ្ធិលក់ (Put Option) និងមិនមានការធានា។

៩- សញ្ញាបណ្ណមានបុគ្គលធានា (Guaranteed Bond) សំដៅដល់មូលបត្របំណុលដែលផ្តល់ការ ធានាថាការប្រាក់ និងប្រាក់ដើមនឹងត្រូវបានទូទាត់សងដោយភាគីទីបីដែលជានីតិបុគ្គល ករណីដែល បុគ្គលបោះផ្សាយមិនមានលទ្ធភាពសងបំណុល (Default) ដោយមូលហេតុដូចជា អសាធិការភាព ឬក្ស័យធន។

១០- សញ្ញាបណ្ណមានវត្ថុធានា (Secured Bond) សំដៅដល់សញ្ញាបណ្ណដែលមានដាក់ទ្រព្យសកម្ម ជាវត្ថុធានា លើកលែងតែមូលបត្របំណុលដែលមានទ្រព្យធានា (Asset Backed Securities) ដែលត្រូវ កំណត់នៅក្នុងបទប្បញ្ញត្តិដោយឡែក។

១១- សញ្ញាបណ្ណសាជីវកម្ម (Corporate Bond) សំដៅដល់ប្រភេទមួយនៃមូលបត្របំណុលដែលបោះ ផ្សាយដោយក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលប្រតិស្រុត ដែលមានកាតព្វកិច្ចក្នុង ការបង់ប្រាក់ដើម ការប្រាក់ និងកាតព្វកិច្ចផ្សេងទៀតចំពោះម្ចាស់មូលបត្របំណុល។

១២- អត្រាគូប៉ុង (Coupon Rate) សំដៅដល់អត្រាការប្រាក់ដែលបុគ្គលបោះផ្សាយសន្យាធ្វើការទូទាត់ ក្នុងរយៈពេលនៃមូលបត្របំណុល។

១៣- អនុក្រឹត្យ សំដៅដល់អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រ មហាជន។

**ប្រការ ៣.- ប្រភេទមូលបត្របំណុលដែលធ្វើសំណើលក់**

មូលបត្របំណុលដែលត្រូវធ្វើសំណើលក់អនុលោមតាមប្រកាសនេះ សំដៅដល់សញ្ញាបណ្ណសាជីវកម្ម ដែលរួមមានសញ្ញាបណ្ណធម្មតា សញ្ញាបណ្ណមានវត្ថុធានា និងសញ្ញាបណ្ណមានបុគ្គលធានា។

សំណើលក់សញ្ញាបណ្ណសាជីវកម្មប្រភេទផ្សេងទៀត ដូចជា សញ្ញាបណ្ណបរិវត្ត និងសញ្ញាបណ្ណដទៃ ទៀតជាដើម ត្រូវអនុវត្តតាមលក្ខខណ្ឌផ្សេងទៀតក្នុងបទប្បញ្ញត្តិដោយឡែក និងត្រូវមានការអនុញ្ញាតជាមុន ពីអគ្គនាយកនៃ គ.ម.ក. ។

មូលបត្របំណុលផ្សេងទៀតត្រូវកំណត់នៅក្នុងបទប្បញ្ញត្តិដោយឡែក។

**ប្រការ ៤.- លក្ខណៈនៃមូលបត្របំណុល**

មូលបត្របំណុលដែលត្រូវធ្វើសំណើលក់អនុលោមតាមប្រកាសនេះត្រូវមាន៖

- ១- អត្តសញ្ញាណរបស់បុគ្គលបោះផ្សាយ។
- ២- តម្លៃចារឹក។
- ៣- អត្រាគូប៉ុង ឬមិនមានអត្រាគូប៉ុងក្នុងករណីមូលបត្របំណុលបោះផ្សាយលក់ក្នុងតម្លៃអប្បបរមា។



៤- កាលបរិច្ឆេទនៃការបោះផ្សាយលក់មូលបត្របំណុល។

៥- ឥណ្ឌប្រតិទាន។

**ប្រការ ៥.- សំណើលក់មូលបត្របំណុលជាឯកជន**

សំណើលក់មូលបត្របំណុលដែលបំពេញលក្ខខណ្ឌដូចខាងក្រោម ត្រូវចាត់ទុកថាជាសំណើលក់មូលបត្របំណុលជាឯកជន៖

១- សំណើលក់មូលបត្រដែលធ្វើឡើងចំពោះបុគ្គលដែលមានចំនួនមិនលើសពី ៣០ (សាមសិប) រូប ហើយសំណើលក់មូលបត្រនេះមិនត្រូវធ្វើលើសពីរយៈពេល ១២ (ដប់ពីរ) ខែ ឡើយ និង

២- សំណើលក់មូលបត្រមិនត្រូវផ្សព្វផ្សាយជាសាធារណៈ ទោះបីតាមទម្រង់ ឬមធ្យោបាយណាក៏ដោយរួមទាំងការផ្សព្វផ្សាយក្នុងគោលបំណងគ្រាន់តែឱ្យមកសាកសួរព័ត៌មាន ឬសុំពិគ្រោះយោបល់អំពីការធ្វើវិនិយោគលើមូលបត្របំណុល។

បុគ្គលដែលមានបំណងធ្វើសំណើលក់មូលបត្របំណុលជាឯកជន និងបុគ្គលដែលបានចុះបញ្ជីបោះផ្សាយលក់មូលបត្រជាសាធារណៈ ហើយមានបំណងធ្វើសំណើលក់មូលបត្របំណុលជាឯកជន ត្រូវផ្តល់ឯកសារពាក់ព័ន្ធនឹងសំណើលក់នោះជាមុនមក **គ.ម.ក.** ហើយនៅពេលដែលសំណើលក់ជាឯកជននោះបានបញ្ចប់ បុគ្គលទាំងនោះត្រូវរាយការណ៍ពីលទ្ធផលឱ្យបានឆាប់ជូន **គ.ម.ក.** ។

សំណើលក់មូលបត្របំណុលទាំងឡាយណាដែលខុសពីលក្ខខណ្ឌខាងលើ គឺជាសំណើលក់មូលបត្របំណុលជាសាធារណៈដែលតម្រូវឱ្យអនុវត្តតាមនីតិវិធីដូចមានចែងក្នុងច្បាប់ អនុក្រឹត្យ និងក្នុងប្រកាសនេះ។

**ជំពូកទី ២**

**លក្ខខណ្ឌតម្រូវសម្រាប់ការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ**

**ប្រការ ៦.- លក្ខខណ្ឌតម្រូវសម្រាប់ការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ**

បុគ្គលដាក់ពាក្យស្នើសុំត្រូវបំពេញនូវលក្ខខណ្ឌដូចខាងក្រោម៖

១- ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលប្រតិស្ថិត។

២- មានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលពាក់ព័ន្ធនឹងការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ទៅតាមការសម្រេចរបស់មហាសន្និបាតភាគហ៊ុនិក។

៣- មានរបាយការណ៍ហិរញ្ញវត្ថុប្រវត្តិសាស្ត្រ និង/ឬរបាយការណ៍ហិរញ្ញវត្ថុប្រវត្តិសាស្ត្ររួម រយៈពេល ២ (ពីរ) ឆ្នាំនៃឆ្នាំសារពើពន្ធចុងក្រោយ ដែលត្រូវធ្វើសវនកម្មស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ករណីបុគ្គលដាក់ពាក្យស្នើសុំដាក់ពាក្យស្នើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ នៅក្រោយរយៈពេល ៤៥ (សែសិបប្រាំ) ថ្ងៃបន្ទាប់ពីដំណាច់ត្រីមាស បុគ្គលដាក់ពាក្យស្នើសុំ





នោះត្រូវផ្តល់របាយការណ៍ហិរញ្ញវត្ថុក្នុងគ្រា។

៤- មានកម្រិតអភិបាលកិច្ចសាជីវកម្មរឹងមាំ ដោយមានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់។

៥- ទទួលបានការធ្វើចំណាត់ថ្នាក់លទ្ធភាពសងពីភ្នាក់ងារវាយតម្លៃលទ្ធភាពសង ដែលទទួលបានការទទួលស្គាល់ពី **គ.ម.ក.** ។

៦- ទទួលបានការបញ្ជាក់ជាមុនអំពីការពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល និងការដាក់តម្លៃមូលបត្របំណុលពិន័យរួមប្រកបប្រតិបត្តិស្របតាមមាត្រា ៧ នៃអនុក្រឹត្យ។

**ប្រការ ៧.- លក្ខខណ្ឌតម្រូវសម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណមានវត្ថុធានា**

ករណីការបោះផ្សាយលក់សញ្ញាបណ្ណមានវត្ថុធានា បុគ្គលដាក់ពាក្យស្នើសុំត្រូវបំពេញនូវលក្ខខណ្ឌដូចខាងក្រោម៖

១- បំពេញលក្ខខណ្ឌដូចមានចែងក្នុងប្រការ ៦ នៃប្រកាសនេះ។

២- មានវត្ថុធានា ដែលត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

- មានវិញ្ញាបនបត្របញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលបញ្ជាក់ថាវត្ថុធានានោះមិនជាប់ប្រាតិភោគណាមួយឡើយ។

- ករណីវត្ថុធានាជាអចលនវត្ថុ ឬសិទ្ធិជួលអចិន្ត្រៃយ៍ តម្លៃនៃវត្ថុធានានោះត្រូវវាយតម្លៃដោយក្រុមហ៊ុនវាយតម្លៃដែលទទួលបានការទទួលស្គាល់ពី **គ.ម.ក.** ។

៣- ចំនួនទឹកប្រាក់ដែលបានមកពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ត្រូវមានតម្លៃអតិបរមាស្មើនឹង ៧០ (ចិតសិប) ភាគរយ នៃតម្លៃវត្ថុធានា គិតត្រឹមថ្ងៃដាក់ពាក្យស្នើសុំ។

**ប្រការ ៨.- លក្ខខណ្ឌតម្រូវសម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណមានបុគ្គលធានា**

ករណីការបោះផ្សាយលក់សញ្ញាបណ្ណមានបុគ្គលធានា បុគ្គលដាក់ពាក្យស្នើសុំត្រូវបំពេញនូវលក្ខខណ្ឌដូចខាងក្រោម៖

១- បំពេញលក្ខខណ្ឌដូចមានចែងក្នុងប្រការ ៦ នៃប្រកាសនេះ លើកលែងចំណុចទី ៥។

២- ត្រូវមានបុគ្គលធានាដែលទទួលបានការទទួលស្គាល់ពី **គ.ម.ក.** ហើយបុគ្គលធានានោះត្រូវធ្វើចំណាត់ថ្នាក់លទ្ធភាពសងពីភ្នាក់ងារវាយតម្លៃលទ្ធភាពសង ដែលទទួលបានការទទួលស្គាល់ពី **គ.ម.ក.** ។

**ប្រការ ៩.- ការបោះផ្សាយលក់មូលបត្របំណុលរបស់បុគ្គលដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ**

បុគ្គលដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ ហើយមានបំណងស្នើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ត្រូវអនុវត្តតាមលក្ខខណ្ឌតម្រូវដូចមានចែងក្នុងប្រការ ៦ ឬប្រការ ៧ ឬប្រការ ៨ នៃប្រកាសនេះ លើកលែងលក្ខខណ្ឌរបាយការណ៍ហិរញ្ញវត្ថុដូចមានចែងក្នុងចំណុចទី ៣ នៃ



ប្រការ ៦ ខាងលើ តម្រូវឱ្យមានសម្រាប់រយៈពេលតែ ១ (មួយ) ឆ្នាំនៃឆ្នាំសារពើពន្ធចុងក្រោយដែលត្រូវធ្វើសវនកម្មស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន និងមានរបាយការណ៍ហិរញ្ញវត្ថុក្នុងគ្រា ប្រសិនបើមាន។

**ប្រការ ១០.- ឯកសារប្រើសម្រាប់ស្នើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ**

បុគ្គលដាក់ពាក្យស្នើសុំត្រូវមាន៖

១- ពាក្យស្នើសុំបំពេញតាមទម្រង់កំណត់ដោយ **គ.ម.ក.** ។

២- ឯកសារផ្តល់ព័ត៌មានតាមការកំណត់របស់ **គ.ម.ក.** ។

៣- ឯកសារភ្ជាប់ដូចខាងក្រោម៖

ក- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ថតចម្លងដោយមានការបញ្ជាក់ត្រឹមត្រូវ។

ខ- លក្ខន្តិកៈក្រុមហ៊ុន ថតចម្លងដោយមានការបញ្ជាក់ត្រឹមត្រូវ។

គ- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលពាក់ព័ន្ធនឹងការបោះផ្សាយលក់មូលបត្របំណុល

ជាសាធារណៈ។

ឃ- លិខិតប្រគល់សិទ្ធិឱ្យអភិបាល ឬនាយកប្រតិបត្តិនៃបុគ្គលបោះផ្សាយ ដែលចុះហត្ថលេខាដោយប្រធានក្រុមប្រឹក្សាភិបាល និងអភិបាលទាំងអស់។

ង- លិខិតបញ្ជាក់ពីធនាគារពាណិជ្ជដែលជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រស្តីពីការបើកគណនីដាច់ដោយឡែកសម្រាប់គោលបំណងបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ។

ច- របាយការណ៍បញ្ជាក់ពីការបំពេញកាតព្វកិច្ចតាមច្បាប់ពាក់ព័ន្ធនឹងកិច្ចការគណនេយ្យចេញដោយក្រុមហ៊ុនផ្តល់សេវាសវនកម្មដែលទទួលបានការទទួលស្គាល់ពី **គ.ម.ក.** ក្នុងករណីរបាយការណ៍ហិរញ្ញវត្ថុដូចមានចែងក្នុងចំណុចទី ៣ នៃប្រការ ៦ ខាងលើ ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុនផ្តល់សេវាសវនកម្មដែលមិនមានការទទួលស្គាល់ពី **គ.ម.ក.** ។

ឆ- របាយការណ៍បញ្ជាក់ពីការបំពេញកាតព្វកិច្ចតាមច្បាប់ ចេញដោយក្រុមហ៊ុនមូលបត្រធ្វើអាជីវកម្មធានាទិញមូលបត្រ។

ជ- របាយការណ៍បញ្ជាក់ពីការបំពេញកាតព្វកិច្ចតាមច្បាប់ ចេញដោយមេធាវីដែលមានគុណវុឌ្ឍិទទួលស្គាល់ពី **គ.ម.ក.** ។

ឈ- របាយការណ៍ចំណាត់ថ្នាក់លទ្ធភាពសង ដែលចេញដោយភ្នាក់ងារវាយតម្លៃលទ្ធភាពសងដែលទទួលបានការទទួលស្គាល់ពី **គ.ម.ក.** ។

ញ- កិច្ចព្រមព្រៀងពាក់ព័ន្ធនឹងកម្ចីផ្សេងៗ ដែលមាន។

ដ- កិច្ចព្រមព្រៀងវិនិយោគចម្រុះសំខាន់ៗ ប្រសិនបើមាន។

ប៉- កិច្ចសន្យាធានាទិញ ឬគម្រោងចុះកិច្ចសន្យាធានាទិញជាមួយក្រុមហ៊ុនធានាទិញមូលបត្រថតចម្លងដោយមានការបញ្ជាក់ត្រឹមត្រូវ។





ខ-កិច្ចព្រមព្រៀងជាមួយភ្នាក់ងារវាយតម្លៃលទ្ធភាពសង ថតចម្លងដោយមានការបញ្ជាក់ត្រឹមត្រូវ។

ឈ-កិច្ចព្រមព្រៀងជាមួយភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ថតចម្លងដោយមានការបញ្ជាក់ត្រឹមត្រូវ។

ណ-កិច្ចព្រមព្រៀងជាមួយភ្នាក់ងារបញ្ជីកាមូលបត្រ ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់ ថតចម្លងដោយមានការបញ្ជាក់ត្រឹមត្រូវ។

ត-ឯកសារបញ្ជាក់លេខអត្តសញ្ញាណសារពើពន្ធ និងឯកសារបញ្ជាក់ពីការបំពេញកាតព្វកិច្ចបង់ពន្ធ។

ថ-ករណីបុគ្គលដាក់ពាក្យស្នើសុំបោះផ្សាយលក់សញ្ញាបណ្ណមានវត្ថុធានា បុគ្គលនោះត្រូវភ្ជាប់នូវឯកសារបន្ថែមដូចខាងក្រោម៖

ថ.១-ភ័ស្តុតាងអំពីវត្ថុធានា។

ថ.២-វិញ្ញាបនបត្របញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលបញ្ជាក់ថាវត្ថុធានានោះមិនជាប់ប្រាតិភោគណាមួយឡើយ។

ថ.៣-របាយការណ៍ស្តីពីការវាយតម្លៃទ្រព្យសកម្មដែលចេញដោយក្រុមហ៊ុនវាយតម្លៃដែលទទួលបានការទទួលស្គាល់ពី **គ.ម.ក.** ។

ទ-ករណីបុគ្គលដាក់ពាក្យស្នើសុំបោះផ្សាយលក់សញ្ញាបណ្ណមានបុគ្គលធានា បុគ្គលនោះត្រូវភ្ជាប់នូវឯកសារបន្ថែមដូចខាងក្រោម៖

ទ.១-របាយការណ៍ចំណាត់ថ្នាក់លទ្ធភាពសងលើបុគ្គលធានា ដែលចេញដោយភ្នាក់ងារវាយតម្លៃលទ្ធភាពសងដែលទទួលបានការទទួលស្គាល់ពី **គ.ម.ក.** លើកលែងតែមានការកំណត់ផ្សេងពីនេះដោយអគ្គនាយកនៃ **គ.ម.ក.** ។

ទ.២-កិច្ចព្រមព្រៀងជាមួយបុគ្គលធានា។

ធ-ឯកសារផ្សេងទៀតដែលតម្រូវដោយអគ្គនាយកនៃ **គ.ម.ក.** ។

### **ជំពូកទី ៣**

#### **ការអនុញ្ញាតការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ**

##### **ប្រការ ១១.- ការដាក់ពាក្យស្នើសុំធ្វើការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ**

បុគ្គលដែលមានបំណងបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ត្រូវដាក់ពាក្យស្នើសុំដូចមានចែងក្នុងប្រការ ១០ នៃប្រកាសនេះ ដើម្បីស្នើសុំការអនុញ្ញាតលើសំណើបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ និងចុះបញ្ជីឯកសារផ្តល់ព័ត៌មាន ដោយអនុលោមតាមមាត្រា ១២ និងមាត្រា ១៧ នៃច្បាប់



មាត្រា ៩ មាត្រា ១០ មាត្រា ១១ មាត្រា ១៣ នៃអនុក្រឹត្យ និងប្រកាសនេះ។

ឯកសារផ្តល់ព័ត៌មានត្រូវមានយ៉ាងហោចណាស់នូវព័ត៌មានពីប្រការ ១២ ដល់ប្រការ ២២ នៃប្រកាសនេះ។ ឯកសារផ្តល់ព័ត៌មានត្រូវមានហត្ថលេខារបស់ប្រធានក្រុមប្រឹក្សាភិបាល អភិបាល នាយកប្រតិបត្តិ និងនាយកហិរញ្ញវត្ថុរបស់បុគ្គលដាក់ពាក្យស្នើសុំ។

**ប្រការ ១២.- ឯកសារផ្តល់ព័ត៌មាន**

ឯកសារផ្តល់ព័ត៌មានត្រូវមានមាតិកាអប្បបរមាដូចខាងក្រោម៖

១-សេចក្តីជូនដំណឹងចំពោះវិនិយោគិន។

២-គម្រោងពេលវេលារំពឹងទុកនៃការបោះផ្សាយ។

៣-អត្តសញ្ញាណនៃបុគ្គលពាក់ព័ន្ធនឹងការរៀបចំឯកសារផ្តល់ព័ត៌មាន។

៤-និយមន័យ អក្សរកាត់ និងពាក្យបច្ចេកទេស។

៥-សេចក្តីសង្ខេបឯកសារផ្តល់ព័ត៌មាន។

៦-ព័ត៌មានស្តីពីសំណើបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ។

៧-ព័ត៌មានស្តីពីការប្រើប្រាស់សាច់ប្រាក់ដែលបានមកពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ។

៨-ព័ត៌មានទូទៅរបស់បុគ្គលដាក់ពាក្យស្នើសុំ។

៩-ព័ត៌មានស្តីពីប្រតិបត្តិការ ដោយរួមបញ្ចូលទាំងយុទ្ធសាស្ត្រ និងផែនការធុរកិច្ច។

១០-ព័ត៌មានស្តីពីកត្តាហានិភ័យ។

១១-ព័ត៌មានស្តីពីអភិបាលកិច្ចសាជីវកម្ម។

១២-ព័ត៌មានស្តីពីទំនាក់ទំនង និងប្រតិបត្តិការជាមួយភាគីជាប់ពាក់ព័ន្ធ។

១៣-ព័ត៌មានហិរញ្ញវត្ថុ និង/ឬព័ត៌មានហិរញ្ញវត្ថុរួម។

១៤-ការពិនិត្យឡើងវិញ និងការព្យាករណ៍លើប្រតិបត្តិការ និងហិរញ្ញវត្ថុ។

១៥-ព័ត៌មានផ្សេងៗ។

១៦-ឧបសម្ព័ន្ធ។

ឯកសារផ្តល់ព័ត៌មានត្រូវមានសេចក្តីបញ្ជាក់ថា “ព័ត៌មានដែលមាននៅក្នុងឯកសារផ្តល់ព័ត៌មានត្រូវស្ថិតនៅក្រោមការទទួលខុសត្រូវរបស់បុគ្គលដាក់ពាក្យស្នើសុំ និងបុគ្គលពាក់ព័ន្ធក្នុងការរៀបចំឯកសារផ្តល់ព័ត៌មាននេះ” ។

**ប្រការ ១៣.- សេចក្តីសង្ខេបឯកសារផ្តល់ព័ត៌មាន**

ឯកសារផ្តល់ព័ត៌មានត្រូវមានព័ត៌មានសង្ខេបដូចជា៖

១-ទិដ្ឋភាពទូទៅរបស់បុគ្គលដាក់ពាក្យស្នើសុំ។



- ២- ព័ត៌មានស្តីពីយុទ្ធសាស្ត្រ និងផែនការធុរកិច្ច។
- ៣- ព័ត៌មានស្តីពីអភិបាល និងភាគហ៊ុននិក។
- ៤- ទិន្នន័យហិរញ្ញវត្ថុសំខាន់ៗ។
- ៥- ព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ។
- ៦- ព័ត៌មានស្តីពីការប្រើប្រាស់សាច់ប្រាក់ដែលបានមកពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ។
- ៧- ព័ត៌មានស្តីពីកត្តាហានិភ័យ។

**ប្រការ ១៤.- ព័ត៌មានស្តីពីសំណើបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ**

ឯកសារផ្តល់ព័ត៌មានត្រូវមានព័ត៌មានស្តីពីសំណើបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈដូចខាងក្រោម៖

- ១- ការពិពណ៌នាអំពីមូលបត្របំណុលដែលធ្វើសំណើលក់ ដោយបញ្ជាក់អំពីសិទ្ធិ និងលក្ខខណ្ឌដែលភ្ជាប់នឹងមូលបត្របំណុលដែលបោះផ្សាយលក់។
- ២- លក្ខខណ្ឌនៃមូលបត្របំណុល (Terms and Conditions) ។
- ៣- ថ្លៃ និងអត្រាគួប្តឹង នៃមូលបត្របំណុលដែលធ្វើសំណើលក់។
- ៤- វិធីសាស្ត្រក្នុងការកំណត់ថ្លៃមូលបត្របំណុល។
- ៥- ផែនការបែងចែកមូលបត្របំណុល។
- ៦- ចំណាយពាក់ព័ន្ធនឹងការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ។
- ៧- ការតែងតាំង សិទ្ធិអំណាច និងកាតព្វកិច្ច របស់ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល។
- ៨- លក្ខខណ្ឌក្នុងការដកភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល។
- ៩- កិច្ចប្រជុំម្ចាស់មូលបត្របំណុល។
- ១០- នីតិវិធី កាលបរិច្ឆេទ និងទីកន្លែង សម្រាប់ការទូទាត់គួប្តឹង និងប្រាក់ដើមនៃមូលបត្របំណុល។
- ១១- ព្រឹត្តិការណ៍ដែលនាំឱ្យមានការខកខានមិនបានទូទាត់សងមូលបត្របំណុល។
- ១២- ព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងកិច្ចសន្យាធានាទិញ ឬគម្រោងចុះកិច្ចសន្យាធានាទិញ ជាមួយ

ក្រុមហ៊ុនធានាទិញមូលបត្រ។

- ១៣- ការធ្វើចំណាត់ថ្នាក់លទ្ធភាពសង។
  - ១៤- ព័ត៌មានផ្សេងទៀតដែលកំណត់ដោយអគ្គនាយកនៃ គ.ប.ក. ។
- ករណីសំណើបោះផ្សាយលក់សញ្ញាបណ្ណមានវត្តមាន ត្រូវមានព័ត៌មានបន្ថែមដូចខាងក្រោម៖
- ១- ទ្រព្យដែលប្រើសម្រាប់ដាក់ជាវត្ថុធានា។
  - ២- ព័ត៌មានស្តីពីការធានា ដែលរួមមាន លក្ខណៈ និងលក្ខខណ្ឌនៃការធានា។



ករណីសំណើបោះផ្សាយលក់សញ្ញាបណ្ណមានបុគ្គលធានា ត្រូវមានព័ត៌មានបន្ថែមដូចខាងក្រោម៖

១- ព័ត៌មានស្តីពីបុគ្គលធានា។

២- ព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងជាមួយបុគ្គលធានា។

៣- ការធ្វើចំណាត់ថ្នាក់លទ្ធភាពសងលើបុគ្គលធានា។

**ប្រការ ១៥.- ព័ត៌មានស្តីពីការប្រើប្រាស់សាច់ប្រាក់ដែលបានមកពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ**

ឯកសារផ្តល់ព័ត៌មានត្រូវបង្ហាញពីការប្រើប្រាស់សាច់ប្រាក់ដែលបានមកពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ដោយបញ្ជាក់ឱ្យបានច្បាស់លាស់ពីចំនួនទឹកប្រាក់ដែលត្រូវប្រើប្រាស់សម្រាប់គោលដៅនីមួយៗ។

ឯកសារផ្តល់ព័ត៌មានត្រូវបង្ហាញពីដំណាក់កាលនានានៃការអនុវត្ត និងការប្រើប្រាស់សាច់ប្រាក់ដែលទទួលបានពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ។ ប្រសិនបើសាច់ប្រាក់ដែលបានមកពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ត្រូវប្រើប្រាស់សម្រាប់ការធានាការចំណាយពាក់ព័ន្ធនឹងសកម្មភាពតាមកិច្ចសន្យាណាមួយរបស់បុគ្គលដាក់ពាក្យស្នើសុំ ឯកសារផ្តល់ព័ត៌មានត្រូវបង្ហាញពីរយៈពេលសុពលភាពនៃកិច្ចសន្យាទាំងនោះ។

ករណីសំណើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈពាក់ព័ន្ធនឹងផែនការវិនិយោគ ឯកសារផ្តល់ព័ត៌មានត្រូវបង្ហាញពីផែនការវិនិយោគនោះ។ ករណីមានផែនការវិនិយោគលើសពី ១ (មួយ) ផែនការនីមួយៗត្រូវបង្ហាញដាច់ពីគ្នា ជាទម្រង់ពេញលេញក្នុងឯកសារផ្តល់ព័ត៌មាន។

**ប្រការ ១៦.- ព័ត៌មានស្តីពីបុគ្គលដាក់ពាក្យស្នើសុំ**

ឯកសារផ្តល់ព័ត៌មានត្រូវបង្ហាញព័ត៌មានស្តីពីបុគ្គលដាក់ពាក្យស្នើសុំដូចជា៖

១- ប្រវត្តិ និងការវិវត្តន៍។

២- យុទ្ធសាស្ត្រ និងផែនការអាជីវកម្ម។

៣- ព័ត៌មានស្តីពីធុរកិច្ច។

៤- ទិដ្ឋភាពទូទៅក្នុងវិស័យ។

៥- សម្ព័ន្ធភាពបុគ្គលបោះផ្សាយ។

៦- ព័ត៌មានពាក់ព័ន្ធនឹងទ្រព្យសកម្មរយៈពេលវែងរបស់បុគ្គលបោះផ្សាយ។

៧- ព័ត៌មានស្តីពីកាតព្វកិច្ចពន្ធ។

**ប្រការ ១៧.- ព័ត៌មានស្តីពីកត្តាហានិភ័យ**

ឯកសារផ្តល់ព័ត៌មាន ត្រូវបង្ហាញព័ត៌មានស្តីពីកត្តាហានិភ័យទាំងឡាយណាដែលពាក់ព័ន្ធនឹងធុរកិច្ច



របស់បុគ្គលដាក់ពាក្យស្នើសុំ ដោយរាប់បញ្ចូលទាំងហានិភ័យដែលកើតឡើងពីសកម្មភាពប្រតិបត្តិការ ហានិភ័យនៃវិស័យរបស់ធុរកិច្ច ព្រមទាំងឥទ្ធិពលដោយផ្ទាល់ ឬប្រយោលនៃហានិភ័យទាំងនេះទៅលើស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលប្រតិបត្តិការធុរកិច្ច និងការវិនិយោគរបស់បុគ្គលដាក់ពាក្យស្នើសុំ។

ឯកសារផ្តល់ព័ត៌មានត្រូវបង្ហាញពីការវិភាគកត្តាហានិភ័យ និងទស្សនៈរបស់អ្នកគ្រប់គ្រង ព្រមទាំងវិធានការទប់ទល់ទៅនឹងកត្តាហានិភ័យទាំងនោះ។

**ប្រការ ១៨.- ព័ត៌មានស្តីពីអភិបាលកិច្ចសាជីវកម្ម**

ឯកសារផ្តល់ព័ត៌មានត្រូវមានព័ត៌មានអំពីអភិបាលកិច្ចសាជីវកម្មដូចខាងក្រោម៖

១- ព័ត៌មានស្តីពីភាគហ៊ុនិក។

២- ព័ត៌មានស្តីពីអភិបាល បុគ្គលិកជាន់ខ្ពស់ លេខាធិការក្រុមហ៊ុន និងបុគ្គលិកជាន់ខ្ពស់ទទួលបន្ទុកផ្តល់ព័ត៌មាន។

៣- ព័ត៌មានស្តីពីក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការរបស់ក្រុមប្រឹក្សាភិបាល។

៤- ព័ត៌មានស្តីពីការជាប់ពាក់ព័ន្ធរបស់អភិបាល និងបុគ្គលិកជាន់ខ្ពស់ក្នុងដំណើរការផ្លូវច្បាប់។

៥- ព័ត៌មានស្តីពីលាភការ ឬប្រាក់បំណាច់ របស់អភិបាល និងបុគ្គលិកជាន់ខ្ពស់។

៦- ព័ត៌មានស្តីពីភាគីពាក់ព័ន្ធរបស់បុគ្គលដាក់ពាក្យស្នើសុំ។

៧- ព័ត៌មានស្តីពីលក្ខខណ្ឌអភិបាលកិច្ចផ្សេងទៀតដូចមានកំណត់ក្នុងច្បាប់ អនុក្រឹត្យ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

**ប្រការ ១៩.- ព័ត៌មានស្តីពីទំនាក់ទំនង និងប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ**

ឯកសារផ្តល់ព័ត៌មានត្រូវបង្ហាញពីប្រតិបត្តិការសំខាន់ៗក្នុងរយៈពេល ២ (ពីរ) ឆ្នាំចុងក្រោយ ដោយផ្តល់ឈ្មោះ ទំនាក់ទំនង ទំហំ និងប្រភេទ នៃផលប្រយោជន៍ដែលកើតចេញពីទំនាក់ទំនងរវាងបុគ្គលដាក់ពាក្យស្នើសុំជាមួយនឹងភាគីពាក់ព័ន្ធដូចខាងក្រោម៖

១- អភិបាល ឬបុគ្គលិកជាន់ខ្ពស់ណាមួយ។

២- ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនចាប់ពី ៥ (ប្រាំ) ភាគរយឡើងទៅ។

៣- សមាជិកគ្រួសារផ្ទាល់ (រួមមាន ប្តី ប្រពន្ធ កូន ឪពុកម្តាយ បងប្អូនប្រុស ឬបងប្អូនស្រី) របស់បុគ្គលដែលចែងក្នុងចំណុចទី ១ និងទី ២ ខាងលើ។

៤- បុគ្គលមានទំនាក់ទំនងជាមួយអភិបាលរបស់បុគ្គលដាក់ពាក្យស្នើសុំ ក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬក្រុមហ៊ុនហូលឌីងរបស់បុគ្គលដាក់ពាក្យស្នើសុំ ដែលទំនាក់ទំនងរបស់បុគ្គលទាំងនេះកើតមាននៅក្នុងប្រតិបត្តិការឬការចាត់ចែងណាមួយដែលបានធ្វើឡើងដោយបុគ្គលដាក់ពាក្យស្នើសុំ។

៥- បុគ្គលធ្លាប់ជាអភិបាល ឬបុគ្គលជាប់ពាក់ព័ន្ធជាមួយបុគ្គលធ្លាប់ជាអភិបាលរបស់បុគ្គលដាក់ពាក្យស្នើសុំ ដែលទំនាក់ទំនងកើតឡើងក្នុងក្របខ័ណ្ឌប្រតិបត្តិការរបស់បុគ្គលដាក់ពាក្យស្នើសុំ។





៦-អភិបាលដែលកាន់មុខតំណែងណាមួយនៅក្នុងសមាគម ឬអង្គភាពមិនស្វែងរកប្រាក់ចំណេញ ឬនៅក្នុងក្រុមហ៊ុនណាមួយផ្សេងទៀតក្រៅពីបុគ្គលដាក់ពាក្យស្នើសុំ។

៧-អភិបាលដែលទទួលបានផលប្រយោជន៍ពីបុគ្គលដាក់ពាក្យស្នើសុំ ទោះជាហិរញ្ញវត្ថុ ឬមិនមែន ហិរញ្ញវត្ថុ។

ករណីបុគ្គលដាក់ពាក្យស្នើសុំមានប្រតិបត្តិការជាមួយអភិបាល ឬភាគហ៊ុននិក ឯកសារផ្តល់ព័ត៌មាន ត្រូវបង្ហាញព័ត៌មានដូចខាងក្រោម៖

១-ឈ្មោះរបស់អភិបាល ឬភាគហ៊ុននិក។

២-ប្រភេទ និងតម្លៃ នៃទ្រព្យសកម្ម សេវាកម្ម ប្រាក់បំណាច់ ឬលាភការដែលបានទទួល ឬផ្តល់ឱ្យ បុគ្គលដាក់ពាក្យស្នើសុំដោយផ្ទាល់ ឬដោយប្រយោល។

៣-ការពិពណ៌នាពីប្រតិបត្តិការ ដោយបញ្ជាក់ពីទំហំ លក្ខណៈ និងទំនាស់ផលប្រយោជន៍ ដែលអាច កើតមាន។

ប្រសិនបើបុគ្គលដាក់ពាក្យស្នើសុំបានទិញ ឬនឹងទិញចលនវត្ថុ និង/ឬអចលនវត្ថុពីអភិបាល ឬ ភាគហ៊ុននិក ឯកសារផ្តល់ព័ត៌មានត្រូវមានបញ្ជាក់ពីវិធីសាស្ត្រនៃការកំណត់ថ្លៃ និងចំនួនទឹកប្រាក់ទូទាត់។

**ប្រការ ២០.- ព័ត៌មានហិរញ្ញវត្ថុ**

ឯកសារផ្តល់ព័ត៌មានត្រូវមានព័ត៌មានហិរញ្ញវត្ថុប្រវត្តិសាស្ត្រ និង/ឬព័ត៌មានហិរញ្ញវត្ថុប្រវត្តិសាស្ត្ររួម ដែលបំពេញតាមទម្រង់ដែលកំណត់ដោយ **គ.ម.ក.** ហើយត្រូវភ្ជាប់របាយការណ៍ហិរញ្ញវត្ថុដែលបានរៀបចំ និងធ្វើសវនកម្មស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៅព្រះរាជាណាចក្រកម្ពុជា។

**ប្រការ ២១.- ការពិនិត្យឡើងវិញ និងការព្យាករណ៍លើប្រតិបត្តិការ និងហិរញ្ញវត្ថុ**

ឯកសារផ្តល់ព័ត៌មានត្រូវមានព័ត៌មានស្តីពីការពិនិត្យឡើងវិញ និងការព្យាករណ៍លើប្រតិបត្តិការនិង ហិរញ្ញវត្ថុ ដូចខាងក្រោម៖

១-លទ្ធផលប្រតិបត្តិការ។

២-សន្តិសុខភាព និងប្រភពទុន។

៣- ព័ត៌មាននិន្នាការនិងការព្យាករណ៍ប្រាក់ចំណេញ និងលំហូរសាច់ប្រាក់សម្រាប់រយៈពេល ១ (មួយ) ឆ្នាំ។

៤- ការចាត់ចែងខ្ទង់ក្រៅតារាងតុល្យការ ប្រសិនបើមាន។

**ប្រការ ២២.- ឧបសម្ព័ន្ធនៃឯកសារផ្តល់ព័ត៌មាន**

ឯកសារផ្តល់ព័ត៌មានត្រូវមានភ្ជាប់មកជាមួយនូវឯកសារជាឧបសម្ព័ន្ធដូចខាងក្រោម៖

១-លក្ខខណ្ឌនៃមូលបត្របំណុល។





២-ក្រុមសីលធម៌វិជ្ជាជីវៈសម្រាប់អភិបាល និងបុគ្គលិកជាន់ខ្ពស់។

៣-របាយការណ៍សង្ខេបស្តីពីការវាយតម្លៃទ្រព្យសកម្ម ប្រសិនបើមាន។

៤-របាយការណ៍សវនកម្ម ឬរបាយការណ៍បញ្ជាក់ពីការបំពេញកាតព្វកិច្ចតាមច្បាប់ពាក់ព័ន្ធនឹងកិច្ចការគណនេយ្យ ចេញដោយក្រុមហ៊ុនផ្តល់សេវាសវនកម្មដែលទទួលបានការទទួលស្គាល់ពី គ.ម.ក. ។

៥-របាយការណ៍សវនកម្ម របស់ក្រុមហ៊ុនផ្តល់សេវាសវនកម្មដែលមិនទទួលបានការទទួលស្គាល់ពី គ.ម.ក. ។

៦-របាយការណ៍ហិរញ្ញវត្ថុក្នុងគ្រា ដែលត្រូវធ្វើការពិនិត្យឡើងវិញដោយសវនករឯករាជ្យ ប្រសិនបើមាន។

៧-របាយការណ៍សង្ខេបនៃចំណាត់ថ្នាក់លទ្ធភាពសងលើបុគ្គលបោះផ្សាយ ដែលចេញដោយភ្នាក់ងារវាយតម្លៃលទ្ធភាពសង ដែលទទួលបានការទទួលស្គាល់ពី គ.ម.ក. ។

៨-របាយការណ៍សង្ខេបនៃចំណាត់ថ្នាក់លទ្ធភាពសងលើបុគ្គលធានា ដែលចេញដោយភ្នាក់ងារវាយតម្លៃលទ្ធភាពសងដែលទទួលបានការទទួលស្គាល់ពី គ.ម.ក. ករណីសំណើបោះផ្សាយលក់សញ្ញាបណ្ណមានបុគ្គលធានា។

៩-សេចក្តីថ្លែងរបស់បុគ្គលដាក់ពាក្យស្នើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈដែលបញ្ជាក់ពីភាពត្រឹមត្រូវ និងពីការគោរពតាមច្បាប់បទប្បញ្ញត្តិជាធរមាននៃឯកសារនិងព័ត៌មានដែលបានផ្តល់ជូន គ.ម.ក. ។

១០- លិខិតយល់ព្រមឱ្យធ្វើការផ្សព្វផ្សាយសេចក្តីថ្លែង ឬរបាយការណ៍របស់អ្នកជំនាញក្នុងឯកសារផ្តល់ព័ត៌មាន ប្រសិនបើមាន។

**ប្រការ ២៣.- ការទទួលខុសត្រូវរបស់អ្នកជំនាញ**

អនុលោមតាមមាត្រា ៩ និងមាត្រា ១០ នៃអនុក្រឹត្យ អ្នកជំនាញ និងភាគីពាក់ព័ន្ធដែលបានផ្តល់នូវការយល់ព្រមជាលាយលក្ខណ៍អក្សរលើសេចក្តីថ្លែង ឬរបាយការណ៍ ឬយោបល់ឱ្យធ្វើការផ្សព្វផ្សាយនៅក្នុងឯកសារផ្តល់ព័ត៌មាន ត្រូវទទួលខុសត្រូវលើសេចក្តីថ្លែង របាយការណ៍ ឬយោបល់ដែលបានផ្តល់ឱ្យនោះ។

**ប្រការ ២៤.- ការទទួលខុសត្រូវរបស់បុគ្គលបោះផ្សាយ និងភាគីពាក់ព័ន្ធចំពោះព័ត៌មានដែលមានក្នុងឯកសារផ្តល់ព័ត៌មាន**

បុគ្គលដាក់ពាក្យស្នើសុំត្រូវទទួលខុសត្រូវទាំងស្រុងចំពោះភាពត្រឹមត្រូវ ភាពគ្រប់គ្រាន់ ភាពពេញលេញ និងភាពអាចជឿជាក់បាន នូវរាល់ព័ត៌មានដែលបានបង្ហាញនៅក្នុងឯកសារផ្តល់ព័ត៌មាន។

ក្រុមហ៊ុនមូលបត្រ និងបុគ្គលពាក់ព័ន្ធដទៃទៀត ដែលផ្តល់យោបល់ ឬព័ត៌មាន និងចូលរួមក្នុងការរៀបចំឯកសារផ្តល់ព័ត៌មាន ត្រូវទទួលខុសត្រូវចំពោះយោបល់ ឬព័ត៌មាន និងការចូលរួមនោះ។

**ប្រការ ២៥.- ការផ្តល់ព័ត៌មានបន្ថែម ព័ត៌មានជំនួស សេចក្តីបញ្ជាក់ ឬសេចក្តីបំភ្លឺ**

អគ្គនាយកនៃ គ.ម.ក. អាចតម្រូវឱ្យបុគ្គលដាក់ពាក្យស្នើសុំផ្តល់ព័ត៌មានបន្ថែម ព័ត៌មានជំនួស



សេចក្តីបញ្ជាក់ ឬសេចក្តីបំភ្លឺ។ បុគ្គលដាក់ពាក្យស្នើសុំ ត្រូវបំពេញតាមសំណើនេះក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ ឬក្នុងរយៈពេលជាក់លាក់ណាមួយដែលកំណត់ដោយអគ្គនាយកនៃ គ.ម.ក. គិតចាប់ពីថ្ងៃជូនដំណឹងជាលាយលក្ខណ៍អក្សរ។ ករណីបុគ្គលដាក់ពាក្យស្នើសុំមិនបំពេញបានទៅតាមសំណើខាងលើ អគ្គនាយកនៃ គ.ម.ក. អាចសម្រេចទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

**ប្រការ ២៦.- ការអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានជាគោលការណ៍**

អគ្គនាយកនៃ គ.ម.ក. ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដល់បុគ្គលដាក់ពាក្យស្នើសុំ ពីការអនុញ្ញាត ឬមិនអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានជាគោលការណ៍ ក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានឯកសារពេញលេញ។

**ប្រការ ២៧.- ការបដិសេធលើសំណើបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ**

អគ្គនាយកនៃ គ.ម.ក. អាចបដិសេធលើសំណើបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈរបស់បុគ្គលដាក់ពាក្យស្នើសុំ ដោយផ្អែកលើមូលហេតុដូចខាងក្រោម៖

- ១- បុគ្គលដាក់ពាក្យស្នើសុំមិនបំពេញលក្ខខណ្ឌដែលមានចែងក្នុងច្បាប់ អនុក្រឹត្យ ឬប្រកាសនេះ។
- ២- ព័ត៌មាន ឬឯកសារដែលបានដាក់ជូន គ.ម.ក. មានលក្ខណៈមិនពេញលេញ ក្លែងបន្លំ ឬនាំឱ្យយល់ខុស ឬមានរំលងព័ត៌មានសំខាន់ផ្សេងទៀត។
- ៣- បុគ្គលដាក់ពាក្យស្នើសុំស្ថិតក្នុងស្ថានភាពឈានទៅរកការបញ្ឈប់ធុរកិច្ច ឬការរំលាយ។
- ៤- ការមិនអនុវត្តតាមទាំងស្រុង ឬមួយផ្នែកនូវសេចក្តីសម្រេចរបស់តុលាការ ដែលតម្រូវឱ្យបុគ្គលដាក់ពាក្យស្នើសុំទូទាត់សងបំណុល។
- ៥- បុគ្គលដាក់ពាក្យស្នើសុំ ឬអភិបាលណាម្នាក់ នាយកប្រតិបត្តិ អ្នកគ្រប់គ្រង ឬភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់របស់បុគ្គលដាក់ពាក្យស្នើសុំ៖
  - ក- មិនមានលក្ខណសម្បត្តិ និងអត្ថចរិតល្អ ស្របតាមមាត្រា ៤២ នៃអនុក្រឹត្យ។
  - ខ- បានធ្វើ ឬជាប់ពាក់ព័ន្ធនឹងអាជីវកម្មណាមួយផ្សេងទៀតដែលធ្វើឱ្យមានការសង្ស័យចំពោះសមត្ថភាព និងសុក្រឹតភាពនៃសេចក្តីសម្រេចរបស់ខ្លួន។
  - គ- បានធ្វើអាជីវកម្មដែលមានលក្ខណៈបោកបញ្ឆោត ឬកេងប្រវ័ញ្ច ឬមិនត្រឹមត្រូវដោយប្រការណាមួយ។
  - ឃ- ស្តែងចេញនូវភាពមិនអាចធ្វើសកម្មភាពដើម្បីផលប្រយោជន៍អតិថិជនរបស់ខ្លួន ដោយសារតែកេរ្តិ៍ឈ្មោះ បុគ្គលិកលក្ខណៈ សេចក្តីសុចរិតផ្នែកហិរញ្ញវត្ថុ និងភាពដែលអាចទុកចិត្តបានរបស់បុគ្គលទាំងនោះ។
  - ង- ស្តែងចេញនូវភាពមិនអាចធ្វើអាជីវកម្មបានក្រោមលក្ខខណ្ឌអាជ្ញាបណ្ណ ឬការអនុញ្ញាតប្រកបដោយប្រសិទ្ធភាព ភាពស្មោះត្រង់ ឬយុត្តិធម៌។





៦-អភិបាល នាយកប្រតិបត្តិ អ្នកគ្រប់គ្រង ឬភាគហ៊ុននិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោត ចំនួនច្រើនលើសលប់ របស់បុគ្គលដាក់ពាក្យស្នើសុំ ធ្លាប់កាន់មុខតំណែងទាំងនេះនៅក្នុងក្រុមហ៊ុនដែលបាន ប្រកាសរៀបចំនៅក្នុង ឬនៅក្រៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំចុងក្រោយ គិតមក ត្រឹមកាលបរិច្ឆេទដាក់ពាក្យស្នើសុំ។

៧- ស្ថានភាពហិរញ្ញវត្ថុ ឬវិធីធ្វើអាជីវកម្មរបស់បុគ្គលដាក់ពាក្យស្នើសុំ មិនទាន់មានលក្ខណៈគ្រប់- គ្រាន់ដើម្បីធានានូវដំណើរការនៃធុរកិច្ចប្រកបដោយចីរភាព និងភាពទុកចិត្ត។

៨-នៅពេលកើតមានហេតុការណ៍ណាមួយដែលនាំឱ្យ÷

ក-អភិបាល នាយកប្រតិបត្តិ អ្នកគ្រប់គ្រង ឬភាគហ៊ុននិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិ បោះឆ្នោតចំនួនច្រើនលើសលប់របស់បុគ្គលដាក់ពាក្យស្នើសុំមិនអាចដំណើរការអាជីវកម្មបានត្រឹមត្រូវ។

ខ- មានភាពមិនអាចជឿជាក់បានលើវិធីធ្វើអាជីវកម្មរបស់បុគ្គលដាក់ពាក្យស្នើសុំ។

៩- ការផ្តល់ការអនុញ្ញាតដល់បុគ្គលដាក់ពាក្យស្នើសុំនឹងនាំឱ្យមានផលប៉ះពាល់ដល់ប្រយោជន៍សា- ធារណៈដោយត្រូវពិចារណាលើលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ១៤ នៃច្បាប់។

## **ជំពូកទី ៤**

### **ការដាក់លក្ខខណ្ឌបត្របំណុលជាសាធារណៈ**

#### **ប្រការ ២៨.- ការអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មាន**

បុគ្គលដាក់ពាក្យស្នើសុំដែលទទួលបានការអនុញ្ញាត និងចុះបញ្ជីជាគោលការណ៍លើឯកសារផ្តល់ ព័ត៌មាន អាចទទួលបានការអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានពីអគ្គនាយកនៃ **គ.ម.ក.** បន្ទាប់ពី÷

១- បានរៀបចំលក្ខខណ្ឌនៃសំណើលក់ រួមទាំងការកំណត់ថ្លៃលក់មូលបត្របំណុលដែលការកំណត់ ថ្លៃលក់មូលបត្របំណុលនេះទទួលបានការបញ្ជាក់ពីទីផ្សារមូលបត្រប្រតិស្រុត និង

២- បានទទួលការអនុញ្ញាតលើលក្ខខណ្ឌនៃសំណើលក់មូលបត្របំណុលជាសាធារណៈដូចក្នុងចំណុច ទី ១ ខាងលើ ពីអគ្គនាយកនៃ **គ.ម.ក.** ស្របតាមមាត្រា ១២ នៃអនុក្រឹត្យ។

#### **ប្រការ ២៩.- ការធ្វើបរិវិសកម្ម**

បន្ទាប់ពីបានទទួលការអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មាន ការធ្វើបរិវិសកម្មមូលបត្របំ- ណុល ត្រូវចាប់ផ្តើមក្នុងអំឡុងពេលដែលឯកសារផ្តល់ព័ត៌មាននៅមានសុពលភាពសម្រាប់រយៈពេលដូច កំណត់ក្នុងចំណុចទី ៣ នៃមាត្រា ៧ នៃអនុក្រឹត្យ។ នៅពេលការធ្វើបរិវិសកម្មមូលបត្របំណុលត្រូវបាន



បញ្ចប់ពេញលេញ បុគ្គលបោះផ្សាយត្រូវផ្តល់របាយការណ៍ស្តីពីការធ្វើបរិវិសកម្មមូលបត្របំណុលនោះភ្លាម  
មក គ.ម.ក. ។

ការធ្វើបរិវិសកម្មត្រូវធ្វើឡើងតាមរយៈក្រុមហ៊ុនមូលបត្រដែលទទួលបានអាជ្ញាបណ្ណពី គ.ម.ក. ដូច  
មានចែងក្នុងមាត្រា ១៦ និងមាត្រា ១៧ នៃអនុក្រឹត្យ។ ក្រុមហ៊ុនមូលបត្រត្រូវតែរក្សាទុកប្រាក់ដែលទទួល  
បានពីការធ្វើបរិវិសកម្មក្នុងគណនីដោយឡែកនៅធនាគារពាណិជ្ជ ដោយអនុលោមតាមមាត្រា ១៨ នៃ  
អនុក្រឹត្យ។ បញ្ជីឈ្មោះរបស់អ្នកធ្វើបរិវិសកម្មមូលបត្របំណុលត្រូវតែរក្សាទុកនៅភ្នាក់ងារបញ្ជីកាមូលបត្រ។

ទម្រង់នៃពាក្យស្នើសុំធ្វើបរិវិសកម្មនឹងត្រូវកំណត់ដោយ គ.ម.ក. ។ ការធ្វើបរិវិសកម្មនីមួយៗត្រូវ  
ចាត់ទុកថាបានបញ្ចប់ នៅពេលអ្នកធ្វើបរិវិសកម្មដែលបានបំពេញត្រឹមត្រូវតាមទម្រង់នៃពាក្យស្នើសុំធ្វើ  
បរិវិសកម្មបានបង់ប្រាក់គ្រប់ចំនួន និងទទួលបានបង្កាន់ដៃដែលចេញដោយក្រុមហ៊ុនមូលបត្រ។ អ្នកធ្វើ  
បរិវិសកម្មមិនអាចដកប្រាក់ដែលបានធ្វើបរិវិសកម្មនោះវិញបានទេ លើកលែងតែករណីដូចមានចែងក្នុង  
ចំណុចទី ៤ “ខ” នៃមាត្រា ៧ និងចំណុចទី ២ នៃមាត្រា ១៨ នៃអនុក្រឹត្យ និងប្រការ ៣២ ប្រការ ៣៣  
និងប្រការ ៣៤ នៃប្រកាសនេះ។

**ប្រការ ៣០.- ការធ្វើបរិវិសកម្មមូលបត្របំណុលដែលនៅសល់**

ក្រោយពេលបញ្ចប់កាលបរិច្ឆេទធ្វើបរិវិសកម្មមូលបត្របំណុល ករណីមូលបត្របំណុលធ្វើបរិវិស-  
កម្មមិនអស់ ក្រុមហ៊ុនមូលបត្រធ្វើអាជីវកម្មធានាទិញមូលបត្ររបស់បុគ្គលបោះផ្សាយ ត្រូវធ្វើបរិវិសកម្ម  
មូលបត្របំណុលដែលនៅសល់ទាំងអស់ ឬតាមការព្រមព្រៀង និងទូទាត់គ្រប់ចំនួនជាសាច់ប្រាក់ ឬ  
ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតដូចមានចែងក្នុងមាត្រា ៨ នៃអនុក្រឹត្យ ទៅឱ្យបុគ្គលបោះផ្សាយក្នុងរយៈពេល  
យ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃការបិទការដាក់ពាក្យស្នើសុំធ្វើបរិវិសកម្ម។ បុគ្គល  
បោះផ្សាយត្រូវផ្តល់របាយការណ៍អំពីការធ្វើបរិវិសកម្មមូលបត្របំណុលដែលនៅសល់មក គ.ម.ក. ភ្លាម។

**ប្រការ ៣១.- ការបែងចែកមូលបត្របំណុល**

ក្រុមហ៊ុនមូលបត្រ ត្រូវចែកចាយមូលបត្របំណុលក្នុងថ្លៃដែលបានកំណត់នៅក្នុងឯកសារផ្តល់ព័ត៌-  
មានដែលបានចុះបញ្ជី។

បុគ្គលបោះផ្សាយ ភ្នាក់ងារបញ្ជីកាមូលបត្រ ឬក្រុមហ៊ុនមូលបត្រ ត្រូវបែងចែក និងបញ្ជូនមូលបត្រ  
បំណុលទៅឱ្យអ្នកដែលបានធ្វើបរិវិសកម្មដោយជោគជ័យក្នុងរយៈពេលយ៉ាងយូរ ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃ  
ធ្វើការ គិតចាប់ពីកាលបរិច្ឆេទបញ្ចប់ការធ្វើបរិវិសកម្មមូលបត្របំណុល។

**ប្រការ ៣២.- ការព្យួរឯកសារផ្តល់ព័ត៌មានដែលចុះបញ្ជីរួច**

ឯកសារផ្តល់ព័ត៌មានដែលបានចុះបញ្ជីរួចអាចត្រូវបានព្យួរដោយអគ្គនាយកនៃ គ.ម.ក. ដោយ  
អនុលោមតាមមាត្រា ២១ នៃច្បាប់។ ករណីនេះ បុគ្គលបោះផ្សាយ និងក្រុមហ៊ុនមូលបត្រ ត្រូវបញ្ឈប់ទទួល





ពាក្យស្នើសុំធ្វើបរិវិសកម្មមូលបត្របំណុល និងត្រូវជូនដំណឹងភ្លាមអំពីការព្យួរនេះទៅដល់អ្នកធ្វើបរិវិសកម្ម និងសាធារណជន។ បុគ្គលបោះផ្សាយ និងក្រុមហ៊ុនមូលបត្រត្រូវបញ្ជាក់ជូនអ្នកធ្វើបរិវិសកម្មមូលបត្រ បំណុលថាមានសិទ្ធិអាចដកស្វ៊ីការដែលបានធ្វើឡើងចំពោះសំណើលក់មូលបត្របំណុលជាសាធារណៈ និង អាចទទួលប្រាក់ដែលបានបង់នោះមកវិញ។ បុគ្គលបោះផ្សាយ និងក្រុមហ៊ុនមូលបត្រ អាចបន្តទទួលពាក្យ ស្នើសុំធ្វើបរិវិសកម្មមូលបត្របំណុលឡើងវិញបន្ទាប់ពីបញ្ហាដែលបណ្តាលឱ្យមានការព្យួរឯកសារផ្តល់ព័ត៌មានត្រូវបានដោះស្រាយ និងមានការអនុញ្ញាតឡើងវិញពីអគ្គនាយកនៃ គ.ប.ក. ។

**ប្រការ ៣៣.- ការផ្សព្វផ្សាយជាសាធារណៈអំពីការលុបចោលនូវការចុះបញ្ជីឯកសារផ្តល់ព័ត៌មាន**

បុគ្គលបោះផ្សាយត្រូវផ្សព្វផ្សាយភ្លាមអំពីការលុបចោលនូវការចុះបញ្ជីឯកសារផ្តល់ព័ត៌មាន ដល់អ្នកធ្វើបរិវិសកម្ម និងសាធារណជន តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលទទួលស្គាល់ពីអគ្គនាយកនៃ គ.ប.ក. ដោយត្រូវបញ្ជាក់នូវចំណុចដូចខាងក្រោម៖

- ១- មូលហេតុនៃការលុបចោលនូវការចុះបញ្ជីឯកសារផ្តល់ព័ត៌មាន។
- ២- កាលបរិច្ឆេទនៃការសម្រេចលុបចោលការចុះបញ្ជីឯកសារផ្តល់ព័ត៌មាន។

៣- ពេលវេលា ទីកន្លែង និងរបៀប នៃការបង្វិលប្រាក់សងដល់អ្នកបានធ្វើបរិវិសកម្មដែលបានបង់ប្រាក់រួច ឬបានតម្កល់សម្រាប់ការធ្វើបរិវិសកម្ម។ ពេលវេលានៃការបង្វិលសងនេះ ត្រូវធ្វើឡើងយ៉ាងយូរក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីកាលបរិច្ឆេទសម្រេចលុបចោលការចុះបញ្ជីឯកសារផ្តល់ព័ត៌មាន។

- ៤- ព័ត៌មានផ្សេងទៀតតាមការណែនាំរបស់អគ្គនាយកនៃ គ.ប.ក. ។

**ប្រការ ៣៤.- ការធ្វើបរិវិសកម្មមូលបត្របំណុលមិនបានជោគជ័យ**

ការចុះបញ្ជីឯកសារផ្តល់ព័ត៌មាន អាចត្រូវបានលុបចោលផងដែរក្នុងករណីដែលការធ្វើបរិវិសកម្មមូលបត្របំណុលមិនបានជោគជ័យ។

**ប្រការ ៣៥.- ការរាយការណ៍ពីលទ្ធផលនៃការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ**

បុគ្គលបោះផ្សាយត្រូវរាយការណ៍ពីលទ្ធផលនៃការបោះផ្សាយ និងលក់មូលបត្របំណុលជាសាធារណៈទៅតាមទម្រង់ដែលកំណត់ដោយអគ្គនាយកនៃ គ.ប.ក. ដោយត្រូវភ្ជាប់មកជាមួយនូវលិខិតជាលាយលក្ខណ៍អក្សររបស់ធនាគារពាណិជ្ជអំពីចំនួនទឹកប្រាក់នៅក្នុងគណនីដាច់ដោយឡែកដែលបង្កើតឡើងសម្រាប់គោលបំណងនៃការបោះផ្សាយនេះនៅធនាគារពាណិជ្ជដែលជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ។

**ប្រការ ៣៦.- ការបំពេញនីតិវិធីនៅទីផ្សារមូលបត្រប្រតិស្រុត**

បុគ្គលបោះផ្សាយត្រូវបំពេញនីតិវិធីនៅទីផ្សារមូលបត្រប្រតិស្រុត ដើម្បីចុះបញ្ជីជួញដូរមូលបត្រជាផ្លូវការនៅទីផ្សារមូលបត្រប្រតិស្រុត ដោយអនុលោមតាមច្បាប់ អនុក្រឹត្យ និងបទប្បញ្ញត្តិជាធរមាន។



**ជំពូកទី ៥**

**ការផ្សាយពាណិជ្ជកម្ម និងការផ្សព្វផ្សាយជាសាធារណៈ**

**ប្រការ ៣៧.- ការផ្សាយពាណិជ្ជកម្ម ឬការផ្សព្វផ្សាយព័ត៌មាន**

ការផ្សាយពាណិជ្ជកម្ម ឬការផ្សព្វផ្សាយព័ត៌មាន ឬការផ្សព្វផ្សាយសេចក្តីថ្លែងទាំងឡាយណាដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ទៅនឹងសំណើបោះផ្សាយ និងការលក់មូលបត្របំណុលជាសាធារណៈ ត្រូវធ្វើឡើងស្របតាមលក្ខខណ្ឌតម្រូវដូចមានចែងក្នុងមាត្រា ១៤ នៃអនុក្រឹត្យ និងត្រូវមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីអគ្គនាយកនៃ **គ.ម.ក.** ស្របតាមមាត្រា ១៥ នៃអនុក្រឹត្យ។

មុននឹងទទួលបានការអនុញ្ញាតជាគោលការណ៍លើការចុះបញ្ជីឯកសារផ្តល់ព័ត៌មាន បុគ្គលបោះផ្សាយអាចធ្វើសកម្មភាពទំនាក់ទំនងជាមួយអ្នកវិនិយោគសក្តានុពលដោយផ្ទាល់ ឬតាមរយៈក្រុមហ៊ុនមូលបត្រ អំពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ដោយត្រូវមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីអគ្គនាយកនៃ **គ.ម.ក.** និងត្រូវភ្ជាប់មកជាមួយបញ្ជីឈ្មោះអ្នកវិនិយោគទាំងនោះព្រមទាំងឯកសារពាក់ព័ន្ធ។

បន្ទាប់ពីទទួលបានការអនុញ្ញាតជាគោលការណ៍លើការចុះបញ្ជីឯកសារផ្តល់ព័ត៌មាន បុគ្គលបោះផ្សាយអាចផ្សាយពាណិជ្ជកម្ម ឬផ្សព្វផ្សាយព័ត៌មាន រួមទាំងរូបស្នាម និងប្រកាសផ្សព្វផ្សាយជាសាធារណៈនូវព័ត៌មានពាក់ព័ន្ធនឹងការកំណត់ថ្លៃលក់មូលបត្រ ដោយត្រូវមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីអគ្គនាយកនៃ **គ.ម.ក.** និងភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ។

បុគ្គលបោះផ្សាយត្រូវត្រៀមឯកសារផ្តល់ព័ត៌មានសម្រាប់ផ្តល់ឱ្យសាធារណជន នៅបុគ្គលបោះផ្សាយក្រុមហ៊ុនមូលបត្រ និងប្រតិបត្តិករទីផ្សារមូលបត្រ ក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីបានទទួលបានការអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានពីអគ្គនាយកនៃ **គ.ម.ក.** ។

**ប្រការ ៣៨.- ការជូនដំណឹងជាសាធារណៈ**

ក្នុងរយៈពេលយ៉ាងតិច ៥ (ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ មុនថ្ងៃចាប់ផ្តើមធ្វើបរិវិសកម្មមូលបត្របំណុល បុគ្គលបោះផ្សាយត្រូវជូនដំណឹងជាផ្លូវការតាមរយៈសារព័ត៌មាន និងឧបករណ៍ផ្សព្វផ្សាយដែលទទួលស្គាល់ពី **គ.ម.ក.** ដោយបញ្ជាក់នូវព័ត៌មានដូចខាងក្រោម៖

- ១- ឈ្មោះ និងប្រទេស ឬស្ថាប័នដទៃទៀតរបស់បុគ្គលបោះផ្សាយ។
- ២- ចំនួន និងប្រភេទមូលបត្របំណុលដែលត្រូវធ្វើសំណើលក់។
- ៣- ទីកន្លែងដែលសាធារណជនអាចទទួលបានឯកសារផ្តល់ព័ត៌មាន និងពាក្យស្នើសុំធ្វើបរិវិសកម្មមូលបត្របំណុល។
- ៤- កាលបរិច្ឆេទនៃការធ្វើបរិវិសកម្មមូលបត្របំណុល។





៥-សេចក្តីថ្លែងដើម្បីឱ្យសាធារណជនដឹងថាឯកសារផ្តល់ព័ត៌មានទទួលបានការអនុញ្ញាត និងចុះបញ្ជីពី **គ.ម.ក.** ។

៦-សេចក្តីថ្លែងដែលបញ្ជាក់ថាអ្នកដាក់ពាក្យស្នើសុំធ្វើបរិវិសកម្មត្រូវពិចារណាដោយផ្អែកលើឯកសារសំណើលក់មូលបត្របំណុល។

៧-សេចក្តីថ្លែងដើម្បីឱ្យសាធារណជនដឹងថា ការជូនដំណឹងនេះមានគោលបំណងផ្តល់ព័ត៌មានតែប៉ុណ្ណោះ មិនមែនដើម្បីអញ្ជើញឱ្យធ្វើបរិវិសកម្មមូលបត្របំណុលឡើយ។

ឯកសារផ្តល់ព័ត៌មាន និងពាក្យស្នើសុំធ្វើបរិវិសកម្មមូលបត្របំណុលដែលត្រូវផ្សព្វផ្សាយ ត្រូវធ្វើឡើងក្នុងទម្រង់បោះពុម្ព។ បន្ថែមលើនេះ បុគ្គលបោះផ្សាយអាចផ្សព្វផ្សាយឯកសារផ្តល់ព័ត៌មាន និងពាក្យស្នើសុំធ្វើបរិវិសកម្មមូលបត្របំណុលក្នុងទម្រង់អេឡិចត្រូនិច ប៉ុន្តែបុគ្គលបោះផ្សាយត្រូវរក្សាខ្លឹមសារនៃឯកសារផ្តល់ព័ត៌មាន និងពាក្យស្នើសុំធ្វើបរិវិសកម្មមូលបត្របំណុលក្នុងទម្រង់អេឡិចត្រូនិច ឱ្យដូចគ្នានឹងឯកសារផ្តល់ព័ត៌មាន និងពាក្យស្នើសុំធ្វើបរិវិសកម្មមូលបត្របំណុលក្នុងទម្រង់បោះពុម្ព។

### **ជំពូកទី ៦**

#### **លក្ខខណ្ឌតម្រូវក្រោយពេលបោះផ្សាយលក់មូលបត្របំណុល**

##### **ប្រការ ៣៩.- ព័ត៌មានដែលត្រូវបង្ហាញ**

បុគ្គលបោះផ្សាយត្រូវអនុវត្តឱ្យបានពេញលេញនូវកាតព្វកិច្ចដូចមានចែងក្នុងប្រកាសស្តីពីការបង្ហាញព័ត៌មានសាជីវកម្ម និងត្រូវផ្តល់ព័ត៌មានជូន **គ.ម.ក.** ករណីមានព្រឹត្តិការណ៍ដូចខាងក្រោម៖

១-សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំកិច្ចប្រជុំម្ចាស់មូលបត្របំណុល ដោយលម្អិតអំពីទីកន្លែង ពេលវេលា របៀបវារៈប្រជុំ និងលក្ខខណ្ឌសម្រាប់ការចូលរួម និងអ្នកចូលរួម។

២-សេចក្តីសម្រេចរបស់ម្ចាស់មូលបត្របំណុលក្រោយពេលកិច្ចប្រជុំ។

៣-នៅពេលមានការផ្លាស់ប្តូរលក្ខន្តិកៈក្រុមហ៊ុន។

៤-នៅពេលដែលបុគ្គលបោះផ្សាយមិនមានលទ្ធភាពបង់ការប្រាក់ និង/ឬប្រាក់ដើមទៅតាមរយៈពេលនៃការទូទាត់ដូចមានចែងក្នុងលក្ខខណ្ឌនៃមូលបត្របំណុល។

៥-នៅពេលមានការបង់ការប្រាក់។

៦-នៅពេលមានគម្រោងធ្វើការពន្យារពេលបង់ការប្រាក់នៃមូលបត្របំណុល។

៧-នៅពេលដែលបុគ្គលបោះផ្សាយទិញមកវិញនូវមូលបត្របំណុលមួយផ្នែក ឬទាំងអស់របស់ខ្លួនពីទីផ្សារបន្ទាប់។

៨-រាយការណ៍ជូន **គ.ម.ក.** ជាប្រចាំឆ្នាំបន្ទាប់ពីទទួលបានរបាយការណ៍ចំណាត់ថ្នាក់លទ្ធភាពសង

ឬក្នុងរយៈពេលសមស្របណាមួយដែលកំណត់ដោយអគ្គនាយកនៃ គ.ម.ក. នូវការធ្វើចំណាត់ថ្នាក់លទ្ធភាពសងបំណុលដូចមានចែងក្នុងចំណុចទី ៥ ប្រការ ៦ នៃប្រកាសនេះ រហូតដល់ការសងត្រឡប់ប្រាក់ដើមបញ្ចប់។ អគ្គនាយកនៃ គ.ម.ក. អាចលើកលែងនូវការរាយការណ៍អំពីការធ្វើចំណាត់ថ្នាក់លទ្ធភាពសងបំណុលដោយពិចារណាពីភាពចាំបាច់នៃព័ត៌មានអំពីការធ្វើចំណាត់ថ្នាក់លទ្ធភាពសងបំណុលចំពោះវិនិយោគិន។

៩- ករណីមានការផ្លាស់ប្តូរភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល។

១០- ករណីមានការផ្លាស់ប្តូរ ឬកែប្រែលក្ខខណ្ឌ និង/ឬទ្រព្យធានានៃមូលបត្របំណុលដោយត្រូវដាក់ជូន គ.ម.ក. នូវឯកសារពាក់ព័ន្ធនឹងការផ្លាស់ប្តូរ ឬការកែប្រែទាំងនេះក្នុងរយៈពេល ១០ (ដប់) ថ្ងៃនៃថ្ងៃធ្វើការ។ ការផ្លាស់ប្តូរ ឬការកែប្រែទាំងនេះត្រូវធ្វើឡើងតាមរយៈកិច្ចប្រជុំម្ចាស់មូលបត្របំណុលដោយត្រូវបញ្ជាក់ពីមូលហេតុនៃការផ្លាស់ប្តូរ ឬការកែប្រែ និងវិធានដែលកើតមាន ឬអាចនឹងកើតមានចំពោះការសម្រេចចិត្តរបស់ម្ចាស់មូលបត្របំណុល។

១១- នៅពេលដែលគណនីរបស់បុគ្គលបោះផ្សាយនៅធនាគារត្រូវបានបង្កក ឬគណនីរបស់បុគ្គលបោះផ្សាយត្រូវបានអនុញ្ញាតឱ្យដំណើរការវិញបន្ទាប់ពីមានការបង្កកគណនីនោះ។

១២- នៅពេលមានព័ត៌មានដែលអាចមានឥទ្ធិពលលើបុគ្គលបោះផ្សាយ និង/ឬមានឥទ្ធិពលលើទំនុកចិត្តឥណទាន (Credit Worthiness) របស់បុគ្គលបោះផ្សាយ។

**ប្រការ ៤០.- កាតព្វកិច្ចរក្សាកម្រិតអនុបាតហិរញ្ញវត្ថុ**

បុគ្គលបោះផ្សាយត្រូវរក្សាឱ្យបាននូវកម្រិតអនុបាតហិរញ្ញវត្ថុដូចមានចែងក្នុងកថាខណ្ឌទី ១ នៃប្រការ ៤៨ នៃប្រកាសនេះ។

**ប្រការ ៤១.- កាតព្វកិច្ចរាយការណ៍អំពីការផ្លាស់ប្តូរភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល**

បុគ្គលបោះផ្សាយត្រូវស្នើសុំការអនុញ្ញាតជាមុនពីអគ្គនាយកនៃ គ.ម.ក. អំពីការផ្លាស់ប្តូរភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ហើយបន្ទាប់ពីទទួលបានការអនុញ្ញាតឱ្យធ្វើការផ្លាស់ប្តូរភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល បុគ្គលបោះផ្សាយត្រូវដាក់ជូន គ.ម.ក. នូវកិច្ចព្រមព្រៀងភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលថ្មីក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីកាលបរិច្ឆេទតែងតាំង។

**ជំពូកទី ៧**

**កម្រិតសេវាក្នុងការចុះបញ្ជីឯកសារផ្តល់ព័ត៌មាន**

**ប្រការ ៤២.- ថ្លៃពាក្យស្នើសុំ និងសោហ៊ុយសិក្សាសំណុំឯកសារចុះបញ្ជីឯកសារផ្តល់ព័ត៌មាន**

បុគ្គលដាក់ពាក្យស្នើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ត្រូវបង់ថ្លៃពាក្យស្នើសុំ និង





សោហ៊ុយសិក្សាសំណុំឯកសារចុះបញ្ជីឯកសារផ្តល់ព័ត៌មាននៅពេលដាក់ពាក្យស្នើសុំឱ្យ **គ.ម.ក.** ដូចខាងក្រោម៖

១- ជាប្រាក់ចំនួន ១២.០០០.០០០ (ដប់ពីរលាន) រៀល ករណីសំណើបោះផ្សាយលក់មូលបត្របំណុលថ្មីជាសាធារណៈ។

២- ជាប្រាក់ចំនួន ៨.០០០.០០០ (ប្រាំបីលាន) រៀល ករណីសំណើបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈបន្ថែម។

**ប្រការ ៤៣.- សោហ៊ុយសិក្សាសំណុំឯកសារចុះបញ្ជីឯកសារផ្តល់ព័ត៌មានបន្ថែម និង/ឬឯកសារផ្តល់ព័ត៌មានជំនួស**

បុគ្គលដាក់ពាក្យស្នើសុំចុះបញ្ជីឯកសារផ្តល់ព័ត៌មានបន្ថែម និង/ឬឯកសារផ្តល់ព័ត៌មានជំនួស ត្រូវបង់សោហ៊ុយសិក្សាសំណុំឯកសារចុះបញ្ជីឯកសារផ្តល់ព័ត៌មានបន្ថែម និង/ឬឯកសារផ្តល់ព័ត៌មានជំនួសនៅពេលដាក់ពាក្យស្នើសុំឱ្យ **គ.ម.ក.** ដូចខាងក្រោម៖

១- ជាប្រាក់ចំនួន ១.២០០.០០០ (មួយលានពីរសែន) រៀល ករណីសំណើបោះផ្សាយលក់មូលបត្របំណុលថ្មីជាសាធារណៈ។

២- ជាប្រាក់ចំនួន ៨០០.០០០ (ប្រាំបីសែន) រៀល ករណីសំណើបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈបន្ថែម។

**ប្រការ ៤៤.- សោហ៊ុយសិក្សាចុះបញ្ជីឡើងវិញនូវឯកសារផ្តល់ព័ត៌មានដែលអស់សុពលភាព**

បុគ្គលដាក់ពាក្យស្នើសុំចុះបញ្ជីឡើងវិញនូវឯកសារផ្តល់ព័ត៌មានដែលអស់សុពលភាព ត្រូវបង់សោហ៊ុយសិក្សាសំណុំឯកសារចុះបញ្ជីឯកសារផ្តល់ព័ត៌មានឡើងវិញឱ្យ **គ.ម.ក.** ដូចខាងក្រោម៖

១- ជាប្រាក់ចំនួន ៦.០០០.០០០ (ប្រាំមួយលាន) រៀល ករណីសំណើបោះផ្សាយលក់មូលបត្របំណុលថ្មីជាសាធារណៈ។

២- ជាប្រាក់ចំនួន ៤.០០០.០០០ (បួនលាន) រៀល ករណីសំណើបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈបន្ថែម។

**ប្រការ ៤៥.- ការមិនសងត្រឡប់វិញនូវថ្លៃពាក្យស្នើសុំ និងសោហ៊ុយសិក្សាសំណុំឯកសារ**

ថ្លៃពាក្យស្នើសុំ និងសោហ៊ុយសិក្សាសំណុំឯកសារ ដូចមានចែងក្នុងប្រការ ៤២ ប្រការ ៤៣ និងប្រការ ៤៤ នៃប្រកាសនេះមិនត្រូវបានប្រគល់ឱ្យបុគ្គលដាក់ពាក្យស្នើសុំវិញឡើយទោះជាឯកសារផ្តល់ព័ត៌មានមិនទទួលបានការអនុញ្ញាត និងចុះបញ្ជីក៏ដោយ។



**ជំពូកទី ៨**  
**ទោសប្បញ្ញត្តិ**

**ប្រការ ៤៦.- វិធានការរដ្ឋបាល**

បុគ្គលដែលបំពានលើបញ្ញត្តិនៃប្រកាសនេះ ត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាលដូចខាងក្រោម៖

១- ការព្រមាន ឬដាស់តឿន។

២- ការស្នើឱ្យដាក់អនុស្សាវរណៈ។

៣- ការកត់សម្គាល់ជាសាធារណៈ ហើយបញ្ជាឱ្យធ្វើការកែតម្រូវ។

៤- ការដាក់កំហិតលើការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ។

៥- ការផ្តល់អនុសាសន៍លើការបណ្តេញអភិបាល ឬបុគ្គលិកជាន់ខ្ពស់។

៦- ការប្រកាសជាសាធារណៈនូវទណ្ឌកម្មរបស់បុគ្គលដែលប្រព្រឹត្តល្មើសនឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

៧- ការព្យួរ ឬហាមឃាត់នូវការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ឬការចែកចាយបន្ទាប់។

**ប្រការ ៤៧.- វិធានការផាកពិន័យអន្តរការណ៍**

ដោយមិនទាន់គិតពីទោសទណ្ឌផ្សេងទៀតដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាននៅព្រះរាជាណាចក្រកម្ពុជា បុគ្គលបោះផ្សាយ ឬក្រុមហ៊ុនធានាទិញមូលបត្រ ឬអ្នកជំនាញ ឬភាគីពាក់ព័ន្ធដែលប្រព្រឹត្តល្មើសនឹងប្រកាសនេះ ត្រូវទទួលពិន័យអន្តរការណ៍ពី **គ.ម.ក.** ជាប្រាក់ពី ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល ដល់ ៣០.០០០.០០០ (សាមសិបលាន) រៀល។

**ជំពូកទី ៩**  
**អន្តរប្បញ្ញត្តិ**

**ប្រការ ៤៨.- លក្ខខណ្ឌលើកលែង**

ករណីពុំទាន់មានភ្នាក់ងារវាយតម្លៃលទ្ធភាពសងដែលទទួលស្គាល់ពី **គ.ម.ក.** បុគ្គលបោះផ្សាយត្រូវផ្តល់របាយការណ៍អនុបាតហិរញ្ញវត្ថុសំខាន់ៗដែលមានដូចជា អនុបាតចំណេញភាព និងលំហូរសាច់ប្រាក់ (Profitability and Cash Flow Ratio) អនុបាតឡើងវិវិច (Leverage Ratio) និងអនុបាតលទ្ធភាពសង (Coverage Ratio) ជាដើម ដែលមានការបញ្ជាក់ពីភាពសមស្របដោយអ្នកជំនាញ ឬក្រុមហ៊ុនធានាទិញមូលបត្ររបស់បុគ្គលបោះផ្សាយ។



ករណីពុំទាន់មានភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលដែលទទួលស្គាល់ពី គ.ប.ក. បុគ្គលបោះផ្សាយអាចជ្រើសរើសភ្នាក់ងារបញ្ជីកាមូលបត្រ ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់ ដើម្បីផ្តល់សេវាជាប់ពាក់ព័ន្ធនឹងការចុះបញ្ជីមូលបត្របំណុល ការផ្ទេរមូលបត្របំណុល និងការទូទាត់ជូនម្ចាស់មូលបត្របំណុល។

**ជំពូកទី ១០**  
**អវសានប្បញ្ញត្តិ**

**ប្រការ ៤៩.- ការចេញគោលការណ៍ណែនាំ**

គ.ប.ក. អាចចេញគោលការណ៍ណែនាំដើម្បីសម្រួលការយល់ដឹង និងការអនុវត្តតាមលក្ខខណ្ឌនៃប្រកាសនេះដល់បុគ្គលពាក់ព័ន្ធ អ្នកចូលរួមក្នុងទីផ្សារមូលបត្រ និងដល់សាធារណជន។

**ប្រការ ៥០.- បដិវាទកម្ម**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះត្រូវទុកជានិរាករណ៍។

**ប្រការ ៥១.- ការអនុវត្ត**

អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា នាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ នាយកដ្ឋានកិច្ចការគតិយុត្ត នាយកដ្ឋាន-អង្គភាពដទៃទៀតចំណុះឱ្យគណៈកម្មការមូលបត្រកម្ពុជា និងបុគ្គលពាក់ព័ន្ធត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសនេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០១៧



បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

- កន្លែងទទួល ៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  - ក្រសួងពាណិជ្ជកម្ម
  - ក្រសួងយុត្តិធម៌
  - ធនាគារជាតិនៃកម្ពុជា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
  - នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
  - ខុទ្ទកាល័យឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រី
  - គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ
  - ដូចប្រការ ៥១ “ដើម្បីអនុវត្ត”
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

**ឧបសម្ព័ន្ធទី២៖ ប្រកាសស្តីពីការ  
ដាក់អោយអនុវត្តវិធានចុះបញ្ជី  
លក់មូលបត្របំណុលរបស់  
ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា**





**ព្រះរាជាណាចក្រកម្ពុជា**  
ជាតិ សាសនា ព្រះមហាក្សត្រ

**គណៈកម្មការមូលបត្រកម្ពុជា**

លេខ: ០១៦/១៩៧.....គ.ម.ក. / ២០១៧

**ប្រកាស**

**ស្តីពី**

**ការដាក់ឱ្យអនុវត្តវិធានចុះបញ្ជីលក់មូលបត្របំណុល  
របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា**

\* \* \* \* \*

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  
និងជាប្រធាននៃគណៈកម្មការមូលបត្រកម្ពុជា**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៧/០០១ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីមូលបត្ររដ្ឋ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០០៧/០២៨ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះផ្សាយ និងការផ្ដល់ជូនមូលបត្រមហាជន
- បានឃើញអនុក្រឹត្យលេខ ៩៧ អនក្រ/បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការមូលបត្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៥៤ អនក្រ/បក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០០៩ ស្តីពីការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការផ្ដល់ជូនមូលបត្រមហាជន



- បានឃើញប្រកាសលេខ ០១១ គ.ម.ក. ប្រក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីការផ្តល់ការអនុញ្ញាតឱ្យធ្វើជាប្រតិបត្តិការទីផ្សារមូលបត្រ ប្រតិបត្តិការប្រព័ន្ធជាត់ទាត់និងទូទាត់មូលបត្រ និងប្រតិបត្តិការរក្សាទុកមូលបត្រ
- បានឃើញប្រកាសលេខ ០០៤ គ.ម.ក. ប្រ.ក. ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១០ ស្តីពីខ្លឹមសារគោលនៃវិធានប្រតិបត្តិការរបស់ទីផ្សារមូលបត្រ ប្រព័ន្ធជាត់ទាត់ និងទូទាត់មូលបត្រ និងសេវារក្សាទុកមូលបត្រ
- បានឃើញប្រកាសលេខ០០៩/១៧ គ.ម.ក./ប្រ.ក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ស្តីពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ
- យោងតាមសំណើសុំអនុម័តវិធានចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧
- យោងតាមការអនុម័តនៃសម័យប្រជុំពេញអង្គរបស់គណៈកម្មការមូលបត្រកម្ពុជា នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧។

**សម្រេច**

**ប្រការ ១.-**

ដាក់ឱ្យអនុវត្តវិធានចុះបញ្ជីលក់មូលបត្របំណុល របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដូចមានភ្ជាប់ជាឧបសម្ព័ន្ធនៃប្រកាសនេះ។

**ប្រការ ២.-**

អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា ប្រធាននាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត ប្រធាននាយកដ្ឋាន-អង្គភាពដទៃទៀតចំណុះឱ្យគណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា សមាជិក និងអ្នកចូលរួមក្នុងទីផ្សារមូលបត្រ ព្រមទាំងបុគ្គលពាក់ព័ន្ធ ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសនេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃអង្គារ ៩ ខែ កញ្ញា ឆ្នាំ ២០១៧ នព្វស័ក ព.ស. ២៥៦១

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៧

**នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

**និងជាប្រធាននៃគណៈកម្មការមូលបត្រកម្ពុជា**



*[Handwritten signature in blue ink]*

**កន្លែងទទួល៖**

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងយុត្តិធម៌
- ធនាគារជាតិនៃកម្ពុជា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
- នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- ខុទ្ទកាល័យឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី “ដើម្បីជ្រួនជ្រាប”
- ដូចប្រការ ២
- “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

**បណ្ឌិតសភាចារ្យ អូន ឈ័ន ជំនួយនិរ្តត**

ឧបសម្ព័ន្ធប្រកាសលេខ ០១៦/បក្ស  
ចុះថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៧

ស្តីពី

វិធានចុះបញ្ជីលក់មូលបត្របំណុល

របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា

\* \* \* \* \*

### ជំពូកទី ១

### បទប្បញ្ញត្តិទូទៅ

#### ប្រការ ១.- គោលបំណង

វិធាននេះមានគោលបំណងកំណត់អំពីលក្ខខណ្ឌតម្រូវ នីតិវិធី និងការគ្រប់គ្រងពាក់ព័ន្ធនឹងការចុះបញ្ជីលក់មូលបត្របំណុលនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (សរសេរកាត់ថា ផ.ម.ក.) ដោយអនុលោមតាមច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

#### ប្រការ ២.- និយមន័យ

និយមន័យនៃពាក្យបច្ចេកទេសដែលប្រើប្រាស់ក្នុងប្រកាសនេះ ត្រូវបានកំណត់ក្នុងប្រការនេះនិងមាននៅក្នុងសទ្ទានុក្រមដែលជាឧបសម្ព័ន្ធនៃច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត៖

- បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុល សំដៅដល់បុគ្គលដែលបានដាក់ពាក្យស្នើសុំចុះបញ្ជីលក់មូលបត្របំណុល នៅ ផ.ម.ក. ។

- បុគ្គលចុះបញ្ជីលក់មូលបត្របំណុល សំដៅដល់បុគ្គលដែលបានបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ និងចុះបញ្ជីលក់មូលបត្រនោះជាផ្លូវការនៅ ផ.ម.ក. ។

- បុគ្គលចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ សំដៅដល់បុគ្គលដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ និងចុះបញ្ជីលក់មូលបត្រនោះជាផ្លូវការនៅ ផ.ម.ក. ។



**ប្រការ ៣.- វិសាលភាព**

វិធាននេះមានវិសាលភាពអនុវត្តទៅលើមូលបត្របំណុលដែលបោះផ្សាយលក់ជាសាធារណៈ ដែលជាសញ្ញាបណ្ណសាជីវកម្ម ដែលមានប្រភេទជាសញ្ញាបណ្ណធម្មតា (Plain Bond) សញ្ញាបណ្ណមានវត្ថុធានា (Secured Bond) សញ្ញាបណ្ណមានបុគ្គលធានា (Guaranteed Bond) និងប្រភេទមូលបត្របំណុលដទៃទៀតដែលទទួលបានការអនុញ្ញាតពី គ.ម.ក.។

**ជំពូកទី ២**

**លក្ខខណ្ឌ និងនីតិវិធីនៃការពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល**

**ប្រការ ៤.- ការដាក់ពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល**

បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុល ត្រូវដាក់ពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល ដោយត្រូវបំពេញតាមលក្ខខណ្ឌតម្រូវនៃការចុះបញ្ជីលក់មូលបត្របំណុលនៅ គ.ម.ក.។

**ប្រការ ៥.- ពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល**

បុគ្គលស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុលត្រូវផ្តល់ព័ត៌មាន និងឯកសារភ្ជាប់ដូចខាងក្រោម ÷

**១- ព័ត៌មានទូទៅ**

- ក- ឈ្មោះរបស់បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុល ជាភាសាខ្មែរ និងអក្សរឡាតាំង
- ខ- អាសយដ្ឋានរបស់បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុល
- គ- កាលបរិច្ឆេទនៃការបង្កើតបុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុល
- ឃ- កម្មវត្ថុអាជីវកម្មរបស់បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុល។
- ២- លក្ខន្តិកៈរបស់បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុលថតចម្លងមានបញ្ជាក់ត្រឹមត្រូវ។
- ៣- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មថតចម្លងមានបញ្ជាក់ត្រឹមត្រូវ ។
- ៤- វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ និងប័ណ្ណពន្ធប៉ាតង់ថតចម្លងមានបញ្ជាក់ត្រឹមត្រូវ។
- ៥- លិខិតអនុញ្ញាតធ្វើអាជីវកម្មពីអាជ្ញាធរពាក់ព័ន្ធថតចម្លងមានបញ្ជាក់ត្រឹមត្រូវ។
- ៦- លិខិតប្រគល់សិទ្ធិជូនបុគ្គលតំណាងឱ្យបុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុលនិងឯកសារបញ្ជាក់អត្តសញ្ញាណរបស់បុគ្គលតំណាង។
- ៧- ព័ត៌មានអំពីភាគហ៊ុនិក ។
- ៨- ព័ត៌មានអំពីអភិបាលកិច្ចសាជីវកម្ម។



៩- ព័ត៌មានអំពីស្ថានភាពអាជីវកម្មរបស់បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុលរួមមាន ព័ត៌មានអំពីធុរកិច្ច និងព័ត៌មានអំពីហានិភ័យ។

១០- ព័ត៌មានអំពីស្ថានភាពហិរញ្ញវត្ថុរបស់បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុលរួមមាន៖

ក- ព័ត៌មានសង្ខេបអំពីស្ថានភាពហិរញ្ញវត្ថុ ដោយរាប់បញ្ចូលទាំងព័ត៌មានអំពីមូលបត្របំណុល និងមូលបត្រកម្មសិទ្ធិទាំងអស់ និងលទ្ធភាពទទួលបានប្រាក់ចំណេញ។

ខ- ការវាយតម្លៃទ្រព្យសកម្ម និង/ឬ ការវាយតម្លៃទ្រព្យសកម្មឡើងវិញ (ប្រសិនបើមាន)។

គ- របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម អនុលោមតាមលក្ខខណ្ឌតម្រូវនៃប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ។

១១- របាយការណ៍ចំណាត់ថ្នាក់លទ្ធភាពសងដែលចេញដោយភ្នាក់ងារវាយតម្លៃលទ្ធភាពសង ដែលទទួលស្គាល់ពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) ឬរបាយការណ៍ស្តីពីអនុបាតចំណេញភាព និងលំហូរសាច់ប្រាក់ (Profitability and Cash Flow Ratio) អនុបាតឡើងវិញ (Leverage Ratio) និងអនុបាតលទ្ធភាពសង (Coverage Ratio) ជាដើម ដែលមានការបញ្ជាក់ពីភាពសមស្របដោយអ្នកជំនាញ ឬក្រុមហ៊ុនធានាទិញមូលបត្ររបស់បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុលដែលជាសញ្ញាបណ្ណធម្មតា ករណីពុំទាន់មានភ្នាក់ងារវាយតម្លៃលទ្ធភាពសងដែលទទួលស្គាល់ពី គ.ម.ក.។

១២- ព័ត៌មានពាក់ព័ន្ធនឹងវត្ថុធានា ករណីបោះផ្សាយលក់សញ្ញាបណ្ណមានវត្ថុធានា។

១៣- ព័ត៌មានពាក់ព័ន្ធនឹងបុគ្គលធានាដែលរួមមាន ព័ត៌មានទូទៅ របាយការណ៍ចំណាត់ថ្នាក់លទ្ធភាពសងលើបុគ្គលធានា និងកិច្ចព្រមព្រៀងធានាជាមួយបុគ្គលធានា ករណីបោះផ្សាយលក់សញ្ញាបណ្ណមានបុគ្គលធានា ដែលបានការទទួលស្គាល់ពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.)។

១៤- ឯកសារស្តីពីមូលបត្របំណុលដែលស្នើសុំចុះបញ្ជីលក់ដែលមានព័ត៌មានដូចខាងក្រោម៖

ក- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលនៃបុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុលឱ្យធ្វើការបោះផ្សាយមូលបត្របំណុល។

ខ- សេចក្តីលម្អិតពីមូលបត្របំណុលដែលស្នើសុំចុះបញ្ជី៖

- អត្រាគូប៉ុង និងកាលវិភាគទូទាត់ការប្រាក់
- តម្លៃចារឹកនៃមូលបត្របំណុល
- កាលបរិច្ឆេទបោះផ្សាយ និងឥណ្ឌប្រតិទាន
- ផែនការបែងចែកមូលបត្របំណុល

គ- ផែនការក្នុងការប្រើប្រាស់សាច់ប្រាក់ដែលទទួលបានពីការបោះផ្សាយមូលបត្របំណុល។

ឃ- កិច្ចព្រមព្រៀងជាមួយភ្នាក់ងារតំណាងអ្នកកាន់កាប់មូលបត្របំណុលថតចម្លងមានបញ្ជាក់

ត្រឹមត្រូវ។



១៥-ព័ត៌មានចាំបាច់ផ្សេងទៀតដែលពាក់ព័ន្ធនឹងការពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រ បំណុល។

ករណីបុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុលជាបុគ្គលចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ ឯកសារតម្រូវនៅក្នុងចំណុចទី១ ទី២ ទី៣ ទី៤ ទី៥ ទី៧ ទី៨ និងទី៩ ខាងលើ ត្រូវបានលើកលែង ប្រសិនបើព័ត៌មានទាំងនោះត្រូវបានធ្វើបច្ចុប្បន្នកម្មមក ផ.ម.ក. រួចហើយ។

**ប្រការ ៦.- ការជូនដំណឹងអំពីលទ្ធផលនៃការពិនិត្យលទ្ធភាពដែលអាចចុះបញ្ជីលក់មូលបត្របំណុល**

ផ.ម.ក. ត្រូវជូនដំណឹងអំពីលទ្ធផលនៃការពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុលនៅបុគ្គល ស្នើសុំចុះបញ្ជីលក់មូលបត្របំណុលក្នុងរយៈពេលយ៉ាងយូរ ១០ (ដប់) ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានឯកសារពេញលេញ។ រយៈពេលនៃការពិនិត្យត្រូវបានកាត់បន្ថយមកត្រឹមយ៉ាងយូរ ៣ (បី) ថ្ងៃនៃថ្ងៃធ្វើការ ប្រសិនបើបុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុលជាបុគ្គលចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ។

ករណី ផ.ម.ក. បដិសេធលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុលរបស់បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុល ផ.ម.ក. ត្រូវបញ្ជាក់ពីមូលហេតុនៃការបដិសេធឱ្យបានច្បាស់លាស់ជាលាយលក្ខណ៍អក្សរ ហើយបុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុលអាចស្នើសុំការបំភ្លឺពី ផ.ម.ក.។ បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុលដែលត្រូវបានបដិសេធអាច ធ្វើការតវ៉ាមក គ.ម.ក. ចំពោះការបដិសេធនោះ ដើម្បីពិនិត្យ និងសម្រេច។

**ជំពូកទី ៣**

**លក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីលក់មូលបត្របំណុល**

**ប្រការ ៧.- នីតិវិធីនៃការចុះបញ្ជីលក់មូលបត្របំណុល**

ក្នុងរយៈពេល ៧ (ប្រាំពីរ) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីមូលបត្របំណុលត្រូវបានបញ្ជូនទៅអ្នកធ្វើបរិវិសកម្ម បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុល ត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការនៅ ផ.ម.ក. ។

**ប្រការ ៨.- លក្ខខណ្ឌចុះបញ្ជីលក់មូលបត្របំណុល**

បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុលអាចចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការបាននៅ ផ.ម.ក. ដោយត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម លើកលែងតែមានការកំណត់ផ្សេងពីនេះដោយអគ្គនាយកនៃ គ.ម.ក. ÷

១-មូលធនភាគហ៊ុនិកសរុប ត្រូវមានយ៉ាងតិចចំនួន ២.០០០.០០០.០០០ (ពីរបីលាន) រៀល លើកលែងចំពោះការចុះបញ្ជីសញ្ញាបណ្ណមានវត្ថុធានា។



២- ទំហំមូលបត្របំណុលដែលបោះផ្សាយនិងចុះបញ្ជី ត្រូវមានយ៉ាងតិចចំនួន ១.០០០.០០០.០០០ (មួយប៊ីលាន) រៀល ឬយ៉ាងតិចចំនួន ៥០០.០០០.០០០ (ប្រាំរយលាន) រៀល ចំពោះសញ្ញាបណ្ណមានវត្ថុធានា។

៣- តម្លៃចារឹក ត្រូវមានតម្លៃ ១០០.០០០ (មួយរយពាន់) រៀល។

៤- មូលបត្របំណុលទាំងអស់ដែលបានបោះផ្សាយ ត្រូវដាក់ធ្វើនៅប្រតិបត្តិការរក្សាទុកមូលបត្រនៃ ផ.ម.ក.។

**ប្រការ ៩.- ឯកសារភ្ជាប់ដែលត្រូវផ្តល់ជូន ផ.ម.ក.**

ក្នុងការបំពេញនីតិវិធីនៃការចុះបញ្ជីជាផ្លូវការនៅ ផ.ម.ក. បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុល ត្រូវផ្តល់ជូន ផ.ម.ក. នូវឯកសារភ្ជាប់ខាងក្រោម៖

១- ឯកសារផ្តល់ព័ត៌មានដែលទទួលបានការអនុញ្ញាតនិងចុះបញ្ជីជាស្ថាពររួចនៅ គ.ម.ក.។

២- ឯកសារបញ្ជាក់ពីការទូទាត់បរិវិសកម្មមូលបត្របំណុល។

៣- លិខិតបញ្ជាក់អំពីការដាក់ធ្វើមូលបត្របំណុលនៅប្រតិបត្តិការរក្សាទុកមូលបត្រនៃ ផ.ម.ក.។

៤- របាយការណ៍បែងចែកមូលបត្របំណុល។

៥- ច្បាប់ចម្លងនៃកិច្ចព្រមព្រៀងដែលធ្វើឡើងជាមួយនឹងភ្នាក់ងារតំណាងអ្នកកាន់កាប់មូលបត្រ បំណុល ឬភ្នាក់ងារបញ្ជីកាមូលបត្រ និងភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់។

៦- ច្បាប់ចម្លងនៃកិច្ចព្រមព្រៀងធានាទិញមូលបត្រ។

**ប្រការ ១០.- កិច្ចព្រមព្រៀងចុះបញ្ជីលក់មូលបត្របំណុល**

មុននឹងត្រូវបានចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការនៅ ផ.ម.ក. បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្រ បំណុល ត្រូវចុះកិច្ចព្រមព្រៀងចុះបញ្ជីលក់មូលបត្របំណុល ជាមួយ ផ.ម.ក.។

កិច្ចព្រមព្រៀងចុះបញ្ជីលក់មូលបត្របំណុលដូចមានចែងក្នុងកថាខណ្ឌទី ១ មានសុពលភាពចាប់ពី ថ្ងៃចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការ។

**ប្រការ ១១.- ការចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការ**

បន្ទាប់ពីទទួលបានឯកសារត្រឹមត្រូវ និងពេញលេញដូចមានចែងក្នុងប្រការ ៩ នៃវិធាននេះ ផ.ម.ក. ត្រូវពិនិត្យ និងចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការជូនបុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុល ក្នុងរយៈ ពេល ៥ (ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ។



**ប្រការ ១២.- ការមិនសងត្រលប់ទៅវិញនូវឯកសារពាក់ព័ន្ធនឹងពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះ  
បញ្ជីលក់ និង ពាក្យស្នើសុំចុះបញ្ជីលក់មូលបត្របំណុល**

រាល់ឯកសារពាក់ព័ន្ធនឹងពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រ និងពាក្យស្នើសុំចុះបញ្ជី  
លក់មូលបត្របំណុលជាផ្លូវការដែលតម្រូវដោយវិធាននេះ មិនត្រូវប្រគល់ជូនបុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្រ  
បំណុលវិញទេ ទោះបីពាក្យស្នើសុំនោះត្រូវបានបដិសេធ ឬត្រូវបានព្យួរក៏ដោយ។

**ជំពូកទី ៤**

**លក្ខខណ្ឌ និងនីតិវិធីនៃការដកចេញពីបញ្ជីលក់មូលបត្របំណុលជាផ្លូវការ**

**ប្រការ ១៣.- លក្ខណៈវិនិច្ឆ័យនៃការដកចេញពីបញ្ជីលក់មូលបត្របំណុលជាផ្លូវការ**

ផ.ម.ក. អាចដកចេញពីបញ្ជីលក់មូលបត្របំណុលជាផ្លូវការនូវមូលបត្របំណុលរបស់បុគ្គលចុះបញ្ជី  
លក់មូលបត្របំណុល ក្នុងករណីណាមួយដូចខាងក្រោម លើកលែងតែមានការកំណត់ផ្សេងពីនេះដោយ  
អគ្គនាយកនៃ គ.ម.ក. ÷

១-បុគ្គលចុះបញ្ជីលក់មូលបត្របំណុលបានបំពានធ្ងន់ធ្ងរលើកាតព្វកិច្ចនៃការបង្ហាញព័ត៌មានសាជីវកម្ម  
ជាញឹកញាប់។

២-បុគ្គលចុះបញ្ជីលក់មូលបត្របំណុលមិនបានដាក់របាយការណ៍ប្រចាំឆ្នាំ បន្ទាប់ពីបញ្ចប់ឆ្នាំសារពើពន្ធ  
ឬក្នុងរយៈពេលណាមួយដែលកំណត់ដោយអគ្គនាយកនៃ គ.ម.ក.។

៣-នៅក្នុងរបាយការណ៍សវនកម្មរបស់សវនករឯករាជ្យ មានយោបល់ជំទាស់ ឬបដិសេធ រយៈពេល  
២ (ពីរ) ឆ្នាំជាប់គ្នា។

៤-លទ្ធភាពសងបំណុលនៃបុគ្គលចុះបញ្ជីលក់មូលបត្របំណុល ត្រូវបានធ្វើចំណាត់ថ្នាក់ក្រោមចំណាត់  
ថ្នាក់នៃហានិភ័យដែលអាចទទួលយកបាន ដោយភ្នាក់ងារវាយតម្លៃលទ្ធភាពសង។

៥-បុគ្គលចុះបញ្ជីលក់មូលបត្របំណុលស្ថិតក្រោមករណីណាមួយនៃមូលហេតុរំលាយក្រុមហ៊ុនដោយ  
យោងតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

៦-បុគ្គលចុះបញ្ជីលក់មូលបត្របំណុលមិនមានលទ្ធភាពទូទាត់សងការប្រាក់ ផលបត្រពាណិជ្ជកម្ម  
ឬមូលប្បទានបត្រដែលខ្លួនបានចេញ។

៧-ទំហំមូលបត្របំណុលដែលចុះបញ្ជីនៅតិចជាង ៥០០.០០០.០០០ (ប្រាំរយលាន) រៀល។

៨-មូលបត្របំណុលដល់ឥណ្ឌូបតិទាន។



**ប្រការ ១៤.- ការជូនដំណឹងជាសាធារណៈ និងការអនុញ្ញាតលើការជួញដូរលើមូលបត្របំណុល  
ដែលដកចេញពីបញ្ជីលក់មូលបត្របំណុលជាផ្លូវការ**

នៅពេលដកចេញពីបញ្ជីនូវមូលបត្របំណុលណាមួយជាផ្លូវការ ផ.ម.ក. ត្រូវផ្សព្វផ្សាយជាសាធារណៈ  
អំពីការដកចេញពីបញ្ជីនូវមូលបត្របំណុលនោះ។

ករណីដកចេញពីបញ្ជីនូវមូលបត្របំណុលណាមួយ ផ.ម.ក. អាចអនុញ្ញាតឱ្យមានការជួញដូរបន្តលើ  
មូលបត្របំណុលនោះ សម្រាប់រយៈពេល ១០ (ដប់) ថ្ងៃនៃថ្ងៃជួញដូរ លើកលែងតែមានការកំណត់ផ្សេងពីនេះ  
ដោយអគ្គនាយកនៃ គ.ម.ក.។

**ជំពូកទី ៥**

**ការគ្រប់គ្រងលើមូលបត្របំណុលដែលបានចុះបញ្ជីលក់**

**ប្រការ ១៥.- កាតព្វកិច្ច និងនីតិវិធីផ្តល់ព័ត៌មាន**

បុគ្គលចុះបញ្ជីលក់មូលបត្របំណុលត្រូវដាក់ជូន ផ.ម.ក. ឱ្យទាន់ពេលវេលានូវព័ត៌មានសាជីវកម្ម  
និងឯកសារផ្សេងទៀតពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចបង្ហាញព័ត៌មានសាជីវកម្មរបស់ខ្លួន ដោយអនុលោម  
តាមច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធជាធរមាន។

**ប្រការ ១៦.- ការព្យួរការជួញដូរ និងការចាប់ផ្តើមជួញដូរជាថ្មី**

ផ.ម.ក. អាចព្យួរការជួញដូរមូលបត្របំណុលដែលចុះបញ្ជី ក្នុងករណីណាមួយដូចខាងក្រោម៖

១- ករណីមូលបត្របំណុលចុះបញ្ជីមួយផ្នែក ឬទាំងស្រុង មានការក្លែងបន្លំ។

២- ករណីបុគ្គលចុះបញ្ជីលក់មូលបត្របំណុលស្ថិតក្រោមលក្ខណៈវិនិច្ឆ័យនៃការដកចេញពីបញ្ជីលក់  
មូលបត្របំណុលជាផ្លូវការ ដូចមានចែងក្នុងប្រការ ១៣ ដែលវិធានការនៃការដកចេញពីបញ្ជីលក់មូលបត្រ  
បំណុលមិនទាន់បានអនុវត្ត។

៣- ករណីប្រតិបត្តិការរបស់បុគ្គលចុះបញ្ជីលក់មូលបត្របំណុលជាមួយធនាគារពាណិជ្ជត្រូវបានព្យួរ។

៤- ករណីមានការសម្រេចពីអគ្គនាយកនៃ គ.ម.ក.។

ការព្យួរការជួញដូរមូលបត្របំណុលដែលអនុលោមតាមកថាខណ្ឌទី ១ ខាងលើនេះ ត្រូវបានអនុវត្ត  
រហូតដល់មូលហេតុនៃការព្យួរការជួញដូរត្រូវបានដោះស្រាយរួច ។





**ប្រការ ១៧.- ពាក្យស្នើសុំកែប្រែការចុះបញ្ជីលក់មូលបត្របំណុល**

ករណីមានការកែប្រែទាក់ទងនឹងព័ត៌មានមូលបត្របំណុលដែលចុះបញ្ជីលក់ បុគ្គលចុះបញ្ជីលក់ មូលបត្របំណុល ត្រូវបំពេញពាក្យស្នើសុំកែប្រែការចុះបញ្ជីលក់មូលបត្របំណុលនៅ ផ.ម.ក. និងត្រូវផ្សព្វផ្សាយ ភ្លាម នូវព័ត៌មានអំពីការកែប្រែនេះជាសាធារណៈ បន្ទាប់ពីទទួលបានការអនុញ្ញាតលើការកែប្រែនេះពី ផ.ម.ក.។

**ជំពូកទី ៦**

**ថ្លៃសេវាចុះបញ្ជីលក់មូលបត្របំណុល**

**ប្រការ ១៨.- ថ្លៃសេវាសម្រាប់ការពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល**

បុគ្គលស្នើសុំចុះបញ្ជីលក់មូលបត្របំណុលត្រូវបង់ថ្លៃសេវា ផ.ម.ក. លើការពិនិត្យលទ្ធភាពអាចចុះបញ្ជី លក់មូលបត្របំណុលចំនួន ១.០០០.០០០ (មួយលាន) រៀល នៅពេលដាក់ពាក្យស្នើសុំ។

**ប្រការ ១៩.- ថ្លៃសេវាចុះបញ្ជីលក់មូលបត្របំណុល**

បុគ្គលចុះបញ្ជីលក់មូលបត្របំណុលត្រូវបង់ថ្លៃសេវា ផ.ម.ក. សម្រាប់ការចុះបញ្ជីលក់មូលបត្រ បំណុល ចំនួន ២.០០០.០០០ (ពីរលាន) រៀល ឬ ០,០១% (សូន្យកៀសសូន្យមួយភាគរយ) នៃតម្លៃ មូលបត្របំណុលសរុបដែលបោះផ្សាយ ដោយយកចំនួនណាមួយដែលធំជាង និងថ្លៃអតិបរមាមិនលើសពី ១០.០០០.០០០ (ដប់លាន) រៀល។ ថ្លៃសេវា នេះត្រូវបង់មុនពេលចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការ។

**ប្រការ ២០.- ថ្លៃសេវាចុះបញ្ជីលក់មូលបត្របំណុលប្រចាំឆ្នាំ**

បុគ្គលចុះបញ្ជីលក់មូលបត្របំណុលត្រូវបង់ថ្លៃសេវា ផ.ម.ក. សម្រាប់ការចុះបញ្ជីលក់មូលបត្រ បំណុល ចំនួន ៥០០.០០០ (ប្រាំរយពាន់) រៀល។ ថ្លៃសេវានេះត្រូវបង់យ៉ាងយូររយៈពេល៣០ (សាមសិប) ថ្ងៃ ក្រោយពេលចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការ និងសម្រាប់ឆ្នាំបន្តបន្ទាប់ ត្រូវបង់យ៉ាងយូរត្រឹមថ្ងៃទី ៣១ ខែមករា ជារៀងរាល់ឆ្នាំ។

\*\*\*\*\*



**ឧបសម្ព័ន្ធទី៣៖ ព្រឹត្តិបត្រទិន្នន័យ  
ជួញដូរមូលបត្រ ប្រចាំត្រីមាសទី១  
ឆ្នាំ២០២៤**



| និមិត្តសញ្ញា                                                                        | ព័ត៌មានសង្ខេបរបស់មូលបត្របំណុល                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                      |
|-------------------------------------------------------------------------------------|----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|    | <ul style="list-style-type: none"> <li>• ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណសាជីវកម្មដំបូងបំផុតនៅកម្ពុជាលេខ១ (HKL21A)</li> <li>• អ្នកបោះផ្សាយ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត</li> <li>• ចំណាត់ថ្នាក់លទ្ធភាពសង៖ N/A</li> <li>• ចំនួនបោះផ្សាយមូលបត្របំណុល (ឯកតា)៖ 1,200,000</li> <li>• តម្លៃចារឹកនៃមូលបត្របំណុល៖ 100,000 រៀល</li> <li>• អត្រាកូប៉ុង (%)៖ 8.50% (ប្រចាំឆ្នាំ)</li> <li>• ចំនួននៃការទូទាត់៖ ប្រចាំឆមាស</li> <li>• កាលបរិច្ឆេទទូទាត់៖ 14/05, 14/11</li> <li>• រយៈពេលឥណប្រតិទាន (ឆ្នាំ)៖ 3 ឆ្នាំ</li> <li>• ឥណប្រតិទាន៖ 14/11/2021</li> <li>• គេហទំព័រ៖ <a href="http://www.hatthabank.com">www.hatthabank.com</a></li> </ul> |
|  | <ul style="list-style-type: none"> <li>• ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានការការពារហានិភ័យអត្រាប្តូរប្រាក់ ២០១៩-២០២២ (LOLC22A#)</li> <li>• អ្នកបោះផ្សាយ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី</li> <li>• ចំណាត់ថ្នាក់លទ្ធភាពសង៖ N/A</li> <li>• ចំនួនបោះផ្សាយមូលបត្របំណុល (ឯកតា)៖ 536,000</li> <li>• តម្លៃចារឹកនៃមូលបត្របំណុល៖ 100,000 រៀល</li> <li>• អត្រាកូប៉ុង (%)៖ 8.00% (ប្រចាំឆ្នាំ)</li> <li>• រយៈពេលឥណប្រតិទាន (ឆ្នាំ)៖ 3 ឆ្នាំ</li> <li>• ឥណប្រតិទាន៖ 26/04/2022</li> <li>• ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ២០១៩-២០២២ លេខ ២ (LOLC22B)</li> </ul>           |

|                                                                                                                                              |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                       |
|----------------------------------------------------------------------------------------------------------------------------------------------|-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|                                                                                                                                              | <ul style="list-style-type: none"> <li>▪ អ្នកបោះផ្សាយ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា ភីអិលស៊ី)</li> <li>▪ ចំណាត់ថ្នាក់លទ្ធភាពសង្ខេប៖ N/A</li> <li>▪ ចំនួនបោះផ្សាយមូលបត្របំណុល (ឯកតា)៖ 264,000</li> <li>▪ តម្លៃបារីកនៃមូលបត្របំណុល៖ 100,000 រៀល</li> <li>▪ អត្រាគូប៉ុង (%)៖ 9.00% (ប្រចាំឆ្នាំ)</li> <li>▪ រយៈពេលឥណប្រតិទាន (ឆ្នាំ)៖ 3 ឆ្នាំ</li> <li>▪ <b>ឥណប្រតិទាន៖ 26/04/2022</b></li> </ul>                                                                                                                                                                                                                                                                                                                                                    |
|  <p>ABA<br/>BANK<br/>NATIONAL BANK<br/>OF CANADA GROUP</p> | <ul style="list-style-type: none"> <li>▪ <b>ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណសាជីវកម្ម អេប៊ីអេ (ABAA22A)</b></li> <li>▪ អ្នកបោះផ្សាយ៖ ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់</li> <li>▪ ចំណាត់ថ្នាក់លទ្ធភាពសង្ខេប៖ B (វាយតម្លៃដោយ S&amp;P Global Ratings)</li> <li>▪ ចំនួនបោះផ្សាយមូលបត្របំណុល (ឯកតា)៖ 848,210</li> <li>▪ តម្លៃបារីកនៃមូលបត្របំណុល៖ 100,000 រៀល</li> <li>▪ អត្រាគូប៉ុង (%)៖ 7.75% (ប្រចាំឆ្នាំ)</li> <li>▪ រយៈពេលឥណប្រតិទាន (ឆ្នាំ)៖ 3 ឆ្នាំ</li> <li>▪ <b>ឥណប្រតិទាន៖ 14/08/2022</b></li> <li>▪ គេហទំព័រ៖ <a href="http://www.ababank.com">www.ababank.com</a></li> </ul>                                                                                                                                                                                              |
|  <p>PPCBank</p>                                           | <ul style="list-style-type: none"> <li>▪ <b>ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណធនាគារភ្នំពេញ-ពាណិជ្ជ ម.ក មានការការពារហានិភ័យអត្រាប្តូរប្រាក់ ២០២០-២០២៣ លេខ១ (PPCB23A#)</b></li> <li>▪ អ្នកបោះផ្សាយ៖ ធនាគារ ភ្នំពេញ ពាណិជ្ជ</li> <li>▪ ចំនួនបោះផ្សាយមូលបត្របំណុល (ឯកតា)៖ 400,000</li> <li>▪ តម្លៃបារីកនៃមូលបត្របំណុល៖ 100,000 រៀល</li> <li>▪ អត្រាគូប៉ុង (%)៖ 6.50% (ប្រចាំឆ្នាំ)</li> <li>▪ រយៈពេលឥណប្រតិទាន (ឆ្នាំ)៖ 3 ឆ្នាំ</li> <li>▪ <b>ឥណប្រតិទាន៖ 10/04/2023</b></li> <li>▪ <b>ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណធនាគារភ្នំពេញ-ពាណិជ្ជ ម.ក មានការការពារហានិភ័យអត្រាប្តូរប្រាក់ 2020-2023លេខ២ (PPCB23B#)</b></li> <li>▪ អ្នកបោះផ្សាយ៖ ធនាគារ ភ្នំពេញ ពាណិជ្ជ</li> <li>▪ ចំនួនបោះផ្សាយមូលបត្របំណុល (ឯកតា)៖ 400,000</li> <li>▪ តម្លៃបារីកនៃមូលបត្របំណុល៖ 100,000 រៀល</li> </ul> |

|                                                                                     |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                           |
|-------------------------------------------------------------------------------------|---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|                                                                                     | <ul style="list-style-type: none"> <li>▪ អត្រាគូប៉ុង (%) ៖ 6.50% (ប្រចាំឆ្នាំ)</li> <li>▪ រយៈពេលឥណប្រតិទាន (ឆ្នាំ) ៖ 3 ឆ្នាំ</li> <li>▪ ឥណប្រតិទាន ៖ 22/09/2023</li> <li>▪ គេហទំព័រ ៖ <a href="http://www.ppcbank.com.kh">www.ppcbank.com.kh</a></li> </ul>                                                                                                                                                                                                                                                               |
|    | <ul style="list-style-type: none"> <li>▪ ឈ្មោះមូលបត្របំណុល ៖ សញ្ញាបណ្ណសាជីវកម្ម អ អិម អេ ខេមបូឌា (RMAC25A)</li> <li>▪ អ្នកបោះផ្សាយ ៖ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក</li> <li>▪ ចំនួនបោះផ្សាយមូលបត្របំណុល (ឯកតា) ៖ 800,000</li> <li>▪ តម្លៃចារឹកនៃមូលបត្របំណុល ៖ 100,000 រៀល</li> <li>▪ អត្រាគូប៉ុង (%) ៖ 5.50% (ប្រចាំឆ្នាំ)</li> <li>▪ រយៈពេលឥណប្រតិទាន (ឆ្នាំ) ៖ 5 ឆ្នាំ</li> <li>▪ ឥណប្រតិទាន ៖ 09/04/2025</li> <li>▪ គេហទំព័រ ៖ <a href="http://www.cambodia.rmagroup.net">www.cambodia.rmagroup.net</a></li> </ul> |
|   | <ul style="list-style-type: none"> <li>▪ ឈ្មោះមូលបត្របំណុល ៖ សញ្ញាបណ្ណសាជីវកម្មប្រាសាក់ (PRA23A)</li> <li>▪ អ្នកបោះផ្សាយ ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់</li> <li>▪ ចំនួនបោះផ្សាយមូលបត្របំណុល (ឯកតា) ៖ 1,272,000</li> <li>▪ តម្លៃចារឹកនៃមូលបត្របំណុល ៖ 100,000 រៀល</li> <li>▪ អត្រាគូប៉ុង (%) ៖ 7.50% (ប្រចាំឆ្នាំ)</li> <li>▪ រយៈពេលឥណប្រតិទាន (ឆ្នាំ) ៖ 3 ឆ្នាំ</li> <li>▪ ឥណប្រតិទាន ៖ 23/04/2023</li> <li>▪ គេហទំព័រ ៖ <a href="http://www.prasac.com.kh">www.prasac.com.kh</a></li> </ul>                     |
|  | <ul style="list-style-type: none"> <li>▪ ឈ្មោះមូលបត្របំណុល ៖ សញ្ញាបណ្ណសាជីវកម្ម តែលកូ-ប៉េក (TCT26A)</li> <li>▪ អ្នកបោះផ្សាយ ៖ ក្រុមហ៊ុន តែលកូប៉េក</li> <li>▪ ចំនួនបោះផ្សាយមូលបត្របំណុល (ឯកតា) ៖ 800,000</li> <li>▪ តម្លៃចារឹកនៃមូលបត្របំណុល ៖ 100,000 រៀល</li> <li>▪ អត្រាគូប៉ុង (%) ៖ 4.50% (ប្រចាំឆ្នាំ)</li> <li>▪ រយៈពេលឥណប្រតិទាន (ឆ្នាំ) ៖ 5 ឆ្នាំ</li> <li>▪ ឥណប្រតិទាន ៖ 25/08/2026</li> </ul>                                                                                                                    |



|                                                                                    |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                               |
|------------------------------------------------------------------------------------|---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|                                                                                    | <ul style="list-style-type: none"> <li>▪ ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណសាជីវកម្ម តែលកូ-ប៉េក (TCT28A)</li> <li>▪ អ្នកបោះផ្សាយ៖ ក្រុមហ៊ុន តែលកូប៉េក</li> <li>▪ ចំនួនបោះផ្សាយមូលបត្របំណុល (ឯកតា)៖ 820,800</li> <li>▪ តម្លៃចារឹកនៃមូលបត្របំណុល៖ 100,000 រៀល</li> <li>▪ អត្រាគូប៉ុង (%)៖ 2.50% (ប្រចាំឆ្នាំ)</li> <li>▪ រយៈពេលឥណ្ឌូប្រតិទាន (ឆ្នាំ)៖ 5 ឆ្នាំ</li> <li>▪ ឥណ្ឌូប្រតិទាន៖ 29/12/2028</li> <li>▪ គេហទំព័រ៖ <a href="http://www.telcotech.com.kh">www.telcotech.com.kh</a></li> </ul>                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                     |
|  | <ul style="list-style-type: none"> <li>▪ ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណសាជីវកម្ម រ៉ូយ៉ាល់ អេលវេ (RRC32A)</li> <li>▪ អ្នកបោះផ្សាយ៖ រ៉ូយ៉ាល់ អេលវេ ម.ក.</li> <li>▪ ចំណាត់ថ្នាក់លទ្ធភាពសង្ខេប៖ N/A</li> <li>▪ ចំនួនបោះផ្សាយមូលបត្របំណុល (ឯកតា)៖ 410,000</li> <li>▪ តម្លៃចារឹកនៃមូលបត្របំណុល៖ 100,000 រៀល</li> <li>▪ អត្រាគូប៉ុង (%)៖ 7.00% (ប្រចាំឆ្នាំ)</li> <li>▪ រយៈពេលឥណ្ឌូប្រតិទាន (ឆ្នាំ)៖ 10 ឆ្នាំ</li> <li>▪ ឥណ្ឌូប្រតិទាន៖ 10/10/2032</li> </ul><br><ul style="list-style-type: none"> <li>▪ ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណមានបុគ្គលធានា រ៉ូយ៉ាល់ អេលវេ១ (RRGO27A)</li> <li>▪ អ្នកបោះផ្សាយ៖ រ៉ូយ៉ាល់ អេលវេ ម.ក.</li> <li>▪ ចំណាត់ថ្នាក់លទ្ធភាពសង្ខេប៖ KhAAA</li> <li>▪ ចំនួនបោះផ្សាយមូលបត្របំណុល (ឯកតា)៖ 492,000</li> <li>▪ តម្លៃចារឹកនៃមូលបត្របំណុល៖ 100,000 រៀល</li> <li>▪ អត្រាគូប៉ុង (%)៖ SOFR+៣,៥%ឬ ៥%ក្នុងមួយឆ្នាំ (យកមួយណាធំជាង)</li> <li>▪ រយៈពេលឥណ្ឌូប្រតិទាន (ឆ្នាំ)៖ 5 ឆ្នាំ</li> <li>▪ ឥណ្ឌូប្រតិទាន៖ 23/12/2027</li> </ul><br><ul style="list-style-type: none"> <li>▪ ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណមានបុគ្គលធានា រ៉ូយ៉ាល់ អេលវេ២ (RRGT32B)</li> <li>▪ អ្នកបោះផ្សាយ៖ រ៉ូយ៉ាល់ អេលវេ ម.ក.</li> <li>▪ ចំណាត់ថ្នាក់លទ្ធភាពសង្ខេប៖ KhAAA</li> </ul> |

|                                                                                     |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                         |
|-------------------------------------------------------------------------------------|-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|                                                                                     | <ul style="list-style-type: none"> <li>▪ ចំនួនបោះផ្សាយមូលបត្របំណុល (ឯកតា) ៖ 492,000</li> <li>▪ តម្លៃបារីកនៃមូលបត្របំណុល ៖ 100,000 រៀល</li> <li>▪ អត្រាគូប៉ុង (%) ៖ ឆ្នាំទី១ ដល់ ឆ្នាំទី៥: SOFR+៣,៥% ឬ ៥%ក្នុងមួយឆ្នាំ (យកមួយណាធំជាង) និងឆ្នាំទី៦ ដល់ ឆ្នាំទី១០: SOFR+៣,៧៥% ឬ ៥%ក្នុងមួយឆ្នាំ (យកមួយណាធំជាង)</li> <li>▪ រយៈពេលឥណប្រតិទាន (ឆ្នាំ) ៖ 10 ឆ្នាំ</li> <li>▪ ឥណប្រតិទាន ៖ 23/12/2032</li> <li>▪ គេហទំព័រ ៖ <a href="http://www.royal-railway.com">www.royal-railway.com</a></li> </ul>                                         |
|   | <ul style="list-style-type: none"> <li>▪ <b>ឈ្មោះមូលបត្របំណុល ៖ សញ្ញាបណ្ណបៃតង ហ្គោលជេន ទ្រី (GT27A)</b></li> <li>▪ អ្នកបោះផ្សាយ ៖ ក្រុមហ៊ុន ហ្គោលជេន ទ្រី</li> <li>▪ ចំណាត់ថ្នាក់លទ្ធភាពសង ៖ N/A</li> <li>▪ ចំនួនបោះផ្សាយមូលបត្របំណុល (ឯកតា) ៖ 60,721</li> <li>▪ តម្លៃបារីកនៃមូលបត្របំណុល ៖ 100,000 រៀល</li> <li>▪ អត្រាគូប៉ុង (%) ៖ 7%ក្នុងមួយឆ្នាំ</li> <li>▪ រយៈពេលឥណប្រតិទាន (ឆ្នាំ) ៖ 5 ឆ្នាំ</li> <li>▪ ឥណប្រតិទាន ៖ 06/12/2027</li> <li>▪ គេហទំព័រ ៖ <a href="http://www.goldentree.com.kh">www.goldentree.com.kh</a></li> </ul> |
|  | <ul style="list-style-type: none"> <li>▪ <b>ឈ្មោះមូលបត្របំណុល ៖ សញ្ញាបណ្ណនិរន្តរភាព ខេម ជ្រីអេសអេម (CGSM33A)</b></li> <li>▪ អ្នកបោះផ្សាយ ៖ ខេម ជ្រីអេសអេម</li> <li>▪ ចំណាត់ថ្នាក់លទ្ធភាពសង ៖ KhAAA</li> <li>▪ ចំនួនបោះផ្សាយមូលបត្របំណុល (ឯកតា) ៖ 825,000</li> <li>▪ តម្លៃបារីកនៃមូលបត្របំណុល ៖ 100,000 រៀល</li> <li>▪ អត្រាគូប៉ុង (%) ៖ SOFR+៣% ឬ ៥.៥%ក្នុងមួយឆ្នាំ (យកមួយណាធំជាង)</li> <li>▪ រយៈពេលឥណប្រតិទាន (ឆ្នាំ) ៖ 10 ឆ្នាំ</li> <li>▪ ឥណប្រតិទាន ៖ 15/11/2033</li> </ul>                                                         |



**សាលាអន្តរជាតិ**  
**CIA FIRST**  
**INTERNATIONAL SCHOOL**

- ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណមានបុគ្គលធានា ស៊ី អាយអេ ហ្វីស ១ (B000231DC)
- អ្នកបោះផ្សាយ៖ ស៊ីអាយអេ ហ្វីស អ៊ិនធើណេសិនណល ស្កូល
- ចំណាត់ថ្នាក់លទ្ធភាពសង៖ KhAAA
- ចំនួនបោះផ្សាយមូលបត្របំណុល (ឯកតា)៖ 411,400
- តម្លៃចារឹកនៃមូលបត្របំណុល៖ 100,000 រៀល
- អត្រាគូប៉ុង (%)៖ ៦.៣០%ក្នុងមួយឆ្នាំ
- រយៈពេលឥណ្ឌូប្រតិទាន (ឆ្នាំ)៖ ៥ ឆ្នាំ
- ឥណ្ឌូប្រតិទាន៖ 15/12/2028